

របាយការណ៍ប្រចាំឆ្នាំ ២០២៥

 KB PRASAC Bank

រីកចម្រើន

ជាមួយ ធនាគារ ខេប៊ីប្រាសាក់



បំណងរំលឹកសាធារណជន

VISA Platinum Cards

ប្រើប្រាស់

Plaza Premium Lounge



PLAZA PREMIUM
LOUNGE

5

ដង/ឆ្នាំ



☞ មិនគិតកម្រៃសេវាបង្កើតប័ណ្ណ ☞ មិនគិតកម្រៃសេវាផ្គត់ផ្គង់ប័ណ្ណ ☞ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

មាតិកា

សំខាន់ៗអំពីធនាគារ ខេប៊ីប្រាសាក់	<u>4</u>	គណៈកម្មការនៃគណៈគ្រប់គ្រង	<u>33</u>
សាវតារ	<u>5</u>	ភាពជាដៃគូ និងបណ្តាញពាណិជ្ជករ៖	<u>36</u>
ទស្សនវិស័យ និងបេសកកម្ម	<u>6</u>	កសាងប្រព័ន្ធទូទាត់អេកូឡូស៊ីផ្នែក	
សារពីប្រធានក្រុមប្រឹក្សាភិបាល	<u>8</u>	ទូទាត់ដំណើរការ	
សារពីប្រធាននាយកប្រតិបត្តិ	<u>11</u>	លទ្ធផលសង្ខេបផ្នែកប្រតិបត្តិការ	<u>38</u>
សូចនាករលទ្ធផលហិរញ្ញវត្ថុសំខាន់ៗ	<u>14</u>	លទ្ធផលសង្ខេបផ្នែកហិរញ្ញវត្ថុ	<u>42</u>
ដំណាក់កាលសំខាន់ៗនៃការអភិវឌ្ឍ	<u>16</u>	ការកសាងសមត្ថភាព	<u>48</u>
បណ្តាញការិយាល័យ	<u>17</u>	សកម្មភាពទីផ្សារ	<u>50</u>
ផលិតផល និងសេវា	<u>18</u>	ព្រឹត្តិការណ៍សំខាន់ៗ	<u>51</u>
ភាគទុនិក	<u>20</u>	បរិស្ថាន សង្គម និងអភិបាលកិច្ច	<u>55</u>
រចនាសម្ព័ន្ធ	<u>21</u>	ការត្រួតពិនិត្យផ្ទៃក្នុង	<u>60</u>
ក្រុមប្រឹក្សាភិបាល	<u>22</u>	របាយការណ៍ហិរញ្ញវត្ថុដែលបាន	<u>61</u>
គណៈកម្មការនៃក្រុមប្រឹក្សាភិបាល	<u>26</u>	ធ្វើសវនកម្ម	
គណៈគ្រប់គ្រង	<u>28</u>		

សំខាន់ៗអំពីធនាគារ ខេប៊ីប្រាសាក់

ភាគទុនិក  KB Kookmin Bank ធនាគារពាណិជ្ជលេខ 1 នៅប្រទេសកូរ៉េ			ទ្រព្យសកម្ម 5.66 ប៊ីលានដុល្លារ
សម្លៀកឥណទាន 5.24 ប៊ីលានដុល្លារ	អតិថិជនឥណទាន 575 ពាន់នាក់	សមតុល្យប្រាក់បញ្ញើ 4.02 ប៊ីលានដុល្លារ	
អតិថិជនបញ្ញើសន្សំ 1,219 ពាន់នាក់	ផលលើមូលធន 8.89%	ផលលើទ្រព្យសកម្ម 1.89%	
ដើមទុនចុះបញ្ជី 600 លានដុល្លារ	បុគ្គលិក 10,245	ការិយាល័យ 187	
ម៉ាស៊ីនអេធីអឹម 258	ម៉ាស៊ីនដាក់ប្រាក់ 49	ភូមិធ្វើប្រតិបត្តិការ 14,426	បណ្ណាល័យ និងសាលារៀន បានសាងសង់ 49

សាវតារ

ធនាគារ ខេប៊ីប្រាសាក់ ម.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី 7 ខែសីហា ឆ្នាំ 2023 ដោយការរួមបញ្ចូលគ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក និង ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី។ ជាបុត្រសម្ព័ន្ធទាំងស្រុងរបស់ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េខាងត្បូង ធនាគារ ខេប៊ីប្រាសាក់ ប្រមូលផ្តុំរវាងបទពិសោធន៍ 30 ឆ្នាំ ផ្នែកមីក្រូហិរញ្ញវត្ថុ និងនវានុវត្តន៍ផ្នែកសេវាធនាគារដ៏ទំនើប។

ខេប៊ីប្រាសាក់ ផ្តល់សេវាធនាគារលក់រាយ និងសម្រាប់ស្ថាប័ន ដូចជាសេវាឥណទាន បញ្ញើសន្សំ និងដំណោះស្រាយឌីជីថល ជាមួយបណ្តាញសាខា 187 នៅទូទាំងប្រទេស។ ដោយប្រើប្រាស់បច្ចេកវិទ្យាធនាគារស្នូលចុងក្រោយបង្អស់ និងការផ្តោតលើបរិយាបន្នហិរញ្ញវត្ថុ និងឌីជីថលនីយកម្ម ធនាគារ ខេប៊ីប្រាសាក់ មានគោលបំណងក្លាយជាដៃគូដ៏ទុកចិត្តដែលជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។



ទស្សនវិស័យ និងបេសកកម្ម

ទស្សនវិស័យ

ជាដៃគូហិរញ្ញវត្ថុដ៏ទុកចិត្តបំផុត ដោយមានសេវាកម្មប្រកបដោយនវានុវត្តន៍ និងនិរន្តរភាព ដែលជួយដល់ភាពរីកចម្រើនរបស់អតិថិជន។

បេសកកម្ម

ផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពដល់សហគមន៍ និងសហគ្រាស ធុនតូចបំផុត ធុនក្នុង និងធុនមធ្យម។



អត្រាការប្រាក់ខ្ពស់ គណនីសន្សំពាណិជ្ជករ

រហូតដល់

4%

ក្នុង 1 ឆ្នាំ

សម្រាប់គណនីប្រាក់រៀល

ផ្តល់ជូន
ព័ត៌មានថ្មី



ទទួលលុយបានពីគ្រប់ធនាគារ



សារពីប្រធាន ក្រុមប្រឹក្សាភិបាល



សេដ្ឋកិច្ចកម្ពុជា

នៅឆ្នាំ 2025 សេដ្ឋកិច្ចពិភពលោកនៅតែមានភាពមិនប្រាកដប្រជាខ្ពស់ ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះពាណិជ្ជកម្មបម្រែបម្រួលនៃគោលនយោបាយរូបិយវត្ថុ ការផ្លាស់ប្តូរនៃបច្ចេកវិទ្យា និងបញ្ហាប្រឈមខាងក្រៅជាច្រើនទៀត រួមមាន សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជម្លោះនៅមជ្ឈិមបូព៌ា អត្រាការប្រាក់ខ្ពស់នៅក្នុងទីផ្សារអន្តរជាតិ ការកំណត់ពន្ធគយបដិការរបស់សហរដ្ឋអាមេរិក និងការកើនឡើងនៃការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ចជាដើម។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងអត្រា 3.2% ជាមួយនឹងសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ស្ថិតនៅអត្រា 1.6% សេដ្ឋកិច្ចប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍស្ថិតក្នុងអត្រា 4.2% និងប្រទេសអាស៊ាន-5 ស្ថិតក្នុងអត្រា 4.3% ។

យោងតាមធនាគារជាតិនៃកម្ពុជា សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាបានបង្ហាញពីភាពធន់ បើទោះបីមានបញ្ហាប្រឈមជាសកល និងក្នុងប្រទេសក្តី ជាមួយនឹងកំណើនដែលបានព្យាករ 5% នៅឆ្នាំ 2025 ដែលគាំទ្រដោយការនាំចេញដ៏រឹងមាំ ទាំងផលិតផលកម្ពុជាកាត់ដេរ និងមិនមែនកាត់ដេរ។ អតិផរណាជាមធ្យមបានកើនឡើងបន្តិចដល់អត្រា 2.5% ខណៈពេលដែលប្រាក់រៀលខ្មែរ រក្សាបាននូវអត្រាប្តូរប្រាក់ជាមធ្យម 4,011 រៀល ក្នុងមួយដុល្លារអាមេរិក ដែលបានរួមចំណែកដល់ស្ថិរភាពនៃតម្លៃទំនិញ និងសេវាទូទៅនៅលើទីផ្សារ។ ទុនបម្រុងអន្តរជាតិបានកើនឡើង

22.3% ពី 22.5 ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ 2024 ដល់ 27.5 ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ 2025 ដែលស្មើនឹងប្រហែល 8 ខែនៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ ជាកម្រិតមួយដែលចាត់ទុកថាខ្ពស់សមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ ទោះជាយ៉ាងណាក៏ដោយ កំណើននៅឆ្នាំ 2026 ត្រូវបានរំពឹងថានឹងធ្លាក់ចុះបន្តិច ដោយសារផលប៉ះពាល់ពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក និងការអូសបន្លាយភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ។

ប្រព័ន្ធធនាគារកម្ពុជា

ប្រព័ន្ធធនាគារនៅកម្ពុជា បន្តរក្សាបាននូវភាពធន់ដែលឆ្លុះបញ្ចាំងតាមរយៈការរក្សាបាននូវភាពសាធារណៈ និងអនុបាតក្របខ័ណ្ឌសន្ទនីយភាពលើសកម្រិតអប្បបរមាដែលកំណត់ដោយបទប្បញ្ញត្តិប្រុងប្រយ័ត្នរបស់ធនាគារកណ្តាល។ សូចនាករលទ្ធភាពស្វែងរកប្រាក់ចំណេញមានភាពល្អប្រសើរ តាមរយៈកំណើននៃអនុបាតប្រាក់ចំណេញធៀបនឹងទ្រព្យសកម្ម និងអនុបាតប្រាក់ចំណេញធៀបនឹងមូលនិធិភាគទុនិក។ ទន្ទឹមនេះ ប្រព័ន្ធធនាគារនៅកម្ពុជា បន្តរួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ ជាក់ស្តែង ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារនៅកម្ពុជាមានកំណើន 8.2% ក្នុងនោះឥណទានអតិថិជនមានកំណើន 5.4% ខណៈប្រាក់បញ្ញើអតិថិជនមានកំណើន 12.4% និងមូលនិធិភាគទុនិក មាន

កំណើន 12.2% ធៀបនឹងឆ្នាំ 2024 ដែលបង្ហាញពីជំនឿទុកចិត្តរបស់សាធារណជននិងវិនិយោគិនមកលើប្រព័ន្ធធនាគារនៅកម្ពុជា។ អនុបាតឥណទានមិនដំណើរការបន្តកើនឡើងដល់ 8.6%។ យ៉ាងណាមិញអនុបាតឥណទានមិនដំណើរការសុទ្ធមានត្រឹមតែ 2.4% ខណៈអនុបាតសិរិទ្ធភាពធៀបនឹងឥណទានមិនដំណើរការមាន 71.2% ដែលបង្ហាញពីលទ្ធភាពរបស់ប្រព័ន្ធធនាគារក្នុងការទប់ទល់នឹងហានិភ័យឥណទាន។ បន្ថែមលើនេះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាទូទៅបានអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារ ធនាគារជាតិនៃកម្ពុជាបានពង្រឹងការត្រួតពិនិត្យគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ តាមរយៈការត្រួតពិនិត្យលើឯកសារនិងដល់ទីកន្លែងដោយពង្រីកវិសាលភាពត្រួតពិនិត្យដើម្បីរួមបញ្ចូលប្រព័ន្ធធនាគារស្នូល សន្និសុខព័ត៌មានវិទ្យា និងហានិភ័យពាក់ព័ន្ធនឹងបច្ចេកវិទ្យា។ នៅឆ្នាំ 2025 ធនាគារជាតិនៃកម្ពុជាបានណែនាំវិធានការបទប្បញ្ញត្តិថ្មី រួមទាំងសេចក្តីណែនាំវិធានការបុព្វសកម្ម និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌការតម្កល់ប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា។ ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជាបានបន្តធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីធានាបាននូវសេវាកម្មប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងប្រកបដោយទំនុកចិត្ត ដែលស្របតាមរបៀបវារៈសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាល។

ធនាគារជាតិនៃកម្ពុជាបានជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជាតាមរយៈការពង្រឹងទីផ្សារអន្តរធនាគារជាមួយនឹងឧបករណ៍សន្ទនីយភាពថ្មីៗ និងការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពស្របតាមក្របខ័ណ្ឌជាតិនិងសកល ដូចជា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងគោលដៅអព្យាក្រឹតភាពកាបូន។ លើសពីនេះ បរិយាបន្នហិរញ្ញវត្ថុនៅតែជាអាទិភាពសំខាន់ ដោយមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្រោមយុទ្ធសាស្ត្រជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ 2019-2025 ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការសម្រាប់បុគ្គល និងសហគ្រាសធុនមីក្រូ តូច និងមធ្យម។

ជួយឱ្យអតិថិជនរីកចម្រើន និងសហគមន៍លូតលាស់រុងរឿង

ស្ថិតក្នុងបរិយាកាសសេដ្ឋកិច្ចកំពុងរីកចម្រើនប្រឈម ធនាគារ ខេប៊ីប្រាសាក់នៅតែរយៈពេលជាគ្រឹះស្ថានដ៏រឹងមាំមួយ ក្នុងការគាំទ្រដល់ភាពធននៃសេដ្ឋកិច្ច និងកំណើនប្រកបដោយបរិយាបន្ន។ យើងបន្តឈរជាមួយអតិថិជន សហគមន៍និងប្រទេសជាតិ ដោយប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុ ដែលមានភាពងាយស្រួល និងប្រកបដោយនូវសុវត្ថិភាព។ តាមរយៈការផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់

សមរម្យ និងដំណោះស្រាយធនាគារដ៏ងាយស្រួល យើងជួយដល់អតិថិជនជាបុគ្គល គ្រួសារ និងអាជីវកម្ម អាចចាប់យកឱកាស ពង្រឹងកម្រិតជីវភាព និងកសាងអនាគតដែលមានភាពលំនឹង។

ក្នុងអំឡុងគ្រាលំបាក ជាពិសេសបន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ការប្តេជ្ញាចិត្តរបស់យើងចំពោះអតិថិជន និងសហគមន៍បង្ហាញច្បាស់ឥតងាក។ ជាមួយការប្តេជ្ញាដោយសុទ្ធចិត្តឈរនៅជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ធនាគារ ខេប៊ីប្រាសាក់ បានផ្តល់ជំនួយសង្គ្រោះ និងបរិច្ចាគថវិកាចំនួនកន្លះលានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ជនភៀសស៊ីក និងចូលរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍតំបន់ព្រំដែនឡើងវិញ។

តបតាមសេចក្តីណែនាំពីធនាគារជាតិនៃកម្ពុជា យើងខ្ញុំបានចេញជាវិធានការសង្គ្រោះ រួមមានការរៀបចំឥណទានឡើងវិញ ការលើកលែងកម្រៃសេវាឥណទាននិងការដាក់ពិន័យទាំងស្រុង ការផ្អាកការសងការប្រាក់ដោយគ្មានមូលធនកម្ម ការពន្យារពេលទូទាត់សងប្រាក់ដើម និងការលុបចោលបំណុល។ វិធានការទាំងនេះផ្តល់ជូននូវភាពធូរស្រាលផ្នែកហិរញ្ញវត្ថុ និងបញ្ជាក់ឡើងវិញនូវគុណតម្លៃយូរអង្វែងរបស់យើងក្នុងការលូតលាស់ជាមួយសហគមន៍ និងជាអ្នកដំបូងគេក្នុងការផ្តល់ជំនួយនៅពេលមានតម្រូវការ។

ធនាគារ ខេប៊ីប្រាសាក់ ប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវគុណតម្លៃនៃទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម។ យើងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុយ៉ាងសកម្ម ដើម្បីជួយឱ្យប្រជាជនកម្ពុជាធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដោយទទួលបានព័ត៌មានគ្រប់គ្រាន់។ យើងខ្ញុំបន្តគាំទ្រលើវិស័យអប់រំតាមរយៈការកសាងបណ្ណាល័យ និងអគារសិក្សា ទន្ទឹមនឹងការជួយដល់កិច្ចផ្តួចផ្តើមផ្នែកសុខាភិបាល ដូចជាការវះកាត់បេះដូង និងការវះកាត់បបូរមាត់ និងក្រអូមមាត់ឆែបសម្រាប់កុមារដែលត្រូវការជំនួយ។ បុគ្គលិករបស់យើងចូលរួមបរិច្ចាគឈាមជាទៀងទាត់ និងចូលរួមក្នុងការងារបរិស្ថានដូចជាការដាំដើមឈើជាដើម។ លើសពីនេះ យើងខ្ញុំមានមោទនភាពក្នុងការឧបត្ថម្ភដល់ការប្រារព្ធពិធីវប្បធម៌ កម្មវិធីបច្ចេកវិទ្យា និងនវានុវត្តន៍ព្រឹត្តិការណ៍កីឡា និងគំនិតផ្តួចផ្តើមទាំងឡាយដែលលើកកម្ពស់សុខុមាលភាពនៅកន្លែងធ្វើការ ពោលគឺជំរុញសហគមន៍ឱ្យកាន់តែរឹងមាំ មានសុខភាពល្អ និងមានភាពធនសម្រាប់ថ្ងៃអនាគត។

កំណើនដែលមានភាពធន និងលទ្ធផលប្រកបដោយនិរន្តរភាព

ទោះបីជាបរិយាកាសអាជីវកម្មមានការប្រឈមក៏ដោយ ធនាគារ ខេប៊ីប្រាសាក់ អាចរក្សាជំហររបស់ខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានភាពធន និងនាំមុខគេលើទីផ្សារ បើគិតលើនាមករណ៍ ការគ្រប់គ្រងហានិភ័យ

ការប្រតិបត្តិតាមបទប្បញ្ញត្តិ បទដ្ឋានអភិបាលកិច្ច និងប្រាក់ចំណេញ។ សមិទ្ធផលទាំងនេះបញ្ជាក់ពីប្រសិទ្ធភាពនៃវប្បធម៌អភិបាលកិច្ច និងការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់របស់យើង។

នៅដំណាច់ឆ្នាំ 2025 ទ្រព្យសកម្មសរុប របស់ធនាគារមានចំនួន 5.66 ប៊ីលានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំបានកើនឡើងដល់ 4.02 ប៊ីលានដុល្លារអាមេរិក ហើយសម្លៀកឥណទានសរុបមានចំនួន 5.24 ប៊ីលានដុល្លារអាមេរិក។ មូលធនរបស់ភាគទុនិកក៏បានកើនឡើងរហូតដល់ 1,258 លានដុល្លារអាមេរិក ហើយដើមទុនចុះបញ្ជីមានចំនួន 600 លានដុល្លារអាមេរិក។

ទស្សនវិស័យអនាគត

ក្រុមប្រឹក្សាភិបាលនិងភាគទុនិកមានទំនុកចិត្តថា ភាពជាអ្នកដឹកនាំចក្ខុវិស័យយុទ្ធសាស្ត្រ និងក្រុមការងារដ៏សកម្មរបស់ធនាគារ ខេប៊ីប្រាសាក់ កំពុងឈរជើងយ៉ាងរឹងមាំ ដើម្បីធានាថាធនាគារផ្តល់នូវលទ្ធផលល្អប្រសើរដែលផ្តល់អត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់។

ដោយសម្លឹងឆ្ពោះទៅមុខ យើងប្តេជ្ញាចិត្តជំរុញកំណើនរបស់ធនាគារ ខេប៊ីប្រាសាក់ តាមរយៈការវិនិយោគជាយុទ្ធសាស្ត្រនៅក្នុងហេដ្ឋារចនាសម្ព័ន្ធខ្ចីជីវិកា និងព័ត៌មានវិទ្យា រួមជាមួយនឹងការអភិវឌ្ឍធនធានមនុស្សរបស់យើង។ យើងបណ្តុះវប្បធម៌នៃការរៀនសូត្រនិងការរីកចម្រើនជាប្រចាំដែលញ៉ាំងឱ្យបុគ្គលិកយើងអាចផ្តល់សេវាជូនអតិថិជនបានយ៉ាងល្អប្រសើរ។

លើសពីនេះទៀតយើងតែងតែមានភាពខ្ជាប់ខ្ជួនក្នុងការរក្សាអភិបាលកិច្ចសាធារណៈយ៉ាងរឹងមាំ និងប្រកាន់ខ្ជាប់គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដើម្បីកសាងទំនុកចិត្តពីភាគីពាក់ព័ន្ធ និងពង្រឹងឥទ្ធិពលវិជ្ជមានសម្រាប់សហគមន៍។

ជំនួសមុខឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារ ខេប៊ីប្រាសាក់ ចំពោះការខិតខំប្រឹងប្រែង ថាមពល និងការប្តេជ្ញាចិត្តឥតមិនងាក ក្នុងការជំរុញធុរកិច្ចឱ្យរីកចម្រើន រួមជាមួយនឹងការគាំទ្រការរីកចម្រើនរបស់អតិថិជនប្រកបដោយភាពសុខដុមរមនា។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាភិបាល ភាគទុនិក អតិថិជន ដៃគូអាជីវកម្ម រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសធនាគារជាតិនៃកម្ពុជា សម្រាប់ការគាំទ្រយ៉ាងខ្ជាប់ខ្ជួន និងជំនួយប្រកបដោយគុណតម្លៃ។



Nam Che KANG
ប្រធានក្រុមប្រឹក្សាភិបាល



សាមីប្រធាន នាយកប្រតិបត្តិ

ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង សូមបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ធនាគារ ខេប៊ីប្រាសាក់ នៅក្នុងឆ្នាំ 2025 ។ ដោយក្រឡេកមើលឆ្នាំកន្លងទៅ យើងមានមោទនភាពដែលបានបន្តជាដៃគូហិរញ្ញវត្ថុដ៏ទុកចិត្តសម្រាប់អតិថិជន ទន្ទឹមនឹងការបង្ហាញពីភាពធន់ កំណើនប្រកបដោយវិន័យ និងការប្តេជ្ញាចិត្តឥតឯកភាពក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ អំឡុងពេលមានការវិវឌ្ឍយ៉ាងលឿនផ្នែកទីផ្សារ យើងបានពង្រឹងទំនុកចិត្តបន្ថែមទៀតនៅក្នុងវិស័យធនាគារតាមរយៈការគ្រប់គ្រងដោយភាពប្រុងប្រយ័ត្ន នវានុវត្តន៍ និងការយកចិត្តទុកដាក់ខ្ពស់លើការបម្រើសេវាជូនអតិថិជនជាចម្បង។

ក្នុងឆ្នាំ 2025 យើងសម្រេចបានវឌ្ឍនភាពប្រកបដោយអត្ថន័យក្នុងការពង្រីកបណ្តាញប្រតិបត្តិការ ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង។ សមិទ្ធផលដ៏សំខាន់មួយគឺការបើកសាខាថ្មីនៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ភាពងាយស្រួល និងបត់បែនជូនអតិថិជន។ សាខានេះបើកដំណើរការជាម្យ៉ាងរាល់ថ្ងៃ រួមទាំងថ្ងៃឈប់សម្រាកបុណ្យជាតិ-អន្តរជាតិ ចាប់ពីម៉ោង 9 ព្រឹក ដល់ម៉ោង 8 យប់ ដើម្បីធានាថាអតិថិជនដែលរស់នៅឆ្ងាយអាចទទួលបានសេវាធនាគារស្របតាមពេលវេលារបស់ពួកគាត់។ លើសពីនេះ សាខាទូលគោក និងសាខាវិមានឯករាជ្យ ក៏បានពង្រីកបន្ថែមម៉ោងបម្រើសេវារបស់ខ្លួននៅដល់ព្រឹកថ្ងៃសៅរ៍ ដែលកាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជន។ យើងក៏មានមោទនភាពផងដែរក្នុងការដំឡើងម៉ាស៊ីនដកនិងដាក់ប្រាក់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគូសបញ្ជាក់ពីការចូលរួមរបស់

យើងនៅទីតាំងសមិទ្ធផលដ៏សំខាន់របស់ជាតិ ដែលអនុញ្ញាតឱ្យយើងអាចបម្រើភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែប្រសើរ។

ទន្ទឹមនឹងការពង្រីកបណ្តាញប្រតិបត្តិការយើងក៏បានខិតខំប្រឹងប្រែងលើកិច្ចការឌីជីថលលូបនីយកម្មដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនផងដែរ។ ក្នុងឆ្នាំ 2025 ធនាគារ ខេប៊ីប្រាសាក់ បានដាក់ឱ្យដំណើរការសេវាសំខាន់ៗនៅលើកម្មវិធី KB PRASAC Mobile រួមមាន ការទូទាត់សម្រាប់ថ្លៃធ្វើដំណើរលើផ្លូវលឿនលឿនភ្នំពេញ-ព្រះសីហនុ សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សេវាបង់ប្រាក់ក្រុមហ៊ុនធានារ៉ាប់រង អាយ អេ និង ងាយ អ៊ី ឈី ឡាយហ្វ ព្រមទាំងសេវាបង់ពន្ធផងដែរ។ យើងបានដាក់ឱ្យដំណើរការគណនីថ្មីគឺ «គណនីក្រុម» ដែលអនុញ្ញាតឱ្យអតិថិជនអាចគ្រប់គ្រងការសន្សំ និងការចំណាយរួមគ្នាជាមួយសមាជិកគ្រួសារមិត្តភក្តិនិងដៃគូ។ ពិសេសគួរឱ្យកត់សម្គាល់នោះគឺយើងបានដាក់ឱ្យប្រើប្រាស់ប័ណ្ណនិម្មិតវិសា សម្រាប់ការធ្វើប្រតិបត្តិការអនុញ្ញាតប្រកបដោយសុវត្ថិភាពនិងប័ណ្ណឥណពន្ធនាស្តិក សម្រាប់ការទូទាត់លំដាប់អន្តរជាតិដោយភាពល្អន។

យើងបានពង្រឹងការផ្តល់គុណតម្លៃរបស់យើងបន្ថែមទៀត តាមរយៈភាពជាដៃគូអាជីវកម្មបើកកាស៊ីណូ ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ និងក្រុមហ៊ុនធានារ៉ាប់រង ហ្វូតតេ។ តាមរយៈការផ្តល់ជូនដំណោះស្រាយធានារ៉ាប់រងដោយផ្ទាល់នៅតាមសាខា យើងមានគោលបំណងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុជូនអតិថិជន ព្រមទាំងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់សហគមន៍ទាំងមូល។

ក្រៅពីគិតគូរកំណើនអាជីវកម្ម ធនាគារ ខេប៊ីប្រាសាក់ នៅតែប្តេជ្ញាចិត្ត យ៉ាងមោះមុតក្នុងការជំរុញឱ្យទិញសង្គមជាតិមាននៅទូទាំងប្រទេសកម្ពុជា។ យើងបានគាំទ្រដល់ការសាងសង់បណ្តាញយូ និងអគារសិក្សាហើយបាន ចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជាក្នុងការលើកកម្ពស់ វិស័យអប់រំ។ យើងបានឧបត្ថម្ភទិវាអំណានជាតិ ដើម្បីបណ្តុះបណ្តាលអានដល់ សិស្សានុសិស្ស និងបានពង្រីកសកម្មភាពគាំទ្រតាមរយៈការបរិច្ចាគដល់ កាកបាទក្រហមកម្ពុជា មូលនិធិគន្ធបុប្ផា និងអង្គការស្នូលព្រឹមកម្ពុជា។ យើងក៏បានធ្វើសកម្មភាពជាច្រើនទៀត រួមមានការបរិច្ចាគឈាមការគាំទ្រ «គម្រោងអង្គរ» ដែលផ្តោតលើពិព័រណ៍សិល្បៈកម្ពុជា-កូរ៉េ សកម្មភាព ដាំដើមឈើ ពិព័រណ៍បរិស្ថាន និងសួនច្បារ។ បន្ថែមលើនេះ យើងបាន លើកស្ទួយកីឡា និងឧស្សាហកម្មក្នុងស្រុក តាមរយៈការឧបត្ថម្ភការ ប្រកួតបាល់ទាត់សប្បុរសធម៌ Soccer League និងការតាំងពិព័រណ៍ ផលិតផលខ្មែរ។ គួរកត់សម្គាល់ផងដែរថា ភាគទុនិករបស់យើង គឺ ធនាគារ KB Kookmin Bank ក៏បានចូលរួមចំណែកក្នុងសកម្មភាព សង្គមតាមរយៈការសាងសង់អគារបណ្តាញយូ និងការផ្តល់ការវះកាត់បេះដូង ដោយឥតគិតថ្លៃសម្រាប់កុមារកម្ពុជាផងដែរ។

សម្រាប់អភិបាលកិច្ចសាជីវកម្ម យើងមានកិត្តិយសក្នុងការទទួលបាន វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» ពីអគ្គនាយកដ្ឋាន ពន្ធដារ សម្រាប់ឆ្នាំ 2026-2027 ។ ការទទួលស្គាល់នេះឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តរបស់យើងចំពោះគម្លាតភាព គណនេយ្យភាព និងឧត្តមភាព ដែល ជាការកំណត់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនប្រកបដោយនិរន្តរភាព។

យើងក៏បានបន្តផ្សព្វផ្សាយយ៉ាងសកម្មអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង ការយល់ដឹងជាសាធារណៈ។ ការចូលរួមរបស់យើងនៅក្នុងគំនិតផ្តួចផ្តើម នានាដែលដឹកនាំដោយធនាគារជាតិនៃកម្ពុជា រួមមានកម្មវិធីប្តូរក្រដាស ប្រាក់រៀលចាស់នៅទូទាំងប្រទេស ទិវាប្រាក់រៀល ទិវាសន្តិសុខ និង កម្មវិធីចំណេះដឹងហិរញ្ញវត្ថុថ្នាក់ជាតិ បង្ហាញពីការយកចិត្តទុកដាក់របស់យើង ក្នុងការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ យើងក៏បានឧបត្ថម្ភ ទិវាសន្តិសុខ ឌីជីថល និងមានមោទនភាពយ៉ាងក្រៃលែងដែលទទួលបានវិញ្ញាបនបត្រ អនុលោមភាពសម្រាប់ក្របខ័ណ្ឌត្រួតពិនិត្យសន្តិសុខអតិថិជនប្រើសេវាផ្ទេរ ប្រាក់ក្រៅប្រទេសតាម SWIFT ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ចំពោះប្រតិបត្តិការធនាគារប្រកបដោយសុវត្ថិភាព។

ជាការឆ្លើយតបទៅនឹងស្ថានភាពនៅតាមបណ្តោយព្រំដែន ធនាគារ ខេប៊ីប្រាសាក់ បានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីគាំទ្រដល់សហគមន៍ ដែលរងផលប៉ះពាល់។ យើងបានបរិច្ចាគថវិកាចំនួន 500.000 ដុល្លារ អាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ជនភៀសស៊ីក និង ស្តារតំបន់ព្រំដែនឡើងវិញ។ យើងក៏បានផ្តល់អំណោយជាអង្ករ គ្រឿង ឧបភោគ បរិភោគ និងមូលនិធិសប្បុរសធម៌របស់បុគ្គលិក តាមរយៈរដ្ឋបាល ខេត្តនានា ដើម្បីជួយដល់ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារដែលរងផល

ប៉ះពាល់។ អ្វីដែលសំខាន់ទៀតនោះគឺ ខេប៊ីប្រាសាក់បានលុបចោល បំណុលទាំងស្រុងសម្រាប់យោធនពលដែលជាអតិថិជន ឬ អ្នករួមខ្ចីហើយ បានប្រកាសផ្តល់អាហារូបករណ៍ 100% សម្រាប់កូនៗរបស់គាត់ផងដែរ។ បុគ្គលិករបស់យើងក៏បានចុះដល់ទីតាំងផ្ទាល់ ដោយផ្តល់គ្រឿងផ្គត់ផ្គង់ ចាំបាច់ដល់គ្រួសារភៀសស៊ីក ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុង ការឈរជាមួយប្រទេសជាតិក្នុងអំឡុងពេលដ៏លំបាកនេះ។

ចំណុចស្នូលនៃភាពរីកចម្រើនរបស់ធនាគារយើង គឺការវិនិយោគលើ ធនធានមនុស្ស។ ជាមួយនឹងការបង្កើតការងារជាង 10,000 កន្លែង យើង បន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍធនធានមនុស្ស និងជំរុញវប្បធម៌ការងារ ដែលមានប្រសិទ្ធភាពខ្ពស់។ តាមរយៈការបណ្តុះបណ្តាលជាបន្តបន្ទាប់ និង វិចិត្រភាពច្បាស់លាស់ យើងផ្តល់ឱកាសដល់បុគ្គលិករបស់យើងពង្រឹង សមត្ថភាពឱ្យកាន់តែរីកចម្រើនប្រកបដោយវិជ្ជាជីវៈ និងបត់បែនស្រប តាមតម្រូវការអតិថិជន។ ជាការទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង ទាំងនេះធនាគារ ខេប៊ីប្រាសាក់ មានកិត្តិយសទទួលបានរង្វាន់ជ័យលាភី កម្រិត មាស «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ពី **សម្តេចមហាបវរនេយ្យ ហ៊ុន ម៉ាណែត** ក្នុងឱកាសខួបលើក ទី 139 ទិវាពលកម្មអន្តរជាតិ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ចំពោះអនុលោមភាព និងទំនាក់ទំនងនៅទីកន្លែងការងារប្រកបដោយ ភាពសុខដុមរមនា។

ក្នុងឆ្នាំ 2025 យើងបានអនុវត្តការងារប្រកបដោយភាពប្រុងប្រយ័ត្ន ដោយរក្សាបាននូវការត្រួតពិនិត្យយ៉ាងរឹងមាំលើគុណភាពទ្រព្យសកម្ម ខណៈ ពេលដែលសម្រេចបាននូវកំណើនប្រកបដោយចីរភាព។ ទ្រព្យសកម្មសរុប មានចំនួន 5.66 ប៊ីលានដុល្លារអាមេរិក ខណៈដែលសម្លៀកឥណទានបាន កើនឡើងដល់ 5.24 ប៊ីលានដុល្លារអាមេរិក ដោយបម្រើអតិថិជនចំនួន 575 ពាន់នាក់។ ប្រាក់បញ្ញើសន្សំមានចំនួន 4.02 ប៊ីលានដុល្លារអាមេរិក ជាមួយនឹងអតិថិជនប្រាក់បញ្ញើសន្សំចំនួន 1,219 ពាន់នាក់ ហើយប្រាក់ ចំណេញសុទ្ធបានកើនឡើង 12% គឺដល់ 107 លានដុល្លារអាមេរិក។ ឥណទានមិនដំណើរការមានអត្រា 7.97% ជាមួយផលលើមូលធនមាន អត្រា 8.89% ហើយផលលើទ្រព្យសកម្មមានអត្រា 1.89%។ ដើមទុនចុះ បញ្ជីមានចំនួន 600 លានដុល្លារអាមេរិក។ បណ្តាញការិយាល័យគ្រប ដណ្តប់ 25 ខេត្ត-រាជធានី ដោយមាន 187 សាខា ម៉ាស៊ីនដក និងដាក់ប្រាក់ សរុបចំនួន 307 ដោយគ្របដណ្តប់ 14,426 ភូមិ ដែលមានបុគ្គលិកចំនួន 10,245 នាក់។ លទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីភាពធន់ ជំហរហិរញ្ញវត្ថុ ដ៏រឹងមាំ និងការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់គុណតម្លៃជូនដល់ភាគី ពាក់ព័ន្ធ។

ដោយសម្លឹងឆ្ពោះទៅឆ្នាំ 2026 យើងនៅតែផ្ដោតលើការពង្រឹងភាពជាអ្នកដឹកនាំរបស់យើងនៅក្នុងវិស័យធនាគារ។ អាទិភាពរបស់យើងរួមមានការលើកកម្ពស់ការគ្រប់គ្រងគុណភាពទ្រព្យសកម្ម ការពង្រឹងការគ្រប់គ្រងផ្ទៃក្នុង ការជំរុញកំណើនគណនីចរន្តនិងគណនីសន្សំ (CASA) និងចំណូលពីកម្រៃសេវា ការពង្រីកសម្លៀកឥណទាន និងការជំរុញនូវតួនាទីដ៏ថ្មីៗ។ យើងប្តេជ្ញាផ្តល់នូវបទពិសោធន៍កាន់តែប្រសើរជូនអតិថិជន ទន្ទឹមនឹងការចូលរួមចំណែកដល់អនាគតហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាព និងការរីកចម្រើនរួមគ្នាជាមួយអតិថិជន។

ជាទីបញ្ចប់ ជំនួសមុខឱ្យគណៈគ្រប់គ្រងនៃធនាគារ ខេប៊ីប្រាសាក់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនសម្រាប់ការជឿទុកចិត្ត និងគាំទ្រ ចំពោះដៃគូអាជីវកម្មសម្រាប់ការសហការ ចំពោះថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់សម្រាប់កិច្ចខិតខំប្រឹងប្រែងបំពេញការងារ និងចំពោះក្រុមប្រឹក្សាភិបាលសម្រាប់ការបង្ហាញផ្លូវ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរមូលដ្ឋាន សម្រាប់ការគាំទ្រ និងជំនួយផ្សេងៗទៀត។



អ៊ុំ សមអឿន
ប្រធាននាយកប្រតិបត្តិ

សូចនាករលទ្ធផលហិរញ្ញវត្ថុសំខាន់ៗ

សូចនាករ	2021	2022	2023	2024	2025
ផលិតផល និងប្រសិទ្ធភាព					
អនុបាតចំណាយប្រតិបត្តិការ	2.70%	2.63%	2.26%	2.32%	2.36%
ទំហំឥណទានជាមធ្យម (ដុល្លារអាមេរិក)	8,712	8,707	8,560	8,714	9,957
ចំនួនឥណទានក្នុងមន្ត្រីឥណទានម្នាក់	97	104	108	116	120
ចំនួនឥណទានក្នុងបុគ្គលិកម្នាក់	57	61	61	63	62
លទ្ធផលចំណេញ					
ផលលើទ្រព្យសកម្ម (ROA)	3.92%	3.98%	1.66%	1.69%	1.89%
ផលលើមូលធន (ROE)	26.07%	23.70%	9.10%	8.69%	8.89%
តំបន់ប្រតិបត្តិការ					
ខេត្ត/រាជធានី	25	25	25	25	25
ស្រុក/ខណ្ឌ	202	203	208	208	210
ឃុំ/សង្កាត់	1,637	1,643	1,646	1,650	1,651
ភូមិ	14,030	14,109	14,195	14,418	14,426

* ទិន្នន័យត្រូវបានធ្វើបច្ចុប្បន្នភាពដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS)



ឥណទាន ធនាគារ ខេប៊ីប្រាសាក់

ជួយឱ្យអាជីវកម្មលោកអ្នករីកចម្រើន



ព័ត៌មានលម្អិត

ដំណាក់កាលសំខាន់ៗនៃការអភិវឌ្ឍ

- ធនាគារ ខេប៊ីប្រាសាក់ ដាក់ដំណើរការសេវាបង់ប្រាក់ថ្លៃធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, សេវាសាធារណៈរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន, សេវាបង់ធានារ៉ាប់រងអាយុជីវិត AIA និង Dai-ichi Life និងសេវាបង់ពន្ធ។
- ទទួលបានជ័យលាភីមាស «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី **ហ៊ុន ម៉ាណែត** ក្នុងទិវាពលកម្មអន្តរជាតិ។
- ដាក់ឱ្យដំណើរការ ប័ណ្ណនិម្មិតវីសា ប័ណ្ណឥណទានវីសា និងគណនីក្រុម។
- ដាក់ឱ្យដំណើរការសាខាដែលបម្រើសេវា 365 ថ្ងៃ គឺ សាខាអ៊ីអនឡាញមានជ័យ។

2025

2024

2023

2021

- ធនាគារ ខេប៊ីប្រាសាក់ ម.ក ត្រូវបានប្រារព្ធធ្វើពិធីសម្ពោធជាផ្លូវការក្រោមអធិបតីភាព លោកជំទាវបណ្ឌិត **ជា សិរី** ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
- ដាក់ឱ្យប្រើប្រាស់កម្មវិធី KB PRASAC Mobile, KB PRASAC Merchant និង KB PRASAC Corporate ។
- ដាក់ដំណើរការសេវាទូទាត់ឆ្លងដែនតាម QR ។

ធនាគារ ខេប៊ីគូកមីន មានភាគហ៊ុន 100% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។

ធនាគារ គូកមីន កម្ពុជា រួមបញ្ចូលគ្នាជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បង្កើតជាធនាគារ ខេប៊ីប្រាសាក់ ដោយទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា និងទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្ម។

2010

ប្រាសាក់ ទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា។

2009

ធនាគារ គូកមីន កម្ពុជាត្រូវបានបង្កើតឡើង។

2004

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានបង្កើត ឡើង និងបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមាន កម្រិត។ ប្រាសាក់ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា សម្រាប់ប្រកបអាជីវកម្មដោយផ្តល់សេវាហិរញ្ញវត្ថុដល់សហគមន៍ ជនបទ និងសហគ្រាសធុនតូច។

1995

ចាប់ផ្តើមដំបូងក្រោមរូបភាពជាគម្រោងអភិវឌ្ឍន៍ ដោយទទួលបានមូលនិធិពីសហភាពអឺរ៉ុបក្នុងគោល បំណងស្តារឡើងវិញ និងគាំទ្រវិស័យកសិកម្មនៅ ប្រទេសកម្ពុជា។

បណ្តាញការិយាល័យ

187
សាខា

10,245
បុគ្គលិក

1,651
ឃុំ/សង្កាត់

258
មេធាវី

25
ខេត្ត/រាជធានី

14,426
ភូមិ

49
ម៉ាស៊ីនដាក់ប្រាក់

210
ស្រុក/ខណ្ឌ



ផលិតផល និងសេវា

សេវាឥណទាន

- ☑ ឥណទានអាជីវកម្មខ្នាតតូច
- ☑ ឥណទានសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុន
- ☑ ឥណទានពាណិជ្ជកម្ម
- ☑ ឥណទានវិបារូបន៍
- ☑ ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
- ☑ ឥណទានគេហដ្ឋាន
- ☑ ឥណទានរថយន្ត
- ☑ ឥណទានឆ្នាតដំ
- ☑ ឥណទានសិក្សាអប់រំ
- ☑ ឥណទានធានាដោយប្រាក់បញ្ញើមានកាលកំណត់
- ☑ ឥណទានប្រាក់បៀវត្ស

សេវាបញ្ញើសន្សំ

- ☑ គណនីចរន្ត
- ☑ គណនីចរន្តព្រឹម្យោម
- ☑ គណនីសន្សំ
- ☑ គណនីឌីជីថល
- ☑ គណនីសន្សំពាណិជ្ជកម្ម
- ☑ គណនីចម្រើនគ្មានកាលកំណត់
- ☑ គណនីចម្រើនតាមលំដាប់
- ☑ គណនីក្រុម
- ☑ គណនីកូនចម្រើន
- ☑ គណនីសន្សំតាមផែនការ
- ☑ គណនីសន្សំនិយោជិត
- ☑ គណនីបញ្ញើមានកាលកំណត់
- ☑ គណនីគ្រឹះស្ថានហិរញ្ញវត្ថុ
- ☑ គណនីបញ្ញើមានកាលកំណត់គ្រឹះស្ថានហិរញ្ញវត្ថុ

សេវាឌីជីថល និងសេវាផ្សេងៗ


- ☑ សេវាខេប៊ីប្រាសាក់ម៉ូបាល
- ☑ សេវាខេប៊ីប្រាសាក់ខបកើរេត
- ☑ សេវាខេប៊ីប្រាសាក់ពាណិជ្ជកម្ម
- ☑ សេវាអេធីអឹម
- ☑ សេវាប័ណ្ណឥណពន្ធវីសា / ឥណទានវីសា
- ☑ សេវាប័ណ្ណនិម្មិតវីសា
- ☑ សេវាម៉ាស៊ីនដាក់ប្រាក់
- ☑ សេវាម៉ាស៊ីនឆ្លុះកាតសម្រាប់ពាណិជ្ជកម្ម
- ☑ សេវាផ្ទេរប្រាក់ក្នុងស្រុក
- ☑ សេវាផ្ទេរប្រាក់អន្តរជាតិ
- ☑ សេវាបញ្ជាក់សមតុល្យគណនី
- ☑ សេវាទូទាត់បាតង
- ☑ សេវាខេមបូឌានស៊ីស្ទិច
- ☑ សេវាទូទាត់វិក្កយបត្រ
- ☑ សេវាបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ
- ☑ សេវាបើកប្រាក់បៀវត្ស
- ☑ សេវាបញ្ជាទូទាត់អចិន្ត្រៃយ៍
- ☑ សេវាមូលប្បទានបំត្រ
- ☑ សេវាមូលប្បទានបំត្រធនាគារ
- ☑ សេវាបើកកាស្សេនលើធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងអាយុជីវិត
- ☑ សេវាប្តូរប្រាក់
- ☑ សេវាបង់ពន្ធ
- ☑ សេវាបង់ភាគទានរបស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
- ☑ សេវាប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
- ☑ សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
- ☑ សេវាផ្សេងៗ



ផ្ញើ និង ទទួលប្រាក់ ក្រៅប្រទេស

តាម

KB PRASAC Mobile



ភាគទុនិក

ធនាគារ ខេប៊ីគូកមីន ជាធនាគារឈានមុខគេរបស់ប្រទេសកម្ពុជាដែលមានចំនួនអតិថិជន និងបណ្តាញសាខាធំជាងគេនៅក្នុងប្រទេស។ ធនាគារក៏កំពុងឈានមុខគេ ក្នុងយុគសម័យហិរញ្ញវត្ថុឌីជីថលដោយផ្តល់នូវផលិតផលនិងសេវាហិរញ្ញវត្ថុដែលមានលក្ខណៈពិសេសសម្បូរបែបដែលត្រូវបានបង្កើតឡើងដោយចំណេះធ្វើផ្នែកហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍។

ធនាគារ ខេប៊ីគូកមីន ជាសមាជិកនៃក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាខាងត្បូងគឺ KB Financial Group ។


KB Financial Group គឺជាអ្នកផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជាខាងត្បូងដោយផ្តល់ជូននូវផលិតផល និងសេវាហិរញ្ញវត្ថុសម្បូរបែប។ ក្រុមហ៊ុនមេនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2008 សម្រាប់បម្រើសេវាអតិថិជនកាន់តែប្រសើរ កំណើននិងគុណតម្លៃ នៅក្នុងពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

KB Financial Group មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 11 រូមមាន៖ ធនាគារ KB Kookmin Bank, KB Securities, KB Insurance, KB Kookmin Card, KB Life Insurance, KB Asset Management, KB Capital, KB Real Estate Trust, KB Savings Bank, KB Investment និង KB Data Systems ។

ធនាគារ ខេប៊ីគូកមីន មានបណ្តាញនៅក្រៅប្រទេសយ៉ាងទូលំទូលាយដូចជា៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឥណ្ឌូនេស៊ី កម្ពុជា វៀតណាម ហុងកុង ចិន សិង្ហបុរី ជប៉ុន នូវែលសេឡង់ ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងឡាវ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.kbstar.com ឬ www.kbfg.com ។



ප්‍රතිපත්ති



ក្រុមប្រឹក្សាភិបាល



លោក Nam Che KANG
ប្រធានក្រុមប្រឹក្សាភិបាល

លោក Nam Che KANG បានបញ្ចប់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Southern California នៅសហរដ្ឋអាមេរិក។ លោកមានអាជីពការងារដែលប្រកបដោយបទពិសោធន៍ល្អៗនៅក្នុងវិស័យធនាគារ ដោយបម្រើការក្នុងតួនាទីដឹកនាំសំខាន់ៗ និងចក្ខុវិស័យយុទ្ធសាស្ត្រ។

ចាប់ផ្តើមអាជីពនៅ ធនាគារ KB Kookmin Bank លោក Kang មានតួនាទីជាអនុប្រធានគ្រប់គ្រងទូទៅសាខាក្រុងញូវយ៉កពីឆ្នាំ 2007 ដល់ឆ្នាំ 2012 ជាទីដែលលោកបានសម្រេចជំនាញរបស់ខ្លួនក្នុងផ្នែកហិរញ្ញវត្ថុ អន្តរជាតិ និងការគ្រប់គ្រងប្រតិបត្តិការ។ បន្ទាប់មក លោកត្រូវបានដំឡើងតួនាទីជាប្រធានក្រុមនៃនាយកដ្ឋានរតនាភិបាលពីឆ្នាំ 2012 ដល់ 2016 ដោយបង្ហាញពីជំនាញដ៏ប៉ិនប្រសប់ក្នុងយុទ្ធសាស្ត្រហិរញ្ញវត្ថុ និងគ្រប់គ្រងហានិភ័យ។ បន្ទាប់មក លោកត្រូវបានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគាំទ្រកំណើនសាកលពីឆ្នាំ 2022 ដល់ឆ្នាំ 2023 ដោយលោកបានគាំទ្រជាយុទ្ធសាស្ត្រដល់កម្មវិធីពង្រឹងកំណើន និងប្រតិបត្តិការអន្តរជាតិរបស់ធនាគារ។

បច្ចុប្បន្ន លោកជាអនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជានាយកផ្នែកធុរកិច្ចសាកល ដែលក្នុងកិច្ចការនេះលោកទទួលខុសត្រូវលើយុទ្ធសាស្ត្រសាកល និងការអភិវឌ្ឍអាជីវកម្មរបស់ធនាគារក្នុងគោលបំណងពង្រឹងជំហររបស់ ធនាគារ KB Kookmin Bank នៅក្នុងផ្នែកធនាគារអន្តរជាតិដែលពោរពេញដោយការប្រកួតប្រជែង។





លោក Kyung Cheon LEE
អភិបាលឯករាជ្យ

លោក Kyung Cheon LEE ជាអភិបាលឯករាជ្យនៃក្រុមប្រឹក្សាភិបាលនៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។ ក្នុងនាមជាទីប្រឹក្សាច្បាប់បរទេស លោក Lee បានផ្តល់សេវាប្រឹក្សាផ្នែកច្បាប់និងយុទ្ធសាស្ត្រសម្រាប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួននៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។

លោក Lee ក៏បានបម្រើការជាអនុប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងជាទីប្រឹក្សាផ្នែកច្បាប់របស់ស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា និងភ្នាក់ងារលើកកម្ពស់ការវិនិយោគពាណិជ្ជកម្មកូរ៉េនៅកម្ពុជាផងដែរ។

លោក Lee បានទទួលបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យជាតិសេអ៊ូលក្នុងប្រទេសកូរ៉េ និង Law School of the University of Minnesota និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ច Business School of College of William Marry នៅសហរដ្ឋអាមេរិក។ លោក Lee ក៏មានអាជ្ញាបណ្ណមេធាវីនៅគណៈមេធាវីរដ្ឋញូវយ៉កក្នុងសហរដ្ឋអាមេរិកផងដែរ។

ដូចដែលបានបង្ហាញនៅក្នុងបទពិសោធន៍ និងចំណេះដឹងពីមុនរបស់លោកអំពីច្បាប់ក្នុងវិស័យធនាគារ លោក Lee ចូលរួមផ្តល់ការពិគ្រោះ និងប្រឹក្សាក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល។



លោក Jaehong PAK
អភិបាលឯករាជ្យ

លោក Jaehong PAK ជាអភិបាលឯករាជ្យនៃក្រុមប្រឹក្សាភិបាលធនាគារ ខេប៊ីប្រាសាក់ ម.ក ។ គាត់កំពុងបំពេញការងារជាសវនករ និងទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុនគណនេយ្យកូរ៉េមួយក្នុងប្រទេសកម្ពុជា។ លោកនឹងចែករំលែកជំនាញរបស់ខ្លួនក្នុងការងារសវនកម្ម និងប្រឹក្សាជាមួយចំណេះដឹង និងបទពិសោធន៍របស់លោកដែលទទួលបានពីការងារក្នុងវិស័យផ្សេងៗ។

លោកបានសិក្សានៅសហរដ្ឋអាមេរិកតាំងពីវ័យក្មេង ដោយទទួលបានការអប់រំកម្រិតវិទ្យាល័យនៅតំបន់ Western New York State និងកម្រិតខ្ពត្តមសិក្សានៅទីនោះនៅក្នុង Rensselaer Polytechnic Institute ក្នុងតំបន់រដ្ឋធានី New York State ។ លោកមានបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Charles Sturt University រដ្ឋ New South Wales ប្រទេសអូស្ត្រាលី។

លោកបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 13 ឆ្នាំមកហើយ។ ជាមួយនឹងបទពិសោធន៍និងការយល់ដឹងអំពីប្រទេសកម្ពុជានឹងជួយធ្វើឱ្យ ធនាគារ ខេប៊ីប្រាសាក់ មានលក្ខណៈកាន់តែប្រសើរឡើង។



លោក ថ័ន្ទ សុផល
អភិបាលឯករាជ្យ

លោក ថ័ន្ទ សុផល បច្ចុប្បន្នជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ដែលជាស្ថាប័នប្រជុំដោយអ្នកវិភាគកម្ពុជាដែលផ្តល់សេវាស្រាវជ្រាវ និងប្រឹក្សាយោបល់លើផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចផ្ដោតជាចម្បងលើបញ្ហាវិស័យកសិកម្ម ដីធ្លី និងពលកម្ម។

ដោយមានអាជីពរីកចម្រើនក្នុងរយៈពេល 28 ឆ្នាំកន្លងមកនេះ លោកគឺជាអ្នកស្រាវជ្រាវ និងជាអ្នកគ្រប់គ្រងនៅក្នុងស្ថាប័នផ្សេងៗ រួមមានធនាគារពិភពលោក Leopard Capital គម្រោងផ្តល់មូលនិធិដោយ USAID ហៅថា HARVEST កម្មវិធីស្បៀងអាហារពិភពលោក វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក សុផល បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចកសិកម្មពីសាកលវិទ្យាល័យ University of London, Imperial College នៅ Wye ចក្រភពអង់គ្លេស បន្ទាប់ពីលោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកកសិពាណិជ្ជកម្ម University Queensland, Gatton College ប្រទេសអូស្ត្រាលី និងសញ្ញាបត្រផ្នែកធារាសាស្ត្រពីវិទ្យាស្ថានជាតិកសិកម្មព្រៃកលៀប។



លោក Hyunrae KIM
អភិបាល

លោក Hyunrae KIM ជាធនាគារិកដែលមានបទពិសោធន៍ក្នុងវិស័យធនាគារ និងបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Sejong ប្រទេសកូរ៉េ ។ លោកមានជំនាញក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ការសម្របសម្រួលធុរកិច្ច និងសេវាធនាគារអន្តរជាតិ ជិត 3 ទសវត្សរ៍។

លោកបានចាប់ផ្តើមអាជីពនៅធនាគារ Kookmin Bank ហើយជាបន្តបន្ទាប់បានកាន់តំណែងជាអ្នកដឹកនាំសំខាន់ៗ។ ពីឆ្នាំ 2015 ដល់ឆ្នាំ 2016 លោកបានបម្រើការជាប្រធានក្រុមនៃនាយកដ្ឋានយុទ្ធសាស្ត្រ និងផែនការ នៅ Kookmin Bank ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ បន្ទាប់មក លោកត្រូវបានដំឡើងឋានៈជាអ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានផែនការ និងសម្របសម្រួល ចាប់ពីឆ្នាំ 2017 មក ហើយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យស្របគ្នារវាងគោលដៅសាជីវកម្មជាមួយនឹងដំណើរការធុរកិច្ច។

ចាប់ពីឆ្នាំ 2021 លោក Kim ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងទូទៅនៃធនាគារ Kookmin Bank នៅទីក្រុងហាណូយ ប្រទេសវៀតណាម ហើយលោកបានដឹកនាំការពង្រីកអាជីវកម្មក្នុងតំបន់របស់ធនាគារ និងការពង្រឹងវត្តមាននៅទីផ្សារអាស៊ីអាគ្នេយ៍បានដោយជោគជ័យ។

នៅក្នុងខែកុម្ភៈ ឆ្នាំ 2025 លោកត្រូវបានតែងតាំងជា អនុប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ ម.ក នៅប្រទេសកម្ពុជា ព្រមជាមួយនឹងការព្រមព្រៀងនូវបទពិសោធន៍ដ៏ប៉ិនប្រសប់ ដើម្បីរួមចំណែកជំរុញកំណើន និងខុត្តមភាពប្រតិបត្តិការរបស់ធនាគារ។



លោកបណ្ឌិត Dong Hyun CHOI
អភិបាល

លោកបណ្ឌិត Choi បច្ចុប្បន្នកំពុងបម្រើការជាសាស្ត្រាចារ្យទស្សនកិច្ចបង្រៀនទ្រឹស្តីហិរញ្ញវត្ថុ និងវិនិយោគដល់និស្សិតនៅសាកលវិទ្យាល័យ Dongguk ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ លោកក៏បានបម្រើការជាសាស្ត្រាចារ្យទស្សនកិច្ចនៅសាកលវិទ្យាល័យ Inha និងសាកលវិទ្យាល័យ Aju នៅប្រទេសកូរ៉េពីឆ្នាំ 2017 ដល់ឆ្នាំ 2021 និងសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅទីក្រុងភ្នំពេញប្រទេសកម្ពុជាពីឆ្នាំ 2015 ដល់ឆ្នាំ 2017 ។

លោកបណ្ឌិត Choi បានបម្រើការពីឆ្នាំ 2015 ដល់ 2017 ជាទីប្រឹក្សានិងជំនួយការបច្ចេកទេសនៅធនាគារជាតិនៃកម្ពុជាក្នុងរាជធានីភ្នំពេញ។ លោកបានបម្រើការនៅ Bank of Korea ដែលជាធនាគារកណ្តាលរបស់ប្រទេសកូរ៉េអស់រយៈពេលជាង 30 ឆ្នាំ។ ទន្ទឹមនឹងធ្វើការនៅ Bank of Korea អាជីពរបស់លោកគឺផ្តោតលើការគ្រប់គ្រងទុនបម្រុងប្តូរប្រាក់រួមមានការធ្វើផែនការ ការគ្រប់គ្រងហានិភ័យការដួញដូរ ការគ្រប់គ្រងផលបត្រការទូទាត់ និងគម្រោងព័ត៌មានវិទ្យាទៀតផង។ ចន្លោះឆ្នាំ 2009 និង 2012 លោក គឺជានាយកប្រតិបត្តិផ្នែកវិនិយោគនៅធនាគារ Bank of Korea ក្នុងទីក្រុងញូវយ៉កហើយបានគ្រប់គ្រងទឹកប្រាក់ចំនួន 45 ប៊ីលានដុល្លារអាមេរិកដែលជាផ្នែកមួយនៃទុនបម្រុងប្តូរប្រាក់ជាតិរបស់ប្រទេសកូរ៉េដោយវិនិយោគលើមូលបត្រដែលមានប្រាក់ចំណូលថេរដូចជា រតនាគារទីភ្នាក់ងារស្ថាប័នពហុជាតិ ស្ថាប័នអធិបតេយ្យ ក្រុមហ៊ុនសាជីវកម្ម និងមូលត្រប់បណ្តុលដែលមានហ៊ុំប៉ែកធានា ជាប្រាក់ដុល្លារអាមេរិក និងជាប្រាក់ដុល្លារកាណាដា។

លោកបណ្ឌិត Choi បានទទួលបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ចដែលផ្តោតលើហិរញ្ញវត្ថុអន្តរជាតិពីសាកលវិទ្យាល័យ Pennsylvania State នៅ University Park រដ្ឋ Pennsylvania សហរដ្ឋអាមេរិក និងសញ្ញាបត្របណ្ឌិតគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Dongguk ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។



លោក អ៊ុំ សមអឿន
អភិបាល

លោក អ៊ុំ សមអឿន បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុនិងបញ្ចប់ការសិក្សាផ្នែកគណនេយ្យនិងពាណិជ្ជកម្មក្នុងឆ្នាំ 1988 និងថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មក្នុងឆ្នាំ 1995 ។ លោកបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងការគ្រប់គ្រង និងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ និងធនាគារ។

ចាប់តាំងពីឆ្នាំ 1995 មក លោកបានបម្រើការនៅកម្មវិធីឥណទានប្រាសាក់ ហើយលោកត្រូវបានដំឡើងតួនាទីជាអគ្គនាយករងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចាប់ពីដើមឆ្នាំ 2007 ។ លោកក៏ជាអភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចាប់ឆ្នាំ 2004 ដល់ឆ្នាំ 2017 ផងដែរ។ ចាប់ពីឆ្នាំ 2011 មក លោកបំពេញតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។ ពីឆ្នាំ 2021 ដល់ឆ្នាំ 2025 លោកមានតំណែងជា ប្រធាននាយកប្រតិបត្តិ ធនាគារខេប៊ីប្រាសាក់ ម.ក ។

គណៈកម្មការនៃក្រុមប្រឹក្សាភិបាល

គណៈកម្មការសវនកម្ម

សមាសភាពនៃគណៈកម្មការសវនកម្មអនុលោមតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាដែលបានចែងដូចតទៅ៖

- គណៈកម្មការសវនកម្មរបស់គ្រឹះស្ថានត្រូវដឹកនាំដោយអភិបាលឯករាជ្យនៃក្រុមប្រឹក្សាភិបាល
- ត្រូវមានយ៉ាងតិចបុគ្គលឯករាជ្យម្នាក់ដែលមានជំនាញឯកទេសផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ
- ត្រូវមានយ៉ាងតិចបុគ្គលឯករាជ្យម្នាក់ដែលមានជំនាញឯកទេសផ្នែកច្បាប់ និងធនាគារ

គណៈកម្មការសវនកម្មរបស់ ខេប៊ីប្រាសាក់ មានសមាជិកចំនួន 4 រូប មកពីក្រុមប្រឹក្សាភិបាល ហើយដឹកនាំដោយក្រុមប្រឹក្សាភិបាលឯករាជ្យ ដែលមានឯកទេសផ្នែកសវនកម្ម ដូចមានរាយនាមខាងក្រោម៖

- | | |
|-----------------------------|--------|
| 1. លោក Jaehong PAK | ប្រធាន |
| 2. លោក Kyung Cheon LEE | សមាជិក |
| 3. លោក ច័ន្ទ សុផល | សមាជិក |
| 4. លោកបណ្ឌិត Dong Hyun CHOI | សមាជិក |

គណៈកម្មការសវនកម្ម មានភារកិច្ចទទួលខុសត្រូវដូចខាងក្រោម៖

- ធានាឱ្យបានការអនុលោមតាមលក្ខខណ្ឌតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិផ្សេងៗទៀតទាំងធានាថាព័ត៌មានដែលបានផ្តល់ជូនសាធារណជន និងធនាគារជាតិនៃកម្ពុជា ត្រឹមត្រូវ និងអាចជឿជាក់បាន។
- វាយតម្លៃភាពសមស្របនៃវិធីសាស្ត្រគណនេយ្យដែលបានប្រើដើម្បីរៀបចំគណនីដោយឡែក និងគណនីរួមបញ្ចូលគ្នា។
- វាយតម្លៃគុណភាពនៃនីតិវិធីត្រួតពិនិត្យផ្ទៃក្នុងជាពិសេសវាយតម្លៃថាតើប្រព័ន្ធសម្រាប់វាស់វែង តាមដាន និងត្រួតពិនិត្យហានិភ័យមានសង្គតិភាព និងផ្តល់អនុសាសន៍នូវសកម្មភាពអនុវត្តបន្តដែលសមស្រប។

នៅឆ្នាំ 2025 គណៈកម្មការសវនកម្មបានប្រជុំ 4 ដង គឺនៅខែមីនា សីហា តុលា និងធ្នូ ដើម្បីត្រួតពិនិត្យ និងពិភាក្សាលើបញ្ហាផ្សេងៗដែលទាក់ទងទៅនឹង ខេប៊ីប្រាសាក់។ សកម្មភាពសង្ខេបដែលសម្រេចបានដោយគណៈកម្មការសវនកម្មនៅក្នុងឆ្នាំ 2025 រួមមាន៖

- ពិនិត្យលទ្ធផលប្រចាំត្រីមាសនៃការធ្វើសវនកម្មឥណទាន ការធ្វើសវនកម្មប្រតិបត្តិការសាខា ការធ្វើសវនកម្មប្រសិទ្ធភាពនិងការប្រតិបត្តិតាមច្បាប់ និងបទប្បញ្ញត្តិការប្រឆាំងការសម្អាតប្រាក់និង

ហិរញ្ញប្បទាន ការវិវត្តការធ្វើសវនកម្មមុខងារសំខាន់ៗនៅការិយាល័យកណ្តាល និងការធ្វើសវនកម្មព័ត៌មានវិទ្យា។

- ពិនិត្យ និងអនុម័ត របាយការណ៍ ស្តីពីសវនកម្មការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានការវិវត្តការប្រចាំឆ្នាំ 2024 សម្រាប់ដាក់ជូនធនាគារជាតិនៃកម្ពុជា។
- ពិនិត្យរបាយការណ៍សវនកម្មស្តីពីការស៊ើបអង្កេតករណីពិសេស។
- ពិភាក្សា និងអនុម័តលើរបាយការណ៍ត្រួតពិនិត្យផ្ទៃក្នុងប្រចាំឆ្នាំ 2024 ដើម្បីដាក់ជូនធនាគារជាតិនៃកម្ពុជា។
- ពិភាក្សាលើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 និងរបាយការណ៍របស់សវនករឯករាជ្យ។
- ពិនិត្យបញ្ហាប្រឈម និងការសម្រេចបានរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង។
- ពិនិត្យសំណើលុបកម្ចីចេញពីបញ្ជី (ចំនួន 4 ដង) ។
- ពិនិត្យ និងអនុម័តលើថវិកា និងផែនការសវនកម្មប្រចាំឆ្នាំ 2026 ។

គណៈកម្មការហានិភ័យ

គណៈកម្មការហានិភ័យ មានសមាសភាពចំនួន 4 រូបមកពីក្រុមប្រឹក្សាភិបាល និងដែលដឹកនាំដោយអភិបាលឯករាជ្យមួយរូប។ សមាជិកទាំងអស់នៃគណៈកម្មការហានិភ័យ មានគុណវុឌ្ឍិនិងចំណេះជំនាញពេញលេញទៅលើមុខជំនាញផ្សេងៗដូចជា ធនាគារ គ្រប់គ្រងហានិភ័យ សេដ្ឋកិច្ចហិរញ្ញវត្ថុ ប្រតិបត្តិការ សវនកម្ម និងច្បាប់។ សមាជិកគណៈកម្មការហានិភ័យមានដូចខាងក្រោម៖

- | | |
|-----------------------------|--------|
| 1. លោក ច័ន្ទ សុផល | ប្រធាន |
| 2. លោក Kyung Cheon LEE | សមាជិក |
| 3. លោក Jaehong PAK | សមាជិក |
| 4. លោកបណ្ឌិត Dong Hyun CHOI | សមាជិក |

ភារកិច្ចចម្បងៗរបស់គណៈកម្មការហានិភ័យមានដូចខាងក្រោម៖

- វិភាគកំណើនផលបត្រកម្ចី
- វិភាគសំវិធានធនឥណទាន
- គ្រប់គ្រងហានិភ័យឥណទាន
- គ្រប់គ្រងហានិភ័យដើមទុន
- គ្រប់គ្រងហានិភ័យសន្ទនីយភាព និងប្រភពទុន

- គ្រប់គ្រងហានិភ័យប្រតិបត្តិការ
- គ្រប់គ្រងហានិភ័យប្រតិបត្តិតាម
- គ្រប់គ្រងហានិភ័យផ្នែកបទប្បញ្ញត្តិ បរិយាកាសនយោបាយ និងគោលនយោបាយនានា
- គ្រប់គ្រងសូចនាករហានិភ័យសំខាន់ៗ និងផលប៉ះពាល់
- ពិនិត្យបរិយាកាសសេដ្ឋកិច្ច និងការប្រកួតប្រជែង
- ត្រួតពិនិត្យ និងអនុម័តលើគោលនយោបាយផ្សេងៗរបស់ស្ថាប័ន

ក្នុងឆ្នាំ 2025 គណៈកម្មការបានប្រជុំចំនួន 4 ដង (ប្រចាំត្រីមាស) គឺក្នុងខែមីនា សីហា តុលា និងធ្នូ ដោយបានធ្វើការត្រួតពិនិត្យ និងពិភាក្សាលើប្រធានបទ ដូចខាងក្រោម៖

- បរិមាណ និងគុណភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា
- វិបត្តិហិរញ្ញវត្ថុដែលបណ្តាលមកពីជម្លោះព្រំដែននិងស្ថានភាពសេដ្ឋកិច្ច
- ផ្តល់ការអនុគ្រោះការប្រាក់ និងពន្យារពេលសងប្រាក់ដើម សម្រាប់អតិថិជនជាជនភៀសស៊ីក និងយោធិន
- ការលុបបំណុលចំពោះយោធិនពលី និងមានពិការភាព ដោយសារជម្លោះព្រំដែន
- គុណភាពនៃផលបត្រកម្ចី និងនិវាណ
- ការរៀបចំឥណទានឡើងវិញ ដោយផ្អែកលើសមត្ថភាពរបស់អតិថិជន
- ការវាយតម្លៃហានិភ័យ និងវិធានការកាត់បន្ថយហានិភ័យ
- ការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម
- ការប្រតិបត្តិតាមបទប្បញ្ញត្តិ
- ភាពប្រឈមនៃហានិភ័យសន្តិសុខភាព និងប្រភពទុនក្នុងការគាំទ្រអាជីវកម្ម
- ដើមទុន និងយុទ្ធសាស្ត្រ
- ប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ស្ថាប័ន
- ឥទ្ធិពល និងបរិយាកាសសេដ្ឋកិច្ច
- ផែនការសម្រាប់ឆ្នាំ 2026

គណៈកម្មការតែងតាំង និងលាភការ

គណៈកម្មការមានសមាសភាពចំនួន 4 រូបដែលអញ្ជើញមកពីសមាជិកក្រុមប្រឹក្សាភិបាល រួមមាន៖

- | | |
|------------------------|--------|
| 1. លោក Kyung Cheon LEE | ប្រធាន |
| 2. លោក Jaehong PAK | សមាជិក |
| 3. លោក ថន្ន សុផល | សមាជិក |
| 4. លោក Hyunrae KIM | សមាជិក |

នៅឆ្នាំ 2025 គណៈកម្មការតែងតាំង និងលាភការបានរៀបចំការប្រជុំចំនួន 4 ដង និងផ្តល់ប្រឹក្សាដល់ថ្នាក់គ្រប់គ្រងក្នុងការអនុវត្តសកម្មភាពការងារសំខាន់ៗដូចខាងក្រោម៖

- ធ្វើឱ្យកាន់តែប្រសើរឡើងនូវគោលនយោបាយ បទបញ្ជាផ្ទៃក្នុងលើការគ្រប់គ្រងធនធានមនុស្ស រួមមាននីតិវិធីនៃការជ្រើសរើសបុគ្គលិក និងការគ្រប់គ្រងលទ្ធផលការងាររបស់បុគ្គលិក
- អនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មីសម្រាប់គ្រប់គ្រងធនធានមនុស្ស
- អនុវត្តកម្មវិធីបណ្តុះបណ្តាលឱ្យមានភាពទូលំទូលាយ និងទាន់សម័យ
- ដំឡើងប្រាក់ខែ និងផ្តល់ប្រាក់រង្វាន់ប្រចាំឆ្នាំដល់បុគ្គលិក
- ពិនិត្យមើលការប្រតិបត្តិតាមនៃការគ្រប់គ្រងធនធានមនុស្សទៅនឹងច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធ នៃច្បាប់ស្តីពីការងារ។

គណៈគ្រប់គ្រង



លោក អ៊ុំ សមឿន
ប្រធាននាយកប្រតិបត្តិ

លោក អ៊ុំ សមឿន បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុ និងបញ្ចប់ការសិក្សាផ្នែកគណនេយ្យនិងពាណិជ្ជកម្មក្នុងឆ្នាំ 1988 និងថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មក្នុងឆ្នាំ 1995 ។ លោកបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងការគ្រប់គ្រង និងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ និងធនាគារ។

ចាប់តាំងពីឆ្នាំ 1995 មក លោកបានបម្រើការនៅកម្មវិធីឥណទានប្រាសាក់ ហើយលោកត្រូវបានដំឡើងតួនាទីជាអគ្គនាយករងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចាប់ពីដើមឆ្នាំ 2007 ។ លោកក៏ជាអភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចាប់ពីឆ្នាំ 2004 ដល់ឆ្នាំ 2017 ផងដែរ។ ចាប់ពីឆ្នាំ 2011 មក លោកបំពេញតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។ ពីឆ្នាំ 2021 ដល់ឆ្នាំ 2025 លោកមានតំណែងជា ប្រធាននាយកប្រតិបត្តិ ធនាគារខេប៊ីប្រាសាក់ ម.ក ។



លោក Hyunrae KIM
អនុប្រធាននាយកប្រតិបត្តិ

លោក Hyunrae KIM ជាធនាគារិកដែលមានបទពិសោធន៍ក្នុងវិស័យធនាគារ និងបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Sejong ប្រទេសកូរ៉េ ។ លោកមានជំនាញក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ការសម្របសម្រួលធុរកិច្ច និងសេវាធនាគារអន្តរជាតិ ជិត 3 ទសវត្សរ៍។

លោកបានចាប់ផ្តើមអាជីពនៅធនាគារ Kookmin Bank ហើយជាបន្តបន្ទាប់បានកាន់តំណែងជាអ្នកដឹកនាំសំខាន់ៗ។ ពីឆ្នាំ 2015 ដល់ឆ្នាំ 2016 លោកបានបម្រើការជាប្រធានក្រុមនៃនាយកដ្ឋានយុទ្ធសាស្ត្រនិងផែនការ នៅ Kookmin Bank ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ បន្ទាប់មក លោកត្រូវបានដំឡើងឋានៈជាអ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានផែនការ និងសម្របសម្រួល ចាប់ពីឆ្នាំ 2017 មក ហើយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យស្របគ្នារវាងគោលដៅសាជីវកម្មជាមួយនិងដំណើរការធុរកិច្ច។

ចាប់ពីឆ្នាំ 2021 លោក Kim ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងទូទៅនៃធនាគារ Kookmin Bank នៅទីក្រុងហាណូយ ប្រទេសវៀតណាម ហើយលោកបានដឹកនាំការពង្រីកអាជីវកម្មក្នុងតំបន់របស់ធនាគារ និងការពង្រឹងវត្តមាននៅទីផ្សារអាស៊ីអាគ្នេយ៍បានដោយជោគជ័យ។

នៅក្នុងខែកុម្ភៈ ឆ្នាំ 2025 លោកត្រូវបានតែងតាំងជា អនុប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ ម.ក នៅប្រទេសកម្ពុជា ព្រមជាមួយនឹងការពាំនាំមកនូវបទពិសោធន៍ដ៏ប៉ិនប្រសប់ ដើម្បីរួមចំណែកជំរុញកំណើននិងឧត្តមភាពប្រតិបត្តិការរបស់ធនាគារ។



លោក Seong Myeong HAM
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកហិរញ្ញវត្ថុ

លោក Seong Myeong HAM មានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងបរិញ្ញាបត្រផ្នែកធនធានព្រៃឈើ។

លោកក៏បានបញ្ចប់វគ្គបណ្តុះបណ្តាលផ្សេងៗ និងទទួលបានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងផ្នែកប្រតិបត្តិការ និងគ្រប់គ្រងធនាគារទាំងនៅក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស។

លោកមានបទពិសោធន៍ជាង 20 ឆ្នាំ នៅធនាគារគូកមីន នៅក្នុងផ្នែកផ្សេងៗដូចជា ហិរញ្ញវត្ថុ គណនេយ្យ សោធននិវត្តន៍ ការលក់ និងធុរកិច្ចក្រៅប្រទេស។

លោកធ្លាប់បម្រើការជានាយកគាំទ្រកំណើនសកលនៅធនាគារ គូកមីន ដោយទទួលបន្ទុកត្រួតពិនិត្យលើប្រតិបត្តិការក្នុងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។

លោកបានចូលបម្រើការងារនៅធនាគារ ខេប៊ីប្រាសាក់ តាំងពីដើមខែមេសា ឆ្នាំ 2025 ក្នុងតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកហិរញ្ញវត្ថុ។



លោក វី វណ្ណា
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្ម

លោក វី វណ្ណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុនិងធនាគារ ព្រមទាំងថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម និងនីតិសាស្ត្រ។ លោកបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើន ទាំងក្នុងនិងក្រៅប្រទេសទាក់ទងនឹងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ ភាពជាដឹកនាំ និងការគ្រប់គ្រង។

លោកមានបទពិសោធន៍ជាង 20 ឆ្នាំ ក្នុងផ្នែកលក់ និងការគ្រប់គ្រងសាខាដោយបានចាប់ផ្តើមអាជីពនៅឆ្នាំ 1999 ក្នុងតួនាទីជាមន្ត្រីកំណត់ទាន។ អស់រយៈពេលជាច្រើនឆ្នាំ អាជីពការងាររបស់លោកមានការរីកចម្រើនជាបន្តបន្ទាប់ ដោយទទួលបានតួនាទីជាន់ខ្ពស់រួមមាន ប្រធានមន្ត្រីកំណត់ទាននាយកសាខា នាយកភូមិភាគ អ្នកសម្របសម្រួលបរិស្ថាននិងសង្គម និងជាសមាជិកក្រុមប្រឹក្សាភិបាលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ។

នៅឆ្នាំ 2011 លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក្នុងតួនាទីជា នាយកគាំទ្រការលក់ ហើយក្នុងឆ្នាំ 2012 លោកត្រូវបានតែងតាំងជានាយកនាយកដ្ឋានកំណត់ទាន។ នៅឆ្នាំ 2021 លោកត្រូវបានតែងតាំងជា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្ម។

ដោយទទួលស្គាល់នូវភាពជាអ្នកដឹកនាំ និងការចូលរួមចំណែកជាសារវន្តរបស់លោកចំពោះការរីកចម្រើននិងអភិវឌ្ឍស្ថាប័ន លោក វណ្ណា ត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិ នៅក្នុងខែមករា ឆ្នាំ 2026 ។



លោក គង់ ស៊ាន
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការ

លោក គង់ ស៊ាន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បរិញ្ញាបត្រ ឯកទេសគ្រប់គ្រងទូទៅ។ ចាប់តាំងពីឆ្នាំ 2001 មក លោក បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលការអភិវឌ្ឍអាជីពជាច្រើនលើជំនាញការ គ្រប់គ្រង និងប្រតិបត្តិការធនាគារនិងហិរញ្ញវត្ថុទាំងនៅក្នុងប្រទេស និងក្រៅ ប្រទេស។

លោកមានបទពិសោធន៍ការងារជា នាយកការិយាល័យប្រតិបត្តិការ ហិរញ្ញវត្ថុនៅធនាគារពាណិជ្ជមួយរហូតដល់ឆ្នាំ 2011 ។ បន្ទាប់មក លោក បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ក្នុងមុខតំណែង ជានាយក នាយកដ្ឋានអភិវឌ្ឍផលិតផល។ ហើយនៅពាក់កណ្តាលឆ្នាំ 2012 លោកត្រូវបានផ្ទេរមកកាន់តួនាទីជានាយក នាយកដ្ឋានហិរញ្ញវត្ថុ។

បច្ចុប្បន្ននេះ លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុក ប្រតិបត្តិការ នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។



លោក ប៉ែន សុវណ្ណសុខស៊ីថា
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល

លោក ប៉ែន សុវណ្ណសុខស៊ីថា បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក គ្រប់គ្រងការអភិវឌ្ឍ និងបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង អាជីវកម្ម។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចឯកទេស ធនាគារ និងហិរញ្ញវត្ថុ។ លោកមានបទពិសោធន៍ជាង 15 ឆ្នាំក្នុងវិស័យ មីក្រូហិរញ្ញវត្ថុនិងធនាគារ ការអភិវឌ្ឍផលិតផល ការគ្រប់គ្រងទីផ្សារ សេវា អតិថិជន កិច្ចការពារអតិថិជន និងចំណេះដឹងហិរញ្ញវត្ថុ។

លោកបានចាប់ផ្តើមអាជីពការងារជាមន្ត្រីឥណទាននិងទីផ្សារ បន្ទាប់ មកបានកាន់តួនាទីផ្សេងៗជាច្រើនរួមមាន អ្នកឯកទេសលទ្ធភាពទទួល បានហិរញ្ញវត្ថុ ទីប្រឹក្សាជាន់ខ្ពស់ការងារឥណទានអ្នកឯកទេសលទ្ធផល សង្គម និងនាយកគម្រោងនៅស្ថាប័នក្នុងស្រុក និងអន្តរជាតិ។ លោកចូល បម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ នៅដើមឆ្នាំ 2014 ក្នុង តួនាទីជា នាយករង នាយកដ្ឋានទីផ្សារនិងទំនាក់ទំនង។ លោកត្រូវបាន ជំឿនតួនាទីជា នាយកនាយកដ្ឋានទីផ្សារនិងទំនាក់ទំនងនៅឆ្នាំ 2016 ។

បច្ចុប្បន្ននេះ លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួល បន្ទុកផលិតផល នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។



លោក កេត ច័ន្ទធី
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកព័ត៌មានវិទ្យា

លោក កេត ច័ន្ទធី ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្ម និង វិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចាប់តាំងពីឆ្នាំ 2001 មក លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើន ទាក់ទងនឹងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យាការគ្រប់គ្រងគម្រោងដំណោះស្រាយប្រព័ន្ធធនាគារស្នូល ប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងក្នុង និងក្រៅប្រទេស។

លោកមានបទពិសោធន៍ច្រើនជាង 20 ឆ្នាំ នៅក្នុងវិស័យផ្សេងៗដូចជា ការអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាព័ត៌មាន និងការគ្រប់គ្រងទិន្នន័យ សុវត្ថិភាព តាមអ៊ីនធឺណិត និងការបង្ការហានិភ័យ ការប្រតិបត្តិប្រព័ន្ធធនាគារស្នូល ការដំឡើង និងបច្ចុប្បន្នភាពប្រព័ន្ធ ការអភិវឌ្ឍកម្មវិធីទូរស័ព្ទព្រមទាំងការ គ្រប់គ្រង និងយុទ្ធសាស្ត្រធុរកិច្ចព័ត៌មានវិទ្យា។

លោកចាប់ផ្តើមអាជីពការងារជាអ្នកអភិវឌ្ឍផ្នែកទិន្នន័យនៅដើមឆ្នាំ 2000 ។ បន្ទាប់មកត្រូវបានដំឡើងតួនាទីជាប្រធានអ្នកអភិវឌ្ឍ មុនពេលបម្រើការងារ នៅវិស័យមីក្រូហិរញ្ញវត្ថុនៅឆ្នាំ 2004 ក្នុងតួនាទីជានាយកបច្ចេកវិទ្យា ព័ត៌មាន។ បន្តមកលោកបានបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ នៅខែមិថុនា ឆ្នាំ 2010 ជានាយករងនាយកដ្ឋានគាំទ្រប្រព័ន្ធ ធនាគារស្នូល និងបច្ចេកវិទ្យាព័ត៌មាន។លោកត្រូវបានដំឡើងតួនាទីជា នាយកនាយកដ្ឋាន ប្រព័ន្ធធនាគារស្នូល និងបច្ចេកវិទ្យាព័ត៌មាននៅខែកក្កដា ឆ្នាំ 2013 ។

បច្ចុប្បន្ន លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុក បច្ចេកវិទ្យាព័ត៌មាន នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។



លោក ស៊ឹម ស៊ីណាត
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកឥណទាន

លោក ស៊ឹម ស៊ីណាត បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង ធុរកិច្ច ក្នុងឆ្នាំ 2007 បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ក្នុងឆ្នាំ 2005 និងសញ្ញាបត្រ ជាន់ខ្ពស់ផ្នែកគណនេយ្យ ក្នុងឆ្នាំ 2003 ។ លោកបានចូលរួមវគ្គបណ្តុះ បណ្តាល និងសិក្ខាសាលាជាច្រើនដែលរួមចំណែកក្នុងការកសាងតួនាទី របស់លោកក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដូចជាជំនាញគ្រប់គ្រងប្រកប ដោយប្រសិទ្ធភាពសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុការគ្រប់គ្រងហិរញ្ញវត្ថុ ពីហុងកុង ការគ្រប់គ្រងហានិភ័យនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រង និងរៀបចំផែនការយុទ្ធសាស្ត្រ (EDA) ការវាយតម្លៃលទ្ធផលការងារបុគ្គលិក ប្រកបដោយប្រសិទ្ធភាព សញ្ញាបត្រគ្រប់គ្រង (ITC Boulder Italy) ការកៀរគរ ប្រាក់សន្សំ ការគ្រប់គ្រងមូលនិធិនៅក្នុងស្ថាប័នហិរញ្ញវត្ថុ និងវគ្គសិក្សា ផ្សេងទៀតទាំងក្នុងស្រុក និងក្រៅប្រទេស។

លោកមានបទពិសោធន៍ជាង 20 ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយលោកចាប់ផ្តើមអាជីពការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចាប់ ពីឆ្នាំ 2002 ដល់ឆ្នាំ 2015 ក្នុងតួនាទីជា មន្ត្រីឥណទាន នាយក សាខា នាយកនាយកដ្ឋានគាំទ្រសាខា និងនាយកនាយកដ្ឋានប្រតិបត្តិការ។ បន្ទាប់មកលោកបានទៅបម្រើការងារនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងក្នុងតួនាទី ជាអគ្គនាយក ពីខែមេសា ឆ្នាំ 2015 ដល់ខែមិថុនា ឆ្នាំ 2017 និងជា នាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការ ពីខែមិថុនា ឆ្នាំ 2019 ដល់ខែមីនា ឆ្នាំ 2023 ។ លោកបានចូលមកបម្រើការសាជាថ្មីនៅប្រាសាក់ក្នុងខែ មេសា ឆ្នាំ 2023 ជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកឥណទាន។

លោកត្រូវបានតែងតាំងជា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុក អាជីវកម្ម នៃធនាគារ ខេប៊ីប្រាសាក់ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ 2026 ។



លោក ហៀន ហ៊ុន

អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកធនធានមនុស្ស

លោក ហៀន ហ៊ុន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រដ្ឋបាលសាធារណៈ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញ គ្រប់គ្រងទូទៅ។ លោកបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលការអភិវឌ្ឍជំនាញ ជាច្រើនលើផ្នែកគ្រប់គ្រងធនធានមនុស្សទាំងក្នុងនិងក្រៅប្រទេស។

លោកមានបទពិសោធន៍ជាង 20 ឆ្នាំ ក្នុងការអភិវឌ្ឍគ្រប់គ្រងធនធាន មនុស្ស។ លោកចាប់ផ្តើមបម្រើការងារនៅប្រាសាទជាគ្រូបណ្តុះបណ្តាល និងអ្នកគ្រប់គ្រងមន្ត្រីឥណទាននៅឆ្នាំ 1996 រហូតដល់ឆ្នាំ 1998 ។ នៅ ឆ្នាំ 2008 លោកបានត្រលប់មកបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ជាថ្មីក្នុងតួនាទីជាមន្ត្រីជាន់ខ្ពស់គាំទ្រសាខា និងត្រូវបានដំឡើង តួនាទីជាប្រធានផ្នែកគ្រប់គ្រងបុគ្គលិកក្នុងឆ្នាំ 2009 ហើយលោកត្រូវបាន ដំឡើងតួនាទីជា នាយកនាយកដ្ឋានបុគ្គលិកនៅឆ្នាំ 2011 ។

បច្ចុប្បន្ននេះ លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុក ធនធានមនុស្ស នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។



លោក Ju Hwan Yi

អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកគ្រប់គ្រងហានិភ័យ

លោក Ju Hwan Yi គឺជាអ្នកឯកទេសគ្រប់គ្រងហានិភ័យផ្នែក ហិរញ្ញវត្ថុដែលទទួលស្គាល់ដោយសមាគម អ្នកជំនាញអាជីពគ្រប់គ្រង ហានិភ័យសាកល និងបានបញ្ចប់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេស។ លោក បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលទាក់ទងនឹងសកម្មភាពគ្រប់គ្រង ហានិភ័យជាមួយលើឥណទាន អត្រាការប្រាក់ សន្ទនីយភាព និងហានិភ័យ ប្រតិបត្តិការព្រមទាំងបទដ្ឋាន BASEL និងការគ្រប់គ្រងវិបត្តិហិរញ្ញវត្ថុ។

លោកបានកាន់តួនាទីជាច្រើននៅក្នុងនាយកដ្ឋានគ្រប់គ្រងហានិភ័យ របស់ធនាគារ Kookmin Bank និង KB Financial Group Inc. អស់ រយៈពេលជាង 10 ឆ្នាំ ហើយសំនុំបានបទពិសោធន៍ ផ្សេងៗក្នុងការគ្រប់គ្រង ហានិភ័យសម្រាប់សម្ព័ន្ធក្រុមហ៊ុនជាធនាគារ និងមិនមែនធនាគារ ដែល រួម ចំណែកយ៉ាងធំធេងក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ KB ដូច សព្វថ្ងៃនេះ។ លោកបានចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក្នុងឆ្នាំ 2020 ហើយបច្ចុប្បន្នមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួល បន្ទុកគ្រប់គ្រងហានិភ័យ នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។

គណៈកម្មការនៃគណៈគ្រប់គ្រង

គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល

ក្នុងឆ្នាំ 2025 គណៈកម្មការគ្រប់គ្រងទ្រព្យសកម្មនិងបំណុល បានជួបប្រជុំចំនួន 7 ដង និងបានសម្រេចនូវសមិទ្ធផលដូចខាងក្រោម៖

- ឯកភាពលើសំណើកម្ចីសរុបចំនួន 144.2 លានដុល្លារអាមេរិក ដែលជាបំណុលរយៈពេលវែង និងថ្នាក់ខ្ពស់។
- ឯកភាពលើសំណើកែប្រែអត្រាការប្រាក់កម្ចីដែលជាបំណុលរយៈពេលវែង និងថ្នាក់ខ្ពស់ ជាមួយធនាគារក្នុងស្រុក ។
- ផ្តល់អនុសាសន៍ដល់ផ្នែកហិរញ្ញកិច្ច និងផ្នែកអាជីវកម្មឱ្យស្វែងរកបំណុលជាប្រាក់រៀលដើម្បីគាំទ្រដល់ការផ្តល់កម្ចីជាប្រាក់រៀល និងប្រតិបត្តិការ។
- បានឯកភាពលើសំណើដើម្បីបើកគណនី និងទំហំប្រតិបត្តិការជាមួយធនាគារដៃគូនៅក្រៅស្រុក និងក្នុងស្រុក។
- ផ្តល់អនុសាសន៍ដល់ផ្នែកហិរញ្ញកិច្ចដើម្បីកាត់បន្ថយគម្លាតនៃស្ថានភាពរូបិយប័ណ្ណចំហ។
- ផ្តល់អនុសាសន៍ដល់ផ្នែកហិរញ្ញកិច្ចឱ្យស្វែងរកកម្ចីបន្ថែម ដែលមានដូចជាការិយាល័យកណ្តាលធនាគារ KB Kookmin Bank ធនាគារក្នុងស្រុក និងអ្នកផ្តល់កម្ចីក្រៅស្រុក ដែលមានអត្រាការប្រាក់សមរម្យដើម្បីបំពេញតម្រូវការសាច់ប្រាក់ក្នុងឆ្នាំ 2026 ។
- អនុម័តលើសំណើសុំកែប្រែអត្រាការប្រាក់បញ្ញើសន្សំ និងអត្រាការប្រាក់បញ្ញើមានកាលកំណត់។
- អនុម័តលើសំណើសុំកែប្រែអត្រាការប្រាក់កម្ចី។
- អនុម័តលើសំណើសុំកែប្រែគោលនយោបាយគ្រប់គ្រងទ្រព្យសកម្មនិងបំណុល។
- អនុម័តលើសំណើសុំកែប្រែថ្លៃសេវានៃការផ្ទេរប្រាក់រវាងការិយាល័យកណ្តាល និងសាខា។

គណៈកម្មការឥណទាន

ក្នុងឆ្នាំ 2025 ធនាគារ ខេប៊ីប្រាសាក់ មានការប្តេជ្ញាខ្ពស់ក្នុងការពង្រឹងគុណភាពឥណទាន និងផ្តល់សេវាកម្មជូនអតិថិជនឱ្យកាន់តែលឿនជាងមុន។ ជាលទ្ធផល អត្រាកំណើនអតិថិជនឥណទានបានថយចុះ 0.20% ពី 575,951 នាក់ ក្នុងឆ្នាំ 2024 ដល់ 574,805 នាក់ ក្នុងឆ្នាំ 2025 ជាមួយកំណើនសង្កេតឥណទានចំនួន 1.19% កើនពី 5,176,566,268 ឆ្នាំ 2024 ទៅ 5,238,327,129 ឆ្នាំ 2025 ។ បទពិសោធន៍ និងសមត្ថភាពដ៏

រឹងមាំរបស់គណៈកម្មការឥណទាននៅតាមសាខា និងការិយាល័យកណ្តាល បានជួយឱ្យខេប៊ីប្រាសាក់អាចវិភាគបានជិតដល់អំពីស្ថានភាពរបស់អតិថិជន និងរក្សាគុណភាពឥណទានបានល្អ។

ការផ្តល់ឥណទានធុនតូច គឺនៅតែជាផ្នែកសំខាន់សម្រាប់ការរីកចម្រើនរបស់ខេប៊ីប្រាសាក់ ទាំងសម្លៀកឥណទាន ចំនួនអតិថិជន និងការកាត់បន្ថយទំហំហានិភ័យ។ សម្លៀកឥណទានក្នុងអតិថិជនម្នាក់មានចំនួន 8,988 ដុល្លារអាមេរិក ក្នុងឆ្នាំ 2024 និង 9,113 ដុល្លារអាមេរិក ក្នុងឆ្នាំ 2025 ។ ខេប៊ីប្រាសាក់ មានអត្រាឥណទានមិនដំណើរការ 7.97% គិតត្រឹមដំណាច់ឆ្នាំ 2025 ដែលបង្ហាញថា ខេប៊ីប្រាសាក់ គឺជាស្ថាប័នដែលអាចរក្សាបាននូវគុណភាពល្អនៃសម្លៀកឥណទាននៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។

គណៈកម្មការអភិវឌ្ឍន៍ផលិតផល

ដើម្បីធានាបាននូវគុណភាព និងឆ្លើយតបតាមផែនការអាជីវកម្មឆ្នាំ 2025 គណៈកម្មការអភិវឌ្ឍន៍ផលិតផលបានសម្រេចការកិច្ចដោយជោគជ័យដូចខាងក្រោម៖

- អភិវឌ្ឍផលិតផល និងសេវាថ្មីៗ។
- ពិនិត្យឡើងវិញពីលក្ខណៈ និងលក្ខខណ្ឌទូទៅរបស់ផលិតផល និងសេវាដែលមានស្រាប់ សម្រាប់ធ្វើការកែប្រែនិងកំណត់តារាងតម្លៃថ្មី ដើម្បីអាចធ្វើការប្រកួតប្រជែងនៅលើទីផ្សារបាន និងអនុលោមទៅតាមបទដ្ឋាននានា។
- តាមដានរាល់ការអនុវត្តរបស់សាខា ដើម្បីឱ្យការអនុវត្តស្របតាមសៀវភៅណែនាំប្រតិបត្តិការ និងនីតិវិធីនៃផលិតផល និងសេវានានា។
- ស្វែងរកឱកាសល្អៗនៅក្នុងទីផ្សារហិរញ្ញវត្ថុ ដើម្បីទាក់ទាញអតិថិជន និងគេណ្ឌប្រមូលប្រាក់បញ្ញើសន្សំបន្ថែមទៀត។
- ធានាបានថា គ្រប់ផលិតផល គឺទទួលបានប្រាក់ចំណេញជាមួយនឹងចំណាយថ្លៃដើមទាប។

គណៈកម្មការគ្រប់គ្រងព័ត៌មានវិទ្យា

គណៈកម្មការគ្រប់គ្រងព័ត៌មានវិទ្យា ទទួលខុសត្រូវចំពោះអភិបាលកិច្ចព័ត៌មានវិទ្យារបស់ ធនាគារ ខេប៊ីប្រាសាក់ ដោយបានអភិវឌ្ឍកម្មវិធីទាំងអស់សម្រាប់គាំទ្រដល់ការលក់ផលិតផល ត្រួតពិនិត្យឡើងវិញ និងវាយតម្លៃនូវយុទ្ធសាស្ត្រដែលបានអនុម័តព្រមទាំងថែទាំប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដើម្បីគាំទ្រកំណើនអាជីវកម្ម ការគ្រប់គ្រងហានិភ័យ និងវិវឌ្ឍឱ្យទាន់ខ្ទីជីវិតនីយកម្មនៅក្នុងវិស័យធនាគារ។

នៅក្នុងឆ្នាំ 2025 គណៈកម្មការ បានរៀបចំការប្រជុំ និងពិភាក្សាពីបញ្ហាទាំងឡាយទាក់ទងនឹងព័ត៌មានវិទ្យារបស់ខេប៊ីប្រាសាក់។ ខាងក្រោមជាសេចក្តីសង្ខេបពីសកម្មភាពសំខាន់ៗរបស់គណៈកម្មការគ្រប់គ្រងព័ត៌មានវិទ្យា៖

- បានពិភាក្សាលើផែនការថវិកា និងគម្រោងបច្ចេកវិទ្យាព័ត៌មាននានា ដែលបានគ្រោងសម្រាប់ឆ្នាំ 2025
- បានពិភាក្សាលើគម្រោងសេវាទូទាត់ឆ្លងដែន កម្ពុជា-កូរ៉េ
- បានពិភាក្សាលើគម្រោង៖
 - ការគាំទ្រចំពោះផែនទីបង្ហាញផ្លូវថវិកាផ្នែកបច្ចេកវិទ្យាព័ត៌មាន/ខ្ទីជីវិតឆ្នាំ 2025 ដើម្បីជួយជំរុញកំណើនអាជីវកម្ម ប្រសិទ្ធភាពប្រតិបត្តិការ និងនូវនូវខ្ទីជីវិត។
 - ការធ្វើទំនើបកម្ម និងការពង្រីកមជ្ឈមណ្ឌលទិន្នន័យនិងហេដ្ឋារចនាសម្ព័ន្ធម៉ាស៊ីនមេ ដើម្បីបង្កើនប្រសិទ្ធភាព សុវត្ថិភាព អាចបង្កើនសមត្ថភាព និងអាចបន្តនិរន្តរភាពអាជីវកម្ម។
 - ការពិនិត្យឡើងវិញ និងកែប្រែរចនាសម្ព័ន្ធហានាគ្រមសាខា នៅក្នុងប្រព័ន្ធធនាគារស្នូល ដើម្បីធានាការបែងចែកតួនាទីឱ្យច្បាស់ និងកំណត់តួនាទី ភារកិច្ច និងទំនួលខុសត្រូវរបស់សាខាបានល្អ។
 - បានពិភាក្សា និងពិនិត្យឡើងវិញលើខ្លួនភាពនៃការអនុវត្តកិច្ចសហការប្រមូលពន្ធ និងការតភ្ជាប់/រួមបញ្ចូលប្រព័ន្ធពាក់ព័ន្ធជាមួយអគ្គនាយកដ្ឋានពន្ធដារ (GDT) ។
 - បានធ្វើទំនើបកម្ម និងពង្រីកហេដ្ឋារចនាសម្ព័ន្ធខ្ទីជីវិតរបស់ធនាគារទៅជំនាន់ចុងក្រោយបំផុត ដើម្បីជំរុញប្រសិទ្ធភាពប្រព័ន្ធ បង្កើនសមត្ថភាព និងគាំទ្រការពង្រីកជាបន្តបន្ទាប់នៃសេវាកម្មខ្ទីជីវិត។
 - ការគាំទ្រចំពោះការអនុវត្តកម្មវិធីសន្តិសុខ ដើម្បីពង្រឹងការគ្រប់គ្រងហានិភ័យ និងជំរុញការគ្រប់គ្រងសន្តិសុខ (security controls) នៃប្រព័ន្ធភាគ (card system) ។
 - ការគាំទ្រចំពោះការអនុវត្តស្តង់ដារសារ SWIFT MX ដើម្បីធានាការអនុលោមតាមតម្រូវការទូទាត់អន្តរជាតិ និងលើកកម្ពស់សមត្ថភាពប្រតិបត្តិការផ្ទេរប្រាក់ឆ្លងព្រំដែន។
 - ការគាំទ្រចំពោះការអនុវត្តដំណោះស្រាយការត្រួតពិនិត្យសុចរិតភាពឯកសារ (File Integrity Monitoring-FIM) ដើម្បីជំរុញការគ្រប់គ្រងសន្តិសុខសាយបំបែក (cybersecurity controls) និងធានាសុចរិតភាពនៃប្រព័ន្ធ។

- ការគាំទ្រចំពោះការអនុវត្តគម្រោង App Shield ដើម្បីជំរុញការការពារនិងពង្រឹងភាពធន់នៃសន្តិសុខសាយបំបែក នៅគ្រប់សេវាកម្មខ្ទីជីវិត។
- បានពិភាក្សា និងគាំទ្រការអនុវត្តគម្រោង ប្រតិបត្តិការទូទាត់ប្រាក់ឆ្លងព្រំដែន (Cross-Border Korea QR Payment) រវាងប្រទេសកម្ពុជានិងប្រទេសកូរ៉េ ក្នុងកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជានិង ធនាគារ KB Kookmin Bank (កូរ៉េ) ដើម្បីជំរុញ និងពង្រីកសមត្ថភាពទូទាត់ខ្ទីជីវិតឆ្លងដែន។
- ការគាំទ្រលើការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញនៅទីតាំងស្តារឡើងវិញពីគ្រោះអាសន្ន (Disaster Recovery - DR Site) ដើម្បីពង្រឹងភាពអាចប្រើប្រាស់ខ្ពស់ (high availability) និងអាចបន្តនិរន្តរភាពនៃអាជីវកម្ម។
- ការគាំទ្រលើការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធម៉ាស៊ីនមេ ដើម្បីពង្រឹងប្រសិទ្ធភាព បង្កើនសមត្ថភាព និងភាពធន់នៃប្រតិបត្តិការ។
- ការគាំទ្រលើការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្ទុកបម្រុង (backup storage) នៅមជ្ឈមណ្ឌលទិន្នន័យ (Data Center - DC) ដើម្បីពង្រឹងភាពធន់នៃទិន្នន័យ និងអាចបន្តនិរន្តរភាពនៃអាជីវកម្ម។
- ការត្រួតពិនិត្យ និងការគាំទ្រចំពោះផែនទីបង្ហាញផ្លូវអាជីវកម្មនៃផលិតផលកាត និងការគាំទ្រការអនុវត្តនីតិវិធីផ្តើមអាជីវកម្មកាតថ្មីៗ។

សង្ខេបលទ្ធផលសម្រេចបានសំខាន់ៗ ឆ្នាំ 2025 ៖

- បានធ្វើទំនើបកម្មដោយជោគជ័យនូវសមត្ថភាពម៉ាស៊ីនមេ និងហេដ្ឋារចនាសម្ព័ន្ធផ្ទុកទិន្នន័យនៅមជ្ឈមណ្ឌលទិន្នន័យ (Data Center) និងទីតាំងស្តារឡើងវិញពីគ្រោះអាសន្ន (Disaster Recovery) ដើម្បីបង្កើនសមត្ថភាព ភាពធន់ និងអាចបន្តនិរន្តរភាពនៃអាជីវកម្ម។
- បានធ្វើទំនើបកម្មដោយជោគជ័យនូវហេដ្ឋារចនាសម្ព័ន្ធខ្ទីជីវិត ទៅជាជំនាន់ចុងក្រោយបំផុត ដើម្បីបង្កើនប្រសិទ្ធភាព និងសមត្ថភាពដើម្បីគាំទ្រកំណើនជាបន្តបន្ទាប់នៃប្រតិបត្តិការខ្ទីជីវិត។
- បានដាក់ឱ្យប្រើប្រាស់ដោយជោគជ័យនូវហេដ្ឋារចនាសម្ព័ន្ធម៉ាស៊ីនមេដើម្បីគាំទ្រគំនិតផ្តួចផ្តើមសំខាន់ៗផ្នែកព័ត៌មានវិទ្យា និងខ្ទីជីវិតដោយស្របតាមតម្រូវការអាជីវកម្ម។
- បានបញ្ចប់ដោយជោគជ័យនូវការធ្វើទំនើបកម្មកម្មវិធី (software upgrade) ដែលជួយពង្រឹងដល់សន្តិសុខសាយបំបែក និងស្តង់ដារអនុលោមតាមបទប្បញ្ញត្តិ បង្កើនប្រសិទ្ធភាពប្រព័ន្ធ និងគាំទ្របច្ចេកវិទ្យារយៈពេលវែងរបស់ធនាគារ។
- បានអនុវត្តដោយជោគជ័យនូវការរួមបញ្ចូលគ្នានៃប្រព័ន្ធបណ្តាញ និងប្រព័ន្ធតាមដានម៉ាស៊ីនមេ ដើម្បីពង្រឹងភាពមើលឃើញប្រតិបត្តិការការរកឃើញបញ្ហាជាមុន និងភាពជឿជាក់នៃហេដ្ឋារចនាសម្ព័ន្ធ។
- បានអនុវត្តដោយជោគជ័យនូវដំណោះស្រាយការត្រួតពិនិត្យសុចរិតភាពឯកសារ (File Integrity Monitoring - FIM) ដើម្បីបង្កើនវិធានការគ្រប់គ្រងសន្តិសុខសាយបំបែក និងធានាសុចរិតភាពនៃប្រព័ន្ធ។
- បានបញ្ចប់ដោយជោគជ័យក្នុងការវាយតម្លៃកម្មវិធីសន្តិសុខអតិថិជន (SWIFT Customer Security Programme - CSP) ឆ្នាំ 2025

និងទទួលបានវិញ្ញាបនបត្រ ដែលពង្រឹងការអនុលោមតាមស្តង់ដារសន្តិសុខអន្តរជាតិ។

- បានដាក់ពង្រាយដោយជោគជ័យនូវហេដ្ឋារចនាសម្ព័ន្ធ Wi-Fi នៅគ្រប់សាខាធនាគារ ដើម្បីគាំទ្រសេវាកម្មធនាគារឌីជីថល និងបង្កើនបទពិសោធន៍សម្រាប់អតិថិជន។
- បានអនុវត្តដោយជោគជ័យនូវមុខងារសុវត្ថិភាព (Two-Factor Authentication - 2FA) សម្រាប់ការចូលប្រើព័ត៌មានដើម្បីបង្កើនវិធានការគ្រប់គ្រងសន្តិសុខសាយប័រ និងកាត់បន្ថយហានិភ័យនៃការចូលប្រើដោយគ្មានការអនុញ្ញាត។
- បានបញ្ចប់ដោយជោគជ័យក្នុងការធ្វើទំនើបកម្មឧបករណ៍សន្តិសុខ (security hardware upgrade) ដើម្បីពង្រឹងវិធានការសន្តិសុខ API និងបង្កើនការការពារប្រព័ន្ធទាំងមូល។
- បានបញ្ចប់ការវាយតម្លៃភាពងាយរងគ្រោះ និងការគ្រប់គ្រង patch លើម៉ាស៊ីនមេ និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញទាំងអស់ ដើម្បីពង្រឹងភាពធន់នៃសន្តិសុខសាយប័រ។
- បានអនុវត្តដោយជោគជ័យនូវប្រព័ន្ធគ្រប់គ្រងការចូលប្រើប្រាស់បណ្តាញ (Network Access Control - NAC) នៅទូទាំងសាខាធនាគារ ដើម្បីពង្រឹងសន្តិសុខបណ្តាញ និងការគ្រប់គ្រងការចូលប្រើ (access governance) ។
- បានរៀបចំកម្មវិធីបណ្តុះបណ្តាលការយល់ដឹងអំពីសន្តិសុខព័ត៌មានវិទ្យា (IT Security Awareness Training) ជាប្រចាំ ដើម្បីពង្រឹងការយល់ដឹងអំពីសន្តិសុខសាយប័របស់បុគ្គលិក និងការការពារហានិភ័យ។
- បានដាក់ពង្រាយដោយជោគជ័យនូវម៉ាស៊ីន ATM ដកសាច់ប្រាក់ និងដាក់សាច់ប្រាក់ថ្មី នៅទីតាំងបន្ថែម ដើម្បីបង្កើនភាពងាយស្រួលសម្រាប់អតិថិជន និងពង្រីកការប្រើប្រាស់សេវាឱ្យកាន់តែទូលំទូលាយជាងមុន។
- បានបើកបន្ថែមនូវសាខាដែលផ្តល់សេវាកម្មនៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកដោយជោគជ័យ។
- បានអនុវត្តដោយជោគជ័យនូវស្តង់ដារសារ SWIFT MX ដើម្បីធានាការអនុលោមតាមតម្រូវការទូទាត់អន្តរជាតិ និងបង្កើនសមត្ថភាពប្រតិបត្តិការឆ្លងព្រំដែន។
- បានអភិវឌ្ឍន៍និងអនុវត្តមុខងារថ្មីៗនៃប្រព័ន្ធធនាគារស្នូល ដើម្បីឱ្យស្របជាមួយនឹងកំណើនតម្រូវការរបស់អតិថិជន និងតម្រូវការអាជីវកម្ម។
- បានអនុវត្តដោយជោគជ័យនូវប្រព័ន្ធគាំទ្រកម្ចី (Loan Support System) ដើម្បីបង្កើនភាពត្រឹមត្រូវនៃការវាយតម្លៃកម្ចី និងធ្វើឱ្យដំណើរការអនុម័តកាន់តែរហ័សនិងមានប្រសិទ្ធភាព។
- បានពង្រឹងសមត្ថភាពប្រព័ន្ធឌីជីថល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធ និងការរួមបញ្ចូលជាបន្តបន្ទាប់រួមមានមុខងារគណនីក្រុម ការជូនដំណឹងប្រតិបត្តិការសាច់ប្រាក់ សេវាកម្មកាត ការកែលម្អរបាយការណ៍គណនី និងការរួមបញ្ចូលការទូទាត់ជាមួយដៃគូសាជីវកម្ម។
- បានអភិវឌ្ឍផលិតផលថ្មីៗដោយជោគជ័យ កែលម្អដំណោះស្រាយដែលមានស្រាប់ និងអនុវត្ត ឬគាំទ្រគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ ដើម្បី

បំពេញតម្រូវការប្រតិបត្តិការ និងធានាការអនុលោមតាមបទប្បញ្ញត្តិដែលមាន។

- បានពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ តាមរយៈការបង្កើនប្រសិទ្ធភាពដំណើរការ ការកែលម្អលំហូរការងារ ការកែសម្រួលប្រព័ន្ធ និងគំនិតផ្តួចផ្តើមស្វ័យប្រវត្តិកម្ម ដែលគាំទ្រប្រតិបត្តិការផ្ទៃក្នុង និងប្រតិបត្តិការប្រចាំថ្ងៃ។
- បានពង្រឹងផែនការបន្តអាជីវកម្ម (BCP) សន្តិសុខព័ត៌មាន ការអនុលោមតាមបទប្បញ្ញត្តិ ការបង្កើនប្រសិទ្ធភាពដំណើរការ និងការរៀបចំផែនការសមត្ថភាព ដើម្បីគាំទ្រកំណើនអាជីវកម្ម រួមមានការសាកល្បងប្តូរប្រព័ន្ធ (switch-over testing) ការពិនិត្យបញ្ជីប្រើប្រាស់ និងដានសវនកម្ម ការថែទាំប្រព័ន្ធ និងការបញ្ជូនទុកដាក់ទិន្នន័យ និងការវាស់វែងហេដ្ឋារចនាសម្ព័ន្ធ (infrastructure sizing) ។
- បានដាក់ឱ្យប្រើប្រាស់ដោយជោគជ័យនូវសេវាប័ណ្ណឥណទាន និងប័ណ្ណនិម្មិត (Visa Debit និង Virtual Card) ដោយធ្វើការតភ្ជាប់/រួមបញ្ចូលពេញលេញជាមួយប្រព័ន្ធ Mobile Banking និង Mobile Payment Authentication ដើម្បីពង្រីកសេវាកម្មទូទាត់ឌីជីថល និងជំរុញបទពិសោធន៍អតិថិជនប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។
- បានបញ្ចប់ដោយជោគជ័យក្នុងការដាក់ឱ្យប្រើប្រាស់សេវាទូទាត់ POS QR និងសេវាប័ណ្ណឥណទានតាមរយៈ ATM & POS ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃការទទួលយកការទូទាត់ និងជំរុញកំណើនអាជីវកម្ម។
- បានបញ្ចប់ដោយជោគជ័យនូវការដាក់ឱ្យប្រើប្រាស់គណនីក្រុម (Group Account) ដែលពង្រឹងការគ្រប់គ្រងទំនាក់ទំនងអតិថិជន និងអនុញ្ញាតឱ្យមានការគ្រប់គ្រងគណនីប្រកបដោយប្រសិទ្ធភាព ព្រមទាំងធ្វើឱ្យការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់អតិថិជនកាន់តែប្រសើរឡើង។
- បានបញ្ចប់ដោយជោគជ័យក្នុងការអនុវត្តភាពជាដៃគូជាមួយប្រព័ន្ធទូទាត់ឌីជីថល (digital payment gateway) ដែលអនុញ្ញាតឱ្យទទួលយកការទូទាត់តាមអនុញ្ញាតប្រកបដោយសុវត្ថិភាព និងពង្រីកសមត្ថភាពពាណិជ្ជកម្មឌីជីថល។
- បានពង្រីកសេវាកម្មទូទាត់ក្រុមប្រភេទ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រនៅទូទាំងប្រទេសកម្ពុជា រួមទាំងសេវាសាធារណៈរបស់រដ្ឋាភិបាល និងសេវាផ្នែកឯកជន។
- បានបញ្ចប់ដោយជោគជ័យនូវគម្រោង Combined KHQR ដោយស្របតាមគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញការប្រើប្រាស់គណនីប្រាក់រៀល និងពង្រឹងការទទួលយកការទូទាត់ឌីជីថល។
- បានបញ្ចប់ការកែលម្អមុខងារផ្ទៀងផ្ទាត់ព័ត៌មានអតិថិជន (e-KYC) ដើម្បីបង្កើនប្រសិទ្ធភាព និងភាពរលូននៃដំណើរការបើកគណនីអតិថិជន។
- បានពង្រឹងសមត្ថភាពសេវាខេប៊ីប្រាសាក់ខបកើធីត រួមទាំងមុខងាររបាយការណ៍គណនី និងមុខងារផ្ទេរប្រាក់ជាបញ្ចប់ (Bulk Transfer) ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបទពិសោធន៍ដល់អតិថិជន។

ភាពជាដៃគូ និងបណ្តាញពាណិជ្ជករ៖ កសាងប្រព័ន្ធទូទាត់ អេកូឡូស៊ីផ្នែកទូទាត់ជីវល្អន

ភាពជាដៃគូ



នៅធនាគារ ខេប៊ីប្រាសាក់ យើងបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងប្រព័ន្ធទូទាត់ ឌីជីថលនៅកម្ពុជា តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយស្ថាប័នទាំង ឯកជន ទាំងសាធារណៈ។

យើងបានសហការជាមួយដៃគូជាទីទុកចិត្តជាច្រើន ដើម្បីផ្តល់ដំណោះស្រាយទូទាត់ដែលងាយស្រួលសម្រាប់អតិថិជន។ តាមរយៈថ្នាលឌីជីថលរបស់យើង អតិថិជនអាចធ្វើការទូទាត់ថ្លៃទឹក ថ្លៃភ្លើង ថ្លៃប្រមូលសំរាម ថ្លៃសិក្សា បុព្វលាភធានារ៉ាប់រង សេវាអចលនទ្រព្យ ថ្លៃធ្វើដំណើរ ផ្លូវលឿនលឿន និងការបញ្ចូលលុយទូរស័ព្ទគ្រប់ប្រព័ន្ធនៅកម្ពុជា បានយ៉ាងងាយស្រួល។

លើសពីនេះ អតិថិជនក៏អាចចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្របេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះនៅទូទាំងប្រទេសកម្ពុជាផងដែរ។

ភាពជាដៃគូរបស់យើងជាមួយស្ថាប័នសាធារណៈ ក៏បានរួមចំណែកបន្ថែម ភាពងាយស្រួលដល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់អតិថិជន និងអាជីវកម្មផងដែរ។ ក្នុងនោះរួមមានការសហការជាមួយបេឡាជាតិសន្តិសុខសង្គម សម្រាប់ការបង់ភាគទានបុគ្គលិក អគ្គនាយកដ្ឋានពន្ធដារ សម្រាប់ការបង់ពន្ធគ្រប់ប្រភេទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរអគ្គិសនីកម្ពុជា សម្រាប់ការទូទាត់សេវាសាធារណៈនានា។

តាមរយៈកិច្ចសហការយុទ្ធសាស្ត្រទាំងនេះ ធនាគារ ខេប៊ីប្រាសាក់ បន្តផ្តល់ភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងផ្តល់ដំណោះស្រាយទូទាត់ដែលមានប្រសិទ្ធភាព សុវត្ថិភាព និងងាយស្រួលប្រើប្រាស់ ដើម្បីគាំទ្រដល់ជីវភាពប្រចាំថ្ងៃរបស់អតិថិជន។

ពាណិជ្ជករ



ដើម្បីគាំទ្រដំណើរឆ្ពោះទៅកាន់សង្គមដែលមិនប្រើសាច់ប្រាក់របស់កម្ពុជា ធនាគារ ខេប៊ីប្រាសាក់ បានបន្តពង្រីកបណ្តាញពាណិជ្ជករ KHQR ទូទាំងប្រទេស តាមរយៈភាពជាដៃគូជាមួយអាជីវកម្មក្នុងវិស័យផ្សេងៗ រួមមាន ហាងលក់រាយ ភោជនីយដ្ឋាន និងអ្នកផ្តល់សេវាកម្ម។

ជាមួយ KB PRASAC Mobile អតិថិជនអាចធ្វើការទូទាត់បានយ៉ាងងាយស្រួល សុវត្ថិភាព និងរហ័ស ដោយគ្រាន់តែស្កេន KHQR Code ដែលធ្វើឱ្យប្រតិបត្តិការប្រចាំថ្ងៃកាន់តែលឿន និងងាយស្រួល។ ទន្ទឹមនឹងនេះ ពាណិជ្ជករក៏អាចទទួលបានការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងតាមដានលទ្ធផលអាជីវកម្មរបស់ខ្លួនតាមរយៈកម្មវិធី KB PRASAC Merchant បានយ៉ាងងាយស្រួលផងដែរ។

យើងក៏គាំទ្រដៃគូពាណិជ្ជកររបស់យើង តាមរយៈការផ្សព្វផ្សាយអាជីវកម្មរបស់ពួកគេនៅលើបណ្តាញសង្គម និងវេបសាយ ព្រមទាំងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ដូចជាអត្រាការប្រាក់ខ្ពស់ល្អសម្រាប់គណនីសន្សំពាណិជ្ជករ។ គំនិតផ្តួចផ្តើមទាំងនេះ ជួយពង្រឹងអាជីវកម្មរបស់ពាណិជ្ជករ និងរួមចំណែកដល់ការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីផ្នែកទូទាត់ឌីជីថលនៅកម្ពុជា។

តាមរយៈការផ្សារភ្ជាប់សេវាជាមួយវិស័យឯកជន និងសាធារណៈ និងការពង្រីកបណ្តាញពាណិជ្ជករ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងការជំរុញអនាគតដែលមានការតភ្ជាប់គ្នា ភាពងាយស្រួល និងមិនប្រើសាច់ប្រាក់សម្រាប់ប្រទេសកម្ពុជា។

លទ្ធផលសង្ខេបផ្នែកប្រតិបត្តិការ

សម្លៀកឥណទាន

បរិយាយ (ដុល្លារអាមេរិក)	2021	2022	2023	2024	2025	ការប្រែប្រួល (ដុល្លារអាមេរិក)	ការប្រែប្រួល (%)
ឥណទានសរុប	3,748,358,425	4,350,085,163	5,066,477,344	5,176,566,268	5,238,327,129	61,760,861	1.19%
ឥណទានក្រុម	178,644	101,891	44,292	0	0	0	0%
ឥណទានឯកត្តជន	3,748,179,781	4,349,983,272	5,066,433,052	5,176,566,268	5,238,327,129	61,760,861	1.19%
ឥណទានជាប្រាក់រៀល	452,563,732	539,305,197	618,373,041	693,504,994	730,628,459	37,123,465	5.35%
ឥណទានជាប្រាក់ ដុល្លារអាមេរិក	3,286,440,759	3,807,388,176	4,446,974,827	4,482,577,985	4,507,588,201	25,010,216	0.56%
ឥណទានជាប្រាក់ បាត	9,353,934	3,391,790	1,129,476	483,289	110,469	(372,820)	(77.14%)


ឥណទាន ត្រូវបានផ្តល់ជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ដោយឥណទានជាប្រាក់រៀលកើនឡើង 5.35% ចំណែកឯឥណទានជាប្រាក់ដុល្លារអាមេរិកកើនឡើង 0.56% ដោយឡែកឥណទានជាប្រាក់បាតថយចុះ 77.14% ។

អតិថិជនឥណទាន

បរិយាយ (នាក់)	2021	2022	2023	2024	2025	ការប្រែប្រួល (នាក់)	ការប្រែប្រួល (%)
អតិថិជនឥណទានសរុប	465,149	502,094	548,810	575,951	574,805	(1,146)	(0.20%)
អតិថិជនឥណទានក្រុម	468	248	109	0	0	0	0.00%
អតិថិជនឥណទានជាឯកត្តជន	464,681	501,846	548,701	575,951	574,805	(1,146)	(0.20%)
អតិថិជនឥណទានជាស្ត្រី	362,630	389,769	422,527	441,746	439,130	(2,616)	(0.59%)
អតិថិជនឥណទានជាបុរស	102,519	112,325	126,283	134,205	135,675	1,470	1.10%

ត្រឹមដំណាច់ឆ្នាំ 2025 អតិថិជនឥណទានសក្តម្ភសរុបមានចំនួន 574,805 នាក់ថយចុះ 0.20% ធៀបនឹងឆ្នាំមុន។ ចំនួនអតិថិជនឥណទានជាស្ត្រីថយចុះ 0.59% និងចំនួនអតិថិជនឥណទានជាបុរសកើនឡើង 1.10% ។

ការផ្តល់ឥណទាន




ក្នុងឆ្នាំ 2025 ខេប៊ីប្រាសាក់ បានផ្តល់ឥណទានសរុបចំនួន 2,173,543,397 ដុល្លារអាមេរិក ថយចុះ 5.02% ធៀបនឹងឆ្នាំ 2024 ។ ចំនួនគណនីឥណទានមាន 218,298 ថយចុះ 16.87% ។ ទំហំឥណទានជាមធ្យមមានចំនួន 9,957 ដុល្លារអាមេរិក។

គុណភាពសម្លៀកឥណទាន

គុណភាពសម្លៀកឥណទាន	2021	2022	2023	2024	2025	ការប្រែប្រួល (ដុល្លារអាមេរិក)	ការប្រែប្រួល (%)
ចំនួនសម្លៀកឥណទានមិនដំណើរការ	57,931,342	51,794,317	190,289,805	307,878,147	417,478,288	109,600,141	36%
ប្រាក់ដើមហួសកាលកំណត់សង	5,985,732	8,489,227	27,693,830	56,220,961	77,244,715	21,023,753	37.39%
អនុបាតសម្លៀកឥណទានមិនដំណើរការ	1.54%	1.19%	3.75%	5.95%	7.97%	2.02%	33.89%
អនុបាតសងត្រលប់វិញ	99.43%	99.33%	98.26%	96.84%	95.92%	(0.92%)	(0.95%)


គិតត្រឹមដំណាច់ឆ្នាំ 2025 អនុបាតសម្លៀកឥណទានមិនដំណើរការមានចំនួន 7.97% ហើយអត្រាសងឥណទានវិញមានចំនួន 95.92%។ គុណភាពនៃសម្លៀកឥណទានល្អ គឺដោយសារការតាមដានយ៉ាងល្អរបស់បុគ្គលិកគ្រប់លំដាប់ថ្នាក់ ការទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ (ជាពិសេសមន្ត្រីឥណទាន) នីតិវិធីគោលការណ៍ឥណទានត្រឹមត្រូវ និងគោលការណ៍ដោះស្រាយកម្មវិធីយ៉ាងច្បាស់លាស់។ លើសពីនេះ ប្រព័ន្ធធនាគារស្នូល FLEXCUBE អាចផ្តល់ទិន្នន័យ និងព័ត៌មានបានត្រឹមត្រូវនិងរហ័ស ដល់បុគ្គលិកសម្រាប់ធ្វើការត្រួតពិនិត្យ តាមដាន និងវិភាគឥណទាន។

ប្រាក់បញ្ញើសន្សំ




គិតត្រឹមខែធ្នូ ឆ្នាំ 2025 អតិថិជនប្រាក់បញ្ញើសន្សំមានចំនួន 1,219,265 នាក់ ពោលគឺកើនឡើង 24.60% ធៀបនឹងឆ្នាំមុន។ សមតុល្យប្រាក់បញ្ញើសន្សំមានចំនួន 4,017,110,115 ដុល្លារអាមេរិក កើនឡើង 13.80% ធៀបនឹងឆ្នាំមុន។

សេវាផ្ទេរប្រាក់ក្នុងស្រុក



សេវាផ្ទេរប្រាក់ក្នុងស្រុកកើនឡើង 204 លានដុល្លារអាមេរិក ស្មើនឹងប្រមាណជា 37.72% ធៀបនឹងឆ្នាំមុន។

សេវាខេប៊ីប្រាសាក់ម៉ូបាល



ដោយមានតម្រូវការច្រើន និងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ការប្រើប្រាស់សេវាខេប៊ីប្រាសាក់ម៉ូបាល (KB PRASAC Mobile) បានកើនឡើងយ៉ាងច្រើន។ ក្នុងឆ្នាំ 2025 អ្នកប្រើប្រាស់បានកើនឡើងចំនួន 233,996 នាក់ធៀបនឹងឆ្នាំមុន។

ទាត់ចែងសាច់ប្រាក់ងាយៗ

តាម **KB PRASAC Mobile**

លទ្ធផលសង្ខេបផ្នែកហិរញ្ញវត្ថុ


របាយការណ៍ហិរញ្ញវត្ថុសង្ខេប (ដុល្លារអាមេរិក)	2021	2022	2023	2024	2025
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
ទ្រព្យសកម្ម					
សាច់ប្រាក់ និងធនាគារ	593,092,862	459,654,505	678,405,033	637,490,529	687,639,201
សម្លៀកឥណទានសុទ្ធ	3,691,567,993	4,296,121,785	4,906,047,296	4,925,632,584	4,874,931,308
ទ្រព្យសកម្មផ្សេងៗ	35,857,294	43,240,560	79,844,386	79,333,638	96,139,550
ទ្រព្យសកម្មសរុប	4,320,518,149	4,799,016,850	5,664,296,715	5,642,456,751	5,658,710,059
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	2,615,212,433	2,777,244,980	3,110,201,229	3,530,116,791	4,017,110,115
ប្រាក់កម្ចី	829,821,864	971,259,425	1,394,794,360	892,314,903	291,952,243
មូលបត្របំណុលត្រូវទូទាត់	31,342,099	31,168,428	-	-	-
អនុបំណុល	105,191,790	89,677,427	50,804,364	30,214,653	20,158,298
បំណុល	64,610,875	74,052,157	53,744,680	39,293,561	71,911,154
បំណុលសរុប	3,646,179,061	3,943,402,417	4,609,544,633	4,491,939,908	4,401,131,810
មូលធនភាគទុនិក					
ដើមទុន	300,000,000	400,000,000	600,000,000	600,000,000	600,000,000
ទុនបម្រុង	24,738,149	31,872,927	96,491,422	134,597,801	127,271,761
ប្រាក់ចំណេញរក្សាទុក	349,600,939	423,741,506	358,260,660	415,919,042	530,306,488
មូលធនភាគទុនិកសរុប	674,339,088	855,614,433	1,054,752,082	1,150,516,843	1,257,578,249
បំណុល និងមូលធនភាគទុនិកសរុប	4,320,518,149	4,799,016,850	5,664,296,715	5,642,456,751	5,658,710,059
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ					
ចំណូលប្រតិបត្តិការសរុប	524,008,198	612,642,227	669,868,315	706,804,495	701,978,028
ចំណាយការប្រាក់ និងកម្រៃសេវា	(208,562,868)	(245,256,710)	(321,762,094)	(337,571,578)	(248,429,259)
ចំណាយប្រតិបត្តិការ	(107,008,498)	(119,795,183)	(118,114,088)	(131,174,718)	(150,343,507)
ចំណាយមិនមែនប្រតិបត្តិការសុទ្ធ	(14,798,810)	(21,496,456)	(120,651,156)	(118,017,015)	(169,022,665)
ចំណាយពន្ធលើប្រាក់ចំណេញ	(38,137,058)	(44,818,533)	(22,420,393)	(24,276,423)	(27,121,191)
ប្រាក់ចំណេញសុទ្ធ	155,500,964	181,275,345	86,920,584	95,764,761	107,061,406
សូចនាករសំខាន់ៗ					
ផលលើទ្រព្យសកម្ម (ROA)	3.92%	3.98%	1.66%	1.69%	1.89%
ផលលើមូលធន (ROE)	26.07%	23.70%	9.10%	8.69%	8.89%
ទិន្នផលពីសម្លៀកឥណទាន	15.32%	14.97%	14.13%	13.69%	13.38%

ផលិតភាព និងប្រសិទ្ធភាព

បរិយាយ	2021	2022	2023	2024	2025
អត្រាប្តូរប្រាក់ (KHR)	4,074	4,117	4,085	4,025	4,013
សម្លៀកឥណទានដុល (ដុល្លារអាមេរិក)	3,748,358,425	4,350,085,163	5,066,477,344	5,176,566,268	5,238,327,129
សវិធានធនលើឥណទានអាក្រក់ (ដុល្លារអាមេរិក)	(56,790,432)	(53,963,378)	(160,430,048)	(250,933,683)	(363,395,821)
សម្លៀកឥណទានសុទ្ធ (ដុល្លារអាមេរិក)	3,691,567,993	4,296,121,785	4,906,047,296	4,925,632,585	4,874,931,308
ចំនួនមន្ត្រីឥណទាន	5,506	5,594	5,746	5,549	5,303
សម្លៀកឥណទានក្នុងមន្ត្រីឥណទានម្នាក់ (ដុល្លារអាមេរិក)	680,777	777,634	881,740	932,883	987,804
ចំនួនអតិថិជនឥណទានសកម្ម	465,149	502,094	548,810	575,951	574,805
អតិថិជនឥណទានសកម្មក្នុងមន្ត្រីឥណទានម្នាក់	84	90	96	104	108
ឥណទានមិនដំណើរការ	1.54%	1.19%	3.75%	5.95%	7.97%


* អនុបាតឥណទានមិនដំណើរការត្រូវបានគណនាតាមនិយមន័យរបស់ធនាគារជាតិនៃកម្ពុជា។

សម្លៀកឥណទានដុល និងគុណភាពសម្លៀកឥណទាន



ធនាគារ ខេប៊ីប្រាសាក់ បានរក្សានូវសម្លៀកឥណទានសរុបយ៉ាងរឹងមាំដែលមានចំនួនដល់ទៅ 5,238 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2025 ដែលឆ្លុះបញ្ចាំងពីលទ្ធផលអាជីវកម្មប្រកបដោយស្ថិរភាព និងទំនុកចិត្តជាបន្តបន្ទាប់ពីសំណាក់អតិថិជន នៅក្នុងបរិបទទីផ្សារដែលមានការប្រុងប្រយ័ត្នខ្ពស់។ ទោះបីជាអនុបាតឥណទានមិនដំណើរការ បានកើនឡើងដល់ប្រមាណ 7.97% ក៏ដោយ ក៏កម្រិតនេះនៅតែស្ថិតក្នុងភាពប្រហាក់ប្រហែលទៅនឹងស្ថានភាពរួមនៃវិស័យធនាគារក្នុងប្រទេសកម្ពុជា ហើយធនាគារនៅតែបន្តផ្ដោតលើការផ្តល់ឥណទានប្រកបដោយការប្រុងប្រយ័ត្ន និងភាពធននៃផលបំពេញឥណទានក្នុងរយៈពេលវែង។

ផលិតភាពរបស់មន្ត្រីឥណទាន




ផលិតភាពរបស់មន្ត្រីឥណទានបានបន្តមានភាពល្អប្រសើរឡើងក្នុងឆ្នាំ 2025 ដោយក្នុងនោះទំហំសម្លៀកឥណទានជាមធ្យមសម្រាប់មន្ត្រីឥណទានម្នាក់បានកើនឡើងដល់ 987,804 ដុល្លារអាមេរិក ហើយចំនួនអតិថិជនសកម្មក្នុងមន្ត្រីឥណទានម្នាក់ក៏មានការកើនឡើងផងដែរ ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពប្រតិបត្តិការកាន់តែរឹងមាំ និងការអនុវត្តអាជីវកម្មប្រកបដោយប្រសិទ្ធផល។

លទ្ធភាពស្វែងរកប្រាក់ចំណេញ


បរិយាយ	2021	2022	2023	2024	2025
ទិន្នផលពីសម្លៀកឥណទាន	15.32%	14.97%	14.13%	13.69%	13.38%
អនុបាតចំណាយហិរញ្ញវត្ថុ	5.26%	5.38%	6.15%	5.97%	4.40%
អនុបាតចំណាយប្រតិបត្តិការ	2.70%	2.63%	2.26%	2.32%	2.66%
អនុបាតចំណាយរដ្ឋបាល	0.57%	0.60%	0.60%	0.64%	0.64%
ផលលើទ្រព្យសកម្ម (ROA)	3.92%	3.98%	1.66%	1.69%	1.89%
ផលលើមូលធន (ROE)	26.07%	23.70%	9.10%	8.69%	8.89%

ទិន្នផលពីសម្លៀកឥណទាន




ទិន្នផលពីសម្លៀកឥណទាន ស្ថិតក្នុងកម្រិត 13.38% ក្នុងឆ្នាំ 2025 ដែលឆ្លុះបញ្ចាំងពីទម្រង់នៃផលត្រឡប់មកវិញដែលមានតុល្យភាពជាងមុន និងការគ្រប់គ្រងសម្លៀកឥណទានប្រកបដោយការប្រុងប្រយ័ត្ន នៅក្នុងបរិបទនៃការផ្តល់ឥណទានដែលមានការសម្រិតសម្រាំងខ្លាំង។ ចំណុចនេះបង្ហាញឱ្យឃើញពីការបន្ថយកម្រិតទុកដាក់របស់ធនាគារ លើការរក្សាតុល្យភាពរវាងលទ្ធភាពប្រាក់ចំណេញ គុណភាពសម្លៀកឥណទាន និងកំណើនប្រកបដោយនិរន្តរភាព ចំពោះផែនការធនាគារកំពុងមានការប្រុងប្រយ័ត្នខ្ពស់។

អនុបាតចំណាយហិរញ្ញវត្ថុ




អនុបាតចំណាយហិរញ្ញវត្ថុ បានវិវឌ្ឍទៅរកភាពល្អប្រសើរដោយបានថយចុះមកត្រឹម 4.40% ក្នុងឆ្នាំ 2025 ពី 5.97% ក្នុងឆ្នាំ 2024 ដែលឆ្លុះបញ្ចាំងពីការថយចុះថ្លៃដើម និងការគ្រប់គ្រងតារាងតុល្យការប្រកបដោយប្រសិទ្ធភាពជាងមុន។ ការវិវឌ្ឍដ៏ល្អប្រសើរនេះ បានជួយពង្រឹងដល់ភាពធននៃប្រាក់ចំណេញរបស់ធនាគារ និងបង្ហាញឱ្យឃើញពីការគ្រប់គ្រងប្រភពទុនប្រកបដោយការប្រុងប្រយ័ត្ន នៅក្នុងទិដ្ឋភាពធនាគារកម្ពុជាដែលសន្ទនីយភាព និងកំណើនប្រាក់បញ្ញើបន្តរក្សាបាននូវភាពរឹងមាំ។

អនុបាតចំណាយប្រតិបត្តិការ




អនុបាតចំណាយប្រតិបត្តិការ ស្ថិតក្នុងកម្រិត 2.66% ក្នុងឆ្នាំ 2025 ដែលកម្រិតនេះនៅតែទាប និងឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការគ្រប់គ្រងចំណាយជាបន្តបន្ទាប់ ព្រមទាំងប្រតិបត្តិការអាជីវកម្មដ៏រឹងមាំ។ ទោះបីស្ថិតក្នុងបរិបទវិស័យធនាគារនៅកម្ពុជាដែលមានការប្រុងប្រយ័ត្នខ្ពស់ក៏ដោយ ក៏ធនាគារនៅតែបន្តរក្សាបាននូវប្រសិទ្ធភាពប្រតិបត្តិការយ៉ាងរឹងមាំ ដែលជួយទ្រទ្រង់ដល់ភាពធន់ជាមួយ និងកំណើនប្រកបដោយនិរន្តរភាពក្នុងរយៈពេលវែង។

អនុបាតចំណាយរដ្ឋបាល




អនុបាតចំណាយរដ្ឋបាល ស្ថិតក្នុងកម្រិត 0.64% ក្នុងឆ្នាំ 2025 ដែលកម្រិតនេះនៅតែអាចគ្រប់គ្រងបាន និងឆ្លុះបញ្ចាំងពីការបន្តត្រួតពិនិត្យយ៉ាងហ្មត់ចត់លើចំណាយរដ្ឋបាល។ ចំណុចនេះបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ធនាគារ ក្នុងការទ្រទ្រង់ដល់កំណើនអាជីវកម្ម ខណៈពេលដែលរក្សាបាននូវការគ្រប់គ្រងចំណាយប្រតិបត្តិការទូទៅ ប្រកបដោយប្រសិទ្ធភាព។

ផលលើទ្រព្យសកម្ម



ផលលើទ្រព្យសកម្ម បានវិវឌ្ឍទៅរកភាពល្អប្រសើរឡើងដល់ 1.89% ក្នុងឆ្នាំ 2025 ពី 1.69% ក្នុងឆ្នាំ 2024 ដែលឆ្លុះបញ្ចាំងពីលទ្ធភាពបង្កើតប្រាក់ចំណេញកាន់តែរឹងមាំ និងការប្រើប្រាស់មូលដ្ឋានទ្រព្យសកម្មរបស់ធនាគារបានកាន់តែល្អប្រសើរ។ ការរីកចម្រើននេះ បានបង្ហាញឱ្យឃើញពីការបន្តយកចិត្តទុកដាក់របស់ធនាគារលើលទ្ធភាពរកប្រាក់ចំណេញ និងប្រសិទ្ធភាពនៃតារាងតុល្យការ នៅក្នុងទីផ្សារធនាគារកម្ពុជាដែលទោះបីជាបន្តស្ថិតក្នុងភាពប្រុងប្រយ័ត្ន ប៉ុន្តែនៅតែរក្សាបាននូវភាពធន។

ផលលើមូលធន



ផលលើមូលធន បានវិវឌ្ឍទៅរកភាពល្អប្រសើរឡើងដល់ 8.89% ក្នុងឆ្នាំ 2025 ពី 8.69% ក្នុងឆ្នាំ 2024 ដែលឆ្លុះបញ្ចាំងពីផលត្រឡប់មកវិញស្ថិតក្នុងកម្រិតថេរសម្រាប់ម្ចាស់ភាគហ៊ុន និងការពង្រឹងលទ្ធភាពរកប្រាក់ចំណេញជាលំដាប់។ ចំណុចនេះបង្ហាញឱ្យឃើញពីការបន្តយកចិត្តទុកដាក់របស់ធនាគារ លើការផ្តល់ផលត្រឡប់មកវិញប្រកបដោយនិរន្តរភាពដល់ម្ចាស់ភាគហ៊ុន ខណៈពេលដែលរក្សាបាននូវការគ្រប់គ្រងដើមទុនប្រកបដោយការប្រុងប្រយ័ត្ន នៅក្នុងបរិបទវិស័យធនាគារដែលមានការប្រុងប្រយ័ត្នខ្ពស់។

ការកសាងសមត្ថភាព

ធនាគារ ខេប៊ីប្រាសាក់ សម្រេចបាននូវសមិទ្ធផលយ៉ាងល្អប្រសើរក្នុងឆ្នាំ 2025 ទាំងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង ប្រតិបត្តិការ ប្រព័ន្ធ សេវាកម្ម និងធនធានមនុស្សផងដែរ។ ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបុគ្គលិក គឺជាចំណែកសំខាន់ក្នុងការគាំទ្រ ជំរុញ និងធានានូវនិរន្តរភាពលើប្រតិបត្តិការ និងសេវាកម្មផងដែរ។ បន្ថែមពីលើនេះ យើងតែងតែផ្តល់នូវការបង្ហាត់ បង្រៀន និងបង្វិកដល់បុគ្គលិក ដែលកម្មវិធីទាំងនោះ រួមមានកម្មវិធីបណ្តុះបណ្តាលបុគ្គលិកថ្មី តម្រង់ទិសការងារបុគ្គលិកដែលដំឡើងតួនាទីថ្មី កម្មវិធីបណ្តុះបណ្តាលរំលឹកឡើងវិញ និងកម្មវិធីបណ្តុះបណ្តាលពិសេស ដែលជួយពង្រឹងជំនាញវិជ្ជាជីវៈ ចំណេះដឹងស្នូល និងជំនាញទន់ផងដែរ។

ខេប៊ីប្រាសាក់ តែងតែយកចិត្តទុកដាក់ខ្ពស់លើសមត្ថភាពបុគ្គលិកដោយផ្ដោតខ្លាំងលើសមត្ថភាពទាំង 7 រូមមាន៖

1. សមត្ថភាពទូទៅ
2. សមត្ថភាពផ្នែកកម្មវិធី
3. សមត្ថភាពផ្នែកសេវាធនាគារ
4. សមត្ថភាពផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុ
5. សមត្ថភាពផ្នែកគ្រប់គ្រងហានិភ័យ ប្រតិបត្តិតាម និងត្រួតពិនិត្យ
6. សមត្ថភាពលើប្រព័ន្ធប្រើប្រាស់
7. សមត្ថភាពជាអ្នកគ្រប់គ្រង

ជាលទ្ធផល ក្នុងឆ្នាំ 2025 ធនាគារ ខេប៊ីប្រាសាក់ បានផ្តល់វគ្គបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេសចំនួន 1,033 ថ្នាក់ ដែលជាមធ្យមក្នុងអត្រា 4.84 ដងក្នុងបុគ្គលិកម្នាក់។ ក្នុងនោះ វគ្គបណ្តុះបណ្តាលប្រមាណ 77% ជាវគ្គបណ្តុះបណ្តាលខាងក្នុង ដែលរៀបចំនិងធ្វើឡើងដោយក្រុមគ្រូបង្គោលទាំង 247 នាក់ របស់ធនាគារ ខេប៊ីប្រាសាក់, 22% ជាវគ្គបណ្តុះបណ្តាលក្នុងប្រទេស ដែលពង្រឹងលើវិជ្ជាជីវៈ និងគុណវុឌ្ឍិបុគ្គលិកក្នុងការបំពេញតួនាទីការងារ និង 1% ជាវគ្គបណ្តុះបណ្តាលក្រៅប្រទេសដែលភាគច្រើនផ្ដោតលើវិជ្ជាជីវៈនៃសេវាធនាគារឈានមុខ។

ការចុះកម្មសិក្សា និងការងារស្ម័គ្រចិត្ត


យើងប្តេជ្ញាផ្តល់ការបណ្តុះបណ្តាលធនាគារិកសម្រាប់ជំនាន់ក្រោយ។ ធនាគារ ខេប៊ីប្រាសាក់ ក៏បានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សដល់សង្គមតាមរយៈការចុះកម្មសិក្សា និងកម្មវិធីការងារស្ម័គ្រចិត្តជូននិស្សិតជាច្រើន។ ក្នុងឆ្នាំ 2025 និស្សិត 11 ក្រុមដែលមានសមាជិក 45 រូបបានចុះកម្មសិក្សា និងសរសេរនិក្ខេបបទបញ្ចប់ការសិក្សា នៅធនាគារ ខេប៊ីប្រាសាក់តាមសាខាទូទាំងប្រទេស។ យើងក៏បានផ្តល់ឱកាសការងារជានិស្សិតស្ម័គ្រចិត្តរយៈពេលយ៉ាងហោចណាស់ 3 ខែ សម្រាប់និស្សិត 19 រូបដើម្បីទទួលបានបទពិសោធន៍ផ្ទាល់ ការបង្ហាត់បង្រៀនពីបុគ្គលិកជំនាញដែលមានបទពិសោធន៍ និងស្វែងយល់ពីវិស័យធនាគារ។



បើក គណនីក្រុម

តាម **KB PRASAC Mobile**

ងាយស្រួលគ្រប់គ្រងលុយកាក្រប



អត្រាការប្រាក់ខ្ពស់
រហូតដល់

3.5%

ក្នុង១ឆ្នាំ



សកម្មភាពទីផ្សារ

នៅធនាគារ ខេប៊ីប្រាសាក់ យើងជឿថាការធ្វើទីផ្សារជាកត្តាសំខាន់ក្នុងការគាំទ្រដល់កំណើនអាជីវកម្ម និងពង្រឹងទំនាក់ទំនងជាមួយអតិថិជន។ យើងបានធ្វើការសិក្សាស្រាវជ្រាវទីផ្សារ និងការសិក្សាសមិទ្ធិលទ្ធភាព ដើម្បីស្វែងយល់កាន់តែច្បាស់អំពីតម្រូវការអតិថិជន និងនិន្នាការទីផ្សារដែលជួយដល់ការអភិវឌ្ឍផលិតផល និងសេវាសមស្រប ត្រូវតាមតម្រូវការ និងផ្ដោតលើអតិថិជន។

យើងបានផ្សព្វផ្សាយផលិតផល និងសេវាហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី បណ្តាញខ្លីជីវិត និងសកម្មភាពផ្សព្វផ្សាយផ្ទាល់នៅតាមពិព័រណ៍ និងព្រឹត្តិការណ៍សាធារណៈនានាទូទាំងប្រទេសកម្ពុជា។ សកម្មភាពទាំងនេះបានជួយជំរុញការបង្ហាញនាមករណ៍ និងអនុញ្ញាតឱ្យយើងមានទំនាក់ទំនងជាមួយអតិថិជនគ្រប់ប្រភេទ។ ទន្ទឹមនឹងនេះកម្មវិធីទំនួលខុសត្រូវសង្គម និងភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងក៏បានរួមចំណែកពង្រឹងកេរ្តិ៍ឈ្មោះរបស់ធនាគារខេប៊ីប្រាសាក់ ជាស្ថាប័នហិរញ្ញវត្ថុដ៏ទុកចិត្ត និងមានទំនួលខុសត្រូវ។



ការពេញចិត្តរបស់អតិថិជនតែងជាចំណុចស្នូលនៃការបំពេញការងាររបស់យើង។ ដោយប្រកាន់ខ្ជាប់នូវបាវចនា «ឈ្មៀន ការយកចិត្តទុកដាក់ ភាពស្មោះត្រង់» យើងបន្តខិតខំផ្តល់សេវាកម្មប្រកបដោយភាពហ័សស្រឡា ការយកចិត្តទុកដាក់ និងវិជ្ជាជីវៈខ្ពស់ជូនអតិថិជន។ យើងក៏បានដាក់ឱ្យអនុវត្តកម្មវិធីភក្តីភាព និងសកម្មភាពផ្សារភ្ជាប់ជាមួយអតិថិជន ដើម្បីពង្រឹងទំនាក់ទំនងរយៈពេលវែង និងទាក់ទាញអតិថិជនថ្មីផងដែរ។

តាមរយៈការសិក្សាទីផ្សារជាបន្តបន្ទាប់ ការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍផលិតផលប្រកបដោយនវានុវត្តន៍ និងការបម្រើអតិថិជនដោយយកចិត្តទុកដាក់ ធនាគារ ខេប៊ីប្រាសាក់នៅតែបន្តប្តេជ្ញាចិត្តក្នុងការបង្កើតគុណតម្លៃបន្ថែម និងកសាងកំណើនប្រកបដោយចីរភាពជាមួយអតិថិជន និងសហគមន៍។



ព្រឹត្តិការណ៍សំខាន់ៗ

មករា

- ឆនាគារ ខេប៊ីប្រាសាក់ ដាក់ឱ្យដំណើរការសេវាបង់ប្រាក់ ថ្លៃធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុតាម កម្មវិធី KB PRASAC Mobile ។
- ខេប៊ីប្រាសាក់ រៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ 2024 និងទិសដៅផែនការធុរកិច្ចឆ្នាំ 2025 ។
- ខេប៊ីប្រាសាក់ រួមចំណែកជាមួយអាជ្ញាធរជាតិអប្បបរមាក្នុងសកម្មភាពដាំ កូនឈើនៅតំបន់មណីយដ្ឋានអង្គរ។
- ខេប៊ីប្រាសាក់ ទទួលបានជាវិញ្ញាបនបត្រអនុលោមភាព SWIFT Customer Security Controls Framework ឆ្នាំ 2024 ។
- ខេប៊ីប្រាសាក់ បានចូលរួមផ្សព្វផ្សាយក្នុងកម្មវិធីប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រំហែក ដោយមិនគិតកម្រៃសេវាពីធនាគារជាតិនៃកម្ពុជា នៅតាម បណ្តាខេត្ត-រាជធានីចំនួន 19 ។



កម្ពុជា

- ខេប៊ីប្រាសាក់ បានឧបត្ថម្ភគម្រោងគាំទ្រវិស័យអប់រំនៅ ក្នុងខេត្តកំពង់ធំ តាមរយៈសមាគមធនាគារនៅកម្ពុជា។
- ខេប៊ីប្រាសាក់ ចូលរួមផ្សព្វផ្សាយក្នុងកម្មវិធីប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រំហែក ដោយមិនគិតកម្រៃសេវាពីធនាគារជាតិនៃកម្ពុជា នៅតាមបណ្តា ខេត្ត-រាជធានីចំនួន 19 ។
- ខេប៊ីប្រាសាក់ បានផ្តល់ជូនសេវាបង់ពន្ធនៅតាមបញ្ជីរសាខាសំខាន់ៗ របស់ធនាគារនៅទូទាំងប្រទេស។
- ខេប៊ីប្រាសាក់ ទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងសហការី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ មកកាន់ការិយាល័យកណ្តាលនៃ ធនាគារ ខេប៊ីប្រាសាក់។
- ខេប៊ីប្រាសាក់ ឧបត្ថម្ភថវិកាដល់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំ នៅសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំ «គម្រោងអង្គរ» ដោយផ្ដោតលើពិព័រណ៍ សិល្បៈកម្ពុជា-កូរ៉េ នៅខេត្តសៀមរាប។
- ខេប៊ីប្រាសាក់ ដាក់ឱ្យដំណើរការនូវសេវាទូទាត់សេវាសាធារណៈរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមកម្មវិធី KB PRASAC Mobile ។



ចាស់ ទក់ រំហែក ដោយមិនគិតកម្រៃសេវាពីធនាគារជាតិនៃកម្ពុជា នៅតាម បណ្តាខេត្ត-រាជធានីចំនួន 19 ។

មីនា

- បុគ្គលិកធនាគារ ខេប៊ីប្រាសាក់ ស្ម័គ្រចិត្តចូលរួមបរិច្ចាគ ឈាមក្នុងយុទ្ធនាការ «ផ្តល់ឈាម សង្គ្រោះជីវិត» នៅវិទ្យា ស្ថានសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ។
- ខេប៊ីប្រាសាក់ បានចូលរួមផ្សព្វផ្សាយក្នុងកម្មវិធីប្តូរក្រដាសប្រាក់រៀល

- ខេប៊ីប្រាសាក់ ឧបត្ថម្ភកម្មវិធីទិវាជាតិអំណានដែលរៀបចំដោយក្រសួង អប់រំ យុវជន និងកីឡាដើម្បីចូលរួមលើកកម្ពស់វប្បធម៌អាន ។
- ខេប៊ីប្រាសាក់ ឧបត្ថម្ភថវិកាដល់អង្គការស្នាមញញឹមកម្ពុជាសម្រាប់ ការពិនិត្យ និងវះកាត់បង្ហាត់បង្រៀន ក្រអូងឆ្មារ ឬ ពិការភាពមុខមាត់ផ្សេងៗ ដល់កុមារនៅមន្ទីរពេទ្យខេត្តសៀមរាប។
- ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរទិវាប្រាក់រៀលលើកទី 45 នៃការដាក់ឱ្យ ចរាចរប្រាក់រៀលឡើងវិញ។
- ធនាគារ KB Kookmin Bank ដែលជាភាគទុនិករបស់ធនាគារ ខេប៊ីប្រាសាក់ ប្រគល់អគារបណ្ណាល័យ 1 ខ្នងជួនសាលាបឋមសិក្សា និង អនុវិទ្យាល័យដំណាក់អំពិល ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។

មេសា

✦ ខេប៊ីប្រាសាក់ ឧបត្ថម្ភថវិកា និងរៀបចំកម្មវិធីផ្សព្វផ្សាយ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅមុខប្រាសាទអង្គរវត្ត។

✦ ធនាគារ ខេប៊ីប្រាសាក់ រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារបណ្ណាល័យទី 47 ស្ថិតក្នុង សាលាបឋមសិក្សានិងអនុវិទ្យាល័យពន្លៃ ក្នុងខេត្តកំពង់ឆ្នាំង។

✦ ខេប៊ីប្រាសាក់ ផ្តល់ជូននូវអត្រាការប្រាក់លើគណនីប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀល រហូតដល់ 6% ក្នុងមួយឆ្នាំ។

✦ ខេប៊ីប្រាសាក់ ចូលរួមផ្សព្វផ្សាយក្នុងកម្មវិធី «ទិវាប្រាក់រៀល» ជាមួយធនាគារជាតិនៃកម្ពុជា ដែលមានការរៀបចំការតាំងពិព័រណ៍ និងការប្តូរក្រដាសប្រាក់រៀលចាស់ ទាក់ រំហែក យកប្រាក់ថ្មីដោយឥតគិតថ្លៃ នៅសួនច្បារមាត់បឹងតាកែវ ខេត្តតាកែវ។

✦ ខេប៊ីប្រាសាក់ ទទួលបានជ័យលាភីមាស «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ពី **សម្តេចបហាបនរេនិមត្តិ ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាពលកម្មអន្តរជាតិ។

✦ ខេប៊ីប្រាសាក់ ចូលរួមផ្សព្វផ្សាយក្នុងកម្មវិធីប្តូរក្រដាសប្រាក់រៀល ចាស់ ទាក់ រំហែក ដោយមិនគិតកម្រៃសេវាពីធនាគារជាតិនៃកម្ពុជា នៅតាមបណ្តាខេត្ត-រាជធានី ចំនួន 19 ។

ឧសភា

✦ ខេប៊ីប្រាសាក់ ឧបត្ថម្ភថវិកាចំនួន 400 លានរៀលជូនចំពោះ កាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីអបអរសាទរ ខួបលើក 162 ទិវាពិភពលោកកាកបាទក្រហម និងអង្គចន្ទក្រហម ថ្ងៃទី 8 ខែឧសភា ឆ្នាំ 2025 ។

✦ ខេប៊ីប្រាសាក់ ដាក់ឱ្យដំណើរការជាផ្លូវការសេវាបង់ពន្ធ គ្រប់ប្រភេទជូនអត្តនាយកពន្ធដារ តាមរយៈបណ្តាញសាខារបស់ធនាគារយ៉ាងទូលំទូលាយ និងតាមកម្មវិធី KB PRASAC Mobile ដោយមិនអស់កម្រៃសេវា។



✦ ខេប៊ីប្រាសាក់ ចូលរួមផ្សព្វផ្សាយក្នុងកម្មវិធី «ទិវាប្រាក់រៀល» ជាមួយធនាគារជាតិនៃកម្ពុជា ដែលមានការរៀបចំការតាំងពិព័រណ៍ និងការប្តូរក្រដាសប្រាក់រៀលចាស់ ទាក់ រំហែក យកប្រាក់ថ្មីដោយឥតគិតថ្លៃ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តក្រចេះ ។

✦ ខេប៊ីប្រាសាក់ ឧបត្ថម្ភ ទិវាសុវត្ថិភាពឌីជីថល ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា។

✦ ខេប៊ីប្រាសាក់ ចូលរួមចំណែកឧបត្ថម្ភថវិកា ដល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់ Soccer League លើកទី 8 ឆ្នាំ 2025។

✦ ខេប៊ីប្រាសាក់ ចូលរួមផ្សព្វផ្សាយក្នុងកម្មវិធីប្តូរក្រដាសប្រាក់រៀល ចាស់ ទាក់ រំហែក ដោយមិនគិតកម្រៃសេវាពីធនាគារជាតិនៃកម្ពុជា នៅតាមបណ្តាខេត្ត-រាជធានីចំនួន 19 ។

មិថុនា

✦ ខេប៊ីប្រាសាក់ ឧបត្ថម្ភថវិកា 40 លានរៀល ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមយុទ្ធនាការ «1 ម៉ឺនរៀល 1 ម៉ឺននាក់» ដើម្បីអបអរទិវាកុមារអន្តរជាតិ។

✦ ខេប៊ីប្រាសាក់ ឧបត្ថម្ភថវិកា ក្នុងគំនិតផ្តួចផ្តើមពង្រឹងវិស័យអប់រំនៅខេត្តកំពង់ធំ របស់ធនាគារជាតិនៃកម្ពុជា តាមរយៈសមាគមធនាគារនៅកម្ពុជា ដើម្បីជួយសម្រួលដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្សនៅក្នុងសាលារៀនទាំង 7 នៃឃុំសំបូរណ៍។

✦ ខេប៊ីប្រាសាក់ បានបើកសម្ពោធជាផ្លូវការធនាគារ ខេប៊ីប្រាសាក់ សាខាអ៊ីអនម៉លមានជ័យ។

✦ ខេប៊ីប្រាសាក់ ឧបត្ថម្ភ និងផ្សព្វផ្សាយផលិតផលនិងសេវានៅក្នុងពិធីបើកជាផ្លូវការការប្រកួតបាល់ទាត់សប្បុរសធម៌ Soccer League លើកទី 8 ឆ្នាំ 2025 ។

✦ ខេប៊ីប្រាសាក់ និង ក្រុមហ៊ុនហ្វូតពេ អ៊ិនស្ទ័រីស៍ (ខេមបូឌា) រៀបចំកិច្ចប្រជុំផែនការយុទ្ធសាស្ត្រឆ្នាំ 2025 ក្រោមប្រធានបទ «ឆ្នាំ 2025 កិច្ចសហការកាន់តែរឹងមាំ ឱកាសកាន់តែប្រសើរ» ។



✦ ខេប៊ីប្រាសាក់ បានចូលរួមផ្សព្វផ្សាយក្នុងកម្មវិធីប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រំហែក ដោយមិនគិតកម្រៃសេវាពីធនាគារជាតិនៃកម្ពុជា នៅតាមបណ្តាខេត្ត-រាជធានីចំនួន 19 ។

កក្កដា

✦ ខេប៊ីប្រាសាក់ ធ្វើពិធីបញ្ចុះបឋមសិលាសាងសង់អគារមត្តេយ្យសិក្សា និងដាំដើមឈើនៅសាលាបឋមសិក្សាសំបូរ ក្នុងខេត្តកំពង់ធំ។

✦ ខេប៊ីប្រាសាក់ ចូលរួមផ្សព្វផ្សាយក្នុងពិព័រណ៍ពាណិជ្ជកម្ម «ភូមិ១ ផលិតផល១» នៅផ្សារហើរថែក រ៉ែក ខេត្តសៀមរាប ។

✦ ខេប៊ីប្រាសាក់ ដាក់ឱ្យដំណើរការប័ណ្ណនិម្មិតវីសា តាមកម្មវិធី KB PRASAC Mobile សម្រាប់ការទូទាត់ទំនិញ និងសេវាតាមអនឡាញបានភ្លាមៗ ងាយស្រួល និងមានសុវត្ថិភាពខ្ពស់។

✦ ខេប៊ីប្រាសាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ ដាំកូនឈើ នៅសាលាបឋមសិក្សាទួលគគីរ ក្នុងខេត្តកណ្តាលដែលរៀបចំដោយសមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ «ដាំដើមឈើមួយ គឺដាំជីវិតមួយ» ។

✦ ខេប៊ីប្រាសាក់ បានចូលរួមផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់វគ្គផ្ដាច់ព្រ័ត្រ Soccer League រដូវកាលទី 8 ឆ្នាំ 2025 នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

✦ ខេប៊ីប្រាសាក់ បានចូលរួមផ្សព្វផ្សាយក្នុងកម្មវិធីប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រំហែក ដោយមិនគិតកម្រៃសេវាពីធនាគារជាតិនៃកម្ពុជា នៅតាមបណ្តាខេត្ត-រាជធានីចំនួន 19 ។

✦ ខេប៊ីប្រាសាក់ បានបន្ថែមពេលវេលាបម្រើសេវានៅព្រឹកថ្ងៃសៅរ៍ នៅសាខាទួលគោក និងសាខាវិមានឯករាជ្យ។

✦ ខេប៊ីប្រាសាក់ បានផ្ដើម និងចូលរួមក្នុងការជួយដល់ជនរៀសសឹកដោយសាងសង់ផ្ទះព្រំដែនកម្ពុជា-ថៃ ដោយផ្តល់ជាអង្គរជូនតាមរយៈរដ្ឋបាលខេត្តនានាតាមខ្សែព្រំដែនកម្ពុជា-ថៃ។

✦ ខេប៊ីប្រាសាក់ ប្រកាសលុបចោលបំណុលទាំងស្រុងជូនអតិថិជន និងអ្នករួមខ្ចីជាយោធនពលី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។

✦ ខេប៊ីប្រាសាក់ ប្រកាសផ្តល់អាហារូបករណ៍ 100% សម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល 4 ឆ្នាំ ជូនកូនៗរីឯជនពលីជីវិតក្នុងសង្គ្រាមព្រំដែនកម្ពុជា-ថៃ ដែលជាអតិថិជន ឬ អ្នករួមខ្ចីរបស់ធនាគារខេប៊ីប្រាសាក់។

សីហា

✦ ខេប៊ីប្រាសាក់ ឧបត្ថម្ភថវិកានេះលានដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ជួយដល់ជនរៀសសឹកនិងចូលរួមការស្តារនិងអភិវឌ្ឍតំបន់ព្រំដែនឡើងវិញ។



✦ លោក Nam-Che KANG ប្រធានក្រុមប្រឹក្សាភិបាលនិងថ្នាក់ដឹកនាំធនាគារ ខេប៊ីប្រាសាក់ ចុះសាកសួរសុខទុក្ខបុគ្គលិកនៅសាខាប៉ោយប៉ែត និងសាខាតាមព្រំដែនកម្ពុជា-ថៃ។

✦ ថ្នាក់ដឹកនាំធនាគារខេប៊ីប្រាសាក់ បានអមដំណើរលោកជំទាវបណ្ឌិត **ជាន់ សិរី** រួមជាមួយតំណាងសមាគមធនាគារនៅកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាជាច្រើនរូប ចុះសួរសុខទុក្ខ និងនាំយកថវិកា អំណោយជាអង្ករ និងគ្រឿងឧបភោគបរិភោគជូនគ្រួសារយោធនពលីដែលមានលំនៅដ្ឋាននៅខេត្តកំពង់ធំ និងខេត្តសៀមរាប។

✦ ខេប៊ីប្រាសាក់ ចូលរួមឧបត្ថម្ភសន្និសីទធនាគារនៅកម្ពុជា ឆ្នាំ 2025 ដែលរៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC) ក្រោមប្រធានបទ «ការពង្រឹងកំណើនប្រកបដោយបរិយាបន្ន៖ នវានុវត្តន៍ឌីជីថល និងនិរន្តរភាពហិរញ្ញវត្ថុ»។

✦ ខេប៊ីប្រាសាក់ បានចូលរួមឧបត្ថម្ភ និងធ្វើជាគណៈកម្មការវាយតម្លៃក្នុងកម្មវិធី «នវានុវត្តន៍បរិយាបន្នហិរញ្ញវត្ថុ 2025» ។

កញ្ញា

✦ ខេប៊ីប្រាសាក់ បានធ្វើទំនើបកម្ម KB PRASAC Mobile ជាមួយនឹងការផ្លាស់ប្តូរទីតាំង KHQR ទៅផ្នែកខាងលើនិងស្តាំបំផុតនៃអេក្រង់ ហើយជា KHQR រួមតែមួយទាំងសម្រាប់គណនីប្រាក់រៀល និងប្រាក់ដុល្លារ។

✦ ខេប៊ីប្រាសាក់ បានដាក់ឱ្យដំណើរការ ម៉ាស៊ីនអេធីអឹម ចំនួន 2 គ្រឿងនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ (ស្ថានីយចេញដំណើរ និងស្ថានីយអ្នកដំណើរមកដល់)។

✦ ខេប៊ីប្រាសាក់ ចូលរួមផ្សព្វផ្សាយនៅក្នុងពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ លើកទី 5 នៅមជ្ឈមណ្ឌលបៃតង Connexion កោះពេជ្រ។

✦ ខេប៊ីប្រាសាក់ ដាក់ឱ្យដំណើរការសេវាទូទាត់សេវាធានារ៉ាប់រងរបស់ក្រុមហ៊ុន AIA តាម KB PRASAC Mobile ដែលមានភាពងាយស្រួលលឿនរហ័ស និងមិនអស់កម្រៃសេវា។

✦ ខេប៊ីប្រាសាក់ ចូលរួមផ្សព្វផ្សាយនៅក្នុងពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក»។

✦ ខេប៊ីប្រាសាក់ បានឧបត្ថម្ភ និងចូលរួមក្នុងកម្មវិធី «វិថីហិរញ្ញវត្ថុ» រដូវកាលទី 3 នៅសណ្ឋាគារ Fairfield by Marriot រាជធានីភ្នំពេញ។

✦ ធនាគារ KB Kookmin Bank ផ្តល់ការវះកាត់បេះដូងដោយឥតគិតថ្លៃដល់កុមារកម្ពុជាចំនួន 5 នាក់ ។

តុលា

✦ ខេប៊ីប្រាសាក់ បានដាក់ឱ្យដំណើរការ ប័ណ្ណឥណពន្ធវិសាដែលត្រូវបានចន្លោះសម្រាប់រៀបរស់នៅទំនើបទាន់សម័យ ផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងមានសុវត្ថិភាព។

✦ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរខួបលើកទី 46 នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ។

✦ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ។

✦ លោក Hwan Ju LEE ប្រធាននាយកប្រតិបត្តិ ធនាគារ KB Kookmin Bank ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត **ជាន់ សិរី** អគ្គនាយកបាលធនាគារជាតិនៃកម្ពុជា និងបានចូលទស្សនាសារមន្ទីរសង្គ្រាម និងរូបវិញ្ញាណ ព្រះស្រីលៀសស្ទឹង (ស.ស.វ)។

✦ ខេប៊ីប្រាសាក់ ចូលរួមឧបត្ថម្ភសិក្ខាសាលាប្រចាំឆ្នាំ 2025 របស់គ្រឹះស្ថានឥណទានជនបទ។

✦ ខេប៊ីប្រាសាក់ ចូលរួមឧបត្ថម្ភក្នុងកម្មវិធី ទិវាសន្សំអាស៊ាន ដែលប្រព្រឹត្តទៅនៅខេត្តកំពត។

✦ ខេប៊ីប្រាសាក់ បានដាក់ឱ្យដំណើរការសេវាទូទាត់សេវាធានារ៉ាប់រងអាយុជីវិត ដោយ អ៊ុលី ឡាយហ៊ុំ តាម KB PRASAC Mobile ងាយស្រួលលឿនរហ័ស និងមិនគិតកម្រៃសេវា។

វិច្ឆិកា

✦ ខេប៊ីប្រាសាក់ ឧបត្ថម្ភ និងចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ 2025 ដែលរៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកោះពេជ្រ រាជធានីភ្នំពេញ។

✦ ខេប៊ីប្រាសាក់ បានចូលរួមផ្សព្វផ្សាយនៅក្នុងកម្មវិធីដឹកនាំកម្សាន្ត និងផ្សារស្ទឹង នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នាខេត្តសៀមរាប។

✦ ខេប៊ីប្រាសាក់ ប្រកាសភាពជាដៃគូអាជីវកម្មជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា។

✦ ខេប៊ីប្រាសាក់ ចូលរួមឧបត្ថម្ភ «វេទិកាចំណេះដឹងហិរញ្ញវត្ថុឌីជីថលដើម្បីទាំងអស់គ្នា» ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុឌីជីថល ដល់សាធារណៈជន ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងចំគោលដៅ។

ធ្នូ

✦ ខេប៊ីប្រាសាក់ ដាក់ឱ្យដំណើរការគណនីថ្មីមួយមានឈ្មោះថា «គណនីក្រុម» ដែលអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រងការសន្សំ និងការចំណាយរបស់ពួកគេជាមួយ សមាជិកគ្រួសារ ដៃគូ ឬនរណាម្នាក់ដែលពួកគេជ្រើសរើស។ គណនីក្រុម អាចបើកបានយ៉ាងងាយស្រួលតាមកម្មវិធី KB PRASAC Mobile ។

✦ ខេប៊ីប្រាសាក់ បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» សម្រាប់រយៈពេល 2 ឆ្នាំ ចាប់ពីឆ្នាំ 2026 ដល់ឆ្នាំ 2027 ពីអគ្គនាយកដ្ឋានពន្ធដារ។

✦ ធនាគារ ខេប៊ីប្រាសាក់ បាននាំយកមូលនិធិបុគ្គលិក និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់អាជ្ញាធរ រដ្ឋបាលខេត្ត-ស្រុក-ឃុំ និងក្រុមសហគមន៍មួយចំនួន ដើម្បីចាត់ចែងក្នុងកិច្ចការបន្តស្វែងរកដល់បងប្អូនខ្មែរជាច្រើនគ្រួសារ ដែលជាជនភៀសស៊ីក រួមមាន មនុស្សចាស់ ស្ត្រី និងកុមារ ដែលកំពុងជួបការលំបាក។



បរិស្ថាន សង្គម និងអភិបាលកិច្ច

ការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ខេប៊ីប្រាសាក់ បានផ្តល់ការអនុម័ត យល់ព្រមលើគោលនយោបាយគ្រប់គ្រងបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលគ្របដណ្តប់លើការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមនៃការ ផ្តល់ប្រាក់កម្ចី និងប្រតិបត្តិការផ្ទៃក្នុង ដើម្បីសម្រេចតាមចក្ខុវិស័យ និង បេសកកម្មរបស់ធនាគារ។

តួនាទីគណៈគ្រប់គ្រង

ធនាគារ ខេប៊ីប្រាសាក់ បានចាត់តាំងគណៈកម្មការទទួលបន្ទុកបរិស្ថាន និងសង្គមដែលមានសមាជិកមកពីគណៈគ្រប់គ្រង និងថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យបរិស្ថាននិងសង្គម។

ទំនួលខុសត្រូវចំពោះសង្គម

ធនាគារ ខេប៊ីប្រាសាក់ ទទួលស្គាល់ពីតួនាទីនិងទំនួលខុសត្រូវរបស់ខ្លួន ក្នុងកិច្ចការពារបុគ្គលិក អតិថិជន និងសហគមន៍ ដោយគោរពបទដ្ឋាន អនុវត្តន៍ដូចខាងក្រោម៖

- ◆ ធនាគារ ខេប៊ីប្រាសាក់ ប្រតិបត្តិដោយស្មើភាពនិងទំនួលខុសត្រូវ ចំពោះបុគ្គលិក។
- ◆ ធនាគារ ខេប៊ីប្រាសាក់ អភិវឌ្ឍនិងផ្តល់ផលិតផល សេវាកម្ម និង បង្កើតបណ្តាញចែកចាយដែលបំពេញតម្រូវការអតិថិជន។ លើស ពីនេះ ធនាគារ ខេប៊ីប្រាសាក់ ប្រតិបត្តិប្រកបដោយទំនួលខុសត្រូវ ក្នុងការផ្តល់ផលិតផលនិងសេវាកម្ម។
- ◆ ធនាគារខេប៊ីប្រាសាក់ ខ្វល់ខ្វាយនិងចាត់វិធានការដើម្បីជៀសវាង ឬ កាត់បន្ថយផលប៉ះពាល់ដល់សុខភាពសុវត្ថិភាព លក្ខខណ្ឌ ការងារ លទ្ធកម្មដីធ្លី និងការផ្លាស់ប្តូរទីលំនៅដោយមិនស្ម័គ្រចិត្ត របស់សហគមន៍ដូចជាជនជាតិដើមភាគតិច។

ទំនួលខុសត្រូវចំពោះបរិស្ថាន

ធនាគារ ខេប៊ីប្រាសាក់ ខ្វល់ខ្វាយពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាព អាជីវកម្មរបស់ខ្លួនទៅលើបរិស្ថាននិងភាពងាយរងគ្រោះចំពោះការប្រែប្រួល អាកាសធាតុទាក់ទងនឹងបញ្ហាដូចខាងក្រោម៖

- ◆ ការអភិរក្សជីវចម្រុះ។
- ◆ ប្រសិទ្ធផលធនធាន និងការបង្ការការបំពុល។
- ◆ ការប្រែប្រួលអាកាសធាតុនិងការបន្ស៊ាំ។

បញ្ជីមុខរបរ ឬ សកម្មភាពអាជីវកម្មហាមឃាត

1. ផលិតកម្ម ឬ សកម្មភាពអាជីវកម្មទាំងឡាយណាដែលពាក់ព័ន្ធនឹង ពលកម្មដែលមានគ្រោះថ្នាក់ ឬ ធ្វើអាជីវកម្មដោយប្រើប្រាស់កម្លាំង ពលកម្មបង្ខំ ឬ ការប្រើប្រាស់ពលកម្មកុមារ។
2. ផលិតកម្ម ឬ ពាណិជ្ជកម្មអាវុធ និងគ្រឿងផ្ទុះ។
3. ល្បែងស៊ីសង កាស៊ីណូ ពេស្យាចារ និងសហគ្រាសដែលមាន សកម្មភាពស្រដៀងគ្នា។
4. ពាណិជ្ជកម្មសត្វព្រៃ ឬ ផលិតផលអំពីសត្វព្រៃដែលបានកំណត់ ដោយច្បាប់។
5. ផលិតកម្ម ឬ ពាណិជ្ជកម្មសម្ភារៈវិទ្យុសកម្ម សកម្មភាពនេះមិនរាប់ បញ្ចូលចំពោះការទិញឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ត្រួតពិនិត្យ គុណភាព (ឧបករណ៍វាស់វែង) និងឧបករណ៍ណាមួយដែល ធនាគារ ខេប៊ីប្រាសាក់ ចាត់ទុកថាប្រភពវិទ្យុសកម្មតិចតួចបំផុត និង/ឬ បានការពារគ្រប់គ្រាន់។
6. ផលិតកម្ម ឬ ពាណិជ្ជកម្មផលិតផល ឬ សកម្មភាពណាមួយដែល ត្រូវបានចាត់ទុកថា ខុសច្បាប់ ឬ បទប្បញ្ញត្តិនៃព្រះរាជាណាចក្រ កម្ពុជា ឬ អនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ ឬ ដែលជាកម្មវត្ថុ ត្រូវហាមឃាត់ជាអន្តរជាតិ ដូចជា ថ្នាំសម្លាប់សត្វល្អិត ថ្នាំកម្ចាត់ ស្មៅដែលមានសារធាតុបំផ្លាញស្រទាប់អូហ្សូន ផលិតផលដែលផ្ទុក សារធាតុ PCBs ផលិតផលអំពីសត្វព្រៃដែលបញ្ញត្តដោយកិច្ច ព្រមព្រៀង CITES ។
7. ផលិតកម្ម និងពាណិជ្ជកម្មលើផលិតផលណាដែលជាកម្មវត្ថុនៃការ កាត់បន្ថយ ឬ ហាមឃាត់ជាអន្តរជាតិ ដែលធនាគារ ខេប៊ីប្រាសាក់ បានដឹងជាផ្លូវការ។
8. ផលិតកម្ម ឬ សេវាកម្ម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ធម្មជាតិ ហើយដែលត្រូវបានហាមឃាត់ដោយច្បាប់នៃព្រះរាជាណា ចក្រកម្ពុជា។
9. សកម្មភាពដទៃផ្សេងទៀត ដែលមិនស្របទៅនឹងច្បាប់ ឬ នីយ័តកម្ម នានានៃព្រះរាជាណាចក្រកម្ពុជា ឬ អនុសញ្ញានិងកិច្ចព្រមព្រៀង អន្តរជាតិ។
10. ផលិតកម្ម ឬ ពាណិជ្ជកម្មឈើ ឬ ផលិតផលព្រៃឈើដទៃទៀត ក្រៅពីព្រៃឈើដែលមានការគ្រប់គ្រងប្រកបដោយចីរភាព។
11. ផលិតកម្ម ឬ ពាណិជ្ជកម្មថ្នាំជក់។
12. ផលិតកម្ម ឬ ពាណិជ្ជកម្មភេសជ្ជៈមានជាតិអាល់កុល (លើកលែង ស្រាបៀរ និងស្រាគ្របាម) ។
13. ផលិតកម្ម ឬ ពាណិជ្ជកម្ម ឬ សកម្មភាពអាជីវកម្មប្រើប្រាស់សារធាតុ សរសៃដែលមិនអាចបំផ្លាញបាន។ សកម្មភាពនេះមិនអនុវត្តចំពោះ

ការទិញ និងការប្រើប្រាស់ហ្វីឡឺម៉ង់ត៍ដែលផ្ទុកសារធាតុសរសៃ ដែលមិនអាចបំផ្លាញបានក្នុងបរិមាណតិចជាង 20% ។

14. ប្រតិបត្តិការកាប់ឈើពាណិជ្ជកម្មសម្រាប់ប្រើប្រាស់នៅក្នុងតំបន់ ស្នូលព្រៃត្រូពិក។
15. ផលិតកម្ម ពាណិជ្ជកម្ម ការរក្សាទុក ឬ ការដឹកជញ្ជូនសារធាតុគីមី គ្រោះថ្នាក់ក្នុងបរិមាណច្រើន ឬ ក៏ការប្រើប្រាស់សារធាតុគីមីដែល មានកម្រិតគ្រោះថ្នាក់ខ្ពស់ក្នុងការធ្វើអាជីវកម្ម។ សារធាតុគីមីដែល មានគ្រោះថ្នាក់រួមមាន៖ ប្រេងសាំង ប្រេងកាត និងផលិតផលប្រេង ផ្សេងទៀត។
16. ផលិតកម្ម ឬ ពាណិជ្ជកម្មឱសថ ដែលអន្តរជាតិកាត់បន្ថយ ឬ ហាមឃាត់។
17. ការនេសាទក្នុងដែនសមុទ្រដែលប្រើប្រាស់មងអូសអូនដែលមាន ប្រវែងលើសពី 2.5 គីឡូម៉ែត្រ។

18. ផលិតកម្ម ឬ សកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់ដីកម្ម សិទ្ធិរបស់ជនជាតិដើមភាគតិច ឬ មិនមែនជនជាតិដើមភាគតិច ឬ ដែលទាមទារឥរិយាបថសំណាក់ជនជាតិទាំងនោះដោយគ្មានឯកសារ យល់ព្រមពេញលេញពីជនជាតិទាំងនោះ។
19. ផលិតកម្ម ឬ សកម្មភាពចែកចាយព័ត៌មានដែលប្រឆាំងនឹងលទ្ធិ ប្រជាធិបតេយ្យឬព័ត៌មានដែលផ្សាយពីការរើសអើងពូជសាសន៍។
20. ជំនួញកាកសំណល់ ឬ ផលិតផលកាកសំណល់ឆ្លងដែន។
21. គាំទ្រគម្រោងអាជីវកម្មរ៉ែធុងថ្មី ឬ ការពង្រីកអាជីវកម្មរ៉ែធុងថ្មី ដែលមានស្រាប់។
22. គាំទ្រការសាងសង់រោងចក្រថាមពលអគ្គិសនី ដើរដោយធុងថ្មី ឬ ការពង្រីករោងចក្រថាមពលអគ្គិសនីដើរដោយធុងថ្មីដែលមាន ស្រាប់។

សូចនាករបរិស្ថាន សង្គម និងអភិបាលកិច្ច

សូចនាករ	2021	2022	2023	2024	2025
អភិបាលកិច្ច					
ចំនួនសមាជិកក្រុមប្រឹក្សាភិបាល	6	7	7	7	7
ចំនួនអភិបាលឯករាជ្យ	3	3	3	3	3
គណៈកម្មការសវនកម្ម (% អភិបាលឯករាជ្យ)	75%	75%	75%	75%	75%
គណៈកម្មការគ្រប់គ្រងហានិភ័យ (% អភិបាលឯករាជ្យ)	75%	75%	75%	75%	75%
គណៈកម្មការតែងតាំង និងលាភការ (% អភិបាលឯករាជ្យ)	75%	75%	75%	75%	75%
ចំនួនគណៈគ្រប់គ្រង	5	8	10	10	10
គោលនយោបាយបរិស្ថាន សង្គម និងអភិបាលកិច្ច	មាននិងអនុវត្តគោលនយោបាយបរិស្ថាន សង្គម និងអភិបាលកិច្ច				
ការគ្រប់គ្រងធនធានមនុស្ស					
ចំនួនបុគ្គលិកសរុប	9,330	9,573	10,224	10,269	10,245
ចំនួនបុគ្គលិកជាស្រ្តី	1,948	2,037	2,325	2,439	2,595
ចំនួនថ្នាក់គ្រប់គ្រង	322	312	338	351	344
ចំនួនថ្នាក់គ្រប់គ្រងជាស្រ្តី	26	24	32	28	35
ចំនួនមន្ត្រីតំណទាន	5,506	5,594	5,746	5,549	5,303
ចំនួនបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាល	6,242	18,463	33,480	40,629	49,592
ផលប្រយោជន៍ផ្សេងៗ	កម្មវិធីថែរក្សាសុខភាព ការធានារ៉ាប់រងលើសុខភាពនិងគ្រោះថ្នាក់ មាតុភាព ប.ស.ស. និងផលប្រយោជន៍ផ្សេងៗទៀត				
ចំនួនបុគ្គលិកដែលបម្រើការងារ ≥ 1 ឆ្នាំ	8,269	8,643	9,179	9,568	9,519
ចំនួនបុគ្គលិកចាកចេញ	875	806	789	762	902
បរិយាប័ន្នហិរញ្ញវត្ថុ					
សង្ក្រាន្តតំណទានសរុប (ដុល្លារអាមេរិក)	3,748,358,425	4,350,085,163	5,066,477,344	5,176,566,268	5,238,327,129
សង្ក្រាន្តតំណទានក្រុម (ដុល្លារអាមេរិក)	178,644	101,891	44,292	0	0
សង្ក្រាន្តតំណទានមិនបង្កើតប្រាក់ចំណូល (ដុល្លារអាមេរិក)	1,312,960,614	1,604,608,142	2,004,981,283	2,250,598,170	2,523,346,980
សង្ក្រាន្តតំណទានសិក្សាអប់រំ (ដុល្លារអាមេរិក)	472,555	1,028,170	1,734,000	1,371,399	1,167,151
សង្ក្រាន្តតំណទានកែលម្អគេហដ្ឋាន (ដុល្លារអាមេរិក)	453,670,525	580,109,380	719,774,489	862,516,258	956,310,765

សង្កេតឥណទានសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (ដុល្លារអាមេរិក)	3,747,777,989	4,343,929,301	4,696,798,258	4,307,888,630	4,279,920,341
សមតុល្យប្រាក់បញ្ញើសន្សំ (ដុល្លារអាមេរិក)	2,615,212,433	2,777,244,980	3,110,201,229	3,530,116,790	4,017,110,115
ចំនួនអតិថិជនបញ្ញើសន្សំសរុប	660,976	713,811	838,970	978,568	1,219,265
ចំនួនអតិថិជនឥណទានសរុប	465,149	502,094	548,810	575,951	574,805
ចំនួនអតិថិជនឥណទានជាស្រ្តី	362,630	389,769	422,527	441,746	439,130
ចំនួនអតិថិជនឥណទាននៅតំបន់ជនបទ	419,339	455,099	496,978	521,297	521,705
ចំនួនអតិថិជនឥណទានជាឯកត្តជន	464,681	501,846	548,701	575,951	574,805
ចំនួនអតិថិជនឥណទានជាសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម	465,111	501,993	544,070	448,091	435,301
ចំនួនអតិថិជនឥណទានថ្មី	80,589	94,252	64,414	83,035	74,452
ចំនួនការិយាល័យសាខា	182	182	192	188	187
ចំនួនការិយាល័យសាខាក្នុងទីជនបទ	134	132	135	135	135
ចំនួនអធីអ៊ីម និង ម៉ាស៊ីនដាក់ប្រាក់	141	163	239	288	307
ចំនួនអ្នកប្រើប្រាស់ ខេប៊ីប្រាសាក់ម៉ូបាល	56,723	168,791	459,388	562,439	796,435
ការទទួលខុសត្រូវផ្នែកសង្គមចំពោះអតិថិជន					
ការថែរក្សាអតិថិជន	ប្រតិបត្តិតាម ក្រមប្រតិបត្តិគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បទដ្ឋាននៃការគ្រប់គ្រងលទ្ធផលបរិស្ថាន និងសង្គមជាសកល និងបទដ្ឋានការពារអតិថិជន				
ចំណាយសរុបសម្រាប់កម្មវិធីគ្រោះមហន្តរាយ (ដុល្លារអាមេរិក)	5,457	5,574	5,696	3,749	4,463
ចំនួនសរុបនៃបណ្តឹងដែលបានទទួល	479	612	694	2,171	6,506
ភាគរយនៃពាក្យបណ្តឹងរបស់អតិថិជនត្រូវបានដោះស្រាយ	98%	99%	100%	100%	100%
អត្រាអតិថិជនដែលបន្តប្រើប្រាស់សេវាខេប៊ីប្រាសាក់	87.79%	89.76%	96.88%	91.15%	88.38%
ការទទួលខុសត្រូវផ្នែកសង្គមចំពោះសហគមន៍					
គម្រោងបណ្តុះបណ្តាល (អគារ)	42	44	45	46	48
ចំនួនអ្នកប្រើប្រាស់បណ្តាលជាសិស្ស *	141,265	170,787	171,102	171,385	203,437
ចំណាយសម្រាប់ការងារសង្គម (ដុល្លារអាមេរិក)	213,285	319,110	786,369	140,104	932,152
ការទទួលខុសត្រូវបរិស្ថាន					
ការប្រើប្រាស់ឥន្ធនៈ (ដុល្លារអាមេរិក/បុគ្គលិកម្នាក់)	412	457	483	495	493
ការប្រើអគ្គិសនី (ដុល្លារអាមេរិក/បុគ្គលិកម្នាក់)	122	126	138	171	153
ទំហំនៃការផ្តល់ឥណទានបែកចែក (ដុល្លារអាមេរិក)	51,809,860	1,224,944	42,077,134	51,961,558	47,662,594
ចំនួននៃការផ្តល់ឥណទានបែកចែក	4,944	325	2,192	2,413	2,057
ផលប៉ះពាល់ឥណទានស្ថិតក្នុងបញ្ជីអាជីវកម្មហាមឃាត់	0.0%	0.0%	0.0%	0.0%	0.0%
ផលប៉ះពាល់ឥណទានស្ថិតក្នុងចំណាត់ថ្នាក់មិនផ្តល់ហិរញ្ញប្បទានរបស់ ADB ផ្នែកបរិស្ថាន ជនជាតិដើមភាគតិច និងការផ្លាស់ប្តូរទីលំនៅដោយមិនស្ម័គ្រចិត្ត	n/a	n/a	0.0%	0.0%	0.0%
ផលប៉ះពាល់ឥណទានស្ថិតក្នុងចំណាត់ថ្នាក់ហានិភ័យបរិស្ថាន និងសង្គមស្តង់ដារ	77.1%	59.1%	28.6%	36.2%	37.3%
ផលប៉ះពាល់ឥណទានស្ថិតក្នុងចំណាត់ថ្នាក់ហានិភ័យបរិស្ថាន និងសង្គមទាប	20.9%	38.8%	70.1%	63.3%	61.1%
ផលប៉ះពាល់ឥណទានស្ថិតក្នុងចំណាត់ថ្នាក់ហានិភ័យបរិស្ថាន និងសង្គមមធ្យម	2.0%	2.1%	1.3%	0.5%	1.6%
ផលប៉ះពាល់ឥណទានស្ថិតក្នុងចំណាត់ថ្នាក់ហានិភ័យបរិស្ថាន និងសង្គមខ្ពស់	0.0%	0.0%	0.0%	0.0%	0.0%

* តួលេខគិតផ្អែកលើទិន្នន័យដែលមាននិងបានប្រមូលក្នុងអំឡុងពេលការណ៍នីមួយៗ

ប្រាក់ចំណូលគ្រួសាររបស់អតិថិជនខេប៊ីប្រាសាក់និងការត្រួតពិនិត្យបរិយាប័ន្នហិរញ្ញវត្ថុ

ចំណូលគ្រួសារប្រចាំឆ្នាំ *	2021	2022	2023	2024	2025*
ចំណូលទាប (តិចជាង 4,885 ដុល្លារអាមេរិក)	0.52%	4.95%	7.81%	23.24%	9.95%
ចំណូលមធ្យមកម្រិតទាប (4,885 ដុល្លារអាមេរិក ដល់ តិចជាង 19,333 ដុល្លារអាមេរិក)	33.85%	52.60%	55.47%	58.75%	58.64%
ចំណូលមធ្យមកម្រិតខ្ពស់ (19,333 ដុល្លារអាមេរិក ដល់ តិចជាង 59,922 ដុល្លារអាមេរិក)	41.67%	28.39%	24.48%	13.57%	21.20%
ចំណូលខ្ពស់ (ចាប់ពី 59,922 ដុល្លារអាមេរិក)	23.96%	14.06%	12.24%	4.44%	10.21%

* អនុលោមតាមការចាត់ថ្នាក់ប្រទេសរបស់ធនាគារពិភពលោកតាមកម្រិតចំណូល ឆ្នាំសារពើពន្ធ 2026

កិច្ចការងារសង្គម



គម្រោងបណ្ណាល័យនិងអគារសិក្សា

ក្នុងឆ្នាំសិក្សា 2024-2025 ចំនួនអ្នកចូលបណ្ណាល័យ មានចំនួន 477,683 នាក់ ជាមួយគ្នានេះដែរចំនួនសៀវភៅ ខ្ចីពីបណ្ណាល័យយកទៅអាន និងសិក្សាស្រាវជ្រាវនៅផ្ទះ មានចំនួន 112,686 ក្បាល។



49

បណ្ណាល័យ និង សាលារៀន



15

ខេត្ត



111,584

គ្រួសារ



456,891

ប្រជាពលរដ្ឋ



203,545

ចំនួនសិស្សប្រើប្រាស់



1,927,629 ដុល្លារអាមេរិក

ការចំណាយវិនិយោគគម្រោងរយៈពេល 15 ឆ្នាំ

កម្មវិធីជំនួយសង្គ្រោះបន្ទាន់

កម្មវិធីជំនួយសង្គ្រោះបន្ទាន់ជាផលិតផលមិនមែនហិរញ្ញវត្ថុដែលធនាគារខេប៊ីប្រាសាក់ ផ្តល់ជូនអតិថិជនដើម្បីជួយសម្រួលអតិថិជនទប់ទល់នឹងគ្រោះថ្នាក់ និងភ័យវិបត្តិផ្សេងៗ ជាពិសេសភាពអន្តរាយនៃការប្រែប្រួលអាកាសធាតុ។ គិតត្រឹមដំណាច់ឆ្នាំ 2025 នេះ កញ្ចប់ជំនួយសង្គ្រោះបន្ទាន់សរុបជាទឹកប្រាក់ 60,144 ដុល្លារអាមេរិក ត្រូវបានផ្តល់ជូនអតិថិជនដែលរងគ្រោះដោយខ្យល់ព្យុះ ទឹកជំនន់ អគ្គិភ័យ និងគ្រោះថ្នាក់ផ្សេងៗ។

សកម្មភាពការងារសង្គមផ្សេងៗ

- ចូលរួមជាមួយអាជ្ញាធរជាតិអប្បបរមាក្នុងសកម្មភាពដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ។
- ឧបត្ថម្ភថវិកាជូនស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំ “គម្រោងអង្គរ” ។
- ឧបត្ថម្ភសមាគមធនាគារនៅកម្ពុជាដើម្បីគាំទ្រវិស័យអប់រំក្នុងខេត្តកំពង់ធំ។
- ឧបត្ថម្ភគាំទ្រដល់ទិវាជាតិអំណានឆ្នាំ 2025 ។
- ឧបត្ថម្ភថវិកានិងសម្ភារៈជូនសាលារៀននិងសិស្សានុសិស្ស
- ចូលរួមឧបត្ថម្ភយុទ្ធនាការបរិច្ចាគឈាមដើម្បីគាំទ្របុព្វហេតុសង្គ្រោះជីវិត។
- ឧបត្ថម្ភមន្ទីរទេសចរណ៍ខេត្តព្រះសីហនុសម្រាប់ពិព័រណ៍ទេសចរណ៍។
- ចូលរួមផ្តល់មូលនិធិសម្រាប់លើកកម្ពស់ប្រាក់រៀល។
- ឧបត្ថម្ភអង្គការស្នាមញញឹមកម្ពុជាដើម្បីផ្តល់ការរក្សាទុកដោយឥតគិតថ្លៃដល់កុមារដែលកើតមានបញ្ហាមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។
- ឧបត្ថម្ភសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្ត។
- ផ្តល់មូលនិធិជូនកាកបាទក្រហមកម្ពុជាក្នុងក្របខណ្ឌ នៃការងារស្ម័គ្រចិត្តនិងសកម្មភាពមនុស្សធម៌។
- បរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
- ឧបត្ថម្ភសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ UYFC Soccer League ។
- ឧបត្ថម្ភកម្មវិធី Cybersecurity Day ដែលរៀបចំដោយសមាគមធនាគារនៅកម្ពុជា។
- ឧបត្ថម្ភព្រឹត្តិការណ៍ដាំកូនឈើដែលរៀបចំកម្មវិធីដោយសមាគមធនាគារនៅកម្ពុជា។

- រៀបចំពិធីបញ្ចុះបេតិកភណ្ឌសាងសង់អគារមេត្តយុនិងបណ្ណាល័យនៅសាលាបឋមសិក្សាសំបូរ។
- ចូលរួមឧបត្ថម្ភសន្និសីទធនាគារនៅកម្ពុជាដែលរៀបចំដោយសមាគមធនាគារនៅកម្ពុជា។
- ឧបត្ថម្ភកម្មវិធី វិចិត្រភារៈរដូវកាលទី 3 ដែលជាយុទ្ធនាការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុដ៏សំខាន់មួយនៅប្រទេសកម្ពុជា។
- ឧបត្ថម្ភពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ 2025 ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។
- ឧបត្ថម្ភពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ 2025 ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរនិងការងារ។
- ឧបត្ថម្ភសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ 2025 ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
- ឧបត្ថម្ភកម្មវិធី នវានុវត្តន៍បរិយាបន្នហិរញ្ញវត្ថុ 2025 ដែលសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន ក្រេឌីត ប្តូរ ខេមបូឌា។
- ឧបត្ថម្ភមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តសៀមរាប សម្រាប់ទិវាវប្បធម៌ជាតិ។
- បរិច្ចាគថវិកាជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ជួយដល់ជនរៀសសឹកនិងចូលរួមការស្តារនិងអភិវឌ្ឍតំបន់ព្រំដែនឡើងវិញ។
- ឧបត្ថម្ភសិក្ខាសាលាប្រចាំឆ្នាំ 2025 នៃគ្រឹះស្ថានឥណទានជនបទដែលរៀបចំដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
- ឧបត្ថម្ភទិវាសន្សំអាស៊ានដែលរៀបចំដោយធនាគារជាតិនៃកម្ពុជាសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
- ឧបត្ថម្ភកម្មវិធីពិព័រណ៍សៀវភៅកម្ពុជា 2025 ។
- ឧបត្ថម្ភព្រឹត្តិការណ៍ធនាគារក្របខណ្ឌដែលរៀបចំដោយសមាគមធនាគារនៅកម្ពុជា។
- ឧបត្ថម្ភកម្មវិធីសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំដែលរៀបចំដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
- បរិច្ចាគថវិកាជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រដល់ជនរៀសខ្លួនដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន។
- ឧបត្ថម្ភបេឡាជាតិសន្តិសុខសង្គមដើម្បីគាំទ្រដល់ជនរៀសខ្លួនដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន។

ការត្រួតពិនិត្យផ្ទៃក្នុង

ការត្រួតពិនិត្យផ្ទៃក្នុង ជាកត្តាមូលដ្ឋានដែលជួយឱ្យប្រតិបត្តិការប្រចាំថ្ងៃរបស់ស្ថាប័នទទួលបានជោគជ័យ។ កិច្ចការនេះជួយឱ្យស្ថាប័នសម្រេចបាននូវគោលដៅអាជីវកម្មរបស់ខ្លួន។ ការត្រួតពិនិត្យផ្ទៃក្នុង គឺជាប្រព័ន្ធដ៏សំខាន់មួយក្នុងការធានាសុវត្ថិភាព ជំនឿទុកចិត្ត ការគ្រប់គ្រងប្រតិបត្តិការ រចនាសម្ព័ន្ធ និងនីតិវិធីត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថាន ដើម្បីអនុលោម តាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ។ ការត្រួតពិនិត្យផ្ទៃក្នុងទន់ខ្សោយ ឬ គ្មានប្រសិទ្ធភាពបានធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនទទួលរងនូវការខាតបង់។

ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង គឺជាសេរីនៃដំណើរការដាក់ស្តង់ដារជាងរចនាសម្ព័ន្ធរូបិ ហើយត្រូវបានអនុវត្តយ៉ាងសកម្មនៅទូទាំងគ្រឹះស្ថានទាំងមូល។ ប្រព័ន្ធនេះក៏ដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងហានិភ័យនានា ដែលអាចកើតមានចំពោះគ្រឹះស្ថានផងដែរ។

គោលនយោបាយ និងនីតិវិធីផ្សេងៗដែលមានគោលបំណងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងត្រូវបានអនុម័តជាផ្លូវការដោយក្រុមប្រឹក្សាភិបាល។ អគ្គនាយកដ្ឋានគ្រប់គ្រងហានិភ័យ និងនាយកដ្ឋានប្រតិបត្តិការ ដែលជាខ្សែការពារទីពីរនៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុងត្រូវបានបង្កើតឡើងជាមុខងារពិដាច់ដោយឡែកពីគ្នា ហើយដាក់ឱ្យស្ថិតនៅក្រោមគណៈកម្មការគ្រប់គ្រងហានិភ័យរបស់ក្រុមប្រឹក្សាភិបាល ដែលមានសមាជិកឯករាជ្យរបស់ក្រុមប្រឹក្សាភិបាលមួយរូបជាប្រធាន ដើម្បីធានាឱ្យបានភាពឯករាជ្យនៃមុខងារទាំងពីរនេះ។

បន្ថែមពីនេះ ប្រព័ន្ធ Anti-Money Laundering System និងប្រព័ន្ធ MIS- Internal Control System ក៏ត្រូវបានបំពាក់និងដាក់ឱ្យដំណើរការដោយជោគជ័យចាប់តាំងពីខែមករា ឆ្នាំ 2024 និងបន្តធ្វើឱ្យកាន់តែប្រសើរឡើងពីមួយពេលទៅមួយពេលរហូតមកទល់នឹងបច្ចុប្បន្ន ដើម្បីបង្កើនប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ខេប៊ីប្រាសាក់ថែមមួយកម្រិតទៀត។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលជាខ្សែការពារទី 3 នៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថាន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 2001 ជាមួយនឹងតួនាទី និងការទទួលខុសត្រូវច្បាស់លាស់សម្រាប់ការផ្តល់ការវាយតម្លៃឯករាជ្យលើភាពគ្រប់គ្រាន់ ប្រសិទ្ធផល និងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលបានអនុវត្តដោយថ្នាក់គ្រប់គ្រង។ នាយកដ្ឋាននេះស្ថិតនៅក្រោមគណៈកម្មការសវនកម្មរបស់ក្រុមប្រឹក្សាភិបាល ដែលដឹកនាំដោយសមាជិកឯករាជ្យផ្សេងៗទៀតនៃក្រុមប្រឹក្សាភិបាល។ នាយកដ្ឋានសវនកម្មផ្ទៃក្នុងអនុលោមតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា

ស្តីពី «ការត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ» ទាក់ទងនឹងរចនាសម្ព័ន្ធនៃសវនកម្មផ្ទៃក្នុងគោលបំណងនៃមុខងារសវនកម្មផ្ទៃក្នុងធនធានសវនកម្មវិធីសាស្ត្រ និងនីតិវិធី។ លើសពីនេះ នាយកដ្ឋានធ្វើសវនកម្មស្របតាមបទដ្ឋានអន្តរជាតិសម្រាប់ការអនុវត្តសវនកម្មផ្ទៃក្នុងដោយវិជ្ជាជីវៈ។

ការបែងចែកភារកិច្ចមួយដ៏សមស្រប និងក្របខ័ណ្ឌនៃទំនាស់ផលប្រយោជន៍ ត្រូវបានកំណត់ និងអនុវត្តដោយត្រឹមត្រូវចំពោះគ្រប់ផ្នែកនៃសកម្មភាពរបស់ស្ថាប័ន ជាពិសេសនៅក្នុងអគ្គនាយកដ្ឋានអាជីវកម្មដែលជាខ្សែការពារទី 1 នៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុង។ គោលនយោបាយ និងនីតិវិធីត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដើម្បីបង្ការហានិភ័យ។ បុគ្គលិកទាំងអស់មានទំនួលខុសត្រូវក្នុងការគោរព និងអនុវត្តគោលនយោបាយ និងនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។ ទន្ទឹមនឹងនេះពួកគេត្រូវតែធ្វើទំនាក់ទំនងទៅថ្នាក់លើអំពីការមិនអនុលោមភាព ឬ ការរំលោភលើគោលនយោបាយ។ បុគ្គលិកទាំងអស់មានទំនួលខុសត្រូវគ្រប់គ្រងហានិភ័យរបស់ ខេប៊ីប្រាសាក់។ គណៈគ្រប់គ្រង នាយកនាយកដ្ឋាន នាយកភូមិភាគ នាយកសាខា និងបុគ្គលិកទាំងអស់ អនុវត្តការត្រួតពិនិត្យផ្ទៃក្នុង និងគ្រប់គ្រងហានិភ័យដែលកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការប្រចាំថ្ងៃ។

នៅដំណាច់ឆ្នាំ 2025 នាយកដ្ឋានសវនកម្មផ្ទៃក្នុង មានបុគ្គលិកជំនាញចំនួន 129 រូប ក្នុងនោះ 114 រូប បម្រើការនៅតាមការិយាល័យភូមិភាគ/សាខា។ នាយកដ្ឋាននឹងផ្លាស់ប្តូរទីតាំងការងាររបស់សវនកម្មផ្ទៃក្នុងតាមភូមិភាគគ្រប់ពេលប្រសិនបើនាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុងប្តូរអំពីប្រសិទ្ធភាពនៃការងារសវនកម្មនិង/ឬដើម្បីចៀសវាងទំនាស់ផលប្រយោជន៍។ សវនករភូមិភាគធ្វើការត្រួតពិនិត្យជាប្រចាំលើគុណភាពសម្លៀកឥណទានការគ្រប់គ្រងសាច់ប្រាក់ គណនីបញ្ញើសន្សំ ប្រតិបត្តិការផ្ទេរប្រាក់ ប្រតិបត្តិការដាក់-ដកប្រាក់ គុណភាពសេវាបម្រើអតិថិជន ការវាស់ស្ទង់កម្រិតយល់ដឹងរបស់បុគ្គលិកទៅលើការប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភោគកម្ម និងការចំណាយទូទៅរបស់សាខា។

ក្នុងឆ្នាំ 2025 នាយកដ្ឋានសវនកម្មផ្ទៃក្នុងបានបញ្ចប់ 1,463 កិច្ចការងារសវនកម្ម ដោយគ្របដណ្តប់ការធ្វើសវនកម្មលើគ្រប់ប្រតិបត្តិការសំខាន់ៗ និងធ្វើការស៊ើបអង្កេតលើសកម្មភាពជាក់លាក់មួយចំនួន។ សវនករផ្ទៃក្នុងភូមិភាគបានចុះពិនិត្យចំនួន 83,081 គណនីគណនី ឆ្នើន 13.11% នៃចំនួនគណនីគណនីសរុបដើម្បីវាយតម្លៃគុណភាពគណនីបញ្ចាក់ពីសមតុល្យប្រាក់កម្ចីនៅជំពាក់ និងដើម្បីផ្ទៀងផ្ទាត់ថាការបញ្ចេញគណនីអនុលោមតាមគោលនយោបាយនានារបស់ស្ថាប័នបទដ្ឋានការពារអតិថិជន និងបទដ្ឋានជាសកលក្នុងការគ្រប់គ្រងលទ្ធផលបរិស្ថាននិងសង្គម។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

មាតិកា	ទំព័រ
របាយការណ៍ក្រុមប្រឹក្សាភិបាល	១ – ៤
របាយការណ៍សវនករឯករាជ្យ	៥ – ១០
របាយការណ៍ហិរញ្ញវត្ថុ៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	១១
របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ	១២
របាយការណ៍បម្រែបម្រួលមូលធន	១៣
របាយការណ៍លំហូរសាច់ប្រាក់	១៤
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	១៥ – ១០៤

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូនរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរួចរបស់ ធនាគារ ខេប៊ីប្រាសាក់ ម.ក សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

អំពី ធនាគារ ខេប៊ីប្រាសាក់ ម.ក

ធនាគារ ខេប៊ីប្រាសាក់ ម.ក គឺជាបុត្រសម្ព័ន្ធដែលស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់ Kookmin Bank Co., Ltd., ដែលមានទីតាំងស្ថិតនៅសាធារណរដ្ឋកូរ៉េ។

យោងតាមលិខិតលេខ ៨៧.០២៣.១១២៥ ឆ.ត ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ ខេប៊ីប្រាសាក់ ម.ក (ហៅកាត់ថា ធនាគារ) បានទទួលការអនុម័តពីធនាគារជាតិ នៃ កម្ពុជា ចំពោះការរួមបញ្ចូលគ្នារវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក និង ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី។

ធនាគារ ខេប៊ីប្រាសាក់ ម.ក (ធនាគារ) បានទទួលលិខិតលេខ ១២០៧ ព.ណ ចបព ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ពីក្រសួងពាណិជ្ជកម្ម សម្រាប់ការអនុម័តលើការចុះបញ្ជី បន្ទាប់ពីរួមបញ្ចូលគ្នា។

សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺផ្តល់លទ្ធភាពដល់សហគមន៍ និងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៃប្រទេសកម្ពុជា ដើម្បីទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព តាមរយៈការិយាល័យកណ្តាលរបស់ខ្លួន នៅរាជធានីភ្នំពេញ និងសាខាផ្សេងៗក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុនៃប្រតិបត្តិការរបស់ធនាគារសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានបង្ហាញក្នុង របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗនៅលើទំព័រទី ១២ ។

ដើមទុន

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរដើមទុនបានបង់របស់ធនាគារទេ។

ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋាន សមស្រប ពាក់ព័ន្ធនឹងការជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី ឬការកាត់ត្រាសំវិធានធនសម្រាប់ការខាត បង់ដែលបណ្តាលមកពីការថយចុះតម្លៃ ហើយបានយល់ស្របថាវាជាឥណទាន និងបុរេប្រទានអាក្រក់ទាំងអស់ដែលបាន ដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកាត់ត្រាសំវិធានធនសម្រាប់ការខាតឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ គ្រប់គ្រាន់។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពី កាលៈទេសៈណាមួយ ដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសំវិធានធន សម្រាប់ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃមិនគ្រប់គ្រាន់ជា សារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ទៅតាមតម្លៃក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកត់ត្រាបន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មិនត្រឹមត្រូវនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមាន៖

- ក. បន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើងដោយសារការដាក់បញ្ចាំ សម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ការិយបរិច្ឆេទមក ឬ
- ខ. បំណុលយថាហេតុណាមួយរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីដំណាច់ការិយបរិច្ឆេទមក។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល មិនមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ធនាគារ ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារឱ្យសងក្នុងរយៈពេល១២ខែ បន្ទាប់ពីដំណាច់ឆ្នាំ ដែលនឹង ឬ អាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់ពេលកំណត់សងនោះទេ។

ការប្រែប្រួលភាវៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល មិនមានគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតី ដែលប៉ះពាល់ជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ការិយបរិច្ឆេទ មកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលមានផលប៉ះពាល់ជាសារវន្តចំពោះលទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទនេះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការក្នុងឆ្នាំ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាម

ដូចខាងក្រោម៖

១. លោក KANG Nam Che	ប្រធានក្រុមប្រឹក្សាភិបាល
២. លោក KIM Hyeun Jong	អភិបាល (លាលប់នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥)
៣. លោក KIM Hyun Rae	អភិបាល (តែងតាំងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥)
៤. លោក CHOI Dong Hyun	អភិបាល (លាលប់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦)
៥. លោក វីវណ្ណា	អភិបាល (តែងតាំងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦)
៦. លោក អ៊ុំ សមអៀន	អភិបាល
៧. លោក LEE Kyung Cheon	អភិបាលឯករាជ្យ (លាលប់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦)
៨. លោកស្រី LEE Sun Min	អភិបាលឯករាជ្យ (តែងតាំងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦)
៩. លោក PAK Jaehong	អភិបាលឯករាជ្យ
១០. លោក ច័ន្ទ សុផល	អភិបាលឯករាជ្យ

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ដែលគណៈគ្រប់គ្រងបានរៀបចំឡើង និងធានាថារបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង និងបង្ហាញត្រឹមត្រូវ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាព ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (CIFRS)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល ៖

- i) អនុវត្តគោលការណ៍គណនេយ្យសមស្របអនុលោមតាម CIFRS ដែលគាំទ្រដោយការវិនិច្ឆ័យ និងការ ប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមាន សង្គតិភាព។
- ii) អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការ បង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវលាតត្រដាង ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបាន ត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- iii) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមួយប្រកបដោយប្រសិទ្ធភាព។
- iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមាន លក្ខណៈសមស្របក្នុងការសន្មតថា ធនាគារនឹងមិនអាចបន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង
- v) គ្រប់គ្រង និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព និងចូលរួមក្នុងការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះ ឥទ្ធិពលដល់ប្រតិបត្តិការ និងលទ្ធផលរបស់ធនាគារ ហើយត្រូវធានាថាការសម្រេចចិត្តទាំងនេះ ត្រូវបានឆ្លុះ បញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា ធនាគារបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

តាងនាមឱ្យក្រុមប្រឹក្សាភិបាលរបស់ធនាគារ ខេប៊ីប្រាសាក់ ម.ក យើងខ្ញុំសូមបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ទាំងឡាយ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃ ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា។

ជ. ក្រុមប្រឹក្សាភិបាល




លោក វីវណ្ណា
អភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦



របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិកធនាគារ ខេប៊ីប្រាសាក់ ម.ក

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាព ហិរញ្ញវត្ថុរបស់ធនាគារ ខេប៊ីប្រាសាក់ ម.ក (ហៅកាត់ថា ធនាគារ) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំង លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត និងព័ត៌មានពន្យល់ផ្សេងៗទៀត។

PricewaterhouseCoopers (Cambodia) Ltd.
P.O. Box 1147, 58C Sihanouk Blvd, Sangkat Tonle Bassac,
Khan Chamkarmon, Phnom Penh 120101
T: +855 (0)23/69 860 606

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីធនាគារ ដែលអនុលោមទៅតាមតម្រូវការក្រមសីលធម៌ នៃក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់គណនេយ្យករ និង សវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ CPAA) រួមជាមួយនឹងវិធានឯករាជ្យរបស់ធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា ធនាគារជាតិ) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មចំពោះរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពដែលមានការទទួលខុសត្រូវជាសាធារណៈ នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំក៏បានបំពេញកាតព្វកិច្ចក្នុងការទទួលខុសត្រូវលើក្រមសីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមតម្រូវការនៃក្រមសីលធម៌ CPAA និង វិធានឯករាជ្យរបស់ធនាគារជាតិ។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលយើងបានទទួលនាកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ រួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែមទៅតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ដើម្បីពិចារណាថាតើព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំ ផ្អែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ទៅលើព័ត៌មានផ្សេងៗដែលយើងបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យចៀសផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការកំហុសឆ្គង ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់ធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាផ្សេងប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ចាំបាច់ការណ៍ហិរញ្ញវត្ថុទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយពាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនាដោយសារការក្លែងបន្លំរួមមាន ការសមគំនិត ការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីពាក់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។

- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យទៅលើ ភ័ស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថាតើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំរិតទៅលើលទ្ធភាពរបស់ធនាគារ ក្នុង ការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាវាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ចំពោះការលាតត្រដាងព័ត៌មាន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភ័ស្តុតាងសវនកម្មដែល យើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬ លក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យធនាគារ ឈប់បន្តនិរន្តរភាពអាជីវកម្ម។
- វាយតម្លៃការបង្ហាញទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និង កំណត់ថារបាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលា
សវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញ
ក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

ជ. ក្រុមហ៊ុន ប្រាយតែជីវហាវខ្មែរភីស៍ (ខេមបូឌា)



គុយ លីម

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦

ធនាគារ ខេប៊ីប្រាសាក់ ម.ក

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	៣១ ធ្នូ ២០២៥		៣១ ធ្នូ ២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	១២៣.៣២៨.៥០៤	៤៩៤.៩១៧.២៨៧	១០១.០២៦.៩៤៤	៤០៦.៦៣៣.៤៥០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា	៥	៥៤៤.៩៤៥.៧៤០	២.១៨៦.៨៦៧.២៥៤	៤៤៣.៦៧៤.៤៧៣	១.៧៨៥.៧៨៩.៧៥៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៦	១៩.៣៦៤.៩៥៧	៧៧.៧១១.៥៧២	៩២.៧៨៩.១១១	៣៧៣.៤៧៦.១៧២
ឥណទាន និងបុព្វបទធានាអតិថិជន	៧	៤.៨៧៤.៩៣១.៣០៥	១៩.៥៦៣.០៩៩.៣៣៩	៤.៩២៥.៦៣២.៥៨៥	១៩.៨២៥.៦៧១.១៥៤
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI		៥៣.៧៥៥	២១៥.៧១៩	៥៣.៧៥៥	២១៦.៣៦៤
ទ្រព្យសម្បត្តិ និងបរិក្ខារ	៨	១៣.៤៣១.០៩០	៥៣.៨៩៨.៩៦៤	១២.៣០៦.៦៥៥	៤៩.៩៣៤.២៨៦
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៩	២១.៤១៤.៧៧១	៨៥.៩៣៧.៤៧៦	២០.២៩០.០១៦	៨១.៦៦៧.៣១៤
ទ្រព្យសកម្មអរូបី	១០	២៨.៣២១.៧៧៧	១១៣.៦៥៥.២៩១	៣០.៨០២.១៥៥	១២៣.៩៧៨.៦៧៤
ពន្ធពន្យារជាទ្រព្យសកម្ម	១១	២៦.១១៧.០៣០	១០៤.៨០៧.៦៤២	១០.៨៧០.៣៧៩	៤៣.៧៥៣.២៧៥
ទ្រព្យសកម្មផ្សេងៗ	១២	៦.៨០១.១២៧	២៧.២៩២.៩២៣	៥.០១០.៦៧៨	២០.១៦៧.៩៧៩
ទ្រព្យសកម្មសរុប		៥.៦៥៨.៧១០.០៥៩	២២.៧០៨.៤០៣.៤៦៧	៥.៦៤២.៤៥៦.៧៥១	២២.៧១០.៨៨៨.៤២២
ចំណូល និងមូលធន					
ចំណូល					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៣	១៨៣.៨៧៦.១៩១	៧៣៧.៨៩៥.១៥៤	១០៧.០៧៨.៦៧០	៤៣០.៩៩១.៦៨៧
ប្រាក់បញ្ញើរបស់អតិថិជន	១៤	៣.៨៣៣.២៣៣.៩២៦	១៥.៣៨២.៧៦៧.៧៣៧	៣.៤២៣.០៣៨.១២០	១៣.៧៧៧.៧២៨.៤៣៣
ប្រាក់កម្ចី	១៥	២៩១.៩៥២.២៤៣	១.១៧១.៦០៤.៣៥១	៨៩២.៣១៤.៩០៣	៣.៥៩១.៥៦៧.៤៨៥
បំណុលកតិសន្យា	៩	២១.៧៤០.៣២៦	៨៧.២៤៣.៩២៨	២០.៥០៥.៩៧៥	៨២.៥៣៦.៥៤៩
ពន្ធលើប្រាក់ចំណូលត្រូវបង់	១៦	៣៥.៦៨៩.០៨៨	១៤៣.២២០.៣១០	៦.៦៤០.៧២២	២៦.៧២៨.៩០៦
សិទ្ធិធានធនសម្រាប់អត្ថប្រយោជន៍បុគ្គលិក	១៧	៦៤៥.៧២៣	២.៥៩១.២៨៦	៥១៩.២៩៦	២.០៩០.១៦៦
បំណុលផ្សេងៗ	១៨	១៣.៨៣៦.០១៧	៥៥.៥២៣.៩៣៨	១១.៦២៧.៥៦៩	៤៦.៨០០.៩៦៥
បំណុលបន្ទាប់បន្សំ	១៩	២០.១៥៨.២៩៨	៨០.៨៩៥.២៥០	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨
ចំណូលសរុប		៤.៤០១.១៣១.៨១០	១៧.៦៦១.៧៤១.៩៥៤	៤.៤៩១.៩៣៩.៩០៨	១៨.០៨០.០៥៨.១២៩
មូលធន					
ដើមទុន	២០	៦០០.០០០.០០០	២.៤០០.០០០.០០០	៦០០.០០០.០០០	២.៤០០.០០០.០០០
ទុនបម្រុង	២១	៩១.៩៤៤.៧៩៦	៣៦៧.៧៧៩.១៨៤	៩១.៩៤៤.៧៩៦	៣៦៧.៧៧៩.១៨៤
ចំណេញរក្សាទុក		៥៣០.៣០៦.៤៨៨	២.១៨៧.៤៦៦.០៧៥	៤១៥.៩១៩.០៤២	១.៧២៨.៦៤៣.៣៧៧
ទុនបម្រុងបទប្បញ្ញត្តិ	២២	៣៥.៣២៦.៩៦៥	១៤២.០៤៦.៨៩៣	៤២.៦៥៣.០០៥	១៧១.៤៤៦.២៩២
លម្អៀងពីការប្តូរប័ណ្ណ		-	(៥០.៦៣០.៦៣៩)	-	(៣៧.០៣៨.៥៦០)
មូលធនគិតត្រឹមសរុប		១.២៥៧.៥៧៨.២៤៩	៥.០៤៦.៦៦១.៥១៣	១.១៥០.៥១២.៨៤៣	៤.៦៣០.៨៣០.២៩៣
ចំណូល និងមូលធនសរុប		៥.៦៥៨.៧១០.០៥៩	២២.៧០៨.៤០៣.៤៦៧	៥.៦៤២.៤៥៦.៧៥១	២២.៧១០.៨៨៨.៤២២

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៥ ដល់ទំព័រទី ១០៤ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**របាយការណ៍ចំណេញ-ខាត និងលទ្ធផលសេដ្ឋកិច្ចផ្សេងៗ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

	គំណត់ សម្គាល់	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	២៣	៧០០.១៧៨.៧០៨	២.៨០៨.៤១៦.៧៩៨	៧០៤.៧៩៣.០៦១	២.៨៦៩.២១២.៥៥១
ចំណាយការប្រាក់	២៣	(២៤៥.១១៩.២៦៧)	(៩៨៣.១៧៣.៣៨០)	(៣៣៤.២៣១.១៥២)	(១.៣៦០.៦៥៥.០២០)
ចំណូលការប្រាក់សុទ្ធ		៤៥៥.០៥៩.៤៤១	១.៨២៥.២៤៣.៤១៨	៣៧០.៥៦១.៩០៩	១.៥០៨.៥៥៧.៥៣១
ចំណូលកម្រៃជើងសារ	២៤	១.៥៨៥.២៥០	៦.៣៥៨.៤៣៨	១.៧៩២.៦៩១	៧.២៩៨.០៤៥
ចំណាយកម្រៃជើងសារ	២៤	(៣.៣០៩.៩៩២)	(១៣.២៧៦.៣៧៨)	(៣.៣៤០.៤២៦)	(១៣.៥៩៨.៨៧៤)
ចំណូលកម្រៃជើងសារសុទ្ធ		(១.៧២៤.៧៤២)	(៦.៩១៧.៩៤០)	(១.៥៤៧.៧៣៥)	(៦.៣០០.៨២៩)
ចំណូលផ្សេងៗ	២៥	២១៤.០៧០	៨៨៨.៦៣៥	២១៨.៧៤៣	៨៩០.៥០៣
(ខាត)/ចំណេញផ្សេងៗ		(១៥.០៥២.៨៨១)	(៦០.៣៧៧.១០៦)	៤.៨២៦.៣២២	១៩.៦៤៧.៩៥៧
ចំណូលប្រតិបត្តិការផ្សេងៗសរុប		៤៣៨.០១៧.១៨៩	១.៧២៨.២៥៨.៥២៩	៣៣៣.៥៦៩.០៦៥	១.៩១០.១៤៥.៤៦០
ខាតពីការថយចុះតម្លៃឥណទាន	២៦	(១៧០.១២៩.៨២៣)	(៦៨២.៣៩០.៧២០)	(១២២.៦៧២.១២៣)	(៤៩៩.៣៩៨.២១៣)
ចំណូលប្រតិបត្តិការផ្សេងៗសុទ្ធ		២៦៧.៨៨៧.៣៦៦	១.០៤៥.៨៦៧.៨០៩	២១៥.៨៩៦.៩៤២	១.៤១០.៧៤៧.២៤៧
ចំណាយបុគ្គលិក	២៧	(៩៧.៩៩៨.០២២)	(៣៩៣.០៧០.០៦៦)	(៩៥.១៣៦.២៧១)	(៣៨៧.២៩៩.៧៥៩)
រំលស់ទ្រព្យសម្បត្តិ និងរំលស់បរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	២៨	(១៣.៤៩២.៨៧២)	(៥៤.១១៩.៩១០)	(១២.៧៨៤.៤៦៩)	(៥២.០៦១.៨៥៧)
ចំណាយប្រតិបត្តិការផ្សេងៗ	២៩	(២២.៦៩២.៥៧៤)	(៩១.០១៩.៩១៤)	(២៣.៤២១.១៩២)	(៩៥.៣៨៧.៦៧៣)
ចំណេញមុនពន្ធលើប្រាក់ចំណូល		១៣៤.១៨៦.៥៩៧	៥៨៨.២០៦.៣៥៧	១២០.០៤១.១៨៤	៤៨៨.៦៨៧.៦៦០
ចំណាយពន្ធលើប្រាក់ចំណូល	៣០(ក)	(២៧.១២១.១៥១)	(១០៨.៧៨៣.០៩៨)	(២៤.២៧២.៤២៣)	(៩៨.៨២៩.៣១៨)
ចំណេញក្រុម		១០៧.០៦៥.៤៤៦	៤៧៩.៤២៣.២៥៩	៩៥.៧៦៨.៧៦១	៣៨៩.៨៥៨.៣៤២
ចំណូលសេដ្ឋកិច្ចផ្សេងៗ					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត		-	(១៣.៥៩២.០៧៩)	-	(៦៧.៦៩០.៣០៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(១៣.៥៩២.០៧៩)	-	(៦៧.៦៩០.៣០៤)
ខាតលម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងពន្ធចេញ		-	(១៣.៥៩២.០៧៩)	-	(៦៧.៦៩០.៣០៤)
ចំណូលសេដ្ឋកិច្ចសរុបក្រុម		១០៧.០៦៥.៤៤៦	៤៥២.២៣៩.១០១	៩៥.៧៦៨.៧៦១	៣៥៤.៤៧៧.៧៣៤
ចំណេញបេសៈ					
ម្ចាស់ធនាគារ		១០៧.០៦៥.៤៤៦	៤៥២.២៣៩.១០១	៩៥.៧៦៨.៧៦១	៣៥៤.៤៧៧.៧៣៤
ចំណូលសេដ្ឋកិច្ចសរុបបេសៈ					
ម្ចាស់ធនាគារ		១០៧.០៦៥.៤៤៦	៤៥២.២៣៩.១០១	៩៥.៧៦៨.៧៦១	៣៥៤.៤៧៧.៧៣៤

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៥ ដល់ទំព័រទី ១០៤ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

របាយការណ៍បម្រែបម្រួលមូលធន
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

របាយការណ៍បម្រែបម្រួលមូលធន									
បំពេញក្នុងឆ្នាំ	ដើមទុន	ទុនបម្រែបម្រួលសម្រាប់បែបក		បំណុលរំលស់		ទុនបម្រែបម្រួលបញ្ញត្តិ		លម្អៀងការប្តូររូបិយប័ណ្ណ	
		ការប្រែប្រួល	ចំណុចចាប់ផ្តើម	ការប្រែប្រួល	ចំណុចចាប់ផ្តើម	ការប្រែប្រួល	ចំណុចចាប់ផ្តើម	ការប្រែប្រួល	ចំណុចចាប់ផ្តើម
សមតុល្យនៅចុងឆ្នាំ២០២៤	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០
បំពេញក្នុងឆ្នាំ	-	-	-	-	-	-	-	-	-
ខាតបង់ប្រាក់ប្តូរ - បញ្ញត្តិ	-	-	-	-	-	-	-	-	-
ចំណូលពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-
ចំណូលពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-
ប្រាក់បញ្ញត្តិការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-
សមតុល្យនៅចុងឆ្នាំ២០២៥	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០
សមតុល្យនៅចុងឆ្នាំ២០២៥	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០
បំពេញក្នុងឆ្នាំ	-	-	-	-	-	-	-	-	-
ខាតបង់ប្រាក់ប្តូរ - បញ្ញត្តិ	-	-	-	-	-	-	-	-	-
ចំណូលពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-
ចំណូលពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-
ប្រាក់បញ្ញត្តិការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-
សមតុល្យនៅចុងឆ្នាំ២០២៥	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០	២.៤០០.០០០.០០០

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៥ ដល់ទំព័រទី ១០៤ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

	កំណត់សម្គាល់	សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់បានពីប្រតិបត្តិការ	៣២(ក)	២៧៨.០០៤.០៤៦	១.១១៥.០៧៤.២២៩	២៤៧.៨៩៤.៩៥៤	១.០៤៩.៨៩០.៣៥៩
ការប្រាក់បានទទួល		៦៨៩.០២៥.១៧៥	២.៧៦៣.៦៧៩.៩៧៧	៦៩៩.៩៦០.០០១	២.៨៤៩.៥៣៧.១៦៤
ការប្រាក់បានបង់		(២៦៥.២៣០.១៩៥)	(១.០៦៣.៨៣៨.៣១២)	(៣២៨.៩៥៥.៥៩៧)	(១.៣៣៩.១៧៨.២៣៥)
ពន្ធលើប្រាក់ចំណូលបានបង់	១៦	(១៣.៣១៩.៤៧៩)	(៥៣.៤២៤.៤៣០)	(២៩.៣៣៦.៣៣៩)	(១១៩.៤២៨.២៣៦)
អត្ថប្រយោជន៍បុគ្គលិកបានបង់		(៤.៨០៨.៩៥៩)	(១៩.២៨៨.៧៣៥)	(៤.៣៦១.៤៣៦)	(១៧.៧៥៥.៤០៦)
សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ		៦៨៣.៦៧០.៥៨៨	២.៧៤២.២០២.៧២៩	៥៩៥.២០១.៥៨៣	២.៤២៣.០៦៥.៦៤៦
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៨	(៥.៦៣៩.៤៣៦)	(២២.៦១៩.៧៧៨)	(៣.៦៥៨.៨៩៨)	(១៤.៨៩៥.៣៧៤)
ការទិញទ្រព្យសកម្មអរូបី	១០	(១.០២៥.៥២៥)	(៤.១១៣.៣៨១)	(១៦.១៧៨.០០៨)	(៦៩.៨៦០.៦៧១)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(៤.០៧៤)	(១៦.៣៤១)	(២៦.៤៩២)	(១០៧.៨៤៩)
ការវិនិយោគ NCD		(៦.៦៣៩.០៧៤)	(២៦.៦២៩.៣២៦)	(៨.៨០៥.៣៧៤)	(៣៥.៨៤៦.៦៧៨)
ការប្រមូលប្រាក់ពីការវិនិយោគ NCD		៨.៨០៥.៣៧៤	៣៥.៣១៨.៣៥៥	៥.៦៥០.៨២៩	២៣.០០៤.៥២៥
ប្រាក់កម្ចីជន្យលើធានាលើដើមទុន		-	-	៧.៥០០.០០០	៣០.៥៣២.៥០០
សាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ		(៨.៥០២.៧៣៥)	(១៨.០៦០.៤៧១)	(១៥.៥១៧.៩៤៣)	(៦៣.១៧៣.៥៤៧)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី	១៥	១៨៤.៥៣១.០១០	៧៤០.១៥៣.៨៨១	៤២៧.៦៨៣.៣០៧	១.៧៤១.០៩៨.៧៤៣
ការទូទាត់សងប្រាក់កម្ចី		(៧៨១.១២៦.៥៦៦)	(៣.១៣៣.០៩៨.៦៥៦)	(៩៣២.២៦៧.៧៥១)	(៣.៧៩៥.២៦២.០១៤)
ការទូទាត់សងបំណុលបន្ទាប់បន្សំ	១៩	(១០.០០០.០០០)	(៤០.១១០.០០០)	(២០.៥០០.០០០)	(៨៣.៤៥៥.៥០០)
ការទូទាត់ប្រាក់ដើមនៃកតិសន្យា		(៥.២៥៩.៤៩៦)	(២១.០៩៥.៨៣៨)	(៧.០៤០.៦៧៧)	(២៨.៦៦២.៩៥៦)
សាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន		(៦១១.៨៥៥.០៥២)	(២.៤៥៤.១៥០.៦១៣)	(៥២២.១២៤.១២១)	(២.១៦៦.២៨១.៣៦៧)
កំណើនសាច់ប្រាក់ និងសាច់ប្រាក់ សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		៦៧.៣១២.៨០១	២៦៩.៩៩១.៦៤៥	៤៧.៥៥៨.៥១៩	១៩៣.៦១០.៧៣២
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ		-	(៣.១៤៧.៤៣៧)	-	(១៥.៧៤៤.៤៨៨)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	៣១	៣៤០.៨១៧.៩០៧	១.៣៦៧.៧០២.២៦០	២៧៣.៥០៤.១០៦	១.១០២.៨២១.៦៦២

សកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់ បានលាតត្រដាងក្នុងកំណត់សម្គាល់ផ្សេងៗ មានដូចខាងក្រោម៖

- ការទិញទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ - កំណត់សម្គាល់ ៩១

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៥ ដល់ទំព័រទី ១០៤ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១. ព័ត៌មានទូទៅ

ធនាគារ ខេប៊ីប្រាសាក់ ម.ក (ហៅកាត់ថា ធនាគារ) គឺជាធនាគារពាណិជ្ជមានអាជ្ញាបណ្ណដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០០១១៥៧ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១។ ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ២១២ ផ្លូវលេខ ២៧១ សង្កាត់ ទួលទំពូង ២ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

យោងតាមលិខិតលេខ ៨៧.០២៣.១១២៥ ឆ.ត ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ ខេប៊ីប្រាសាក់ ម.ក (ហៅកាត់ថា ធនាគារ) បានទទួលការអនុម័តពីធនាគារជាតិ នៃ កម្ពុជា ចំពោះការរួមបញ្ចូលគ្នារវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក និង ធនាគារ ភូមិមិន កម្ពុជា ភីអិលស៊ី។

ធនាគារ ខេប៊ីប្រាសាក់ ម.ក (ធនាគារ) បានទទួលលិខិតលេខ ១២០៧ ព.ណ ចបព ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ពីក្រសួងពាណិជ្ជកម្ម សម្រាប់ការអនុម័តលើការចុះបញ្ជី បន្ទាប់ពីរួមបញ្ចូលគ្នា។

ធនាគារគឺជាបុគ្គលម្ចាស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងដោយ Kookmin Bank Co., Ltd., (KB) ដែលមានទីតាំងស្ថិតនៅសាធារណរដ្ឋកូរ៉េ។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺផ្តល់លទ្ធភាពដល់សហគមន៍ និងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៃប្រទេសកម្ពុជា ដើម្បីទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងសាខាផ្សេងៗក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយ របាយការណ៍ហិរញ្ញវត្ថុនេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសាធារណៈ

កំណត់សម្គាល់នេះផ្តល់នូវបញ្ជីនៃគោលការណ៍គណនេយ្យជាសាធារណៈ ដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ឆ្នាំដែលបានបង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (CIFRS)។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុនៃឧបករណ៍មូលធនដែលវាស់វែងតាមតម្លៃសមស្រប។

ធនាគារលាតត្រដាងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលនីមួយៗ ដែលរំពឹងថាត្រូវប្រមូលមកវិញ ឬត្រូវទូទាត់ក្នុងរយៈពេលមិនលើស១២ខែបន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ជារយៈពេលខ្លី ហើយចំនួនដែលលើសពី១២ខែបន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ ជារយៈពេលវែង។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលស្របទៅតាម CIFRS តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ ហើយវាក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មាន មានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ៣ ។

របាយការណ៍ហិរញ្ញវត្ថុជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពីរបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរជាគោល។

២.២ ស្តង់ដាគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ

(ក) ស្តង់ដាគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយដែលធនាគារបានអនុវត្ត

ធនាគារបានអនុវត្តស្តង់ដា និងវិសោធនកម្មដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ៖

- កង្វះលទ្ធភាពក្នុងការផ្តោះប្តូរ (Lack of exchangeability)
វិសោធនកម្មខាងលើនេះ មិនមានផលប៉ះពាល់ទៅលើចំនួនដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុនៗទេ ហើយក្រុមហ៊ុនរួម និងធនាគារ មិនរំពឹងថាមានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគតទេ។

(ខ) ស្តង់ដាគណនេយ្យថ្មី និងបំណកស្រាយដែលធនាគារមិនទាន់បានអនុវត្ត

មានស្តង់ដាគណនេយ្យថ្មី និងបំណកស្រាយមួយចំនួនដែលត្រូវបានចេញផ្សាយរួច ប៉ុន្តែមិនទាន់ចូលជាធរមានសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ហើយធនាគារមិនទាន់បានអនុវត្តមុនកាលកំណត់ទេ។

- វិសោធនកម្មចំពោះការចាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ – វិសោធនកម្ម CIFRS 9 និង CIFRS 7 (ចូលជាធរមានសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ឬ ការិយបរិច្ឆេទបន្ទាប់ពីនេះ)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.២ ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ (ត)

ស្តង់ដារគណនេយ្យនិងវិសោធនកម្មស្តង់ដារគណនេយ្យនេះ មិនត្រូវបានរំពឹងថាមានផលប៉ះពាល់ជាសារវន្ត ចំពោះធនាគារ សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគត និងប្រតិបត្តិការនាពេលឆាប់ៗខាងមុខនេះទេ លើកលែងតែ៖

- ការបង្ហាញ និងការលាតត្រដាងក្នុងរបាយការណ៍ហិរញ្ញវត្ថុ – CIFRS 18 (ចូលជាធរមានសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ ឬ ការិយបរិច្ឆេទបន្ទាប់ពីនេះ)។

CIFRS 18 នឹងជំនួស CIAS 1 ស្តីពី ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ដែលណែនាំនូវតម្រូវការថ្មីដែលនឹងជួយឱ្យសម្រេចបាននូវការប្រៀបធៀបលទ្ធផលហិរញ្ញវត្ថុរបស់អង្គភាពស្រដៀងគ្នា និងផ្តល់ព័ត៌មានដែលពាក់ព័ន្ធ និងកាន់តែមានតម្លាភាពបន្ថែមទៀតដល់អ្នកប្រើប្រាស់។ ទោះបីជា CIFRS 18 មិនប៉ះពាល់ដល់ការទទួលស្គាល់ ឬការវាស់វែងខ្លះផ្សេងៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុក៏ដោយ ក៏ផលប៉ះពាល់របស់វាចំពោះការបង្ហាញ និងការលាតត្រដាង ត្រូវបានរំពឹងថានឹងមានការប៉ះពាល់ខ្លះៗ ជាពិសេសខ្លះដែលពាក់ព័ន្ធនឹងរបាយការណ៍លទ្ធផលហិរញ្ញវត្ថុ និងការផ្តល់នូវវិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

បច្ចុប្បន្ននេះ គណៈគ្រប់គ្រងកំពុងវាយតម្លៃផលប៉ះពាល់លម្អិត នៃការអនុវត្តស្តង់ដារថ្មីចំពោះរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ធនាគារនឹងអនុវត្តស្តង់ដារថ្មីចាប់ពីកាលបរិច្ឆេទចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧។ ការអនុវត្តប្រតិបត្តិការត្រូវបានតម្រូវ ដូច្នេះព័ត៌មានប្រៀបធៀបសម្រាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ នឹងត្រូវវាយការណ៍ឡើងវិញ អនុលោមតាម CIFRS 18 ។

២.៣ គោលការណ៍នៃការរួមបញ្ចូលអាជីវកម្មដែលស្ថិតនៅក្រោមការគ្រប់គ្រងរួម

យោងតាមវិធីសាស្ត្រគណនេយ្យ predecessor សម្រាប់ការរួមបញ្ចូលអាជីវកម្ម ធនាគារទទួលទ្រព្យសកម្មនិងបំណុល (ទ្រព្យសកម្មសុទ្ធ) ពីអង្គភាពមួយទៀត (អ្នកទទួល) ក្រោមការគ្រប់គ្រងរួម និងទទួលស្គាល់លើកដំបូងនូវទ្រព្យសកម្មនិងបំណុលដែលបានផ្ទេរ តាមតម្លៃយោង នៅក្នុងគណនីរបស់អ្នកទទួល នាការលបរិច្ឆេទផ្ទេរ។ មិនមានទ្រព្យសកម្ម ឬបំណុល ត្រូវបានរាយការណ៍ឡើងវិញឱ្យស្មើនឹងតម្លៃសមស្របរបស់វា នាការលបរិច្ឆេទផ្ទេរទេ។

នៅពេលដែលមិនមានកេរ្តិ៍ឈ្មោះអាជីវកម្មត្រូវបានទទួលស្គាល់ក្នុងគ្រាមុន នៅកម្រិតអង្គភាពខ្ពស់ជាងគេបំផុតដែលមានការគ្រប់គ្រងរួមគ្នា នោះពេលរួមបញ្ចូលគ្នាក៏មិនមានការកាត់ត្រាកេរ្តិ៍ឈ្មោះអាជីវកម្មដែរ។ ចំនួនលម្អៀងរវាងចំណាយប្រតិបត្តិការ និងតម្លៃយោងរបស់ទ្រព្យសកម្មសុទ្ធ ត្រូវបានកាត់ត្រាជាទុនបម្រុងនៅក្នុងមូលធន។

ធនាគារសម្រេចជ្រើសរើសវិធីសាស្ត្រពេលអនាគត ដោយសាររបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ មិនបានឆ្លុះបញ្ចាំងពីលទ្ធផលរបស់អ្នកទទួល សម្រាប់ការិយបរិច្ឆេទមុនកាលបរិច្ឆេទផ្ទេរទេ។ ដូចនេះ ចំនួនប្រៀបធៀបសម្រាប់ឆ្នាំមុន មិនត្រូវបានរាយការណ៍ឡើងវិញ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៤ ការប្តូររូបិយប័ណ្ណ

i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ
គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានវាស់តម្លៃដោយប្រើប្រាស់
រូបិយប័ណ្ណក្នុងបរិយាកាសសេដ្ឋកិច្ចចម្បងដែលធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា រូបិយប័ណ្ណគោល)។ ធនាគារកំណត់
យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល ដោយសារប្រាក់ដុល្លារអាមេរិកមានឥទ្ធិពលជាសារវន្ត ចំពោះប្រតិបត្តិការរបស់
ធនាគារ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងជារូបិយប័ណ្ណ
សម្រាប់បង្ហាញរបស់ធនាគារ។

ii) ប្រតិបត្តិការ និងសមតុល្យ
ប្រតិបត្តិការជារូបិយប័ណ្ណបរទេសផ្សេងៗ ត្រូវបានកត់ត្រាទៅជារូបិយប័ណ្ណគោល តាមអត្រាប្តូរប្រាក់
នាការលហិតច្នៃនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណ ដែលបណ្តាលមកពីការទូទាត់តាមប្រតិបត្តិការ
បែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយរុក្ខនានាដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក
តាមអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។
ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាត តាមមូលដ្ឋានចំនួនសុទ្ធ។

iii) ការបង្ហាញជាប្រាក់រៀល
អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុត្រូវបង្ហាញជាប្រាក់រៀល។ របាយ
ការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ នឹងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើ
អត្រាប្តូរប្រាក់មធ្យមក្នុងឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ ត្រូវ
បានប្តូរតាមអត្រាថ្ងៃទិបញ្ជីនាការលហិតច្នៃរាយការណ៍ ហើយមូលធនរបស់ភាគទុនិក និងទុនបម្រុង ត្រូវបានប្តូរដោយប្រើ
អត្រាប្តូរប្រាក់នាការលហិតច្នៃប្រតិបត្តិការនោះ។ លម្អៀងពីការប្តូរប្រាក់ដែលកើតឡើងពីការប្តូរទុនបម្រុង ត្រូវបានទទួល
ស្គាល់ផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូរផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។
ធនាគារបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា។ គិតត្រឹមកាលបរិច្ឆេទ
រាយការណ៍ អត្រាមធ្យមគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០១១ រៀល (២០២៤ ៖ ៤.០៧១ រៀល) ហើយអត្រាថ្ងៃទិបញ្ជីគឺ ១
ដុល្លារអាមេរិក ស្មើនឹង ៤.០១៣ រៀល (២០២៤ ៖ ៤.០២៥ រៀល)។

២.៥ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ក្នុងដៃ
ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារ
ផ្សេងៗ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីផ្សេងៗ ដែលមានកាលកំណត់ដំបូងបីខែ ឬតិចជាង ដែលអាច
បង្វិលទៅជាសាច់ប្រាក់បាន និងមានហានិភ័យនៃការប្រែប្រួលតម្លៃតិចតួច។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសាធារណៈ (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ

២.៦.១ ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក) ចំណាត់ថ្នាក់

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ទៅក្នុងចំណាត់ថ្នាក់នៃការវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងបន្តបន្ទាប់តាមតម្លៃសមស្រប ក្នុង OCI និង
- ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់

ចំពោះការវិនិយោគឧបករណ៍មូលធន ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរ ធនាគារបានជ្រើសរើសការទទួលស្គាល់លើកដំបូងជាស្ថាពរ ដើម្បីកត់ត្រាការវិនិយោគមូលធន តាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ (FVOCI)។

ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ។

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

- ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទជាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ដែលសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ទៅលើចំនួនប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

ធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ តែនៅពេលដែលគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្មទាំងនោះ មានការផ្លាស់ប្តូរតែប៉ុណ្ណោះ។

(ខ) ការទទួលស្គាល់ និងការលុបទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលដែលធនាគារក្លាយជាភាគីមួយក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ ការទិញនិងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមមធ្យោបាយធម្មតា ត្រូវបានទទួលស្គាល់ នាកាលបរិច្ឆេទជួញដូរជាកាលបរិច្ឆេទដែលធនាគារធ្វើការទិញ ឬលក់ទ្រព្យសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលុបទទួលស្គាល់ នៅពេលដែលសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរ ហើយធនាគារបានផ្ទេរនូវរាល់ហានិភ័យជាសារវន្ត និងផលកម្មសិទ្ធិទាំងអស់។ ចំណេញ ឬខាតពីការលុបទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលុបទទួលស្គាល់។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

២.៦.១ ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(គ) ការវាស់វែង

នាពេលទទួលស្គាល់លើកដំបូង ធនាគារវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប ឬក្របខ័ណ្ឌជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានវាស់វែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត (FVPL)។ បន្ទាប់ពីការទទួលស្គាល់លើកដំបូងក្លាយ សំវិធានធនសម្រាប់ការថយចុះតម្លៃឥណទានរំពឹងទុក (ECL) ត្រូវបានទទួលស្គាល់សម្រាប់ ទ្រព្យសកម្មដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយ ដែលត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត នៅពេលទ្រព្យសកម្មមួយត្រូវបានបង្កើតឡើងថ្មី។

ឧបករណ៍បំណុល

ការវាស់វែងឧបករណ៍បំណុលគឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ យោងតាមកត្តាទាំងនេះ ធនាគារធ្វើចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់។

ថ្លៃដើមដករំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលលំហូរសាច់ប្រាក់នោះគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ (SPPI) និងដែលមិនត្រូវបានកំណត់តាម FVPL ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវទៅតាមសំវិធានធនការខាតឥណទានរំពឹងទុក ដែលបានទទួលស្គាល់។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះត្រូវបានដាក់បញ្ចូលនៅក្នុង ចំណូលការប្រាក់ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

(ឃ) ការថយចុះតម្លៃ

ធនាគារវាយតម្លៃការខាតឥណទានរំពឹងទុក តាមមូលដ្ឋានរំពឹងមើលទៅថ្ងៃអនាគត ដែលទាក់ទងជាមួយនឹងឧបករណ៍បំណុលរបស់ខ្លួនដែលវាស់វែងតាមថ្លៃដើមដករំលស់ និងហានិភ័យដែលកើតពីកិច្ចសន្យាផ្តល់ឥណទាន។ ធនាគារទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ចំពោះការខាតប្រភេទនេះ នាកាលបរិច្ឆេទរាយការណ៍។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពី ៖

- ចំនួនមិនលម្អៀង និងចំនួនដែលបានឡើងប្រូបាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងការព្យាករណ៍អំពីលក្ខខណ្ឌនាពេលអនាគត

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវត្ថុ (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

២.៦.១ ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(ឃ) ការថយចុះតម្លៃ (ត)

ធនាគារបានអនុវត្តវិធីសាស្ត្រប្រើដំណាក់កាល ដើម្បីវាស់វែងការខាតបង់ឥណទានរំពឹងទុក សម្រាប់ប្រភេទដូចខាងក្រោម៖

- ឧបករណ៍បំណុលដែលវាស់វែងតាមថ្លៃដើមដករំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន

វិធីសាស្ត្រប្រើដំណាក់កាលដែលផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់លើកដំបូង មានដូចខាងក្រោម៖

ដំណាក់កាលទី ១ ៖ ECL ១២ខែ

ចំពោះចំនួនដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងដែលមិនមានការថយចុះតម្លៃឥណទាន នៅពេលបង្កើតឡើង នោះវាត្រូវបានទទួលស្គាល់តាមផ្នែកនៃ ECL ពេញមួយអាយុកាល ដែលទាក់ទងនឹងប្រូបាបន៍ព្រឹត្តិការណ៍មិនសងប្រាក់ ដែលកើតឡើងក្នុងរយៈពេល១២ខែបន្ទាប់។

ដំណាក់កាលទី ២ ៖ ECL ពេញមួយអាយុកាល – មិនមានការថយចុះតម្លៃឥណទាន

ចំពោះចំនួនដែលមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់លើកដំបូង ប៉ុន្តែមិនមានការថយចុះតម្លៃឥណទាន នោះវាត្រូវបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល (ពេលគឺ ឆ្លុះបញ្ចាំងពីអាយុកាលនៅសល់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ)។

ដំណាក់កាលទី ៣ ៖ ECL ពេញមួយអាយុកាល – មានការថយចុះតម្លៃឥណទាន

ហានិភ័យដែលត្រូវបានវាយតម្លៃថាមានការថយចុះតម្លៃឥណទាន នៅពេលដែលមានព្រឹត្តិការណ៍មួយ ឬច្រើនដែលមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគតនៃទ្រព្យសកម្មនោះបានកើតឡើង។ ចំពោះចំនួនមានហានិភ័យ ដែលបានក្លាយជាឥណទានថយចុះតម្លៃ នោះវាត្រូវបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល ហើយចំណូលការប្រាក់ត្រូវបានគណនាដោយយកអត្រាការប្រាក់មានប្រសិទ្ធភាព គុណជាមួយនឹងថ្លៃដករំលស់ (កាត់កងជាមួយនឹងសំវិធានធន) ជាជាងគុណជាមួយនឹងតម្លៃយោងដុល។

ECL ត្រូវបានទទួលស្គាល់ជាការខាតពីការថយចុះតម្លៃឥណទាននៅក្នុងចំណេញ-ខាត។

សូមយោងទៅកំណត់សម្គាល់ ៣៥.១.គ ស្តីពី ហានិភ័យឥណទាន នៅក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ចំពោះសេចក្តីលម្អិតនៃការវាស់វែង ECL ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

២.៦.២ បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលធនាគារ ក្លាយជាភាគីនៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ បំណុលហិរញ្ញវត្ថុរបស់ធនាគារ រួមមាន ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី មូលបត្របំណុល បំណុលបន្ទាប់បន្សំ និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការ ចំពោះបំណុលប្រតិបត្តិការទាំងអស់ដែលមិនវាស់វែងតាមតម្លៃសមស្រប ក្នុងចំណេញ-ខាត។ បំណុលហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែលវាត្រូវបានសងរំលស់អស់ ឬបើមិនដូច្នោះទេវាត្រូវបានសងផ្តាច់អស់។

២.៦.៣ កិច្ចសន្យាផ្តល់ឥណទាន

កិច្ចសន្យាផ្តល់ឥណទានដែលធនាគារបានផ្តល់ ត្រូវបានវាស់វែងតាមចំនួនសំវិធានធនសម្រាប់ការខាតបង់។ ធនាគារមិនបានផ្តល់កិច្ចសន្យាឥណទានណាមួយ តាមអត្រាក្រោមអត្រាទីផ្សារទេ ឬដែលអាចទូទាត់ជាសាច់ប្រាក់សុទ្ធ ឬដោយការចេញឧបករណ៍ហិរញ្ញវត្ថុមួយផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន ការខាតឥណទានរំពឹងទុកត្រូវបានទទួលស្គាល់ជាសំវិធានធន (ត្រូវបានបង្ហាញក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះកិច្ចសន្យាទាំងឡាយណាដែលរួមបញ្ចូលនូវឥណទាន និងកិច្ចសន្យាមិនទាន់ដកប្រាក់ ធនាគារមិនអាចកំណត់ការខាតឥណទានរំពឹងទុកដាច់ដោយឡែក ចំពោះសមាសធាតុកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ពីសមាសធាតុឥណទានទាំងនោះបានទេ ដូចនេះ ការខាតឥណទានរំពឹងទុកចំពោះកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតឥណទាន។ ក្នុងករណីដែលបណ្តុំការខាតឥណទានរំពឹងទុក លើសពីតម្លៃយោងដុលរបស់ឥណទាន នោះការខាតឥណទានរំពឹងទុកត្រូវបានទទួលស្គាល់ជាសំវិធានធន។

២.៧ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់កងចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ ហើយមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬមានបំណងទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៨ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គុយ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃបង្គុយ ប្រសិនបើមាន។ ថ្លៃដើមមានចំណាយផ្ទាល់ផ្សេងៗ ដែលបានចំណាយក្នុងការយកទ្រព្យសម្បត្តិនោះ មកកាន់ទីតាំង និងលក្ខខណ្ឌចាំបាច់ ដើម្បីឱ្យវាបំពេញលទ្ធភាពប្រតិបត្តិការ ទៅតាមការគ្រោងទុករបស់គណៈគ្រប់គ្រង។

ចំណាយបន្តបន្ទាប់ទៀតដែលទាក់ទងនឹងខ្ទង់នៃទ្រព្យសម្បត្តិ និងបរិក្ខារណាមួយ ដែលត្រូវបានទទួលស្គាល់រួចហើយ ត្រូវបានបូកបន្ថែមទៅលើតម្លៃយោងរបស់ទ្រព្យសម្បត្តិ នៅពេលដែលមានភាពប្រាកដថានឹងមានអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត ដែលលើសពីស្តង់ដារប្រតិបត្តិការដែលបានវាយតម្លៃដំបូងរបស់ទ្រព្យសម្បត្តិដែលមានស្រាប់នោះ នឹងហូរចូលមកក្នុងធនាគារ។ ចំណាយនាពេលបន្តបន្ទាប់ផ្សេងៗទាំងអស់ ត្រូវបានទទួលស្គាល់ជាចំណាយ ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។

រំលស់ត្រូវបានគណនាដោយប្រើវិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើមរបស់ទ្រព្យសម្បត្តិ ដកតម្លៃសំណល់របស់វា អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាន។

សំណង់កំពុងសាងសង់បង្ហាញអំពីទ្រព្យសម្បត្តិ និងបរិក្ខារដែលកំពុងសាងសង់ និងត្រូវបានរាយការណ៍តាមថ្លៃដើម ដែលរួមមាន ចំណាយក្នុងការសាងសង់ ទ្រព្យសម្បត្តិ និងបរិក្ខារ និងចំណាយផ្ទាល់ផ្សេងៗ។ សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេ រហូតដល់ពេលដែលសំណង់នោះត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងភាពរួចរាល់សម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការ។

អាយុកាលប្រើប្រាស់ប៉ាន់ស្មាន មានដូចខាងក្រោម៖

អាយុកាលប្រើប្រាស់	
សង្ហារឹមការិយាល័យ	៥ឆ្នាំ
គ្រឿងម៉ាស៊ីនការិយាល័យ	៥ឆ្នាំ
រថយន្ត និងទោចក្រយានយន្ត	ពី ៤ឆ្នាំ ទៅ ៥ឆ្នាំ
កុំព្យូទ័រ និងបរិក្ខារបន្ទាប់បន្សំ	៤ ឆ្នាំ
បរិក្ខារទំនាក់ទំនង	៤ ឆ្នាំ
ការកែលម្អទ្រព្យជួល	រយៈពេលណាមួយដែលខ្លីជាងរវាងចំរើនវិសាលភាព និងអាយុកាលសេដ្ឋកិច្ចរបស់វា

តម្លៃសំណល់របស់ទ្រព្យសម្បត្តិ អាយុកាលប្រើប្រាស់ និងវិធីសាស្ត្ររំលស់ ត្រូវបានត្រួតពិនិត្យ និងកែតម្រូវនាពេលខាងមុខតាមការសមស្រប ប្រសិនបើមានសញ្ញាណបង្ហាញពីការប្រែប្រួលជាសារវន្តណាមួយ ចាប់ពីកាលបរិច្ឆេទរាយការណ៍ចុងក្រោយមក។

តម្លៃយោងរបស់ទ្រព្យសម្បត្តិមួយត្រូវបានកត់ត្រាបន្ថយ ឱ្យស្មើនឹងតម្លៃដែលអាចស្រង់មកវិញបានរបស់វាភ្លាមៗ ប្រសិនបើតម្លៃយោងរបស់ទ្រព្យសម្បត្តិនោះ មានចំនួនច្រើនជាងតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវបានរួមបញ្ចូលនៅក្នុងចំណេញ-ខាត។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវត្ថុ (ត)

២.៩ ទ្រព្យសកម្មអរូបី

អាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ប្រសិនបើមាន។ ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ ដោយប្រើវិធីសាស្ត្ររំលស់ថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានពី៥ឆ្នាំទៅ១០ឆ្នាំ។ សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេ រហូតដល់ពេលដែលសំណង់នោះត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងភាពរួចរាល់សម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការ។ ចំណាយផ្សេងៗពាក់ព័ន្ធនឹងការថែទាំកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលមានប្រតិបត្តិការនោះបានកើតឡើង។

២.១០ ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតម្លៃយោងរបស់វា នឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់តាមចំនួនលម្អៀងរវាងតម្លៃយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបានគឺជាតម្លៃមួយណាដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ ត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាពក្នុងការកាត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញ នៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកាត់ត្រាជាបន្ទុកក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។ ការកាត់ត្រាត្រលប់មកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាតទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់ កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានទទួលស្គាល់ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។

២.១១ អត្ថប្រយោជន៍បុគ្គលិក

- i) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី
អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកាត់ត្រាបង្គរ ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យធនាគារ។
- ii) បង្គរប្រាក់បំណាច់ការងារ
នេះគឺជាបង្គរប្រាក់បំណាច់ការងារ សម្រាប់បុគ្គលិកដែលមានកិច្ចសន្យាមានចីរភាពកំណត់ ដែលមានសិទ្ធិទទួលបាន ៥% នៃតម្លៃសរុបក្នុងកិច្ចសន្យានៅពេលបញ្ចប់នៃកិច្ចសន្យា។ បង្គរប្រាក់បំណាច់ការងារនេះត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ននៃភាពកិច្ច នាការិយបរិច្ឆេទរាយការណ៍។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវត្ថុ (ត)

២.១១ អត្ថប្រយោជន៍បុគ្គលិក (ត)

iii) របបប្រាក់សោធន

ធនាគារបង់ភាគទានប្រចាំខែជាប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ច ទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលជាផ្នែកសាធារណៈរដ្ឋបាលនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងប្រទេសកម្ពុជា។ ធនាគារមិនមានកាតព្វកិច្ចបង់ប្រាក់បន្ថែមទៀតទេ នៅពេលដែលបានបង់ភាគទាននេះរួច។ ភាគទានត្រូវបានកាត់ត្រាជាចំណាយអត្ថប្រយោជន៍បុគ្គលិក នៅពេលដល់ថ្ងៃកំណត់។

iv) អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាស តម្រូវឱ្យអង្គភាពនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យបុគ្គលិក ដែលមានកិច្ចសន្យាការងារមិនមានចីរភាពកំណត់ ដូចខាងក្រោម៖

ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ ថ្ងៃ នៃប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់៦ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧,៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវបានកាត់ត្រាបង្កក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យធនាគារ។

២.១២ ចំណូល និងចំណាយការប្រាក់

ចំណូល និងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលការប្រាក់ និងចំណាយការប្រាក់ ក្នុងរបាយការណ៍ចំណេញ-ខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រដែលត្រូវបានប្រើក្នុងការគណនាថ្លៃដើមដករំលស់ នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយ ឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកនិងទទួលស្គាល់ ចំណូលការប្រាក់ ឬចំណាយការប្រាក់ក្នុងចំណេញ-ខាត លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បបរមាជាក់ស្តែងចំពោះការទូទាត់សាច់ប្រាក់នាពេលអនាគតប៉ាន់ស្មាន ឬបង្កាន់ដៃទទួលប្រាក់ ក្នុងរយៈពេលនៃអាយុ កាលប៉ាន់ស្មានរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសម្របចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬចំពោះថ្លៃដើមដករំលស់នៃបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រា ការប្រាក់មានប្រសិទ្ធភាព ធនាគារបានកាត់ត្រារាល់លក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទានរំពឹងទុកទេ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១២ ចំណូល និងចំណាយការប្រាក់ (ត)

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃនៅពេលទទួលស្គាល់លើកដំបូង (POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានការថយចុះតម្លៃមួយផ្នែកធំ (ឬ ដំណាក់កាលទី ៣) ដែលចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពចំពោះថ្លៃដើមដករំលស់របស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនការខាតឥណទានរំពឹងទុក)។

២.១៣ ចំណូលកម្រៃជើងសា

ចំណូលកម្រៃជើងសាត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញតាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចប្រតិបត្តិការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានផ្ទេរក្នុងពេលវេលាណាមួយ ឬចំណុចនៃពេលវេលាណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាចត្រូវបានផ្តល់ឱ្យ ត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ត្រូវបានទទួលស្គាល់ដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាព របស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

២.១៤ ភតិសន្យា

ធនាគារជាភាគីអ្នកជួល

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យា ប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយក្នុងរយៈពេលណាមួយជាថ្មីនឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ធនាគារបានបែងចែកសាច់ប្រាក់ក្នុងកិច្ចសន្យាជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យទៅតាមមូលដ្ឋានថ្លៃជួលដោយឡែករបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចាត់ទុកថាជាមូលដ្ឋានដាច់ដោយឡែក និងមានលក្ខខណ្ឌខុសៗគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឱ្យមានកិច្ចសន្យាណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវបានកាន់កាប់ដោយភាគីម្ចាស់ជួលនោះទេ។ ទ្រព្យសកម្មដែលត្រូវបានជួល អាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុលពាក់ព័ន្ធ នាការលក់រំលែកដែលទ្រព្យសកម្មដែលបានជួល មានភាពរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានទទួលស្គាល់លើកដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសាធារណៈ (ត)

២.១៤ ភតិសន្យា (ត)

(i) បំណុលភតិសន្យា

បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្នសុទ្ធនៃការទូទាត់ភតិសន្យាថេរ (រួមទាំង ការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យារយៈពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការវាស់វែងបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាជាក់ស្តែងក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាពងាយស្រួលនោះ ដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងធនាគារ ភាគីអ្នកជួលត្រូវបានប្រើប្រាស់អត្រាកំណើនប្រាក់កម្ចីនោះ ហើយវាគឺជាអត្រាដែលភាគីអ្នកជួលនីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចីដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ធនាគារប្រើអត្រាប្រាក់កម្ចីចុងក្រោយបំផុតរបស់ខ្លួនជាចំណុចចាប់ផ្តើម ដោយកែតម្រូវទៅតាមភតិសន្យានោះ ដូចជា ថិរវេលាជួល ប្រទេស រូបិយប័ណ្ណ និងការធានាជាដើម។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការប្រាក់ត្រូវបានទទួលស្គាល់ជានូវក្នុងចំណេញ-ខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

(ii) ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានកត់ត្រាជាដំបូងតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទចាប់ផ្តើម ដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរ លើរយៈពេលណាមួយដែលខ្លីជាងគេរវាង អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើធនាគារមានបំណងដាក់លាក់សមហេតុផលក្នុងការទិញ នោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នោះត្រូវបានដករំលស់ លើអាយុកាលប្រើប្រាស់ជាមូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃបង្ក ប្រសិនបើមាន។

(iii) ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលទ្រព្យសកម្មមានតម្លៃទាប និងភតិសន្យាដែលមានរយៈពេលខ្លី ត្រូវបានទទួលស្គាល់ជាចំណាយ ក្នុងចំណេញ-ខាត។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៥ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលធនាគារ មានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោល ដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាអាចត្រូវបានទាញយកចេញពីធនធានដើម្បីទូទាត់កាតព្វកិច្ច នោះហើយចំនួនទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតនៃលំហូរចេញ ដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុនបង់ ពន្ធ ដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃ កាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយ ការប្រាក់។

២.១៦ ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ និងពន្ធលើប្រាក់ចំណូលពន្យារ

ចំណាយពន្ធលើប្រាក់ចំណូល ឬឥណទានពន្ធ គឺជាចំនួនប្រាក់ពន្ធត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធក្នុង ការិយបរិច្ឆេទបច្ចុប្បន្ន ផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូលដែលចូលធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធ ពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ ត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាដំណាច់ការិយបរិច្ឆេទរាយការណ៍ ដែលធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ ចំណូលជាប់ពន្ធ។

ពន្ធលើប្រាក់ចំណូលពន្យារត្រូវបានកត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួន លម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធលើប្រាក់ចំណូលពន្យារ ត្រូវបានកំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបាន អនុម័តរួចមួយផ្នែកធំ នាដំណាច់ការិយបរិច្ឆេទរាយការណ៍ និងត្រូវបានរំពឹងថាត្រូវអនុវត្តនៅពេលពន្ធពន្យារជាទ្រព្យសកម្ម ពាក់ព័ន្ធត្រូវបានទទួលស្គាល់ ឬពន្ធពន្យារជាបំណុលត្រូវបានទូទាត់។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានចំនួនជាប់ពន្ធនាពេលអនាគត សម្រាប់យកលម្អៀងបណ្តោះអាសន្ន និងការខាតមកប្រើប្រាស់។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលត្រូវបានកាត់កង ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កងពន្ធ ទ្រព្យសកម្មក្នុងឆ្នាំ ជាមួយនឹងបំណុល និងនៅពេលដែលសមតុល្យពន្ធពន្យារពាក់ព័ន្ធនឹងអាជ្ញាធរពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត លើកលែងតែពាក់ព័ន្ធជាមួយនឹងខ្ទង់ ផ្សេងៗដែលបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវ បានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធនដែរ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជានិច្ច (ត)

២.១៧ ទុនបម្រុងបទប្បញ្ញត្តិ

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាសលេខ ធ៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិន និងសារាចរណែនាំលេខ ធ៧-០២១-២៣១៤ឆ.ក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ (ចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ស្តីពីកាតព្វកិច្ចធ្វើ ចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ និងសេចក្តីជូនដំណឹងលេខ ធ៣០-០២៥-១៧០ស.ជ.ណ. ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការគណនាសំវិធានធនសរុប។ ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ ជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS 9 នោះ ការបំពេញបន្ថែម - topping up នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាម ច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាទ្រព្យទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS 9 ។ ទុន បម្រុងបទប្បញ្ញត្តិត្រូវបានកម្ពស់ឡើងម្តងទៀត ជាទ្រព្យដើមទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យ រួមបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

សំវិធានធនតាមច្បាប់ត្រូវបានគណនាដោយគុណអត្រាចំណាត់ថ្នាក់ឥណទានដែលបានកំណត់ ចេញដោយ NBC ជាមួយនឹងតម្លៃយោងដុលដែលផ្អែកតាម CIFRS។ អត្រាទាំងនេះមានដូចតទៅ៖ ឥណទានធម្មតា ១% ឥណទាន ឃ្លាំមើល ៣% ឥណទានក្រោមស្តង់ដារ ២០% ឥណទានសង្ស័យ ៥០% និងឥណទានបាត់បង់ ១០០%។

២.១៨ ការបង្កត់តុលេខ

ចំនួនទឹកប្រាក់ជាប្រាក់រៀលទាំងអស់ ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងក្នុងកំណត់ សម្គាល់ផ្សេងៗ ត្រូវបានបង្កត់ខ្ទង់ពាន់រៀល លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ការសន្មត និងការវិនិច្ឆ័យ

ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ត្រូវបានវាយតម្លៃជាបន្តបន្ទាប់ដោយផ្អែកទៅលើបទពិសោធន៍ក្នុងគ្រាមុន និងកត្តាផ្សេងៗទៀត រួមមាន ការរំពឹងទុកអំពីព្រឹត្តិការណ៍នាពេលអនាគត ដែលគេជឿជាក់ថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។ ធនាគារធ្វើការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ដែលមានហានិភ័យជាសាធារណៈ បណ្តាលឱ្យមាននិយ័តកម្មដ៏ធំចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុបន្ទាប់ ត្រូវបានពិភាក្សាដូចខាងក្រោម៖

- i) ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក
- ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ គឺជាផ្នែកដែលតម្រូវឱ្យប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតជាក់លាក់ ចំពោះលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត និងលក្ខណៈរបស់ឥណទាន។ ការពន្យល់អំពីការសន្មតលើធាតុចូល និងវិធីសាស្ត្រប៉ាន់ស្មានដែលបានប្រើប្រាស់ក្នុងការវាស់វែង ECL ត្រូវបានលម្អិតបន្ថែមទៀត នៅក្នុងកំណត់សម្គាល់ ៣៥.១(គ)។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការវាស់វែង ECL ផងដែរ ដូចជា៖

- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានហានិភ័យឥណទានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីវាស់វែង ECL
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL
- កំណត់លក្ខណៈវិនិច្ឆ័យចំពោះឥណទាន និងប្រែប្រួលអតិថិជន ដែលមានកំណើនហានិភ័យជាសាធារណៈ (SICR)
- អនុវត្តការសន្មតនិងការវិភាគ លើលំហូរសាច់ប្រាក់នាពេលអនាគតរំពឹងទុក និងព័ត៌មានដែលព្យាករណ៍ពីអនាគត។
- អនុវត្តការសន្មត និងការវិនិច្ឆ័យលើការបំពេញបន្ថែមរបស់គណៈគ្រប់គ្រង (management overlay) ចំពោះហានិភ័យឥណទានដែលគំរូ ECL គោលមិនអាចចាប់បានគ្រប់គ្រាន់ លើឥណទានរៀបចំឡើងវិញ (សូមមើលកំណត់សម្គាល់ ៣៥.១)។

- ii) ការវិនិច្ឆ័យសំខាន់ៗក្នុងការកំណត់ថិរវេលាជួល
- ក្នុងការកំណត់ថិរវេលាជួល គណៈគ្រប់គ្រងពិចារណាទៅលើអង្គហេតុ និងកាលៈទេសៈទាំងអស់ ដែលបង្កើតនូវសម្បទានផ្នែកសេដ្ឋកិច្ច ដើម្បីកំណត់អំពីជម្រើសក្នុងការបន្តការជួល ឬមិនកំណត់ជម្រើសក្នុងការបញ្ឈប់ការជួល។ ជម្រើសក្នុងការបន្តការជួល (ឬ រយៈពេលបន្ទាប់ពីជម្រើសបញ្ឈប់ការជួល) ត្រូវបានរួមបញ្ចូលនៅក្នុងថិរវេលាជួល ប្រសិនបើភតិសន្យានោះមានភាពសមហេតុផលជាក់លាក់ក្នុងការបន្ត (ឬ មិនបញ្ឈប់) តែប៉ុណ្ណោះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ការសន្មត និងការវិនិច្ឆ័យ (ត)

iii) ការពិន័យចំពោះការទូទាត់សងគណនាមុនកាលកំណត់

ធនាគារគិតប្រាក់ពិន័យសម្រាប់ការទូទាត់សងគណនាមុនកាលកំណត់ ក្នុងរយៈពេលហាមឃាត់។ ការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត ពេញមួយអាយុកាលនៃគណនា គួរតែរួមបញ្ចូលការប៉ាន់ស្មានប្រាក់ពិន័យ។ ទោះជាយ៉ាងនេះក្តី ដោយសារការកំណត់ចំពោះការប៉ាន់ស្មានចំនួនប្រាក់ពិន័យ និងរយៈពេលរបស់វា ដូចនេះវាមិនអាចត្រូវបានវាស់វែងគួរឱ្យទុកចិត្តបាន នាពេលទទួលស្គាល់គណនាលើកដំបូងទេ។ ប្រាក់ពិន័យមិនមានចំនួនជាសាវ័ន្តទេ បើប្រៀបធៀបទៅនឹងតម្លៃសមស្របនៃគណនាបុគ្គលនាពេលទទួលស្គាល់លើកដំបូង។ ការទទួលស្គាល់ប្រាក់ពិន័យពីគណនាដែលបានទូទាត់សងមុនកាលកំណត់ នៅពេលដែលមានប្រតិបត្តិការកើតឡើង គឺជាការប៉ាន់ស្មានចំណូលការប្រាក់ដ៏ល្អបំផុត។

iv) បំណុលយថាហេតុ

ធនាគារបានទទួលការកំណត់ពន្ធពេញលេញឡើងវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ចំពោះការធ្វើសវនកម្មពន្ធសម្រាប់ការិយបរិច្ឆេទពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ចំនួនពន្ធដែលបានកំណត់ឡើងវិញ រួមមាន ពន្ធកាត់ទុក ពន្ធបន្ថែម និងការប្រាក់ សរុបចំនួន ៩៥.០៩៧.១២២.៨៥៧ រៀល (២៣.៦២៦.៦១៤ ដុល្លារអាមេរិក)។ គណៈគ្រប់គ្រងបានពិគ្រោះយោបល់ជាមួយទីប្រឹក្សាផ្នែកពន្ធរបស់ធនាគារ និងវាយតម្លៃថា វាមានឱកាសតិចតួច និងមិនមានភាពប្រាកដថាធនាគារត្រូវបង់តាមចំនួនដែលបានកំណត់ឡើងវិញនេះទេ ហើយពេលវេលាអាចទុកចិត្តបាន និងការប៉ាន់ស្មានអំពីលំហូរចេញ មិនអាចធ្វើឡើងបានទេ។ ចំនួនដែលបានកំណត់ឡើងវិញ មិនត្រូវបានទទួលស្គាល់ជាបំណុលទេ ប៉ុន្តែត្រូវបានលាតត្រដាងជាបំណុលពន្ធយថាហេតុ (កំណត់សម្គាល់ ៣៣)។

v) ចំណាយអាចកាត់កងពន្ធបាន

គណៈគ្រប់គ្រងបានវាយតម្លៃ និងបានប្រើមូលដ្ឋាននៃការបកស្រាយនាពេលបច្ចុប្បន្នចំពោះបទប្បញ្ញត្តិពន្ធ ដែលបានចូលជាធរមាន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីគណនាពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ រួមទាំងចំណាយដែលអាចកាត់កងពន្ធបាន។ គណៈគ្រប់គ្រងវាយតម្លៃពីមួយគ្រាទៅមួយគ្រា អំពីស្ថានភាពនៅក្នុងលិខិតប្រកាសពន្ធ ទាក់ទងនឹងស្ថានភាពដែលត្រូវបកស្រាយបទប្បញ្ញត្តិពន្ធ។ ធនាគារកត់ត្រាសំវិធានធនក្នុងចំនួនសមស្រប តាមមូលដ្ឋាននៃចំនួនដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធ (កំណត់សម្គាល់ ៣០)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ការសន្មត និងការវិនិច្ឆ័យ (ត)

vi) អាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី

អាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យសកម្មរបស់ធនាគារ ដែលមានអាយុកាលប្រើប្រាស់កំណត់ ត្រូវបានប៉ាន់ស្មានដោយផ្អែកលើរយៈពេលដែលទ្រព្យសកម្មត្រូវបានគេរំពឹងថានឹងអាចប្រើប្រាស់បាន។ អាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបីរបស់ធនាគារត្រូវបានពិនិត្យឡើងវិញជាប្រចាំ ហើយត្រូវបានធ្វើបច្ចុប្បន្នភាពប្រសិនបើការរំពឹងទុកខុសពីការប៉ាន់ស្មានពីមុន ដោយសារតែភាពស៊ីក្រិច ភាពហួសសម័យផ្នែកបច្ចេកទេស ឬពាណិជ្ជកម្ម និងដែនកំណត់ផ្នែកច្បាប់ ឬកត្តាផ្សេងទៀត លើការប្រើប្រាស់ទ្រព្យសកម្មរបស់ធនាគារ។ ទោះបីជាមានការធ្វើបច្ចុប្បន្នភាពតាមកាលកំណត់ចំពោះអាយុកាលប្រើប្រាស់ក៏ដោយ ភាពខុសគ្នារវាងការប្រើប្រាស់ទ្រព្យសកម្មប៉ាន់ស្មាន និងការប្រើប្រាស់ទ្រព្យសកម្មជាក់ស្តែង អាចកើតឡើងសម្រាប់ទ្រព្យសកម្មដែលមានស្រាប់។ ដូច្នេះ ការប្រើប្រាស់ទ្រព្យសកម្មជាក់ស្តែងអាចលើសពីការព្យាករណ៍ដំបូង ដែលបណ្តាលឱ្យទ្រព្យសកម្មមួយចំនួនដែលបានរំលស់អស់ទាំងស្រុងនៅតែបន្តប្រើប្រាស់នៅឡើយ។

៤. សាច់ប្រាក់ក្នុងដៃ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ				
រយៈពេលខ្លី				
ប្រាក់ដុល្លារអាមេរិក	៩២.៦១៦.២៤២	៣៧១.៦៦៨.៩៧៩	៧៧.៣៧៧.៩១៣	៣១១.៤៤៦.១០០
ប្រាក់រៀល	៣០.៧០៥.៦០០	១២៣.២២១.៥៧៣	២៣.៤១៨.០២០	៩៤.២៥៧.៥៣១
ប្រាក់បាត	៦.៦៦២	២៦.៧៣៥	២៣១.០១១	៩២៩.៨១៩
	<u>១២៩.៩៨៨.៥០៤</u>	<u>៥២១.៦២៦.២៨៧</u>	<u>១០១.០២៦.៩៤៤</u>	<u>៤០៦.៦៣៣.៥៤០</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៥. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់				
គណនីទូទាត់	៣៨.១១៦.៣៤៨	១៥២.៩៦០.៩០៥	៣៦.០២៦.៣០៣	១៤៥.០០៥.៨៧០
គណនីចរន្ត	១៥៦.៣៨៥.៣៦៨	៦២៧.៥៧៤.៤៨២	៤៣.៥៧៧.៣៤៥	១៧៥.៣៩៨.៨១៤
មូលបត្រអាចផ្សព្វផ្សាយបាន	១០.២៤៦.០៧៥	៤១.១១៧.៤៩៨	៨.៨០៥.៣៧៤	៣៥.៤៤១.៦៣០
	២០៤.៧៤៧.៧៩១	៨២១.៦៥២.៨៨៥	៨៨.៤០៩.០២២	៣៥៥.៨៤៦.៣១៤
ប្រាក់តម្កល់តាមច្បាប់				
ទុនបម្រុងកាតព្វកិច្ច	២៨០.១៩៧.៩៤៩	១.១២៤.៤៣៤.៣៦៩	២៩៥.២៦៥.៤៥១	១.១៨៨.៤៤៣.៤៤០
ប្រាក់តម្កល់ធានាលើដើមទុន	៦០.០០០.០០០	២៤០.៧៨០.០០០	៦០.០០០.០០០	២៤១.៥០០.០០០
	៣៤០.១៩៧.៩៤៩	១.៣៦៥.២១៤.៣៦៩	៣៥៥.២៦៥.៤៥១	១.៤២៩.៩៤៣.៤៤០
	៥៤៤.៩៤៥.៧៤០	២.១៨៦.៨៦៧.២៥៤	៤៤៣.៦៧៤.៤៧៣	១.៧៨៥.៧៨៩.៧៥៤
រយៈពេលខ្លី	៤៨៤.៩៤៥.៧៤០	១.៩៤៦.០៨៧.២៥៤	៣៨៣.៦៧៤.៤៧៣	១.៥៤៤.២៨៩.៧៥៤
រយៈពេលវែង	៦០.០០០.០០០	២៤០.៧៨០.០០០	៦០.០០០.០០០	២៤១.៥០០.០០០
	៥៤៤.៩៤៥.៧៤០	២.១៨៦.៨៦៧.២៥៤	៤៤៣.៦៧៤.៤៧៣	១.៧៨៥.៧៨៩.៧៥៤

អត្រាការប្រាក់ប្រចាំឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
គណនីចរន្ត		
ប្រាក់ដុល្លារអាមេរិក	គ្មាន	គ្មាន
ប្រាក់រៀល	គ្មាន	គ្មាន
មូលបត្រអាចផ្សព្វផ្សាយបាន		
ប្រាក់ដុល្លារអាមេរិក	០,១៥% - ០,៩០%	១,១៨%
ប្រាក់រៀល	១,១០% - ១,២០%	១,០០% - ១,៤០%
ទុនបម្រុងកាតព្វកិច្ច	គ្មាន	គ្មាន
ប្រាក់តម្កល់ធានាលើដើមទុន	១,០៣%	១,៣៣%

(i) ទុនបម្រុងកាតព្វកិច្ច

ទុនបម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៧%សម្រាប់ប្រាក់រៀល និង ៧% សម្រាប់រូបិយប័ណ្ណផ្សេងៗ (២០២៤ ៖ ៧% សម្រាប់ប្រាក់រៀល និង ៧% សម្រាប់រូបិយប័ណ្ណផ្សេងៗ) នៃប្រាក់បញ្ញើរបស់ អតិថិជន និងប្រាក់កម្ចីជាប្រាក់រៀល និងរូបិយប័ណ្ណបរទេសផ្សេងៗរបស់ធនាគារ។ ទុនបម្រុងកាតព្វកិច្ច មិនមានការប្រាក់ ទេ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៥. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា (ត)

(ii) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារកណ្តាលលេខ ធ៧-០១-១៣៦ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ តម្រូវឱ្យធនាគារដាក់ប្រាក់តម្កល់ធានាលើដើមទុនចំនួន ១០% នៃដើមទុន។ ប្រាក់តម្កល់នេះអាចបង្វិលមកវិញបាន នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយប្រាក់តម្កល់នេះមិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ។

៦. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

ក. វិភាគតាមស្ថានភាពនិវាសនដ្ឋាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្នុងប្រទេស	៤.២៩៥.០៨៥	១៧.២៣៦.១៧៥	៦.៨១២.៩០៧	២៧.៤២១.៩៥១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្រៅប្រទេស	១៥.០៨៥.៦០២	៦០.៥៣៨.៥២១	៨៦.០៦១.៦០៧	៣៤៦.៣៩៧.៩៦៨
	១៩.៣៨០.៦៨៧	៧៧.៧៧៤.៦៩៦	៩២.៨៧៤.៥១៤	៣៧៣.៨១៩.៩១៩
ដក៖				
សំវិធានធនសម្រាប់ការខាតសមតុល្យនៅធនាគារផ្សេងៗ	(១៥.៧៣០)	(៦៣.១២៤)	(៨៥.៤០៣)	(៣៤៣.៧៤៧)
	១៩.៣៦៤.៩៥៧	៧៧.៧១១.៥៧២	៩២.៧៨៩.១១១	៣៧៣.៤៧៦.១៧២

ខ. វិភាគតាមប្រភេទគណនី

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	១៧.៧៧៤.២៦៨	៧១.៣២៨.១៣៧	៧.៦៣៥.៥៦៣	៣០.៧៣៣.១៤១
គណនីសន្សំ	១.៦០៦.៤១៩	៦.៤៤៦.៥៥៩	១៨៩.៣៤៩	៧៦២.១៣០
ប្រាក់បញ្ញើមានកាលកំណត់	-	-	៨៥.០៤៩.៦០២	៣៤២.៣២៤.៦៨៨
	១៩.៣៨០.៦៨៧	៧៧.៧៧៤.៦៩៦	៩២.៨៧៤.៥១៤	៣៧៣.៨១៩.៩១៩
ដក៖				
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(១៥.៧៣០)	(៦៣.១២៤)	(៨៥.៤០៣)	(៣៤៣.៧៤៧)
	១៩.៣៦៤.៩៥៧	៧៧.៧១១.៥៧២	៩២.៧៨៩.១១១	៣៧៣.៤៧៦.១៧២

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៦. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ (ត)
 គ. វិភាគតាមកាលកំណត់ឥណទាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	១៩.៣៨០.៦៨៧	៧៧.៧៧៤.៦៩៦	៩២.៨៧៤.៥១៤	៣៧៣.៨១៩.៩១៩
រយៈពេលវែង	-	-	-	-
	១៩.៣៨០.៦៨៧	៧៧.៧៧៤.៦៩៦	៩២.៨៧៤.៥១៤	៣៧៣.៨១៩.៩១៩
ដក៖				
សំវិធានធនសម្រាប់ការខាតបង់ឥណទាន				
រំពឹងទុក	(១៥.៧៣០)	(៦៣.១២៤)	(៨៥.៤០៣)	(៣៤៣.៧៨៧)
	១៩.៣៦៤.៩៥៧	៧៧.៧១១.៥៧២	៩២.៧៨៩.១១១	៣៧៣.៤៧៦.១៣២

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
គណនីបន្ត		
ប្រាក់ដុល្លារអាមេរិក	០% - ៣,៥២%	០% - ១,២៥%
ប្រាក់រៀល	០% - ២,០០%	០% - ១,២៥%
ប្រាក់យន្ត	០%	០% - ០,៣៥%
គណនីសន្សំ		
ប្រាក់ដុល្លារអាមេរិក	០% - ០,៥០%	០% - ០,៥០%
ប្រាក់រៀល	០% - ០,១០%	០% - ០,១០%
ប្រាក់បញ្ញើមានកាលកំណត់		
ប្រាក់ដុល្លារអាមេរិក	គ្មាន	៣,០០% - ៤,៣០%
ប្រាក់រៀល	គ្មាន	គ្មាន

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៧. ឥណទាន និងបុរេប្រទានចាស់ចែកតាមថ្លៃដើមដករំលស់

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>វាស់វែងតាមថ្លៃដើមដករំលស់</i>				
ឥណទានពាណិជ្ជកម្ម	២.៧៣៦.៣៣១.១៣៦	១០.៩៨០.៨៩៦.៨៤៩	២.៩២៥.៥៩១.៨៨៥	១១.៧៧៥.៥០៧.៣៣៧
ឥណទានវិបារូបន៍	៤.៩១១.០៩៥	១៩.៧០៨.២២៤	៦.៥៦១.៩០៩	២៦.៤១១.៦៨៤
ឥណទានចំពោះអ្នកប្រើប្រាស់				
ឥណទានគេហដ្ឋាន	៩៥៥.៤៨៨.៣៤៩	៣.៨៣៤.៣៧៤.៧៤៥	៨៦២.៣០៥.៩៦៧	៣.៤៧០.៧៨១.៥១៧
ឥណទានយានយន្ត	៣៧៥.៦៤៧.២៤៩	១.៥០៧.៤៧២.៤១០	៣៤៩.៨២៧.៧០៦	១.៤០៨.០៥៦.៥១៧
ឥណទានបុគ្គលិក	១២.៩៥១.៣៦៩	៥១.៩៧៣.៨៤៤	១១.២៥៧.៥២៩	៤៥.៣១១.៥៥៤
ឥណទានឯកជន	១.១៥២.៩៩៧.៩៣១	៤.៦២៦.៩៨០.៦៩៦	១.០២១.០២១.២៧២	៤.១០៩.៦១០.៦២០
ឥណទានដុលសរុប	៥.២៣៨.៣២៧.១២៩	២១.០២១.៤០៦.៧៦៨	៥.១៧៦.៥៦៦.២៦៨	២០.៨៣៤.៦៧៩.២២៩
សិទ្ធិធនសម្រាប់ការខាតបង់	(៣៦៣.៣៩៥.៨២១)	(១.៤៥៨.៣០៧.៤២៩)	(២៥០.៩៣៣.៦៨៣)	(១.០១០.០០៨.០៧៥)
ឥណទានសុទ្ធសរុប	៤.៨៧៤.៩៣១.៣០៨	១៩.៥៦៣.០៩៩.៣៣៩	៤.៩២៥.៦៣២.៥៨៥	១៩.៨២៤.៦៧១.១៥៤

ក. សំវិធានបទសម្រាប់ការខាតឥណទានរំពឹងទុក

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ECL ១២ខែ (ដំណាក់កាលទី១)	២៥.២១៨.៤០៩	១០១.២០១.៤៧៥	១៨.៥៩៥.៣១៧	៧៤.៨៤៦.១៥១
ECL ពេញមួយអាយុកាល - មិនមាន				
ការថយចុះតម្លៃឥណទាន				
(ដំណាក់កាលទី២)	៣៣.០៩៣.០១៨	១៣២.៨០២.២៨១	៩.០៤២.១៩០	៣៦.៣៩៤.៨១៥
ECL ពេញមួយអាយុកាល - មានការ				
ថយចុះតម្លៃឥណទាន				
(ដំណាក់កាលទី៣)	៣០៥.០៨៤.៣៩៤	១.២២៤.៣០៣.៦៧៣	២២៣.២៩៦.១៧៦	៨៩៨.៧៦៧.១០៩
	៣៦៣.៣៩៥.៨២១	១.៤៥៨.៣០៧.៤២៩	២៥០.៩៣៣.៦៨៣	១.០១០.០០៨.០៧៥

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៧. ឥណទាន និងបុរេប្រទានចាស់ថែទាំតាមថ្លៃដើមដករំលស់ (ត)

ក. សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក (ត)

បម្រែបម្រួលនៃសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក លើឥណទានអតិថិជន ក្នុងអំឡុងពេលការិយបរិច្ឆេទ/ឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	២៥០.៩៣៣.៦៨៣	១.០១០.០០៨.០៧៥	១៦០.៤៣០.០៤៨	៦៥៥.៣៥៦.៧៤៦
ទទួលស្គាល់ក្នុងចំណេញ-ខាត	១៧៧.១៧០.២៤១	៧១០.៦២៩.៨៣៧	១២៧.៦៣១.៧៦២	៥១៩.៥៨៨.៩០៣
ជម្រុះចេញពីបញ្ជី	(៦៤.៧០៨.១០៣)	(២៥៩.៥៤៤.២០១)	(៣៧.១២៨.១២៧)	(១៥១.១៤៨.៦០៥)
លម្អៀងពីការប្តូរប័យប័ណ្ណ	-	(២.៧៨៦.២៨២)	-	(១៣.៧៨៨.៩៦៩)
នៅថ្ងៃទី៣១ ខែធ្នូ	៣៦៣.៣៩៥.៨២១	១.៤៥៨.៣០៧.៤២៩	២៥០.៩៣៣.៦៨៣	១.០១០.០០៨.០៧៥

ខ. វិភាគតាមបំណាច់ថ្នាក់ឥណទាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ឥណទានដំណើរការ</i>				
ចំនួនដុល	៤.៧០១.៣២៣.៩៨៥	១៨.៨៦៦.៤១៣.១៥២	៤.៨២៤.៧៨៤.១៩៨	១៩.៤១៩.៧៥៦.៣៩៧
ចំនួនមានហានិភ័យពេលមិនសង	៤.៧០១.៣២៣.៩៨៥	១៨.៨៦៦.៤១៣.១៥២	៤.៨២៤.៧៨៤.១៩៨	១៩.៤១៩.៧៥៦.៣៩៧
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(២៥.២១៨.៤០៩)	(១០១.២០១.៤៧៥)	(១៨.៥៩៥.៣១៧)	(៧៨.៨៤៦.១៥១)
<i>ឥណទានក្រោមដំណើរការ</i>				
ចំនួនដុល	១១៩.៤៥៥.៥០៥	៤៧៩.៣៧៤.៩៤២	៣៤.៩៤៥.៩០០	១៤០.៦៥៧.២៤៨
ចំនួនមានហានិភ័យពេលមិនសង	១១៩.៤៥៥.៥០៥	៤៧៩.៣៧៤.៩៤២	៣៤.៩៤៥.៩០០	១៤០.៦៥៧.២៤៨
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(៣៣.០៩៣.០១៨)	(១៣២.៨០២.២៨១)	(៩.០៤២.១៩០)	(៣៦.៣៩៤.៨១៥)
<i>ឥណទានមិនដំណើរការ</i>				
ចំនួនដុល	៤១៧.៥៤៧.៦៣៩	១.៦៧៥.៦១៨.៦៧៤	៣១៦.៨៣៦.១៧០	១.២៧៥.២៦៥.៥៨៤
ចំនួនមានហានិភ័យពេលមិនសង	៤១៧.៥៤៧.៦៣៩	១.៦៧៥.៦១៨.៦៧៤	៣១៦.៨៣៦.១៧០	១.២៧៥.២៦៥.៥៨៤
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(៣០៥.០៨៤.៣៩៤)	(១.២២៤.៣០៣.៦៧៣)	(២២៣.២៩៦.១៧៦)	(៨៩៨.៧៦៧.១០៩)
ឥណទានសរុបដុល	៥.២៣៨.៣០៣.១២៩	២១.០២១.៤០៦.៧៦៨	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩
ចំនួនមានហានិភ័យពេលមិនសង	៥.២៣៨.៣០៣.១២៩	២១.០២១.៤០៦.៧៦៨	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩
សំវិធានធនសម្រាប់ការខាតរំពឹងទុក	(៣០៩.៣៩៥.៨០៦)	(១.២៥៨.៣០៧.៤២៩)	(២៥០.៩៣៣.៦៨៣)	(១.០១០.០០៨.០៧៥)

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៧. ឥណទាន និងបុរេប្រទានចាស់រ៉េចតាមថ្លៃដើមដករំលស់ (ត)

គ. វិភាគតាមកាលកំណត់ឥណទាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេល១ខែ	១២.៦៧០.៦៣៩	៥០.៨៤៧.២៧៤	៨.៤៨៤.២៩២	៣៤.១៤៩.២៧៥
លើស១ខែទៅ៣ខែ	១២.៣៦៣.៦៤៩	៤៩.៦១៥.៣២៣	១២.០២៥.៩៧៣	៤៨.៤០៤.៥៤១
លើស៣ខែទៅ១២ខែ	៨២.៩៨៥.៨៤៥	៣៣៣.០២២.១៩៦	៨១.២៦១.៨០៨	៣២៧.០៧៨.៧៧៧
លើស១ឆ្នាំទៅ៥ឆ្នាំ	១.៨៩៤.១៣៩.៩១៤	៧.៦០១.១៨៣.៤៧៥	១.៩១៧.៦៤៩.៥២៤	៧.៧១៨.៥៣៩.៣៣៤
លើស៥ឆ្នាំ	៣.២៣៦.១៦៧.០៨២	១២.៩៨៦.៧៣៨.៥០០	៣.១៥៧.១៤៤.៦៧១	១២.៧០៧.៥០៧.៣០២
ឥណទានដុលសរុប	៥.២៣៨.៣២៧.១២៩	២១.០២១.៤០៦.៧៦៨	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩

៧. ឥណទាន និងបុរេប្រទានចាស់រ៉េចតាមថ្លៃដើមដករំលស់ (ត)

ឃ. វិភាគតាមហានិភ័យឥណទាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យធំ	-	-	-	-
ហានិភ័យធម្មតា	៥.២៣៨.៣២៧.១២៩	២១.០២១.៤០៦.៧៦៨	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩
ឥណទានដុលសរុប	៥.២៣៨.៣២៧.១២៩	២១.០២១.៤០៦.៧៦៨	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩

ហានិភ័យធំត្រូវបានកំណត់និយមន័យដោយធនាគារកណ្តាលថាជាហានិភ័យឥណទានទូទៅ ចំពោះអ្នកទទួលជាឯកត្តជនណាមួយ ដែលលើសពី ១០% នៃដើមទុនបទប្បញ្ញត្តិរបស់ធនាគារ។

៨. វិភាគតាមទំនាក់ទំនង

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	១២.៩៥១.៣៦៩	៥១.៩៧៣.៨៤៤	១២.៩៦៥.០៩០	៥២.១៨៤.៤៨៧
ភាគីមិនពាក់ព័ន្ធ	៥.២២៥.៣៧៥.៧៦០	២០.៩៦៩.៤៣២.៩២៨	៥.១៦៣.៦០១.១៧៨	២០.៧៨៣.៤៩៤.៧៤២
ឥណទានដុលសរុប	៥.២៣៨.៣២៧.១២៩	២១.០២១.៤០៦.៧៦៨	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៧. ឥណទាន និងបុរេប្រទានចាស់រួចតាមថ្លៃដើមដករំលស់ (ត)

ប. វិភាគតាមនិវាសនដ្ឋាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសន	៥.២៣៨.៣២៧.១២៩	២១.០២១.៤០៦.៧៦៨	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩
អនិវាសន	-	-	-	-
ឥណទានដុលសរុប	៥.២៣៨.៣២៧.១២៩	២១.០២១.៤០៦.៧៦៨	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩

៨. អត្រាការប្រាក់

ឥណទាន និងបុរេប្រទានអតិថិជនទាំងនេះ មានអត្រាការប្រាក់ប្រចាំឆ្នាំ ដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
ឥណទានរយៈពេលខ្លី		
ប្រាក់ដុល្លារអាមេរិក	៧,០០% - ១៨,០០%	៧,៥០% - ១៨,០០%
ប្រាក់រៀល	៩,០០% - ១៨,០០%	១០,៨% - ១៨,០០%
ឥណទានរយៈពេលវែង		
ប្រាក់ដុល្លារអាមេរិក	(៨,៨%-២០,៤០% មុនខែមេសា ឆ្នាំ២០១៧) (៤.១០%-១៨,០០% បន្ទាប់ពីខែមេសា ឆ្នាំ២០១៧)	(១៤,៤០%-២០,៤០% មុនខែមេសា ឆ្នាំ២០១៧) (៤.១០%-១៨,០០% បន្ទាប់ពីខែមេសា ឆ្នាំ២០១៧)
ប្រាក់រៀល	៥,១០%-១៨,០០%	៥,១០%-១៨,០០%
ប្រាក់បាត	១៤,៤%-១៨,០០%	(២៤,០០%-២៥,២០% មុនខែមេសា ឆ្នាំ២០១៧) (១៣,២០%-១៨,០០% បន្ទាប់ពីខែមេសា ឆ្នាំ២០១៧)

មានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ អត្រាការប្រាក់ប្រចាំឆ្នាំនៃឥណទានថ្មី និងឥណទានរៀបចំឡើងវិញទាំងអស់ ត្រូវបានកំណត់ត្រឹម ១៨% តាមតម្រូវការរបស់ប្រកាសលេខ ៨៧-០១៧-១០៩ប្រ.ក ស្តីពី ការកំណត់ពិការអត្រាការប្រាក់លើឥណទាន។ ឥណទាន និងបុរេប្រទានអតិថិជនមិនទាន់ទូទាត់ ដែលមានអត្រាការប្រាក់ប្រចាំឆ្នាំលើសពី១៨% គឺជាឥណទានទាំងឡាយណាដែលបានឱ្យខ្ចី មុនពេលចេញប្រកាសនេះ ហើយនៅមិនទាន់ទូទាត់រួចនាកាលបរិច្ឆេទរាយការណ៍។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៨. ប្រព្យសម្បត្តិ និងបរិក្ខារ

គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥

សង្ខារិយ ការិយាល័យ បុព្វហេតុ	ម៉ាស៊ីនគុណ ការិយាល័យ បុព្វហេតុ	រថយន្ត និងម៉ូតូ បុព្វហេតុ	កុំព្យូទ័រ និង បរិក្ខារមធ្យោបាយ បុព្វហេតុ	ការកែលម្អ ប្រព្យប្រែ បុព្វហេតុ	បរិក្ខារ ឥតាគីណូ បុព្វហេតុ	ការបោះពុម្ព ដំណើរការ បុព្វហេតុ	សរុប បុព្វហេតុ
១.៨៦៩.៤៦៨ (១.៦៦៤.៥០៤)	៨.៣៧៣.៣៦៤ (៥.៧៨៧.៧៣៥)	៣.៦៦៤.៧៥៦ (៣.៣៨៥.៨៣៦)	២០.០១៧.៥០២ (១២.៦៤៩.២១២)	៦.១០៩.៥០២ (៤.៦១១.០១៥)	៤៨២.១២៦ (៤៧២.២១៣)	៣៦០.៤៥២ -	៤០.៨៧៧.១៧០ (២៨.៥៧០.៥១៥)
២០៤.៩៦៤	២.៥៨៥.៦២៩	២៧៨.៩២០	៧.៣៦៨.២៩០	១.៤៩៨.៤៨៧	៩.៩១៣	៣៦០.៤៥២	១២.៣០៦.៦៥៥
៨២៤.៩៨០	១០.៤០៧.១៥៧	១.១២២.៦៥៣	២៩.៦៥៧.៣៦៧	៦.០៣១.៤១០	៣៩.៩០០	១.៤៥០.៨១៩	៤៩.៥៣៤.២៨៦

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

កម្មវត្ថុបុរេប្រតិបត្តិសុទ្ធជើមគ្រា	២០៤.៩៦៤	២.៥៨៥.៦២៩	២៧៨.៩២០	៧.៣៦៨.២៩០	១.៤៩៨.៤៨៧	៣៦០.៤៥២	១២.៣០៦.៦៥៥
បន្ថែម	៤៦.៤៦២	៣៨២.៣៦០	១៨៤.៥០០	១.០០៥.៤៣៧	៥០.០៥៥	៣.៩៦៥.២៦៨	៥.៦៣៩.៤៣៦
ផ្ទេរពីការដោះកំពុងដំណើរការ	៥២.៦៥១	៤៣៤.០៨៨	-	១.៤៤៦.៣៧២	៦៨៧.៧៩៤	(២.៦២៤.៩០៥)	-
លក់ចេញ - សុទ្ធ	(១.១០៣)	(៦៤៣)	-	(៣.៨០៧)	(១៤.០១០)	-	(១៩.៧០១)
រំលស់	(៩៧.៨២១)	(៨៣៣.៥៩៣)	(១៦២.៦៦៩)	(២.៧៤៩.៣៧៥)	(៦៤៤.៩១២)	-	(៤.៤៩៥.៣០០)
កម្មវត្ថុបុរេប្រតិបត្តិសុទ្ធចុងគ្រា	២០៥.១៥៣	២.៥៧១.៨៨១	៣០០.៧៥១	៧.០៦៩.៩១៧	១.៥៧៧.៤១៤	១.៧០០.៨១៥	១៣.៤៣១.០៩០

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

ថ្លៃជើម	១.៨៩៩.៧៦៦	៨.៨៧២.៥៩៥	៣.៦៦៦.៧៤៤	២១.៨៩៩.២១៧	៦.៤០៥.៣៦៥	១.៧០០.៨១៥	៤៤.៩០៤.៩៧៣
រំលស់បង្កើន	(១.៦៩៤.៦១៣)	(៦.៣០០.៧៥៤)	(៣.៣៦៥.៩៩៣)	(១៤.៨២៩.៣០០)	(៤.៨២៧.៩៥១)	-	(៣១.៤៧៣.៨៨៣)
កម្មវត្ថុបុរេប្រតិបត្តិសុទ្ធ	២០៥.១៥៣	២.៥៧១.៨៤១	៣០០.៧៥១	៧.០៦៩.៩១៧	១.៥៧៧.៤១៤	១.៧០០.៨១៥	១៣.៤៣១.០៩០
គិតជាពាន់រៀល	៨២៣.២៧៨	១០.៣២០.៧៩៨	១.២០៦.៩១៤	២៨.៣៧១.៥៧៧	៦.៣៣០.១៦២	៦.៨២៥.៣៧១	៥៣.៨៩៨.៩៦៤

ធនាគារ ខេប៊ីប្រាសាក់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៨. ប្រល្យសម្បត្តិ និងបរិក្ខារ (ត)

គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥

ថ្លៃដើម	សម្បត្តិអ ការិយាល័យ បុរេរោងចក្រ	បំណុល ការិយាល័យ បុរេរោងចក្រ	សម្បត្តិ និងបរិក្ខារ	បំណុល និងបរិក្ខារ	បំណុល និងបរិក្ខារ	បំណុល និងបរិក្ខារ	បំណុល និងបរិក្ខារ	បំណុល និងបរិក្ខារ	បំណុល និងបរិក្ខារ
រំលស់បង្ក	១.៣៩០.២១៩	៦.៣៦៤.៥៥៦	៣.៣២៦.៧៧៧	១១.៤៨៥.២០៩	៣.២៣៦.៦៧៣	៣.២៣៦.៦៧៣	៣.២៣៦.៦៧៣	៣.២៣៦.៦៧៣	៣.២៣៦.៦៧៣
កម្លៃបុរេរោងចក្រ	(១.០០៤.៥២៦)	(៤.៣២៥.៤៥២)	(២.៩៤៩.៧២១)	(៩.២៧៤.៤៣៤)	(២.១៧៣.៤៥៤)	(២.១៧៣.៤៥៤)	(២.១៧៣.៤៥៤)	(២.១៧៣.៤៥៤)	(២.១៧៣.៤៥៤)
គិតជាពាន់រៀល	៣៨៥.៦៩៣	២.០៣៩.១០៤	៣៨៧.០៥៦	២.៥១០.៧៧៥	១០៦.២១៨	១០៦.២១៨	១០៦.២១៨	១០៦.២១៨	១០៦.២១៨
	១.៤៨៥.៥៥៦	៤.៣២៧.៥៥២	១.៤៧៨.២២១	១.៥០៤.៣៤១	១.០៦២.២៦២	១.០៦២.២៦២	១.០៦២.២៦២	១.០៦២.២៦២	១.០៦២.២៦២

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

កម្លៃបុរេរោងចក្រ	៣៨៥.៦៩៣	២.០៣៩.១០៤	៣៨៧.០៥៦	២.៥១០.៧៧៥	១.០៦២.២៦២	១.០៦២.២៦២	១.០៦២.២៦២	១.០៦២.២៦២	១.០៦២.២៦២
បាត់បង់ប្រាក់បៀវត្ស	(១៦៤.២២០)	១៨០.២២៤	-	(៣៦.២៥៤)	៤៤.៣៤៦	៤៤.៣៤៦	៤៤.៣៤៦	៤៤.៣៤៦	៤៤.៣៤៦
និយ័តកម្មផ្សេងៗ	(២១.២៤៩)	-	១១.១៨១	-	(៣៦.១៣៧)	(៣៦.១៣៧)	(៣៦.១៣៧)	(៣៦.១៣៧)	(៣៦.១៣៧)
ប្រាក់បៀវត្ស	៤១.៦៥២	២៨៧.៧០៦	៧៩.៤០០	៤១៣.៩៥០	៤៧.៤១៩	៤៧.៤១៩	៤៧.៤១៩	៤៧.៤១៩	៤៧.៤១៩
ប្រាក់បៀវត្ស	៥៩.១២៣	៤១០.៣៤១	-	៤៦៤.៩៧៩	៥៤.១៧៩	៥៤.១៧៩	៥៤.១៧៩	៥៤.១៧៩	៥៤.១៧៩
ប្រាក់បៀវត្ស	(៩១០)	(១៨៤)	-	(២.០៤៤)	(២៦.៣៧៩)	(២៦.៣៧៩)	(២៦.៣៧៩)	(២៦.៣៧៩)	(២៦.៣៧៩)
ប្រាក់បៀវត្ស	(៩៥.១២៥)	(៧៣១.២១៤)	(១៨៤.៧១៧)	(២.៥៧២.៧១១)	(២៦.៣៧៩)	(២៦.៣៧៩)	(២៦.៣៧៩)	(២៦.៣៧៩)	(២៦.៣៧៩)
រំលស់	២០៤.៩៦៤	២.៥៨៥.៦២៤	២៧៨.៩២០	៣.៤៤៤.២៤០	១.០៦២.២៦២	១.០៦២.២៦២	១.០៦២.២៦២	១.០៦២.២៦២	១.០៦២.២៦២

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

ថ្លៃដើម	១.៤៦៤.៤៦៤	៤.៣៣៣.៣៦៤	៣.៦៦៤.៧៥៦	២០.០១៧.៥០២	៦.១០៩.៥០២	៦.១០៩.៥០២	៦.១០៩.៥០២	៦.១០៩.៥០២	៦.១០៩.៥០២
រំលស់បង្ក	(១.៦៦៤.៥០៤)	(៥.៧៥៣.៧៣៤)	(៣.៣៤៥.៤៣៦)	(១២.៦៤៤.២១២)	(៤.៦១១.០១៥)	(៤.៦១១.០១៥)	(៤.៦១១.០១៥)	(៤.៦១១.០១៥)	(៤.៦១១.០១៥)
កម្លៃបុរេរោងចក្រ	២០៤.៩៦៤	២.៥៨៥.៦២៤	២៧៨.៩២០	៣.៤៤៤.២៤០	១.០៦២.២៦២	១.០៦២.២៦២	១.០៦២.២៦២	១.០៦២.២៦២	១.០៦២.២៦២
គិតជាពាន់រៀល	៤៦៤.៩៦៤	១.៤០៧.១៥៧	១.០៦២.៦៥៣	២.៥៧២.៧១១	៦.១០៩.៥០២	៦.១០៩.៥០២	៦.១០៩.៥០២	៦.១០៩.៥០២	៦.១០៩.៥០២

ថ្លៃដើមនៃប្រាក់បៀវត្ស និងបរិក្ខារ ដែលដាក់រំលស់ទាំងស្រុង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មានចំនួន ២២.៩១២.៧០៤ ដុល្លារអាមេរិក (២០២៤ ៖ ២១.៤៦២.២១០ ដុល្លារអាមេរិក)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៩. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលធនាគារជាតិអ្នកជួល។

ធនាគារផ្តល់អគារមួយចំនួនសម្រាប់ធ្វើជាការិយាល័យកណ្តាល ប្រតិបត្តិការសាខា និងទីតាំងម៉ាស៊ីន ATM។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើងសម្រាប់រយៈពេលកំណត់ចាប់ពី១ឆ្នាំរហូតដល់១០ឆ្នាំ។ ភតិសន្យាទាំងនេះមានរយៈពេល លក្ខខណ្ឌក្នុងការបន្ត និងសិទ្ធិ ខុសៗគ្នា។ នៅពេលបន្តជាថ្មី លក្ខខណ្ឌនៃភតិសន្យាត្រូវបានចាត់ទុកថាឡើងវិញ។

(ក) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>				
<i>(រយៈពេលវែង)៖</i>				
អគារ	២០.៧៤៩.៩៥៧	៨៣.២៦៩.៥៧៧	១៩.៦៩៧.៤៦៧	៧៩.២៨២.៣០៥
ATM	៦៦៤.៨១៤	២.៦៦៧.៨៩៩	៥៩២.៥៤៩	២.៣៨៥.០០៩
	២១.៤១៤.៧៧១	៨៥.៩៣៧.៤៧៦	២០.២៩០.០១៦	៨១.៦៦៧.៣១៤
<i>បំណុលភតិសន្យា៖</i>				
រយៈពេលខ្លី	៥.២៨៧.៥២៧	២១.២១៨.៨៤៦	៤.៩៧៧.៤១០	២០.០៣៤.០៧៥
រយៈពេលវែង	១៦.៤៥២.៧៩៩	៦៦.០២៥.០៨២	១៥.៥២៨.៥៦៥	៦២.៥០២.៤៧៤
	២១.៧៤០.៣២៦	៨៧.២៤៣.៩២៨	២០.៥០៥.៩៧៥	៨២.៥៣៦.៥៤៩

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់បន្ថែមក្នុងឆ្នាំ មានចំនួន ៦.៩៣៤.៩៤៤ ដុល្លារអាមេរិក (២០២៤ ៖ ៧.១០២.៤៥៤ ដុល្លារអាមេរិក)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៩. ភតិសន្យា (ត)

(ខ) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត
របាយការណ៍-ចំណេញខាត បង្ហាញនូវចំនួនទឹកប្រាក់ដែលពាក់ព័ន្ធនឹងភតិសន្យា ដូចខាងក្រោម៖

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>				
អគារ	៥.២២១.១២១	២០.៩៤១.៩១៧	៥.៣៨៣.៦៣៤	២១.៩១៦.៧៧៤
ATM	៣៨៩.៨៤៩	១.៥៦៣.៦៨៤	៣៣៥.៥៩៧	១.៣៦៦.២១៥
	<u>៥.៦១០.៩៧០</u>	<u>២២.៥០៥.៦០១</u>	<u>៥.៧១៩.២៣១</u>	<u>២៣.២៨២.៩៨៩</u>
ចំណាយការប្រាក់ (កំណត់សម្គាល់ ២៣)	<u>១.៧៤២.១២០</u>	<u>៦.៩៨៧.៦៤៣</u>	<u>១.៥៩១.៩៦២</u>	<u>៦.៤៨០.៨៧៨</u>
ចំណាយផ្តល់ពាក់ព័ន្ធនឹងភតិសន្យារយៈ ពេលខ្លី និងមានទ្រព្យសកម្មតម្លៃទាប (រួមបញ្ចូលក្នុង ចំណាយប្រតិបត្តិការ ផ្សេងៗ) (កំណត់សម្គាល់ ២៩)	<u>៤២០.៦៩០</u>	<u>១.៦៨៧.៣៨៨</u>	<u>៣៥៤.១០៧</u>	<u>១.៤៤១.៥៧០</u>
ចំណាយដឹកជញ្ជូនចំពោះភតិសន្យាដែល មានទ្រព្យសកម្មតម្លៃទាប	<u>១.១៩៧.៨០១</u>	<u>៤.៨០៤.៣៨០</u>	<u>១.១៩៨.២៧២</u>	<u>៤.៨៧៨.១៦៥</u>
ចំណាយសរុបពាក់ព័ន្ធនឹងភតិសន្យា	<u>៨.៩៧១.៥៨១</u>	<u>៣៥.៩៨៥.០១២</u>	<u>៨.៨៦៣.៥៧២</u>	<u>៣៦.០៨៣.៦០២</u>

លំហូរសាច់ប្រាក់ចេញសរុបសម្រាប់ភតិសន្យា ក្នុងឆ្នាំមានចំនួន ៧.០០១.៦១៦ ដុល្លារអាមេរិក (២០២៤ ៖ ៧.០៤០.៦៧៧ ដុល្លារអាមេរិក)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១០. ទ្រព្យសកម្មអរូបី

	កម្មវិធីអភិវឌ្ឍន៍ បណ្តុះបណ្តាល បុគ្គលិក	កម្មវិធីអភិវឌ្ឍន៍ បណ្តុះបណ្តាល បុគ្គលិក	រដ្ឋបាល បុគ្គលិក	ការងារកំពុង ដំណើរការ បុគ្គលិក	សរុប បុគ្គលិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥					
ថ្លៃដើម	៩.៧៧៧.៦៦៨	២៦.៨៨០.០៩៣	១២៧.០៥០	៥៨៥.៩៦១	៣៧.៣៧០.៧៧២
រំលស់បង្គរ	(២.០៨៧.៨៤២)	(៤.៣៥៣.៧២៥)	(១២៧.០៥០)	-	(៦.៥៦៨.៦១៧)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៧.៦៨៩.៨២៦	២២.៥២៦.៣៦៨	-	៥៨៥.៩៦១	៣០.៨០២.១៥៥
គិតជាពាន់រៀល	៣០.៩៥១.៥៥០	៩០.៦៦៨.៦៣១	-	២.៣៨៨.៤៩៣	១២៣.៩៧៨.៦៧៤
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥					
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៧.៦៨៩.៨២៦	២២.៥២៦.៣៦៨	-	៥៨៥.៩៦១	៣០.៨០២.១៥៥
និយ័តកម្មផ្សេងៗ	-	-	-	(១១៩.៣០១)	(១១៩.៣០១)
ធ្វើពីការងារកំពុងដំណើរការ	១៩.៥០០	-	-	(១៩.៥០០)	-
បរិស្ថាន	១.៩៥១	-	-	១.០២៣.៥៧៤	១.០២៥.៥២៥
រំលស់	(៨៦៣.៤៤០)	(២.៥២៣.១៦២)	-	-	(៣.៣៨៦.៦០២)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៦.៨២៦.៨៣៧	២០.០០៣.២០៦	-	១.៤៨៩.៩៣៥	២៨.៣២០.០៧៨
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥					
ថ្លៃដើម	៩.៧៩៩.១១៨	២៦.៨៨០.០៩៣	១២៧.០៥០	១.៤៨៩.៩៣៥	៣៨.២៧៦.៩៩៦
រំលស់បង្គរ	(២.៩៥២.២៨១)	(៦.៨៧៦.៨៨៧)	(១២៧.០៥០)	-	(៩.៩៥៥.២១៥)
តម្លៃចុះបញ្ជីសុទ្ធ	៦.៨៤៦.៨៣៧	២០.០០៣.២០៦	-	១.៤៨៩.៩៣៥	២៨.៣២០.០៧៨
គិតជាពាន់រៀល	២៧.៨៨០.៣៧០	៨០.២៧២.៨៦៥	-	៥.៩០២.០៥៦	១១៣.០៥៥.២៩១
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥					
ថ្លៃដើម	១.៥៨០.៣៩០	២.៩៣៩.៦៤១	-	១៥.៣៤១.៧៧២	១៩.៨៦១.៨០៣
រំលស់បង្គរ	(១.១៣៦.៤៤៨)	(២.២៥៩.០៦២)	-	-	(៣.៣៩៥.៥១០)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៤៤៣.៩៤២	៦៨០.៥៧៩	-	១៥.៣៤១.៧៧២	១៦.៤៧៦.២៩៣
គិតជាពាន់រៀល	១.៨១៣.៥០៣	២.៧៩៦.៥០៥	-	៦២.៧១១.៩៤៩	៦៧.៣២១.៩៥៧
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥					
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៤៤៣.៩៤២	៦៨០.៥៧៩	-	១៥.៣៤១.៧៧២	១៦.៤៧៦.២៩៣
ចាត់ថ្នាក់ផ្សេងៗ	(៧១.៥៣៥)	(៤៤.៧៤១)	១១៦.២៧៦	-	-
និយ័តកម្មផ្សេងៗ	១១៦.៨៧៦	-	-	-	១១៦.៨៧៦
ធ្វើពីទ្រព្យសម្បត្តិ និងបរិក្ខារ	-	-	-	៨៧២.៨៣៦	៨៧២.៨៣៦
ធ្វើពីការងារកំពុងដំណើរការ	៧.៨៦៩.៨៥២	២៣.០០៨.២៦៥	-	(៣០.៨៧៨.១១៧)	-
បរិស្ថាន	២៤.៥១០	៩១៤.០២៨	-	១៥.២៣៩.៨៧០	១៦.១៧៨.០០៨
រំលស់	(៦៩៣.៨១៩)	(២.០៣៥.៧៦៣)	(១១៦.២៧៦)	-	(២.៨៤៥.៨៥៨)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៧.៦៨៩.៨២៦	២២.៥២៦.៣៦៨	-	៥៨៥.៩៦១	៣០.៨០២.១៥៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥					
ថ្លៃដើម	៩.៧៧៧.៦៦៨	២៦.៨៨០.០៩៣	១២៧.០៥០	៥៨៥.៩៦១	៣៧.៣៧០.៧៧២
រំលស់បង្គរ	(២.០៨៧.៨៤២)	(៤.៣៥៣.៧២៥)	(១២៧.០៥០)	-	(៦.៥៦៨.៦១៧)
តម្លៃចុះបញ្ជីសុទ្ធ	៧.៦៨៩.៨២៦	២២.៥២៦.៣៦៨	-	៥៨៥.៩៦១	៣០.៨០២.១៥៥
គិតជាពាន់រៀល	៣០.៩៥១.៥៥០	៩០.៦៦៨.៦៣១	-	២.៣៨៨.៤៩៣	១២៣.៩៧៨.៦៧៤

ថ្លៃដើមនៃទ្រព្យសកម្មអរូបីដែលដករំលស់អស់ទាំងស្រុង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មានចំនួន ២.៦៥៤.៨៦២ ដុល្លារអាមេរិក (២០២៤ ៖ ២.៤៣៨.២២០ ដុល្លារអាមេរិក)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១១. ពន្ធពន្យារជាទ្រព្យសកម្ម

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលវែង				
ពន្ធពន្យារជាទ្រព្យសកម្ម	៣១.២៥៣.៤៧១	១២៥.៤២០.១៧៩	១៥.៧៤៨.៧៨០	៦៣.៣៨៨.៨៣៩
ពន្ធពន្យារជាបំណុល	(៥.១៣៦.៤៤១)	(២០.៦១២.៥៣៧)	(៤.៨៧៨.៤០១)	(១៩.៦៣៥.៥៦៤)
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	២៦.១១៧.០៣០	១០៤.៨០៧.៦៤២	១០.៨៧០.៣៧៩	៤៣.៧៥៣.២៧៥

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	១០.៨៧០.៣៧៩	៤៣.៧៥៣.២៧៥	២១.៧០៨.៤៩៥	៨៨.៦៧៩.២០២
(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	១៥.២៤៦.៦៥៤	៦១.១៥៤.៣២៨	(១០.៨៣៨.១១៦)	(៤៤.១២១.៩៧០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៣)	(៩៩.៩៦១)	-	(៨០៣.៩៥៧)
នាដំណាច់ឆ្នាំ	២៦.១១៧.០៣០	១០៤.៨០៧.៦៤២	១០.៨៧០.៣៧៩	៤៣.៧៥៣.២៧៥

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១១. ពន្ធពន្យារជាទ្រព្យសកម្ម (ត)

i. ពន្ធពន្យារជាបំណុល

	ទ្រព្យសកម្មដែល មានសិទ្ធិប្រើប្រាស់ ដុល្លារអាមេរិក	រំលស់ ដុល្លារអាមេរិក	ចំណេញ/ខាតពីការ ប្តូររូបិយប័ណ្ណ មិនទាន់ទទួលស្គាល់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
២០២៤				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	៣.៧២៦.៣០៤	២១១.២៣៤	-	៣.៥៣៥.០៧០
បន្ទុកក្នុងចំណេញ-ខាត	៣២២.៨៣៧	៤៥៤.៩៧៥	១៦៣.០៥១	៩៤០.៨៦៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៤.០៤៩.១៤១	៦៦៦.២០៩	១៦៣.០៥១	៤.៨៧៨.៤០១
គិតជាពាន់រៀល	១៦.២៩៧.៧៩៣	២.៦៨១.៤៩១	៦៥៦.២៨០	១៩.២៧៤.៥៦៤
២០២៥				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	៤.០៤៩.១៤១	៦៦៦.២០៩	១៦៣.០៥១	៤.៨៧៨.៤០១
បន្ទុកក្នុងចំណេញ-ខាត	២០៧.២៦៨	(៣២៥.៦០៩)	៣៧៦.៣៨១	២៥៨.០៤០
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	៤.២៥៦.៤០៩	៣៤០.៥៩០	៥៣៩.៤៣២	៥.១៣៦.៤៣១
គិតជាពាន់រៀល	១៧.០៨០.៩៦៩	១.៣៦៦.៨២៨	២.១៦៤.៧៤០	២០.៦១២.៥៣៧

១២. ទ្រព្យសកម្មផ្សេងៗ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយបង់មុន	៣.៨៧៧.៨៥៨	១៥.៥៦១.៨៤៤	៣.២២២.៥៤៤	១២.៩៧០.៧៤០
ប្រាក់កក់	២.៨៣៧.៥៥៤	១១.៣៨៧.១០៤	១.៧៧៥.២៧២	៧.១៤៥.៤៧០
គណនីអតិថិជន	៣.៥៦៣	១៤.២៩៨	៤០៧	១.៦៣៨
គណនីអតិថិជនផ្សេងៗ	១៥០.៩២២	៦០៥.៦៥១	៣១.០៣៩	១២៤.៩៣២
	៦.៨៦៩.៨៩៧	២៧.៥៦៨.៨៩៧	៥.០២៩.២៦២	២០.២៤២.៧៨០
<i>ជក់</i>				
សំវិធានធនសម្រាប់ ECLs លើប្រាក់កក់	(៦៨.៧៧០)	(២៧៥.៩៧៤)	(១៨.៥៨៤)	(៧៤.៨០១)
	៦.៨០១.១២៧	២៧.២៩២.៩២៣	៥.០១០.៦៧៨	២០.១៦៧.៩៧៩
រយៈពេលខ្លី	៤.១២២.៤៤០	១៦.៥៤៣.៣៥២	១.៤២៧.៩០៨	៥.៧៤៧.៣៣០
រយៈពេលវែង	២.៦៧៨.៦៨៧	១០.៧៤៩.៥៧១	៣.៥៨២.៧៧០	១៤.៤២០.៦៤៩
	៦.៨០១.១២៧	២៧.២៩២.៩២៣	៥.០១០.៦៧៨	២០.១៦៧.៩៧៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៣. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើតាមតម្រូវការ	១៦.៣០៥.៤៣៣	៦៥.៤៣៣.៧០៣	១៥.២០៧.៣៦៩	៦១.២០៩.៦៦០
គណនីសន្សំ	-	-	-	-
ប្រាក់បញ្ញើមានកាលកំណត់	១៦៥.០០៥.៨១៩	៦៦២.១៦៨.៣៥២	៨៩.៨៣៩.៤១៤	៣៦១.៦០៣.៦៤២
	១៨១.៣១១.២៥២	៧២៧.៦០២.០៥៥	១០៥.០៤៦.៧៨៣	៤២២.៨១៣.៣០២
<i>បន្ថែម៖</i>				
បង្គរការប្រាក់ត្រូវបង់	២.៥៦៤.៩៣៩	១០.២៩៣.០៩៩	២.០៣១.៨៨៧	៨.១៧៨.៣៤៥
	១៨៣.៨៧៦.១៩១	៧៣៧.៨៩៥.១៥៤	១០៧.០៧៨.៦៧០	៤៣០.៩៩១.៦៤៧
រយៈពេលខ្លី	១៦៦.៣២៩.៤៦៣	៦៦៧.៤៨០.១៣៥	១០៧.៩៩៤.៦៤៥	៤៣០.៩៨៨.៤៤៦
រយៈពេលវែង	១៧.៥៤៦.៧២៨	៧០.៤១៥.០១៩	៥.០៨៤.០២៥	២០.៤៦៣.២០១
	១៨៣.៨៧៦.១៩១	៧៣៧.៨៩៥.១៥៤	១០៧.០៧៨.៦៧០	៤៣០.៩៩១.៦៤៧

ក. វិភាគតាមប្រភេទរូបិយប័ណ្ណ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	១៨៣.២៣៦.៤១១	៧៣៥.៣២៧.៧១៧	១០៦.៧៧៣.០១៧	៤២៩.៧៦១.៣៩៤
ប្រាក់រៀល	៦៣៩.៧៨០	២.៥៦៧.៤៣៧	៣០៥.៦៥៣	១.២៣០.២៥៣
	១៨៣.៨៧៦.១៩១	៧៣៧.៨៩៥.១៥៤	១០៧.០៧៨.៦៧០	៤៣០.៩៩១.៦៤៧

ខ. វិភាគតាមទំនាក់ទំនង

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	១៨២.១៥៩.៤៤៣	៧៣១.០០៥.៨៤៥	៩០.៣១៨.៨៣១	៣៦៣.៥៣៣.២៩៥
ភាគីមិនពាក់ព័ន្ធ	១.៧១៦.៧៤៨	៦.៨៨៩.៣០៩	១៦.៧៥៩.៨៣៩	៦៧.៤៥៨.៣៥២
	១៨៣.៨៧៦.១៩១	៧៣៧.៨៩៥.១៥៤	១០៧.០៧៨.៦៧០	៤៣០.៩៩១.៦៤៧

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៣. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (ត)

គ. វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ

អត្រាការប្រាក់ប្រចាំឆ្នាំក្នុងការិយបរិច្ឆេទ/ឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
គណនីចរន្ត		
ប្រាក់ដុល្លារអាមេរិក	០% - ៣,១០%	០% - ៤,០០%
ប្រាក់រៀល	០% - ៣,១០%	០% - ១,៧៥%
គណនីសន្សំ		
ប្រាក់ដុល្លារអាមេរិក	គ្មាន	គ្មាន
ប្រាក់រៀល	គ្មាន	គ្មាន
ប្រាក់បញ្ញើមានកាលកំណត់		
ប្រាក់ដុល្លារអាមេរិក	២,៥០% - ៨,០០%	១,៥០% - ៨,០០%
ប្រាក់រៀល	គ្មាន	គ្មាន

១៤. ប្រាក់បញ្ញើរបស់អតិថិជន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើតាមតម្រូវការ	២៤៣.២៧៨.២៤០	៩៧៦.២៧៥.៥៧៧	៨២.៩១៥.៨៦១	៣៣៣.៧៣៦.៣៤១
គណនីសន្សំ	៧២១.៣៥១.៦៩២	២.៨៩៤.៧៨៤.៣៤០	៣០៦.១៦៤.៦១០	១.២៣២.៣១២.៥៥៥
ប្រាក់បញ្ញើមានកាលកំណត់	២.៧៩៩.៥៥៧.២៧៣	១១.២៣៤.៦២៣.៣៣៧	២.៩៤៤.៣៦៥.៣៨៨	១១.៨៥១.០៧០.៦៨៧
ប្រាក់បញ្ញើផ្សេងៗ	៣២.៣៤០	១២៩.៧៨០	៤២.៧៦៥	១៧២.១២៩
	៣.៧៦៤.២១៩.៥៤៥	១៥.១០៥.៨១៣.០៣៤	៣.៣៣៣.៤៨៨.៦២៤	១៣.៤១៧.២៩១.៧១២
<i>បន្ថែម៖</i>				
បង្កការប្រាក់ត្រូវបង់	៦៩.០១៤.៣៧៩	២៧៦.៩៥៤.៧០៣	៨៩.៥៤៩.៤៩៦	៣៦០.៤៣៦.៧២១
	៣.៨៣៣.២៣៣.៩២៤	១៥.៣៨២.៧៦៧.៧៣៧	៣.៤២៣.០៣៨.១២០	១៣.៧៧៧.៧២៨.៤៣៣
រយៈពេលខ្លី	៣.៦៤៨.៦៥៨.២៤៣	១៤.៦៤២.០៦៥.៥២៩	៣.២៥១.១៥៤.៩៥៣	១៣.០៨៥.៨៩៤.៦៨៦
រយៈពេលវែង	១៨៤.៥៧៥.៦៨១	៧៤០.៧០២.២០៨	១៧១.៨៨៣.១៦៧	៦៩១.៨៤៣.០៤៧
	៣.៨៣៣.២៣៣.៩២៤	១៥.៣៨២.៧៦៧.៧៣៧	៣.៤២៣.០៣៨.១២០	១៣.៧៧៧.៧២៨.៤៣៣

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៤. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ក. វិភាគតាមប្រភេទរូបិយប័ណ្ណ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	៣.៤៥៧.១០១.០៨៨	១៣.៨៧៣.៣៤៦.៦៦៦	៣.១៤០.៨៤៤.៦៦០	១២.៦៤១.៨៩៩.៧៥៦
ប្រាក់រៀល	៣៧៦.១២៨.៥៨៣	១.៥០៩.៤០៤.០០៤	២៨២.១៨៣.៤២០	១.១៣៥.៧៨៨.២៦៦
ប្រាក់បាត	៤.២៥៣	១៧.០៦៧	១០.០៤០	៤០.៤១១
	<u>៣.៨៣៣.២៣៣.៩២៤</u>	<u>១៥.៣៨២.៧៦៧.៧៣៧</u>	<u>៣.៤២៣.០៣៨.១២០</u>	<u>១៣.៧៧៧.៧២៨.៤៣៣</u>

ខ. វិភាគតាមទំនាក់ទំនង

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	៣.៨២៤.០២០.៤៥២	១៥.៣៤៥.៧៩៤.០៧៤	៣.៤១២.០១៩.៣១២	១៣.៧៣៣.៣៧៧.៧៣១
ភាគីមិនពាក់ព័ន្ធ	៩.២១៣.៤៧២	៣៦.៩៧៣.៦៦៣	១១.០១៨.៨០៨	៤៤.៣៥០.៧០២
	<u>៣.៨៣៣.២៣៣.៩២៤</u>	<u>១៥.៣៨២.៧៦៧.៧៣៧</u>	<u>៣.៤២៣.០៣៨.១២០</u>	<u>១៣.៧៧៧.៧២៨.៤៣៣</u>

គ. វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ

អត្រាការប្រាក់ប្រចាំឆ្នាំក្នុងការិយបរិច្ឆេទ/ឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
គណនីចរន្ត		
ប្រាក់ដុល្លារអាមេរិក	០% - ៤,១០%	០% - ៥,០០%
ប្រាក់រៀល	០% - ៤,១០%	០% - ៥,០០%
ប្រាក់បាត	គ្មាន	គ្មាន
គណនីសន្សំ		
ប្រាក់ដុល្លារអាមេរិក	០% - ៦,៥០%	០% - ៥,០០%
ប្រាក់រៀល	០% - ៤,០០%	០% - ៤,០០%
ប្រាក់បាត	០,១០%	០,១០%
ប្រាក់បញ្ញើមានកាលកំណត់		
ប្រាក់ដុល្លារអាមេរិក	១,៥០% - ៨,៥០%	២,០០% - ៨,៥០%
ប្រាក់រៀល	១,៥០% - ៨,៥០%	១,៥០% - ៨,៥០%
ប្រាក់បាត	គ្មាន	គ្មាន

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៥. ប្រាក់កម្ចី

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដើម	២៨៩.៩០១.២៩២	១.១៦៣.៣៧៣.៨៨៥	៨៨៤.០២៥.៣១០	៣.៥៥៨.២០១.៨៧៣
ការប្រាក់ត្រូវបង់	២.០៥០.៩៥១	៨.២៣០.៤៦៦	៨.២៨៩.៥៩៣	៣៣.៣៦៥.៦១២
	២៩១.៩៥២.២៤៣	១.១៧១.៦០៤.៣៥១	៨៩២.៣១៤.៩០៣	៣.៥៩១.៥៦៧.៤៨៥

ធនាគារបានចុះកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយម្ចាស់ប្រាក់កម្ចីជាច្រើន រួមមាន ភាគីពាក់ព័ន្ធ និងភាគីមិនពាក់ព័ន្ធ។ ប្រាក់កម្ចីមិនមានការធានាទេ និងត្រូវទូទាត់សងទាំងប្រាក់ដើម និងការប្រាក់ តាមមូលដ្ឋានប្រចាំត្រីមាសប្រចាំឆមាស ឬ ប្រចាំឆ្នាំ ផ្អែកទៅតាមតារាងសងប្រាក់ នៃកិច្ចព្រមព្រៀងប្រាក់កម្ចីនីមួយៗ។

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	១៨៧.២៧៧.៩០៨	៧៥១.៥៤៦.២៤៥	៦៦៩.៨៨៦.៦៤៧	២.៦៩៦.២៩៣.៧៥៤
រយៈពេលវែង	១០៤.៦៧៤.៣៣៥	៤២០.០៥៨.១០៦	២២២.៤២៨.២៥៦	៨៩៥.២៧៣.៧៣១
	២៩១.៩៥២.២៤៣	១.១៧១.៦០៤.៣៥១	៨៩២.៣១៤.៩០៣	៣.៥៩១.៥៦៧.៤៨៥

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ អនុបាតប្រាក់កម្ចីមានលក្ខខណ្ឌរបស់ធនាគារ មិនស្របតាមលក្ខខណ្ឌប្រាក់កម្ចី ជាមួយនឹងម្ចាស់ប្រាក់កម្ចីមួយចំនួន មានទឹកប្រាក់ចំនួន ១៨.៩១៩.២០៣ ដុល្លារអាមេរិក (៣១ ធ្នូ ២០២៤ ៖ ១៩៥.៧៣០.៥៨៨ ដុល្លារអាមេរិក)។ ធនាគារបានទទួលការអនុម័តលើកលែងពីការធ្វើតេស្តលើអនុបាតប្រាក់កម្ចីមានលក្ខខណ្ឌនេះ ពីម្ចាស់ប្រាក់កម្ចីខ្លះសម្រាប់រយៈពេលត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ធនាគារកំពុងស្នើសុំការលើកលែងពីម្ចាស់ប្រាក់កម្ចីផ្សេងទៀត។ ប្រាក់កម្ចីរយៈពេលវែងចំនួន ១៤.៧០២.២១៨ ដុល្លារអាមេរិក ត្រូវបានចាត់ថ្នាក់ឡើងវិញពីបំណុលរយៈពេលវែង ទៅជា បំណុលរយៈពេលខ្លី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (៣១ ធ្នូ ២០២៤ ៖ ៨.៣៣៣.៣៣៣ ដុល្លារអាមេរិក)។

ក. វិភាគតាមប្រភេទរូបិយប័ណ្ណ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	១១៤.៩៥៦.៣៨៤	៤៦១.៣១៩.៩៦៩	៦៥៩.៧៣៦.១០៧	២.៦៥៥.៤៣៧.៨៣១
ប្រាក់រៀល	១៧៦.៩៩៥.៨៥៩	៧១០.២៨៤.៣៨២	២៣២.៥៧៨.៧៩៦	៩៣៦.១២៩.៦៥៤
	២៩១.៩៥២.២៤៣	១.១៧១.៦០៤.៣៥១	៨៩២.៣១៤.៩០៣	៣.៥៩១.៥៦៧.៤៨៥

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៥. ប្រាក់កម្ចី (ត)

ខ. វិភាគតាមទំនាក់ទំនង

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីមិនពាក់ព័ន្ធ	២៣៥.២០៤.៤៣២	៩៤៣.៨៧៥.៣៨៦	៣២៦.៨៩១.៤៦០	១.៣១៥.៧៣៨.១២៧
ភាគីពាក់ព័ន្ធ	៥៦.៧៤៧.៨១១	២២៧.៧២៨.៩៦៥	៥៦៥.៤២៣.៤៤៣	២.២៧៥.៨២៩.៣៥៨
	២៩១.៩៥២.២៤៣	១.១៧១.៦០៤.៣៥១	៨៩២.៣១៤.៩០៣	៣.៥៩១.៥៦៧.៤៨៥

គ. បម្រែបម្រួលបំណុលដែលកើតពីសកម្មភាពហិរញ្ញប្បទាន - ប្រាក់កម្ចី

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដើម				
នៅថ្ងៃទី០១ ខែមករា	៨៨៤.០២៥.៣១០	៣.៥៥៨.២០១.៨៧៣	១.៣៨១.៣២៤.១១២	៥.៦៤២.៧០៨.៩៩៨
បន្ថែម	១៨៤.៥៣១.០១០	៧៤០.១៥៣.៨៨១	៤២៧.៦៨៣.៣០៧	១.៧៤១.០៩៨.៧៤៣
ទូទាត់សងប្រាក់ដើម	(៧៨១.១២៦.៥៦៦)	(៣.១៣៣.០៩៨.៦៥៦)	(៩៣២.២៦៧.៧៥១)	(៣.៧៩៥.២៦២.០១៣)
លម្អៀងពីការផ្តោះប្តូរ និងផ្សេងៗ	២.៤៧១.៥៣៨	៩.៩១៣.៣៣៩	៧.២៨៥.៦៤២	២៩.៦៥៩.៨៤៧
ការប្តូររូបិយប័ណ្ណ	-	(១១.៧៩៦.៥៥២)	-	(៦០.០០៣.៧០២)
នាដិណាច់ឆ្នាំ	២៨៩.៩០១.២៩២	១.១៦៣.៣៧៣.៨៨៥	៨៨៤.០២៥.៣១០	៣.៥៥៨.២០១.៨៧៣

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រាក់ប្តូរបង់				
នៅថ្ងៃទី០១ ខែមករា	៨.២៨៩.៥៩៣	៣៣.៣៦៥.៦១២	១៣.៤៧០.២៤៨	៥៥.០២៥.៩៦៣
បន្ទុកក្នុងឆ្នាំ	៤៦.២៧២.២២៨	១៨៥.៥៩៧.៩០៧	៩៦.៥១២.៤៩១	៣៩២.៩០២.៣៥១
ទូទាត់សងការប្រាក់	(៤៦.០៥៤.៣៨៥)	(១៨៤.៧២៤.១៣៨)	(៩៦.២៧១.៩៥០)	(៣៩១.៩២៣.១០៧)
លម្អៀងពីការផ្តោះប្តូរ និងផ្សេងៗ	(៦.៤៥៦.៤៨៥)	(២៥.៨៩៦.៩៦១)	(៥.៤២១.១៩៦)	(២២.៦៣៩.៥៩៥)
ការប្តូររូបិយប័ណ្ណ	-	(១១១.៩៥៤)	-	-
នាដិណាច់ឆ្នាំ	២.០៥០.៩៥១	៨.២៣០.៤៦៦	៨.២៨៩.៥៩៣	៣៣.៣៦៥.៦១២

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៥. ប្រាក់កម្ចី (ត)

ឃ. អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់កម្ចី មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
ប្រាក់កម្ចីមានកាលកំណត់		
ប្រាក់ដុល្លារអាមេរិក	២,០០% - ៧,៣០%	២,០០% - ៩,៤៣%
ប្រាក់រៀល	២,០០% - ៧,២៥%	២,០០% - ៧,៥០%
ប្រាក់បាត	គ្មាន	គ្មាន

១៦. ពន្ធលើប្រាក់ចំណូលត្រូវបង់

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រយៈពេលខ្លី</i>				
នាដើមឆ្នាំ	៦.៦៤០.៧២២	២៦.៧២៨.៩០៦	២២.៥៣៨.៧៥៤	៩២.០៧០.៨១០
ពន្ធក្នុងឆ្នាំ	៤២.៣៦៧.៨៤៥	១៦៩.៩៣៧.៤២៦	១៣.៤៣៨.៣០៧	៥៤.៧០៧.៣៨៨
ពន្ធលើប្រាក់ចំណូលបានបង់	(១៣.៣១៩.៤៧៩)	(៥៣.៤២៤.៤៣០)	(២៩.៣៣៦.៣៣៩)	(១១៩.៤២៨.២៣៦)
ការប្តូររូបិយប័ណ្ណ	-	(២១.៥៩២)	-	(៦២១.០១៦)
	<u>៣៥.៦៨៩.០៨៨</u>	<u>១៤៣.២២០.៣១០</u>	<u>៦.៦៤០.៧២២</u>	<u>២៦.៧២៨.៩០៦</u>

១៧. សំវិធានធនសម្រាប់អត្ថប្រយោជន៍បុគ្គលិក

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កាតព្វកិច្ចប្រាក់បំណាច់ការងារ	៦៤៥.៧២៣	២.៥៩១.២៨៦	៥១៩.២៩៦	២.០៩០.១៦៦
	<u>៦៤៥.៧២៣</u>	<u>២.៥៩១.២៨៦</u>	<u>៥១៩.២៩៦</u>	<u>២.០៩០.១៦៦</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៨. បំណុលផ្សេងៗ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ចំណាយបង្គរ	៤.០៦១.២៥៥	១៦.២៩៧.៨១៦	៣.៧៥២.៤៧១	១៥.១០៣.៦៩៦
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្តបង្គរ	២.៦៦៩.២១៥	១០.៧១១.៥៦០	៣.៦១២.០៣៤	១៤.៥៣៨.៤៣៧
ចំណូលកម្រៃជើងសាពន្យារ	២.៣៧៣.១៦៤	៩.៥២៣.៥០៧	១៥.៣៦២	៦១.៨៣២
គណនីអ្នកផ្គត់ផ្គង់	២.១៩១.២២៤	៨.៧៩៣.៣៨២	១.០៦៧.១២៩	៤.២៩៥.១៩៤
ពន្ធកាត់ទុក	១.៣១៦.៦៨៨	៥.២៨៣.៨៦៩	២.០៤២.៨៤៣	៨.២២២.៤៤៣
ពន្ធលើប្រាក់បៀវត្សរ៍	១.២២២.០៥៦	៤.៩០៤.១១១	១.១២៧.៤៧០	៤.៨៣៨.០៦៧
ផ្សេងៗ	២.៤១៥	៩.៦៩៣	១០.២៦០	៤១.២៩៦
	១៣.៨៣៦.០១៧	៥៥.៥២៣.៩៣៨	១១.៦២៧.៥៦៩	៤៦.៨០០.៩៦៥

១៩. បំណុលបន្ទាប់បន្សំ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដើម	១៩.៩២៣.០២០	៧៩.៩៥១.០៧៩	២៩.៨៥៥.៣២០	១២០.១៦៧.៦៦៣
ការប្រាក់ត្រូវបង់	២៣៥.២៧៨	៩៤៤.១៧១	៣៥៩.៣៣៣	១.៤៤៦.៣១៥
	២០.១៥៨.២៩៨	៨០.៨៩៥.២៥០	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨
រយៈពេលខ្លី	១០.៤៨៩.៣៥៣	៤២.០៩៣.៧៧៤	១០.៣៥៩.៣៣៣	៤១.៦៩៦.៣១៥
រយៈពេលវែង	៩.៦៦៨.៩៤៥	៣៨.៨០១.៤៧៦	១៩.៨៥៥.៣២០	៧៩.៩១៧.៦៦៣
	២០.១៥៨.២៩៨	៨០.៨៩៥.២៥០	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨
ភាគីពាក់ព័ន្ធ	២០.១៥៨.២៩៨	៨០.៨៩៥.២៥០	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨
	២០.១៥៨.២៩៨	៨០.៨៩៥.២៥០	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨

បំណុលបន្ទាប់បន្សំទាំងនេះត្រូវទូទាត់សង ដោយផ្អែកទៅតាមតារាងសងប្រាក់ក្នុងកិច្ចព្រមព្រៀងឥណទាន។ បំណុលបន្ទាប់បន្សំពីភាគទុនិក ត្រូវបានអនុម័តដោយធនាគារកណ្តាល ដែលអាចរួមបញ្ចូលទៅក្នុងដើមទុនថ្នាក់ទី២ សម្រាប់ការគណនាដើមទុនបទប្បញ្ញត្តិ។ ក្នុងអំឡុងឆ្នាំ មានបំណុលបន្ទាប់បន្សំតែមួយប៉ុណ្ណោះដែលនៅមិនទាន់ទូទាត់ ដែលមានអត្រាការប្រាក់ ៨,៩៥% (២០២៤ ៖ ៨,៩៥%)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៩. បំណុលបន្ទាប់បន្សំ (ត)

បម្រែបម្រួលបំណុលដែលកើតពីសកម្មភាពហិរញ្ញប្បទាន - បំណុលបន្ទាប់បន្សំ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ប្រាក់ដើម</i>				
នៅថ្ងៃទី០១ ខែមករា	២៩.៨៥៥.៣២០	១២០.១៦៧.៦៦៣	៥០.២០៦.០៥៨	២០៥.០៩១.៧៤៧
ទូទាត់សង	(១០.០០០.០០០)	(៤០.១១០.០០០)	(២០.៥០០.០០០)	(៨៣.៤៥៥.៥០០)
ផ្សេងៗ	៦៧.៧០០	២៧១.៥៤៥	១៤៩.២៦២	៦០៧.៦៤៦
ការប្តូររូបិយប័ណ្ណ	-	(៣៧៨.១២៩)	-	(២.០៧៦.២៣០)
នាដំណាច់ឆ្នាំ	១៩.៩២៣.០២០	៧៩.៩៥១.០៧៩	២៩.៨៥៥.៣២០	១២០.១៦៧.៦៦៣
<i>ការប្រាក់ត្រូវបង់</i>				
នៅថ្ងៃទី០១ ខែមករា	៣៥៩.៣៣៣	១.៤៤៦.៣១៥	៥៩៨.៣០៦	២.៤៤៤.០៨០
បន្ទុកក្នុងឆ្នាំ	២.៧០៨.២២១	១០.៨៦២.៦៧៤	៤.១៥៦.៣៨៧	១៦.៩២០.៦៥១
ទូទាត់សងការប្រាក់	(២.៣៥៤.៩១៧)	(៩.៤៤៥.៥៧២)	(៤.៣៩៥.៣៦០)	(១៧.៨៩៣.៥១១)
ផ្សេងៗ	(៤៧៧.៣៥៩)	(១.៩១៤.៦៨៧)	-	-
ការប្តូររូបិយប័ណ្ណ	-	(៤.៥៥៩)	-	(២៤.៩០៥)
នាដំណាច់ឆ្នាំ	២៣៥.២៧៨	៩៤៤.១៧១	៣៥៩.៣៣៣	១.៤៤៤.០៨០

២០. ដើមទុន

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរដើមទុនចុះបញ្ជី និងដើមទុនបានបង់របស់ធនាគារទេ។

ភាគហ៊ុនដែលបានអនុម័តសរុបមានចំនួន ៦០០លានភាគហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (២០២៤ ៖ ៦០០លានភាគហ៊ុន) ដែលមានតម្លៃចារិក១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន (២០២៤ ៖ ១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន)។ ភាគហ៊ុនដែលបានបោះផ្សាយរួច ត្រូវបានបង់ប្រាក់រួចទាំងស្រុង។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		
	ដុល្លារអាមេរិក	ពាន់រៀល	%	ដុល្លារអាមេរិក	ពាន់រៀល	%
Kookmin Bank Co. Ltd.	៦០០.០០០.០០០	២.៤០០.០០០.០០០	១០០%	៦០០.០០០.០០០	២.៤០០.០០០.០០០	១០០%

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២១. ទុនបម្រុង

ធនាគារកណ្តាលបានចេញលិខិតលេខ ៨៧-០២៣-២៣៧៧ ឆត ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ អនុម័តលើការរួមបញ្ចូលមូលធន ដែលបានផ្ទេរពីធនាគារ គូកមីន ខេមបូឌា ភីអិលស៊ី (ជាលទ្ធផលនៃការរួមបញ្ចូលគ្នា) ទៅក្នុងទុនបម្រុង ដែលផ្សេងពីទុនបម្រុងសម្រាប់ការវាយតម្លៃឡើងវិញ។ ចំនួនទឹកប្រាក់ដែលបានអនុម័តដំបូងគឺ ១១២.៦៧៥.៧៥១ ដុល្លារអាមេរិក។ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ធនាគារកណ្តាលបានចេញលិខិតលេខ ៨៧-០២៤-១៥២១ ឆត ដោយបានអនុម័តចំពោះការផ្លាស់ប្តូរចំនួនទឹកប្រាក់ដែលបានអនុម័តដំបូង ទៅជា ៩១.៩៤៤.៧៩៦ ដុល្លារអាមេរិក។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទឹកប្រាក់ចំនួន ៩១.៩៤៤.៧៩៦ ដុល្លារអាមេរិក ត្រូវបានរក្សាទុកជាទុនបម្រុង។

២២. ទុនបម្រុងបទប្បញ្ញត្តិ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ទុន្ទានរោមរិក	ពាន់រៀល	ទុន្ទានរោមរិក	ពាន់រៀល
សមតុល្យនាដើមឆ្នាំ	៤២.៦៥៣.០០៥	១៧១.៤៤៦.២៩២	៤.៥៤៦.៦២៦	១៨.០៦៨.១១៧
ផ្ទេរ(ទៅ)/ពីចំណេញរក្សាទុក	(៧.៣២៦.០៤០)	(២៩.៣៩៩.៣៩៩)	៣៨.១០៦.៣៧៩	១៥៣.៣៧៨.១៧៥
នាដំណាច់ឆ្នាំ	៣៥.៣២៦.៩៦៥	១៤២.០៤៦.៨៩៣	៤២.៦៥៣.០០៥	១៧១.៤៤៦.២៩២

២៣. ចំណូលការប្រាក់សុទ្ធ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ទុន្ទានរោមរិក	ពាន់រៀល	ទុន្ទានរោមរិក	ពាន់រៀល
<i>ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាមត្រូវដើមដកលើសៈ</i>				
ឥណទាន និងបុព្វបទាន	៦៩៦.៥១៧.៣១៨	២.៧៩៣.៧៣០.៩៦២	៧០១.២១២.៨៤៨	២.៨៥៤.៦៣៧.៥០៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	២.៩០០.៣៩៧	១១.៦៣៣.៤៩២	២.៦៩៤.៦០៧	១០.៩៦៩.៧៤៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា	៧៦០.៩៩៣	៣.០៥២.៣៤៤	៨៨៥.៦០៦	៣.៦០៥.៣០២
ចំណូលការប្រាក់សរុប	៧០០.១៧៨.៧០៨	២.៨០៨.៤១៦.៧៩៨	៧០៨.៧៩៣.០៦១	២.៨៦៩.២១២.៥៥១
<i>ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុ វាស់វែងតាមត្រូវដើមដកលើសៈ</i>				
ប្រាក់បញ្ញើរបស់អតិថិជន	(១៨៨.៩៧៥.១៣២)	(៧៥៧.៩៧៩.២៥៥)	(២២៦.០៩០.៣១៥)	(៩២០.៤១៣.៦៧២)
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	(៥.៤២១.៥៦៦)	(២១.៧៤៥.៩០១)	(៥.៨៧៩.៩៩៧)	(២៣.៣៧៧.៤៦៨)
ប្រាក់កម្ចី	(៤៦.២៧២.២២៨)	(១៨៥.៥៩៧.៩០៧)	(៩៦.៤១២.៤៩១)	(៣៩២.៩០២.៣៥១)
បំណុលបន្ទាប់បន្សំ	(២.៧០៨.២២១)	(១០.៨៦២.៦៧៤)	(៤.១៥៦.៣៨៧)	(១៦.៩២០.៦៥១)
បំណុលភក្តិសន្យា	(១.៧៤២.១២០)	(៦.៩៨៧.៦៤៣)	(១.៥៩១.៩៦២)	(៦.៤៨០.៨៧៨)
ចំណាយការប្រាក់សរុប	(២៤៥.១១៩.២៦៧)	(៩៨៣.១៧៣.៣៨០)	(៣៣៤.២៣១.១៥២)	(១.៣៦០.៦៥៥.០២០)
ចំណូលការប្រាក់សុទ្ធ	៤៥៥.០៥៩.៤៤១	១.៨២៥.២៤៣.៤១៨	៣៧៤.៥៦១.៩០៩	១.៥០៨.៥៥៧.៥៣១

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២៤. ចំណាយកម្រៃជើងសារ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលកម្រៃជើងសារ				
ចំណូលកម្រៃជើងសារពីសេវាផ្ទេរប្រាក់				
ក្នុងប្រទេស	១.៣៥២.១៦៩	៥.៤២៣.៥៥០	១.៧៩២.៦៩១	៧.២៩៨.០៤៥
ចំណូលកម្រៃជើងសារពីការទូទាត់សង				
យីកយ៉ាវ	២៣៣.០៨១	៩៣៤.៨៨៨	-	-
ចំណូលកម្រៃជើងសារសរុប	១.៥៨៥.២៥០	៦.៣៥៨.៤៣៨	១.៧៩២.៦៩១	៧.២៩៨.០៤៥
សេវាប្រាក់កម្ចី	(២.២៦១.៨៧០)	(៩.០៧២.៣៦១)	(២.២៩៥.៤៣៩)	(៩.៣៤៤.៧៣២)
សេវាធនាគារ	(៩១៥.៤៧៣)	(៣.៦៧១.៩៦២)	(១.០៤១.១៩៤)	(៤.២៣៨.៧០១)
ប័ណ្ណ VISA	(១១១.៩២៥)	(៤៤៨.៩៣១)	-	-
ចំណាយកម្រៃផ្សេងៗ	(២០.៧២៤)	(៨៣.១២៤)	(៣.៧៩៣)	(១៥.៤៤១)
ចំណាយកម្រៃជើងសារសរុប	(៣.៣០៩.៩៩២)	(១៣.២៧៦.៣៧៨)	(៣.៣៤០.៤២៦)	(១៣.៥៩៨.៨៧៤)
ចំណូលកម្រៃជើងសារសុទ្ធ	(១.៧២៤.៧៤២)	(៦.៩១៧.៩៤០)	(១.៥៤៧.៧៣៥)	(៦.៣០០.៨២៩)

២៥. (ខាត)/ចំណេញផ្សេងៗ - សុទ្ធ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញពីការប្តូរប្រាក់ប័ណ្ណសុទ្ធ	១.៩៤១.៣៧១	៧.៧៨៦.៨៣៩	៤.៨២៦.៣២២	១៩.៦៤៧.៩៥៧
ខាតពីការកែប្រែលក្ខខណ្ឌឥណទាន				
ដែលមិនបង្កឡើងដោយហានិភ័យ				
ឥណទាន	(១៦.៩៩៤.២៥២)	(៦៨.១៦៣.៩៤៥)	-	-
	(១៥.០៥២.៨៨១)	(៦០.៣៧៧.១០៦)	៤.៨២៦.៣២២	១៩.៦៤៧.៩៥៧

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២៦. ខាតពីការថយចុះតម្លៃឥណទាន

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតឥណទានរំពឹងទុក (ECL) / កត់ត្រាក្រឡប់មកវិញ៖				
ឥណទាននិងបុរេប្រទានអតិថិជន (កំណត់សម្គាល់ ៧.ក)	១៧៧.១៧០.២៤១	៧១០.៦២៩.៨៣៧	១២៧.៦៣១.៧៦២	៥១៩.៥៨៨.៩០៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ ផ្សេងៗ	(៦៩.៦៧៣)	(២៧៩.៤៥៨)	៧១.៥០៥	២៩១.០៩៧
ទ្រព្យសកម្មផ្សេងៗ	៥០.១៨៦	២០១.២៩៦	១៥.៤៥០	៦២.៨៩៧
ខ្ទង់ក្រៅតារាងតុល្យការ ផ្សេងៗ	(៧.៨៤៤)	(៣១.៤៦៣)	៦.៩៤៥	២៨.២៧៣
	-	-	៥៨៦	២.៣៨៦
	១៧៧.១៤២.៩១០	៧១០.៥២០.២១២	១២៧.៧២៦.២៤៨	៥១៩.៩៧៣.៥៥៦
ឥណទានបាត់បង់ប្រមូលមកវិញបាន	(៧.០១៣.០៨៧)	(២៨.១២៩.៤៩២)	(៥.០៥៤.១២៥)	(២០.៥៧៥.៣៤៣)
	១៧០.១២៩.៨២៣	៦៨២.៣៩០.៧២០	១២២.៦៧២.១២៣	៤៩៩.៣៩៨.២១៣

២៧. ចំណាយបុគ្គលិក

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស	៧០.៩៩៨.២៩៧	២៨៤.៧៧៤.១៦៩	៦៨.៣៧២.៥៧១	២៧៨.៣៤៤.៧៣៧
ប្រាក់លើកទឹកចិត្ត និងប្រាក់រង្វាន់	១៨.០៩១.០៩១	៧២.៥៦៣.៣៦៦	១៨.៧៣៥.៤៤៥	៧៦.២៧១.៩៩៧
អត្ថប្រយោជន៍បុគ្គលិក	៥.៦៧៣.៦៣៨	២២.៧៥៦.៩៦២	៥.១៩២.០៩៣	២១.១៣៧.០១១
ចំណាយមូលនិធិសុខុមាលភាពសង្គម របស់បុគ្គលិក	១.៣៥៧.៣៨៥	៥.៤៤៤.៤៧១	១.៣៣៣.០៧៣	៥.៤២៦.៩៤០
ឯកសណ្ឋានរបស់បុគ្គលិក	១.០៧៦.២១៥	៤.៣១៦.៦៩៨	៧៣៨.៧៣៥	៣.០០៧.៧៩០
ចំណាយផ្នែកសុខភាព	១១០.៦៩០	៤៤៣.៩៧៨	៨០.៦៦៤	៣២៨.៣៨៣
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	៦៩០.៧០៦	២.៧៧០.៤២២	៦៨៣.៦៩០	២.៧៨៧.៣០១
	៩៧.៩៩៨.០២២	៣៩៣.០៧០.០៦៦	៩៥.១៣៦.២៧១	៣៨៧.២៩៩.៧៥៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២៨. រំលស់ទ្រព្យសម្បត្តិនិងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់៨)	៤.៤៩៥.៣០០	១៨.០៣០.៦៤៨	៤.២២៣.៣៨០	១៧.១៩៣.៣៨០
រំលស់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់១០)	៣.៣៨៦.៦០២	១៣.៥៨៣.៦៦១	២.៨៤៥.៨៥៨	១១.៥៨៥.៤៨៨
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (កំណត់សម្គាល់៩(ខ))	៥.៦១០.៩៧០	២២.៥០៥.៦០១	៥.៧១៩.២៣១	២៣.២៨២.៩៨៩
	១៣.៤៩២.៨៧២	៥៤.១១៩.៩១០	១២.៧៨៨.៤៦៩	៥២.០៦១.៨៥៧

២៩. ចំណាយប្រតិបត្តិការផ្សេងៗ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយប្រុងកំណត់:	៥.០៨៨.១០១	២០.២៤៧.៩៣៣	៥.០៧៩.៧៣៥	២០.៦៧៩.៦០១
ថែទាំ	៤.១៧១.៩៣១	១៦.៧៣៣.៦១៥	៣.៧៩៨.៨២៣	១៥.៤៦៥.០០៨
ទីផ្សារ និងការផ្សព្វផ្សាយ	១.៧៤១.២៤៥	៦.៩៨៤.១៣៤	២.៤៨៦.៦៣៨	១០.១២៣.១០៣
ទឹក-ភ្លើង	១.៥៦៩.០០៥	៦.២៩៣.២៧៩	១.៧៦០.៤៥២	៧.១៦៦.៨០០
ចំណាយដឹកជញ្ជូនលើកកម្ពស់សន្យាដែល មានទ្រព្យសកម្មតម្លៃទាប	១.១៩៧.៨០១	៤.៨០៤.៣៨០	១.១៩៨.២៧២	៤.៨៧៨.១៦៥
ទំនាក់ទំនង	១.១៦៩.៥២៩	៤.៦៩០.៩៨១	១.១៤៩.៩២៤	៤.៦៨១.៣៤១
ការបោះពុម្ព និងសម្ភារៈការិយាល័យ	១.០៩១.៦៨៦	៤.៣៧៨.៧៥៣	១.៤៦២.៦៩៨	៥.៩៥៤.៦៤៤
កម្រៃអាជ្ញាប័ណ្ណ	១.០៤៩.៦៨១	៤.២១០.២៧០	១.១៥៨.៨៦០	៤.៧១៧.៧១៩
ការបរិច្ចាគ	៨៣៤.២១៣	៣.៣៤៦.០២៨	១៧១.២១៤	៦៩៧.០១២
ចំណាយពន្ធផ្សេងៗ	៧៩៧.៦៥៥	៣.១៩៩.៣៩៤	៨៨៨.៧០៩	៣.៦១៧.៩៣៤
កម្រៃសេវាវិជ្ជាជីវៈ	៦៧៣.៩២១	២.៧០៣.០៩៧	១.៣០៥.០៧៤	៥.៣១២.៩៥៦
សម្ភារៈផ្គត់ផ្គង់ការិយាល័យ	៥២៤.២៨៩	២.១០២.៩២៣	៣៦៦.២៤៦	១.៤៩០.៩៨៧
ចំណាយការកំសាន្ត	៥០០.៣៤១	២.០០៦.៨៦៨	១២២.៨៩៣	៥០០.២៩៧
ប្រាក់ប្រចាំថ្ងៃ និងការធ្វើដំណើរ	៤៦៤.០៥៩	១.៨៦១.៣៤១	៣៦៨.៤០១	១.៤៩៩.៧៦០
ចំណាយថ្លៃជួលពាក់ព័ន្ធនឹងកកិតសន្យា រយៈពេលខ្លី និងកកិតសន្យាដែលមាន ទ្រព្យសកម្មតម្លៃទាប	៤២០.៦៩០	១.៦៨៧.៣៨៨	៣៥៤.១០៧	១.៤៤១.៥៧០
ការបណ្តុះបណ្តាល	៣១០.៥៥០	១.២៤៥.៦១៦	៣១៥.៩០៤	១.២៨៦.០៤៥
ពន្ធប្រចាំប្រាំ	២២២.៨៥៤	៨៩៣.៨៦៧	៣៣៦.៣៣៩	១.៣៦៩.២៣៦
ការដឹកជញ្ជូន	២៥៩.៥៧៩	១.០៤១.១៧១	២៧៤.២៤៤	១.១១៦.៤៨៧
សេវាធនាគារ	២៩.៩២៨	១២០.០៤១	៥៨.៦៣២	២៣៨.៦៩១
ចំណាយផ្សេងៗ	៦១៥.៥១៦	២.៤៦៨.៨៣៥	៧៦៤.០២៧	៣.១១០.៣៥៧
	២២.៦៩២.៥៧៤	៩១.០១៩.៩១៤	២៣.៤២១.១៩២	៩៥.៣៤៧.៦៧៣

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២៩. ចំណាយប្រតិបត្តិការផ្សេងៗ (ត)

ព័ត៌មានតម្រូវសវនកម្ម

ខាងក្រោមនេះគឺជាកម្រៃដែលបានបង់ ឬត្រូវបង់ឱ្យក្រុមហ៊ុន ប្រាយ៉ាតធីរហាវខ្វើស៍ (ខេមបូឌា)។

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ	១៣៣.០០០	៥៣៣.៤៦៣	១២៣.០០០	៥០០.៧៣៣
តម្រូវការធានាការណែនាំក្រុមហ៊ុនមេ	២២.០០០	៨៨.២៤២	៣៦.៣៦៤	១៤៨.០៣៨
	<u>១៥៥.០០០</u>	<u>៦២១.៧០៥</u>	<u>១៥៩.៣៦៤</u>	<u>៦៤៨.៧៧១</u>

៣០. ចំណាយពន្ធលើប្រាក់ចំណូល

ក. ចំណាយពន្ធលើប្រាក់ចំណូល

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	៤២.៣៦៧.៨៤៥	១៦៩.៩៣៧.៤២៦	១៣.៤៣៨.៣០៧	៥៤.៧០៧.៣៤៨
ពន្ធពន្យារលើប្រាក់ចំណូល	(១៥.២៤៦.៦៥៤)	(៦១.១៥៤.៣២៨)	១០.៨៣៨.១១៦	៤៤.១២១.៩៧០
	<u>២៧.១២១.១៩១</u>	<u>១០៨.៧៨៣.០៩៨</u>	<u>២៤.២៧៦.៤២៣</u>	<u>៩៨.៨២៩.៣១៨</u>

ខ. ការផ្ទេរថ្នាក់នានាចំណាយពន្ធលើប្រាក់ចំណូល និងចំណេញតាមគណនេយ្យ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	១៣៤.១៨២.៥៩៧	៥៣៨.២០៦.៣៩៧	១២០.០៤១.១៨៤	៤៨៨.៦៨៧.៦៦០
អត្រាពន្ធមានប្រសិទ្ធភាព ២០%	២៦.៨៣៦.៥១៩	១០៧.៦៤១.២៨០	២៤.០០៨.២៣៧	៩៧.៧៣៧.៥៣៣
ផលប៉ះពាល់ពន្ធទាក់ទងនឹង៖				
ចំណាយមិនអាចកាត់កងតាមច្បាប់ពន្ធ	២៨៤.៦៧២	១.១៤១.៨១៨	២១៩.៩៧៤	៨៩៥.៥១៤
ការកំណត់ពន្ធឡើងវិញចំពោះពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ របស់ឆ្នាំមុនៗ	-	-	៤៨.២១២	១៩៦.២៧១
ចំណាយពន្ធលើប្រាក់ចំណូល	<u>២៧.១២១.១៩១</u>	<u>១០៨.៧៨៣.០៩៨</u>	<u>២៤.២៧៦.៤២៣</u>	<u>៩៨.៨២៩.៣១៨</u>

យោងតាមបទប្បញ្ញត្តិពន្ធកម្ពុជា ធនាគារ ត្រូវបង់ពន្ធលើប្រាក់ចំណូលតាមអត្រា ២០%។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣០. ចំណាយពន្ធលើប្រាក់ចំណូល (ត)

ឃ. ចំណុចផ្សេងៗ

ពន្ធ ត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាននា កាលបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃទៅតាមការិយបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិត ប្រកាសពន្ធ ដែលទាក់ទិនទៅនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វាដែលនៅជាធរមាន និងបានកត់ត្រាសំវិធានធន តាមការសមស្រប ទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុង ក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផល ពន្ធចុងក្រោយឧសគ្គពីចំនួនដែលបានទទួលស្គាល់ពីដំបូង នោះភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សមតុល្យបំណុល ពន្ធ ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

៣១. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	១២៣.៣២៨.៥០៤	៤៩៤.៩១៧.២៨៧	១០១.០២៦.៩៤៤	៤០៦.៦៣៣.៤៥០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារជាតិ នៃ កម្ពុជា៖				
គណនីចរន្ត	១៩៤.៥០១.៧១៦	៧៨០.៥៣៥.៣៨៧	៧៩.៦០៣.៦៤៨	៣២០.៤០៤.៦៨៣
ប្រាក់បញ្ញើមានកាលកំណត់ (កាលកំណត់ដំបូងបីខែ ឬ តិចជាង)	៣.៦០៧.០០០	១៤.៤៧៤.៨៩០	-	-
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារផ្សេងៗ ៖				
គណនីចរន្ត	១៧.៧៧៤.២៦៨	៧១.៣២៨.១៣៧	៧.៦៣៥.៥៦៣	៣០.៧៣៣.១៤១
គណនីសន្សំ	១.៦០៦.៤១៩	៦.៤៤៦.៥៥៩	១៨៩.៣៤៩	៧៦២.១៣០
ប្រាក់បញ្ញើមានកាលកំណត់ (កាលកំណត់ដំបូងបីខែ ឬ តិចជាង)	-	-	៨៥.០៤៩.៦០២	៣៤២.៣២៤.៦៤៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៣៤០.៨១៧.៩០៧	១.៣៦៧.៧០២.២៦០	២៧៣.៥០៥.១០៦	១.១០០.៨៥៨.០៥២

ធនាគារ ខេប៊ីប្រាសាក់ ប.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

ក២. ព័ត៌មានអំពីលំហូរសាច់ប្រាក់
ក. លំហូរសាច់ប្រាក់ពីប្រតិបត្តិការ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	១៣៤.១៨២.៥៩៧	៥៣៨.២០៦.៣៩៧	១២០.០៤១.១៨៤	៤៨៨.៦៨៧.៦៦០
<i>និយ័តកម្ម៖</i>				
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ រំលស់ ទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ២៨)	១៣.៤៩២.៨៧២	៥៤.១១៩.៩១០	១២.៧៨៨.៤៦៩	៥២.០៦១.៨៥៧
និយ័តកម្មមិនមែនសាច់ប្រាក់សម្រាប់ ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យ សកម្មអរូបី	១១៩.៣០១	៤៧៨.៥១៦	(៧០.៦៦៨)	(២៨៧.៦៨៩)
ខាតពីការថយចុះតម្លៃឥណទាន	១៧០.១២៩.៨២៣	៦៨២.៣៩០.៧២០	១២២.៦៧២.១២៣	៤៩៩.៣៩៨.២១៣
ខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	២៣.៧៧៨	៩៥.៣៧៤	៦០.០១៣	២៤៤.៣១៣
ចំណេញពីការបញ្ចប់កិច្ចសន្យាមុនពេល កំណត់ និងការកែប្រែភតិសន្យា	(៣៩.២២៨)	(១៥៧.៣៤៤)	(៣៥.៦៦១)	(១៤៥.១៧៦)
ចំណាយអត្ថប្រយោជន៍បុគ្គលិកមិនមែន សាច់ប្រាក់	៤.៩៣៥.៣៨៦	១៩.៧៩៥.៨៣៣	៤.៤៦៩.០០១	១៨.១៩៣.៣០៣
ចំណេញ/ខាតមិនបានទទួលស្គាល់ ខាតពីការកែប្រែលក្ខខណ្ឌឥណទាន ដែលមិនបង្កឡើងដោយហានិភ័យ ឥណទាន	(១.៩៤១.៣៧១)	(៧.៧៨៦.៨៣៩)	(៤.៨២៦.៣២២)	(១៩.៦៤៧.៩៥៧)
ខ្ទង់មិនមែនសាច់ប្រាក់ផ្សេងៗ	១៦.៩៩៤.២៥២	៦៨.១៦៣.៩៤៥	-	-
ចំណូលការប្រាក់សុទ្ធ (កំណត់សម្គាល់ ២៣)	(៤៥៥.០៥៩.៤៤១)	(១.៨២៥.២៤៣.៤១៨)	(៣៧០.៥៦១.៩០៩)	(១.៥០៨.៥៥៧.៥៣១)
<i>បម្រែបម្រួលដើមទុនបង្វិល៖</i>				
ទុនបម្រុងបទប្បញ្ញត្តិ	១៥.០៦៧.៥០២	៦០.៤៣៥.៧៥១	៨៤.០៥៦.០៦៥	៣៤២.១៩២.២៤១
ឥណទាន និងបុរេប្រទាន	(១២៣.៣៥៥.២២៦)	(៤៩៤.៧៧៧.៨១១)	(១៣០.៤៩៧.៣៦៨)	(៥៣១.២៥៤.៧៨៥)
ទ្រព្យសកម្មផ្សេងៗ	(១.៨៤០.៦៣៥)	(៧.៣៨២.៧៨៧)	៣.១៨៩.៩០៤	១២.៩៨៦.០៩៩
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	៧៦.២៦៤.៤៦៩	៣០៥.៨៩៦.៧៨៥	(២.២៨១.១៤១)	(៩.២៨៦.៥២៥)
ប្រាក់បញ្ញើរបស់អតិថិជន	៤៣០.៧៣០.៩២១	១.៧២៧.៦៦១.៧២៤	៤១៨.១៣៥.២៩៩	១.៧០២.២២៨.៨០២
បំណុលផ្សេងៗ	២.២១៦.២៩៣	៨.៨៨៩.៥៥១	៧៥៥.៩៦៥	៣.០៧៧.៥៣៤
សាច់ប្រាក់បានពីប្រតិបត្តិការ	២៧៨.០០៤.០៤៦	១.១១៥.០៧៤.២២៩	២៥៧.៨៩៤.៩៥៤	១.០៤៩.៨៩០.៣៥៩

ធនាគារ ខេប៊ីប្រាសាក់ ប.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣២. ព័ត៌មានអំពីលំហូរសាច់ប្រាក់ (ត)

ខ. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បំណុលសុទ្ធ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៣៤០.៨១៧.៩០៧	១.៣៦៧.៧០២.២៦០	២៧៣.៥០៥.១០៦	១.១០០.៨៥៨.០៥២
ប្រាក់កម្ចី	(២៩១.៩៥២.២៤៣)	(១.១៧១.៦០៤.៣៥១)	(៨៩២.៣១៤.៩០៣)	(៣.៥៩១.៥៦៧.៤៨៥)
បំណុលបន្ទាប់បន្សំ	(២០.១៥៨.២៩៨)	(៨០.៨៩៥.២៥០)	(៣០.២១៤.៦៥៣)	(១២១.៦១៣.៩៧៨)
បំណុលភក្តិសន្យា	(២១.៧៤០.៣២៦)	(៨៧.២៤៣.៩២៨)	(២០.៥០៥.៩៧៥)	(៨២.៥៣៦.៥៤៩)
បំណុលសុទ្ធ	៦.៩៦៧.០៤០	២៧.៩៥៨.៧៣១	(៦៦៩.៥៣០.៤២៥)	(២.៦៩៤.៨៣៩.៩៦០)
សាច់ប្រាក់ និងការវិនិយោគសាច់ប្រាក់				
ងាយស្រួល	៣៤០.៨១៧.៩០៧	១.៣៦៧.៧០២.២៦០	២៧៣.៥០៥.១០៦	១.១០០.៨៥៨.០៥២
បំណុលដុល – អត្រាការប្រាក់ថេរ	(២៦៣.៥៥៦.២០៣)	(១.០៥៧.៦៩១.០៤២)	(៣៥៣.៦៧៣.២៤៤)	(១.៤២៣.៥៣៤.៨០៧)
បំណុលដុល – អត្រាការប្រាក់អថេរ	(៧០.២៩៤.៦៦៤)	(២៨២.០៩២.៤៨៧)	(៥៨៩.៣៦២.២៨៧)	(២.៣៧២.១៨៣.២០៥)
បំណុលសុទ្ធ	៦.៩៦៧.០៤០	២៧.៩៥៨.៧៣១	(៦៦៩.៥៣០.៤២៥)	(២.៦៩៤.៨៣៩.៩៦០)

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**អំណាចសម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

- ៣២. ព័ត៌មានអំពីលំហូរសាច់ប្រាក់ (ត)**
ខ. ការផ្ញើទុនបំណុលសុទ្ធ (ត)

បំណុលសុទ្ធក៏ត្រូវតែបង្វែងទៅ ខែមករា ឆ្នាំ២០២៥
 លំហូរសាច់ប្រាក់
 ភាគីសន្យាថ្មី
 លម្អៀងពីការប្តូរប្រាក់
 បម្រែបម្រួលផ្សេងៗ - មិនមែនសាច់ប្រាក់

បំណុលសុទ្ធក៏ត្រូវតែបង្វែងទៅ ខែធ្នូ ឆ្នាំ២០២៥
 គិតជាពាន់រៀល

បំណុលសុទ្ធក៏ត្រូវតែបង្វែងទៅ ខែមករា ឆ្នាំ២០២៥
 លំហូរសាច់ប្រាក់
 ភាគីសន្យាថ្មី
 លម្អៀងពីការប្តូរប្រាក់
 បម្រែបម្រួលផ្សេងៗ - មិនមែនសាច់ប្រាក់

បំណុលសុទ្ធក៏ត្រូវតែបង្វែងទៅ ខែធ្នូ ឆ្នាំ២០២៥
 គិតជាពាន់រៀល

	ប្រាក់កម្ចី បុរេប្រទាន	បំណុល បន្តបម្រុង បុរេប្រទាន	បំណុល គតិសន្យា បុរេប្រទាន	សរុបរួម សាច់ប្រាក់សរុប	សរុប បុរេប្រទាន
(១.៣៩៤.៧៩៤.៣៦០) ៥០៤.៥៨៤.៤៤៤ (៧.២៨៥.៦៤២) ៥.១៨០.៦៥៥ (៨៩២.៣១៤.៩០៣) (៣.៥៩១.៥៦៧.៤៨៥)	(៥០.៨០៤.៣៦៤) ២០.៥០០.០០០ (១៤៥.២៦២) ២៣៨.៩៧៣ (៣០.២១៤.៦៥៣) (១២១.៦១៣.៩៧៥)	(១៩.៩២២.៥៩១) ៥.៨២៨.០៩៣ (៦.៧២៣.០៧៧) (៣៣៩.៧៩៥) ៦៥១.៣៩៥ (២០.៥០៥.៩៧៥) (៥២.៥៣៦.៥៤៩)	(១.៤៦៥.៥២១.៣១៥) ៥៣០.៩១២.៥៣៧ (៦.៧២៣.០៧៧) (៧.៧៧៤.៦៩៩) ៦.០៧១.០២៣ (៩៤៣.០៣៥.៥៣១) (៣.៧៩៥.៧១៨.០១២)	២២៥.៩៤៦.៥៨៧ ៤៧.៥៥៨.៥១៩ - - - ២៧៣.៥០៥.១០៦ ១.១០០.៨៥៨.០៥២	(១.២៣៩.៥៧៤.៧២៥) ៥៧៤.៤៧១.០៥៦ (៦.៧២៣.០៧៧) (៧.៧៧៤.៦៩៩) ៦.០៧១.០២៣ (៦៦៩.៥៣០.៤២៥) (២.៦៩៤.៨៦០)
(៨៩២.៣១៤.៩០៣) ៥៩៦.៥៩៥.៥៥៦ - (២.៤៧១.៥៣៨) ៦.២៣៨.៦៤២ (២៩១.៥៥២.២៤៣) (១.១៧១.៦០៤.៣៥១)	(៣០.២១៤.៦៥៣) ១០.០០០.០០០ - (៦៧.៧០០) ១២៤.០៥៥ (២០.១៥៨.២៩៥) (៨០.៨៥៥.២៥០)	(២០.៥០៥.៩៧៥) ៥.៨២២.១៤៦ (៦.៧៣២.២៩៣) (១.៨២១.១៤១) ១.៨៥៦.៩៣៧ (២១.៧៤០.៣២៦) (៥៧.២៤៣.៩២៨)	(៩៤៣.០៣៥.៥៣១) ៦១២.០៥៧.៧០២ (៦.៧៣២.២៩៣) (៤.៣៦០.៣៧៩) ៨.២១៩.៦៣៤ (៣៣៣.៨៥០.៨៦៧) (១.៣៣៩.៧៤៣.៥២៩)	២៧៣.៥០៥.១០៦ ៦៧.៣១២.៨០១ - - - ៣៤០.៨១៧.៩០៧ ១.៣៦៧.៧០២.២៦០	(៦៦៩.៥៣០.៤២៥) ៦៧៩.៣៧០.៥០៣ (៦.៧៣២.២៩៣) (៤.៣៦០.៣៧៩) ៨.២១៩.៦៣៤ ៦.៩៦៧.០៤០ ២៧.៥៥៨.៧៣១

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៣. កិច្ចសន្យាផ្សេងៗ និងបំណុលយថាហេតុ

ក. កិច្ចសន្យាផ្តល់ឥណទាន

ចំនួនទឹកប្រាក់ក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់ធនាគារ ដែលត្រូវផ្តល់ឥណទានជូនអតិថិជន ដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានវិបារូបនីមន្តបានប្រើ	១.១៣៩.៧៩៩	៤.៥៧៤.០១៣	១.៨៧៥.៧០៦	៧.៥៤៩.៧១៧
លិខិតធានា	១.៧៣២.២១៦	៦.៩៥១.៣៨៣	៨.៨១៩.២៣៣	៣៥.៤៩៧.៤១៣
ចំនួនមានហានិភ័យសុទ្ធ	២.៨៧២.០១៥	១១.៥២៥.៣៩៦	១០.៦៩៤.៩៣៩	៤៣.០៤៧.១៣០

ខ. កិច្ចសន្យាកម្ចីសន្យា

កិច្ចសន្យាកម្ចីសន្យាដែលទ្រព្យសកម្មមានតម្លៃទាប និងកម្ចីសន្យាដែលមានរយៈពេលខ្លី មិនមានចំនួនជាសារវន្តទេ។

គ. បំណុលពន្ធយថាហេតុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ធនាគារមានបំណុលពន្ធយថាហេតុ ចំនួន ៩៥.០៩៧.១២២.៨៥៧ រៀល (២៣.៦២៦.៦១៤ ដុល្លារអាមេរិក)។

អត្តនាយកដ្ឋានពន្ធដារ (GDT) បានចេញលទ្ធផលនៃការកំណត់ពន្ធឡើងវិញនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ចំពោះការធ្វើសវនកម្មពន្ធ សម្រាប់ការិយបរិច្ឆេទពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ចំនួនពន្ធដែលបានកំណត់ឡើងវិញនេះ រួមបញ្ចូលនូវពន្ធកាត់ទុក ពន្ធបន្ថែម និងការប្រាក់ សរុបចំនួន ៩៥.០៩៧.១២២.៨៥៧ រៀល (២៣.៦២៦.៦១៤ ដុល្លារអាមេរិក)។

នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ធនាគារបានដាក់លិខិតជំទាស់ទៅ GDT ។ នៅមិនទាន់មានការឆ្លើយតបពី GDT នៅឡើយទេ។

ធនាគារមិនបានទទួលស្គាល់ចំនួននេះជាបំណុលទេ ប៉ុន្តែបានលាតត្រដាងវាជាបំណុលពន្ធយថាហេតុ ដោយសារត្រូវមានការបកស្រាយនូវបទប្បញ្ញត្តិពន្ធដែលពាក់ព័ន្ធ។ គណៈគ្រប់គ្រងបានពិគ្រោះយោបល់ជាមួយទីប្រឹក្សាផ្នែកពន្ធ និងបានវាយតម្លៃថា មិនមានភាពប្រាកដថាធនាគារត្រូវបង់ប្រាក់ពន្ធនេះទេ ហើយពេលវេលា និងការប៉ាន់ស្មានអំពីលំហូរចេញចុងក្រោយ មិនអាចប៉ាន់ស្មានគួរឱ្យទុកចិត្តបានទេ (កំណត់សម្គាល់៣)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៤. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ

ក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ។ ទំហំប្រតិបត្តិការភាគីពាក់ព័ន្ធ សមតុល្យនាដំណាច់ឆ្នាំដែលនៅមិនទាន់ទូទាត់ និងចំណាយ-ចំណូលពាក់ព័ន្ធក្នុងឆ្នាំ មានដូចខាងក្រោម៖

ក. ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ភាគីពាក់ព័ន្ធ និងទំនាក់ទំនងរបស់ពួកគេជាមួយធនាគារ មានដូចខាងក្រោម៖

ទំនាក់ទំនង

ក្រុមហ៊ុនមេធំជាងគេ

ក្រុមហ៊ុនមេផ្ទាល់

ក្រុមហ៊ុនពាក់ព័ន្ធ

ភាគីពាក់ព័ន្ធ

KB FINANCIAL GROUP INC.

Kookmin Bank Co, Ltd.

ធនាគារឯកទេស ខេប៊ី ដេហាន ម.ក

KB Bank Myanmar Co., Ltd.

បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ អភិបាលទាំងអស់របស់ធនាគារ ដែលជាអ្នកធ្វើការសម្រេចចិត្តសំខាន់ៗ ពាក់ព័ន្ធទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេផងដែរ)។

ខ. ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ	១.៤៦៧.២៣៦	៥.៨៨៨.០១៨	១.៧០៧.៥៦១	៦.៨៧២.៩៣៣
	សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១០០.០៩០	៤០១.៤៦១	១១១.១៤០	៤៥២.៤៥១

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

- ៣៤. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ (ត)**
ខ. ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ (ត)

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ចំនួនប្រាក់ដើម</i>				
នៅថ្ងៃទី០១ ខែមករា	១.៧០៤.៥១២	៦.៨៦០.៦៦១	៨១៦.៨៩៥	៣.៣៣៧.០១៦
ចំនួនបន្ថែម	២៦៦.៨៩៦	១.០៧០.៥២០	១.២៧២.២៥១	៥.១៧៩.៣៣៤
ចំនួនទូទាត់សង	(៥០៦.៩០៨)	(២.០៣៣.២០៨)	(៣៨៤.៦៣៤)	(១.៥៦៥.៨៤៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២០.៩៣៥)	-	(៨៩.៨៤៤)
នាដំណាច់ឆ្នាំ	១.៤៦៤.៥០០	៥.៨៧៧.០៣៨	១.៧០៤.៥១២	៦.៨៦០.៦៦១
<i>ការប្រាក់ត្រូវបង់</i>				
នៅថ្ងៃទី០១ ខែមករា	៣.០៤៩	១២.២៧២	១.៦២៤	៦.៦៣៤
បន្ទុកក្នុងឆ្នាំ	១០០.០៩០	៤០១.៤៦១	១១១.១៤០	៤៥២.៤៥១
ការទូទាត់សងការប្រាក់	(១០០.៤០៣)	(៤០២.៧០៤)	(១០៩.៧១៥)	(៤៤៦.៦៥០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៤៩)	-	(១៦៣)
នាដំណាច់ឆ្នាំ	២.៧៣៦	១០.៩៨០	៣.០៤៩	១២.២៧២

ឥណទាន និងបុរេប្រទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ មានការធានា និងមានអត្រាការប្រាក់ ៤,១០% ទៅ ៨,៤០% ក្នុងមួយឆ្នាំ (២០២៤ ៖ ៤,១០% ទៅ ៨,៤០% ក្នុងមួយឆ្នាំ)។ សំវិធានធនសម្រាប់ការខាតរំពឹងទុកនៃឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ ដែលបានទទួលស្គាល់ក្នុងឆ្នាំមានចំនួន ១.៥៤៥ ដុល្លារអាមេរិក (៣១ ធ្នូ ២០២៤ ៖ ១.២៣៩ ដុល្លារអាមេរិក)។

គ. ប្រាក់កម្ចីពីក្រុមហ៊ុនមេ និងក្រុមហ៊ុនពាក់ព័ន្ធ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ប្រាក់កម្ចីមិនទាន់ទូទាត់</i>				
Kookmin Bank Co. Ltd	៥០.៧៤៩.៧៣៨	២០៣.៦៥៨.៦៩៩	៥៦៥.៤២៣.៤៤៣	២.២៧៥.៨២៩.៣៥៨
ធនាគារឯកទេស ខេប៊ី ដេហាន ម.ក	៥.៩៩៨.០៧៣	២៤.០៧០.២៦៧	-	-
	៥៦.៧៤៧.៨១១	២២៧.៧២៨.៩៦៦	៥៦៥.៤២៣.៤៤៣	២.២៧៥.៨២៩.៣៥៨

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

- ៣៤. ប្រតិបត្តិការ និងសមតុល្យតាមការកំណត់ (ត)**
គ. ប្រាក់កម្ចីពីក្រុមហ៊ុនមេ និងក្រុមហ៊ុនពាក់ព័ន្ធ (ត)

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ឱណ្ណារណេមេរិក	ពាន់រៀល	ឱណ្ណារណេមេរិក	ពាន់រៀល
<i>ចំនួនប្រាក់ដើម</i>				
នៅថ្ងៃទី០១ ខែមករា	៥៥៨.៣៩២.១៤៦	២.២៤៧.៥២៨.៣៨៨	៦៤០.៤៧១.៩៣២	២.៦១៦.៣២៧.៨៤២
បន្ថែម	៩៥.៩៨០.៥៦៣	៣៨៤.៩៧៨.០៣៨	៥៤៧.៨០៩.៩១៧	២.២៣០.១៣៤.១៧២
ការទូទាត់សងប្រាក់ដើម	(៦០០.០០០.០០០)	(២.៤០៦.៦០០.០០០)	(៦៣០.០០០.០០០)	(២.៥៦៤.៧៣០.០០០)
ផ្សេងៗ	១.៦០៧.៨៥៤	៦.៤៤៩.១០២	១១០.២៩៧	៤៤៩.០១៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៧.៧០៥.៥២៩)	-	(៣៤.៦៥២.៦៤៥)
នាដំណាច់ឆ្នាំ	៥៥៤.៩៨០.៥៦៣	២២៤.៦៤៩.៩៩៩	៥៥៨.៣៩២.១៤៦	២.២២៧.៥២៨.៣៨៨
<i>ការប្រាក់ត្រូវបង់</i>				
នៅថ្ងៃទី០១ ខែមករា	៧.០៣១.២៩៧	២៨.៣០០.៩៧០	៦.៥៩៦.៦៧០	២៦.៩៤៧.៣៩៧
បន្ទុកក្នុងឆ្នាំ	២៥.៤៩២.១៦៤	១០២.២៤៩.០៧០	៣៩.៣៣១.៩៧៨	១៦០.១២០.៤៨២
ការទូទាត់សងការប្រាក់	(៣១.៧៥៦.២១៣)	(១២៧.៣៧៤.១៧០)	(៣៨.៨៩៧.៣៥១)	(១៥៨.៣៥១.១១៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៩៦.៩០៣)	-	(៤១៥.៧៩៣)
នាដំណាច់ឆ្នាំ	៧០៧.២៤៨	៣.០៧៨.៩៦៧	៧.០៣១.២៩៧	២៨.៣០០.៩៧០

សូមយោងទៅកំណត់សម្គាល់ ១៥ សម្រាប់លក្ខខណ្ឌសំខាន់ៗ។

៣៥. បំណុលបន្ទាប់បន្សំពីក្រុមហ៊ុនមេ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ឱណ្ណារណេមេរិក	ពាន់រៀល	ឱណ្ណារណេមេរិក	ពាន់រៀល
<i>បំណុលបន្ទាប់បន្សំមិនទាន់ទូទាត់</i>				
Kookmin Bank Hong Kong				
Branch	២០.១៥៨.២៩៨	៨០.៨៩៥.២៥០	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨
<i>សម្រាប់ដំណាច់ឆ្នាំ</i>				
<i>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥</i>				
ឱណ្ណារណេមេរិក		ពាន់រៀល	ឱណ្ណារណេមេរិក	ពាន់រៀល
<i>ចំណាយការប្រាក់</i>				
Kookmin Bank Hong Kong				
Branch	២.៥៩៤.០២៥	១០.៤០៤.៦៣៤	៣.៥០១.៨០៩	១៤.២៥៥.៨៦៤

សូមយោងទៅកំណត់សម្គាល់ ១៥ សម្រាប់លក្ខខណ្ឌសំខាន់ៗ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៤. ប្រតិបត្តិការ និងសមតុល្យតាមតារាងព័ន្ធ (ត)
 ៥. ប្រាក់បញ្ញើពីតាមតារាងព័ន្ធ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមប្រឹក្សាភិបាល	១២៣.០៨៤	៤៩៣.៩៣៦	១៣.៨២០	៥៥.៦២៦
គណៈគ្រប់គ្រងសំខាន់ៗ	៩.០៩០.៣៨៨	៣៦.៤៧៩.៧២៧	១១.០០៤.៩៨៨	៤៤.២៩៥.០៧៧
ធនាគារឯកទេស ខេប៊ី ដេហាន ម.ក	៣៨៥.៨៩៤	១.៥៤៨.៩៩៣	១០.៩៤៩.២៦៧	៤៤.០៧០.៨០០
KB Bank Myanmar Co., Ltd.	-	-	៤.៣៣៣.៥៩៥	១៧.៤៤២.៧២០
Kookmin Bank Co. Ltd	១.៣៣០.៨៥៤	៥.៣៤០.៧១៦	១.៣៣០.៩៦៥	៥.៣៥៧.១៣៤
ការប្រាក់ត្រូវបង់	-	-	១៤៦.០១២	៥៨៧.៦៩៨
	១០.៩៣០.២២០	៤៣.៨៦២.៩៧២	២៧.៧៧៨.៦៨៧	១១១.៨០៩.០៥៥
	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយការប្រាក់				
ក្រុមប្រឹក្សាភិបាល	២.៤៩៧	១០.០១៥	១.៦៤២	៦.៦៨៥
គណៈគ្រប់គ្រងសំខាន់ៗ	៥០០.៣៦៣	២.០០៦.៩៥៦	៨៥៣.២៦៥	៣.៤៧៣.៦៤២
KB Bank Myanmar Co., Ltd.	៤៦.៩០៣	១៨៨.១២៨	១.១៥២.២៣៨	៤.៦៩០.៧៦១
ធនាគារឯកទេស ខេប៊ី ដេហាន ម.ក	១២៩.៦៥០	៥២០.០២៦	-	-
Kookmin Bank Co. Ltd	១០	៤០	-	-
	៦៧៩.៤២៣	២.៧២៥.១៦៥	២.០០៧.១៤៥	៨.១៧១.០៨៨

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៤. ប្រតិបត្តិការ និងសមតុល្យតាមតំបន់ (ត)

ខ. ប្រាក់បញ្ញើពីតាមតំបន់ (ត)

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងការិយបរិច្ឆេទ/ឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
ភាគទុនិក		
ក្រុមប្រឹក្សាភិបាល		
ប្រាក់សន្សំ		
- ប្រាក់រៀល	0% - ១,៥0%	គ្មាន
- ប្រាក់ដុល្លារអាមេរិក	១,៥0% - ៣,00%	១,៥0% - ២,៥0%
ប្រាក់បញ្ញើមានកាលកំណត់		
- ប្រាក់ដុល្លារអាមេរិក	២,៧៥% - ៥,៥0%	៧,៥0%
គណៈគ្រប់គ្រងសំខាន់ៗ		
ប្រាក់សន្សំ		
- ប្រាក់រៀល	១,៥0% - ៤,00%	១,៥0% - ៣,៥0%
- ប្រាក់ដុល្លារអាមេរិក	១,៥0% - ៤,00%	១,៥0% - ៤,00%
ប្រាក់បញ្ញើមានកាលកំណត់		
- ប្រាក់រៀល	២,00% - ៨,៥0%	៦,២៥% - ៨,៥0%
- ប្រាក់ដុល្លារអាមេរិក	២,00% - ៨,២៥%	១,៥0% - ៨,២៥%
ក្រុមហ៊ុនពាក់ព័ន្ធ		
ប្រាក់បញ្ញើមានកាលកំណត់		
- ប្រាក់ដុល្លារអាមេរិក	គ្មាន	៥,00%
ប្រាក់កម្ចី		
- ប្រាក់រៀល	0% - ៦,២0%	គ្មាន
- ប្រាក់ដុល្លារអាមេរិក	៤,៦៧% - ៥,៤៧%	៥,៤៩% - ៩,១៣%

ឃ. ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃរបស់អភិបាល	២២០.១៩៨	៨៨៣.២១៤	២៤៧.៧២៩	១.០០៨.៥០៥
គណៈគ្រប់គ្រងសំខាន់ៗ				
ប្រាក់លើកទឹកចិត្តគណៈគ្រប់គ្រង -				
រយៈពេលខ្លី	១.២៥៤.៥១៨	៥.០៣១.៨៧២	១.១៥៨.៧៣៧	៤.៧១៧.២១៨
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍				
បុគ្គលិក - រយៈពេលខ្លី	៦.៩៥៣.០៩៣	២៧.៨៨៨.៨៥៦	៧.០៨៤.៥៧៧	២៨.៨៤១.៣១៣
	៨.២០៧.៦១១	៣២.៩២០.៧២៨	៨.២៤៣.៣១៤	៣៣.៥៥៨.៥៣១

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពអាជីវកម្មរបស់ធនាគារប្រឈមនឹងហានិភ័យហិរញ្ញវត្ថុផ្សេងៗដូចជា ៖ ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមាន ហានិភ័យរូបិយប័ណ្ណ ហានិភ័យ អត្រាការប្រាក់ និងហានិភ័យតម្លៃ) និងហានិភ័យសាច់ប្រាក់ ងាយស្រួល។ អាជីវកម្មផ្នែកហិរញ្ញវត្ថុងាយនឹងមានហានិភ័យ ហើយហានិភ័យផ្នែកប្រតិបត្តិការ គឺជាផលវិបាកដែលមិន អាចចៀសរួចក្នុងដំណើរការអាជីវកម្ម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យារូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បី ការពារហានិភ័យរបស់ខ្លួនទេ។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ មានដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
<i>ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើម</i>				
<i>ដកវិលស៖</i>				
សាច់ប្រាក់ក្នុងដៃ	១២៣.៣២៨.៥០៤	៤៩៤.៩១៧.២៨៧	១០១.០២៦.៩៤៤	៤០៦.៦៣៣.៤៥០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ				
ធនាគារជាតិ នៃ កម្ពុជា	២០៤.៧៤៧.៧៩១	៨២១.៦៥២.៨៨៥	៨៨.៤០៩.០២២	៣៥៥.៨៤៦.៣១៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ				
ធនាគារផ្សេងៗ	១៩.៣៦៤.៩៥៧	៧៧.៧១១.៥៧២	៩២.៧៨៩.១១១	៣៧៣.៤៧៦.១៧២
ឥណទាន និងបុរេប្រទាន	៤.៨៧៤.៩៣១.៣០៨	១៩.៥៦៣.០៩៩.៣៣៩	៤.៩២៥.៦៣២.៥៨៥	១៩.៨២៥.៦៧១.១៥៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.៩២៣.២៦៩	១១.៧៣១.០៧៨	១.៧៨៨.១៣៤	៧.១៩៧.២៣៩
	<u>៥.២២៥.២៩៥.៨២៩</u>	<u>២០.៩៦៩.១១២.១៦១</u>	<u>៥.២០៩.៦៤៥.៧៩៦</u>	<u>២០.៩៦៨.៨២៤.៣២៩</u>
<i>ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃ</i>				
សមស្របក្នុងចំណូលលម្អិតផ្សេងៗ	៥៣.៧៥៥	២១៥.៧១៩	៥៣.៧៥៥	២១៦.៣៦៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	<u>៥.២២៥.៣៤៩.៥៨៤</u>	<u>២០.៩៦៩.៣២៧.៨៨០</u>	<u>៥.២០៩.៦៩៩.៥៥១</u>	<u>២០.៩៦៩.០៤០.៦៩៣</u>

បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើម
ដកវិលស៖

ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថាន				
ហិរញ្ញវត្ថុផ្សេងៗ	១៨៣.៨៧៦.១៩១	៧៣៧.៨៩៥.១៥៤	១០៧.០៧៨.៦៧០	៤៣០.៩៩១.៦៤៧
ប្រាក់បញ្ញើរបស់អតិថិជន	៣.៨៣៣.២៣៣.៩២៤	១៥.៣៨២.៧៦៧.៧៣៧	៣.៤២៣.០៣៨.១២០	១៣.៧៧៧.៧២៨.៤៣៣
ប្រាក់កម្ចី	២៩១.៩៥២.២៤៣	១.១៧១.៦០៤.៣៥១	៨៩២.៣១៤.៩០៣	៣.៥៩១.៥៦៦.៤៨៥
បំណុលកតិសន្យា	២១.៧៤០.៣២៦	៨៧.៧៤៣.៩២៨	២០.៥០៥.៩៧៥	៨២.៥៣៦.៥៤៩
បំណុលហិរញ្ញវត្ថុផ្សេងៗ	១១.២៩៧.២៧៣	៤៥.៣៣៥.៩៥៧	៨.៤៥៧.២៥៦	៣៤.០៤០.៤៥៥
បំណុលបន្ទាប់បន្សំ	២០.១៥៨.២៩៨	៨០.៨៩៥.២៥០	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨
បំណុលហិរញ្ញវត្ថុសរុប	<u>៤.៣៦២.២៥៨.២៥៥</u>	<u>១៧.៥០៥.៧៤២.៣៧៧</u>	<u>៤.៤៨១.៦០៩.៥៧៧</u>	<u>១៨.០៣៨.៤៧៨.៥៤៧</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន

(ក) ការវាស់វែងហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់ធនាគារ ឬភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឱ្យធនាគារ។ ហានិភ័យឥណទានកើតមកពីប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗវាស់វែងតាមថ្លៃដើមដករំលស់ និងកិច្ចសន្យាផ្តល់ឥណទាន។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ឥណទាន។ ហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមមូលដ្ឋានជាក្រុម។

ធនាគារកណ្តាលមិនមានប្រវត្តិនៃការខាតបង់ទេ និងមានសមត្ថភាពពេញលេញក្នុងការបំពេញកាតព្វកិច្ចក្នុងពេលអនាគតឆាប់ៗនេះ ដូចនេះ ការខាតឥណទានរំពឹងទុកសម្រាប់ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល មានចំនួនសូន្យ។ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ត្រូវបានចាត់ទុកថាមានហានិភ័យឥណទានទាប។ ចំណាត់ថ្នាក់ឥណទាននៃទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដានដើម្បីរកការថយចុះតម្លៃឥណទាន។ ការវាស់វែងការថយចុះតម្លៃត្រូវបានកំណត់ត្រឹមការខាតឥណទានរំពឹងទុក១២ខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានតាមដានដើម្បីស្វែងរកពីការថយចុះចំណាត់ថ្នាក់ឥណទានរបស់វា ហើយការវាស់វែងការថយចុះតម្លៃគឺអនុវត្តតាមវិធីសាស្ត្រប៊ីដំណាក់កាល ដូចបានពណ៌នាក្នុងកំណត់សម្គាល់ ៣៥.១(គ)។

ចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅគ្រប់គ្រងហានិភ័យ តម្រូវឱ្យប្រើប្រាស់គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមបម្រែបម្រួលលក្ខខណ្ឌលើទីផ្សារ លំហូរសាច់ប្រាក់រំពឹងទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃផលបត្រទ្រព្យសកម្មមួយ តម្រូវឱ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជា លទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ពាក់ព័ន្ធ និងការមិនសងប្រាក់ទៅវិញទៅមករវាងភាគីដៃគូ។ ធនាគារវាស់វែងហានិភ័យឥណទានដោយប្រើប្រាស់នៃការមិនសងប្រាក់ (PD) ចំនួនដែលមានហានិភ័យពេលមិនសង (EAD) និងការខាតបង់នៅពេលមិនមានការសងប្រាក់ (LGD) ក្នុងការវាស់វែងការខាតឥណទានរំពឹងទុក ក្រោម CIFRS 9 ។

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាននិងបុរេប្រទានជូនអតិថិជនជាឯកត្តជន ឬសហគ្រាសនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតហានិភ័យ និងផ្ដោតការយកចិត្តទុកដាក់លើ ហានិភ័យឥណទាន នៅពេលដែលហានិភ័យត្រូវបានរកឃើញ។

ធនាគារបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់វត្ថុបញ្ចាំលើឥណទាន និងបុរេប្រទានអតិថិជន ដែលជាការអនុវត្តទូទៅ។ ធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកនូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬ ការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗដើម្បីធានាឥណទាន និងបុរេប្រទានអតិថិជន មានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- បន្ទុកលើទ្រព្យសកម្មអាជីវកម្ម ដូចជាដីធ្លី និងអគារ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

ការវាស់វែងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក ក្រោមវិធីសាស្ត្រប្រព័ន្ធគណនេយ្យ CIFRS 9 គឺដើម្បីទទួលស្គាល់សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកពេញមួយអាយុកាល ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬឧបករណ៍ហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន នាការបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលមិនទាន់មានការថយចុះតម្លៃគួរឱ្យកត់សម្គាល់ក្នុងហានិភ័យឥណទាន នឹងត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក១២ខែ។

ក្រោមវិធីសាស្ត្រប្រព័ន្ធគណនេយ្យ ឧបករណ៍ហិរញ្ញវត្ថុត្រូវបានបែងចែកជាបីដំណាក់កាល អាស្រ័យទៅតាមបម្រែបម្រួលដែលពាក់ព័ន្ធ នៅក្នុងហានិភ័យឥណទាន។

- ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងមិនមានការថយចុះតម្លៃឥណទាននាការបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក១២ខែ។
- ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកពេញមួយអាយុកាល។
- ដំណាក់កាលទី៣ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃនាការបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកពេញមួយអាយុកាល។
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទានពីដំបូង គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាដែលមានការថយចុះតម្លៃឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង។ សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក តែងតែត្រូវបានវាស់វែងតាមមូលដ្ឋានពេញមួយអាយុកាល (ដំណាក់កាលទី ៣)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) ការជម្រុះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវិនិច្ឆ័យនិងការសន្មតសំខាន់ៗ ដែលធនាគារបានអនុវត្តទៅតាមតម្រូវការនានារបស់ស្តង់ដារ ក្នុងការវាស់វែងសំវិធានធន មានដូចខាងក្រោម៖

(i) កំណើនហានិភ័យឥណទានជាសារវន្ត - significant increase in credit risk (SICR)

ការប៉ាន់ស្មាន SICR គឺជាការវិភាគពហុកត្តា និងការវិភាគជាមួយ អាស្រ័យទៅលើការរួមបញ្ចូលគ្នារវាងព័ត៌មានផ្នែកបរិមាណ និង/ឬ គុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ចំពោះឥណទាន/ហិរញ្ញប្បទាន បានកើនឡើងគួរឱ្យកត់សម្គាល់ឬទេចាប់តាំងពីការទទួលស្គាល់លើកដំបូងមក គេយកហានិភ័យនៃការមិនសងប្រាក់នាពេលបច្ចុប្បន្នប្រៀបធៀបជាមួយនឹងហានិភ័យនៃការមិនសងប្រាក់នាពេលទទួលស្គាល់លើកដំបូង។ អតិថិជនម្នាក់ ត្រូវបានចាត់ទុកថាមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ប្រសិនបើហួសកាលកំណត់សង ៣០ ថ្ងៃ ឬលើស។

(ii) និយមន័យនៃការមិនសងប្រាក់ និងទ្រព្យសកម្មដែលមានការថយចុះតម្លៃឥណទាន

ធនាគារកំណត់ថាឧបករណ៍ហិរញ្ញវត្ថុមួយស្ថិតក្នុងចំណាត់ថ្នាក់មិនសងប្រាក់ និង មានការថយចុះតម្លៃឥណទាន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយ ដូចខាងក្រោម៖

- អតិថិជន/អ្នកជាប់កាតព្វកិច្ច ហួសកំណត់សងលើស៩០ថ្ងៃ ឬលើស ពីកាលវិភាគសងប្រាក់ក្នុងកិច្ចសន្យា។
- ឥណទានត្រូវបានដាក់ឱ្យថយចុះតម្លៃ ដោយសារមូលហេតុផ្សេងៗដូចជា ការក្លែងបន្លំ ផលវិបាកធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុ ជាដើម។ ក្នុងករណីដែលឥណទានមិនមានការមិនសងប្រាក់ ឬហួសកាលកំណត់សង ប៉ុន្តែត្រូវបានដាក់ឱ្យថយចុះតម្លៃ ឥណទាននោះត្រូវបានចាត់ថ្នាក់ជាឥណទានថយចុះតម្លៃ ដោយមានការអនុម័តរបស់គណៈគ្រប់គ្រង។
- ការរៀបចំ ឥណទានឡើងវិញ និងការកំណត់កាលវិភាគសងប្រាក់ឡើងវិញនៃហ្វានស៊ីលីធីឥណទានមួយ គឺពាក់ព័ន្ធនឹងការកែប្រែដែលបានធ្វើឡើងចំពោះលក្ខខណ្ឌសងប្រាក់ដើមដំបូងនៃហ្វានស៊ីលីធីឥណទាន ដែលបណ្តាលមកពីកំណើនហានិភ័យឥណទានរបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូមានឥណទានច្រើនជាមួយធនាគារ ហើយមានការអនុវត្តកាតព្វកិច្ចការសងប្រាក់គ្នាទៅវិញទៅមក (cross default) នោះតម្រូវឱ្យមានការប៉ាន់ស្មានសំវិធានធន ក្រោមការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយ ដែលធ្វើឱ្យមានការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយផ្សេងទៀត (ការមិនសងប្រាក់ឆ្លងគ្នា)។ ក្នុងករណីមិនមានប្លង់ដែលចែងពីសិទ្ធិដើម្បីទាមទារទូទាត់សង នោះការវាយតម្លៃសំវិធានធនចាំបាច់ ត្រូវធ្វើឡើងចំពោះឥណទានក្នុងកម្រិតឯកត្តជនជំនួសឱ្យកម្រិតអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូជារួម។
- គណនីដែលត្រូវជម្រុះចេញពីបញ្ជី។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(iii) ការវាស់វែង ECL - ការពន្យល់អំពីវិធីសាស្ត្រធាតុចូល ការសន្មត និងការប៉ាន់ស្មាន

ការខាតឥណទានរំពឹងទុក (ECL) ត្រូវបានវាស់វែងតាមមូលដ្ឋាន ១២ខែ ឬតាមមូលដ្ឋានពេញមួយអាយុកាលអាស្រ័យទៅតាមកំណើនហានិភ័យឥណទានជាសារវន្តដែលបានកើតឡើង ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើទ្រព្យសកម្មត្រូវបានចាត់ទុកថាមានការថយចុះតម្លៃឥណទាន។ ការខាតឥណទានរំពឹងទុកគឺជាផលិតផលដែលបានធ្វើអប្បបរមានៃប្រូបាបនៃការមិនសងប្រាក់ (PD) ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default) និងចំនួនដែលមានហានិភ័យពេលមិនសង (Exposure at Default) ដែលត្រូវបានឱ្យនិយមន័យដូចខាងក្រោម៖

- PD គឺជាលទ្ធភាពដែលអតិថិជនម្នាក់មិនសងប្រាក់ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន (ដូចគ្នានឹង និយមន័យនៃការមិនសងប្រាក់ និង ការថយចុះតម្លៃឥណទាន ខាងលើ) ក្នុងរយៈពេល១២ខែបន្ទាប់ (PD១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ចនោះ។
- ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (LGD) គឺជាការរំពឹងទុករបស់ធនាគារ អំពីកំណើននៃការខាតបង់ចំពោះហានិភ័យនៃការមិនសងប្រាក់។ LGD មានភាពខុសប្លែកគ្នា អាស្រ័យទៅតាមប្រភេទកាតិដែលគូប្រភេទ និងអត្ថិភាពនៃសំណង និងទ្រព្យបញ្ចាំដែលមាន ឬការគាំទ្រឥណទានផ្សេងៗ។ LGD ត្រូវបានបង្ហាញដោយភាគរយនៃការខាតបង់ក្នុងមួយឯកតាហានិភ័យ នាចំណុចពេលមិនសងប្រាក់ (EAD)។ LGD គឺជាភាគរយនៃការខាតបង់ដែលរំពឹងថាត្រូវបានបង្កើតឡើង ប្រសិនបើមានការមិនសងប្រាក់កើតឡើង ហើយពេលពេញមួយអាយុកាលរំពឹងទុកដែលនៅសល់របស់ឥណទាន។
- EAD គឺអាស្រ័យទៅតាមចំនួនដែលធនាគាររំពឹងថាត្រូវបានគេជំពាក់ នាចំណុចពេលមិនសងប្រាក់ ក្នុងរយៈពេល១២ខែបន្ទាប់ (PD១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (EAD ពេញមួយអាយុកាល)។

ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD, LGD និង EAD សម្រាប់ខែបន្ទាប់ក្នុងអនាគត និងសម្រាប់ផ្នែករួម។ ធាតុទាំងបីនេះត្រូវបានគុណបញ្ចូលគ្នា ដើម្បីគណនាក ECL ឱ្យមានប្រសិទ្ធភាព សម្រាប់ឆ្នាំនីមួយៗក្នុងពេលអនាគត ដែលបន្ទាប់មកវាត្រូវបានធ្វើអប្បបរមាត្រឡប់ទៅវិញនាកាលបរិច្ឆេទរាយការណ៍ និងត្រូវបានបូកបញ្ចូលគ្នាវិញ។ អត្រាអប្បបរមាដែលត្រូវបានប្រើក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង ឬអត្រាប្រហាក់ប្រហែល។

PD ពេញមួយអាយុកាល ត្រូវបានបង្កើតឡើងដោយយកទិន្នន័យកាលផុតកំណត់ គុណនឹង PD១២ខែនាពេលបច្ចុប្បន្ន។

LGDs ១២ខែ និង ពេញមួយអាយុកាល ត្រូវបានកំណត់ដោយផ្អែកទៅតាមកត្តានានា ដែលមានផលប៉ះពាល់ចំពោះការប្រមូលប្រាក់បានមកវិញ បន្ទាប់ពីការមិនសងប្រាក់។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(iii) ការវាស់វែង ECL - ការពន្យល់អំពីវិធីសាស្ត្រធាតុចូល ការសន្មត និងការប៉ាន់ស្មាន (ត)

EAD ១២ខែ និង ពេញមួយអាយុកាល ត្រូវបានកំណត់ដោយផ្អែកទៅតាមទិន្នន័យការសងប្រាក់រំពឹងទុក ដែលខុសប្លែកពីគ្នាទៅតាមប្រភេទផលិតផល។ ចំពោះផលិតផលដែលត្រូវដករំលស់ និងឥណទានដែលត្រូវទូទាត់សងតែមួយដង គឺអាស្រ័យទៅតាមការទូទាត់សងក្នុងកិច្ចសន្យាដែលអតិថិជនជំពាក់ ទៅតាមមូលដ្ឋាន១២ខែ ឬពេញមួយអាយុកាល ហើយវាត្រូវបានកែតម្រូវដើម្បីប្រសិនបើអតិថិជនទូទាត់សងលើសពីការរំពឹងទុក។

ការសន្មតដែលជាមូលដ្ឋានសម្រាប់ការគណនា ECL ត្រូវបានតាមដាន និងត្រួតពិនិត្យជាបន្តបន្ទាប់។ មិនមានការប្រែប្រួលជាសារវន្តណាមួយចំពោះវិធីសាស្ត្រនៃការប៉ាន់ស្មាន ឬការសន្មតជាក់លាក់ណាមួយ ត្រូវបានធ្វើឡើងក្នុងឆ្នាំរាយការណ៍នេះទេ លើកលែងតែបម្រែបម្រួលដូចបានពណ៌នាក្នុងកំណត់សម្គាល់ ៣៥(គ)(iv)។

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL

ការប៉ាន់ស្មាន ECL ពិចារណាអំពីព័ត៌មាននាពេលអនាគត។ ធនាគារបានអនុវត្តការវិភាគស្ថិតិដោយផ្អែកទៅតាមបទពិសោធន៍ក្នុងគ្រាមុន ដើម្បីកំណត់អថេរសេដ្ឋកិច្ចសំខាន់ៗដែលមានផលប៉ះពាល់លើហានិភ័យឥណទាន និងការខាតឥណទានរំពឹងទុក សម្រាប់ផលបត្រនីមួយៗ។

ការវិភាគត្រូវបានអនុវត្តចំពោះ PD ដើម្បីស្វែងយល់អំពីបម្រែបម្រួលនៃផលប៉ះពាល់នៃអថេរទាំងនេះ ដែលធ្លាប់មានចំពោះអត្រាមិនសងប្រាក់។ អថេរសេដ្ឋកិច្ចក្នុងគ្រាមុនសម្រាប់ការវិភាគ ត្រូវបានយកប្រភពមកពីទិន្នន័យដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា គេហទំព័រ មូលនិធិរូបិយវត្ថុពិភពលោក និងធនាគារពិភពលោក។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

ការវិភាគស្ថិតិប្រែប្រួល (statistical regression analysis) បង្ហាញថា មិនមានទំនាក់ទំនងនៃអថេរម៉ាក្រូសេដ្ឋកិច្ច (MEVs) ទាំងនេះ ជាមួយនឹងអត្រានៃការមិនសងប្រាក់ទេ ដែលវាត្រូវឆ្លុះបញ្ចាំងពីទំនាក់ទំនងនៃលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន។

ធនាគារបានសន្មតទំនាក់ទំនងសំខាន់មួយ និងបានអនុវត្តការប៉ាន់ស្មានមាត្រដ្ឋានរំពឹងទុកទៅពេលអនាគតលើប្រូបាបនៃការមិនសងប្រាក់ក្នុងគ្រាមុន និងការខាតបង់នៅពេលមិនមានការសងប្រាក់។ ធនាគារបានអនុវត្តការផ្ទៀងផ្ទាត់ទិសដៅ ជាការធ្វើតេស្តប្រសិទ្ធភាពគំរូព្យាករណ៍ (Back testing) និងវាយតម្លៃថាមាត្រដ្ឋាននេះមានភាពសមស្រប។ គណៈគ្រប់គ្រងបានវាយតម្លៃថា វិធីសាស្ត្រនេះមានប្រសិទ្ធភាពស្របយកហានិភ័យឥណទាន សម្រាប់ស្ថានភាពសេដ្ឋកិច្ចនាពេលថ្មីៗនេះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL (ត)

ធនាគារបានប្រើម៉ូដែលស្មើភាពសំខាន់ៗ (MEVs) ដូចជាអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) អត្រាគ្មានការងារធ្វើ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងអត្រាការប្រាក់គិតជាមធ្យមក្រោយថ្លឹង នៃឥណទានមានកាលកំណត់ប្រាក់រៀល/ដុល្លារអាមេរិក ដើម្បីប៉ាន់ស្មានមាត្រដ្ឋានសម្រាប់ពេលអនាគត។ ធនាគារបានអនុវត្តមធ្យមភាគក្រោយថ្លឹង តាមពេលវេលាក្នុងរយៈពេលបួនឆ្នាំកន្លងមក ដើម្បីព្យាករ MEVs ទាំងនេះ។ MEVs សម្រាប់សេណារីយ៉ូមូលដ្ឋាន ការកើនឡើង និងការធ្លាក់ចុះ ត្រូវបានគណនាដោយការកែតម្រូវ MEVs ដែលបានព្យាករសម្រាប់សេណារីយ៉ូមូលដ្ឋាន បូក/ដក កម្រិតលម្អៀងស្តង់ដារបួនដង។ បន្ទាប់មក ធនាគារបានអនុវត្តសេណារីយ៉ូក្រោយថ្លឹងប្រូបាប លើសេណារីយ៉ូមូលដ្ឋាន ការកើនឡើង និងការធ្លាក់ចុះទាំងនេះ ដើម្បីឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់គណៈគ្រប់គ្រង អំពីដំណើរការនៃផលប៉ះពាល់នាពេលអនាគតរបស់ធនាគារ និងបរិយាកាសសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នាកាលបរិច្ឆេទរាយការណ៍។

ការរំពឹងមើលទៅអនាគតផ្សេងៗទៀត មិនបានបញ្ចូលក្នុងសេណារីយ៉ូខាងលើទេ ដូចជា ផលប៉ះពាល់នៃបទប្បញ្ញត្តិណាមួយ បម្រែបម្រួលផ្នែកនីតិវិធី ឬនយោបាយ ក៏ត្រូវបានយកមកពិចារណាដែរ ប៉ុន្តែត្រូវបានចាត់ទុកថាមិនមានផលប៉ះពាល់ជាសារវន្តទេ ដូចនេះក្រុមហ៊ុនមិនបានធ្វើនិយ័តកម្មចំពោះ ECL សម្រាប់កត្តាទាំងនេះទេ។

ការវិភាគភាពប្រែប្រួល

ការសន្មតសំខាន់បំផុតដែលមានផលប៉ះពាល់ចំពោះសំវិធានធន ECL គឺការប្រែប្រួលការថ្លឹងដែលត្រូវបានកំណត់រួច សម្រាប់សេណារីយ៉ូសេដ្ឋកិច្ចនីមួយៗ។

ធនាគារត្រូវអនុវត្តការវិភាគស្ថិតិតាមការិយបរិច្ឆេទ និងតាមដានកាលៈទេសៈនៃផលប្រតិបត្តិរបស់ធនាគារ។

(v) ការបំពេញបន្ថែមរបស់គណៈគ្រប់គ្រងក្រោយគំរូ ចំពោះឥណទានរៀបចំឡើងវិញ

នាដំណាច់ឆ្នាំ គណៈគ្រប់គ្រងបានវាយតម្លៃហានិភ័យនៃការសងប្រាក់វិញដែលមានកម្រិតខ្ពស់ ទាក់ទងនឹងឥណទានរៀបចំឡើងវិញ ដែលមានរយៈពេលអនុគ្រោះដើមផុតកំណត់នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦។ គណៈគ្រប់គ្រងបានសន្និដ្ឋានថា ការធ្លាក់ចុះដែលអាចកើតមាននៃសមត្ថភាពសងប្រាក់របស់អ្នកខ្ចីប្រាក់ នៅពេលផុតកំណត់នៃរយៈពេលអនុគ្រោះទាំងនេះ មិនត្រូវបានចាប់យកយ៉ាងពេញលេញនៅក្នុងលទ្ធផលនៃគំរូ ECL ទេ។ ដូច្នេះ ការកែតម្រូវក្រោយគំរូ (ការបំពេញបន្ថែមរបស់គណៈគ្រប់គ្រងក្រោយគំរូ) ត្រូវបានអនុវត្តចំពោះសំវិធានធនសម្រាប់ការថយចុះតម្លៃ ដែលបណ្តាលឱ្យមានចំណាយសម្រាប់ការថយចុះតម្លៃបន្ថែម សម្រាប់ឆ្នាំនេះ។

ជាលទ្ធផល ECL បន្ថែមចំនួន ៣២.៦១០.០១៩ ដុល្លារអាមេរិក ត្រូវបានកត់ត្រា ដោយសារការបំពេញបន្ថែមរបស់គណៈគ្រប់គ្រងក្រោយគំរូ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ៖ គ្មាន)។ ការបំពេញបន្ថែមរបស់គណៈគ្រប់គ្រងក្រោយគំរូ ត្រូវបានបង្ហាញរួមគ្នាជាមួយ ECL ទៅតាមដំណាក់កាល។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

- (គ) គោលការណ៍ការថយចុះតម្លៃ (ការខាតឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)
- (v) ការបំពេញបន្ថែមរបស់គណៈគ្រប់គ្រងក្រោយគំរូ ចំពោះឥណទានរៀបចំឡើងវិញ (ត)

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក		
មុនការបំពេញបន្ថែមរបស់គណៈគ្រប់គ្រង	៣៣០.៧៨៥.៨០២	១.៣២៧.៤៤៣.៤២៣
ការបំពេញបន្ថែមរបស់គណៈគ្រប់គ្រង	៣២.៦១០.០១៩	១៣០.៨៦៤.០០៦
បន្ទាប់ពីការបំពេញបន្ថែមរបស់គណៈគ្រប់គ្រង	៣៦៣.៣៩៥.៨២១	១.៤៥៨.៣០៧.៤២៩

(vi) ការដាក់ហានិភ័យជាក្រុម ចំពោះ ECL ដែលត្រូវបានវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ ចំពោះសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក ដែលយកគំរូតាមមូលដ្ឋានប្រមូលផ្តុំ ការប្រមូលផ្តុំហានិភ័យត្រូវបានធ្វើឡើងតាមមូលដ្ឋាននៃលក្ខណៈហានិភ័យជាមួយ ក៏ធ្វើបែបនេះហានិភ័យដែលស្ថិតនៅក្នុងក្រុមតែមួយគឺមានភាពដូចគ្នា។

ក្នុងការដាក់ជាក្រុម តម្រូវឱ្យមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុម ដើម្បីអាចប្រមូលស្ថិតិបាន។ ប្រសិនបើមិនមានព័ត៌មានផ្ទៃក្នុងគ្រប់គ្រាន់ទេ នោះធនាគារបានពិចារណាទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅបន្ថែម ដើម្បីប្រើប្រាស់សម្រាប់ការធ្វើគំរូ។ ភាពសមស្របក្នុងការដាក់ជាក្រុម ត្រូវបានតាមដាន និងត្រួតពិនិត្យ តាមមូលដ្ឋានប្រចាំការិយបរិច្ឆេទ។

(vii) គោលការណ៍ជម្រះចេញពីបញ្ជី

ជាទូទៅ ការជម្រះចេញពីបញ្ជីត្រូវបានធ្វើឡើងនៅពេលដែលសកម្មភាពនានាក្នុងការប្រមូលប្រាក់ ត្រូវបានធ្វើឡើងគ្រប់មធ្យោបាយរួចហើយ ឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀតមិនអាចធ្វើទៅបាន ឬមិនអាចទទួលយកបានដោយភាពសមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុលត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន វាត្រូវបានជម្រះចេញពីបញ្ជីក្នុងគណនីសំវិធានធន ឬគណនីថយចុះតម្លៃដែលពាក់ព័ន្ធ។ ឥណទាននោះត្រូវបានជម្រះចេញពីបញ្ជីទាំងស្រុង ឬត្រូវបានជម្រះចេញពីបញ្ជីមួយផ្នែក បន្ទាប់ពីគិតពិចារណាទៅលើតម្លៃដែលអាចលក់បានជាក់ស្តែងរបស់ទ្រព្យបញ្ចាំ (ប្រសិនបើមាន) និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងយល់ឃើញថា មិនមានលទ្ធភាពក្នុងការប្រមូលប្រាក់មកវិញទេ។ ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ ត្រូវតែមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឬអាជ្ញាធរដែលបានទទួលសិទ្ធិ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(viii) ការកែប្រែឥណទានឡើងវិញ

ជូនកាលធនាគារបានចាត់ទុកឡើងវិញ ឬបានកែប្រែលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានៃឥណទាន និងបុរេប្រទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង ធនាគារវាយតម្លៃថាតើខ្លឹមសារនៃលក្ខខណ្ឌថ្មី មានភាពខុសគ្នាជា សាវ័ន្តពីលក្ខខណ្ឌដំបូងឬទេ។ ធនាគារធ្វើបែបនេះដោយគិតពិចារណាទៅលើកត្តាផ្សេងៗ ក្នុងចំណោមកត្តាជាច្រើន ដូចខាងក្រោម៖

- ប្រសិនបើអ្នកខ្ចីប្រាក់មានផលវិបាកផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិតជាអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ឱ្យនៅត្រឹមចំនួនដែលអ្នកខ្ចីប្រាក់រំពឹងថាមានលទ្ធភាពបង់ប្រាក់
- ការពន្យារពេលឥណទានជាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់មិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ
- ការប្រែប្រួលអត្រាការប្រាក់ជាក់លាក់
- ការផ្លាស់ប្តូរប្រភេទរូបិយប័ណ្ណរបស់ឥណទាន
- ការដាក់បញ្ចូលទ្រព្យបញ្ចាំ ការធានាផ្សេងៗ ឬការពង្រីកទំហំឥណទាន ដែលមានផលប៉ះពាល់ជាសាវ័ន្តលើហានិភ័យនៃឥណទាននោះ

បន្ទាប់ពីបានធ្វើការកែប្រែរួចហើយ ហានិភ័យនៃការមិនសងប្រាក់ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានវាយតម្លៃនាការបរិច្ឆេទរាយការណ៍ និងត្រូវបានប្រៀបធៀបជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើមនៅពេលទទួលស្គាល់ ដំបូង នៅពេលដែលការកែប្រែមិនមានភាពជាសាវ័ន្ត ហើយមិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ឥណទានដំបូង។ ធនាគារតាមដានដំណើរការទ្រព្យសកម្មដែលបានកែប្រែជាបន្តបន្ទាប់។ ធនាគារអាចកំណត់ថាហានិភ័យឥណទានត្រូវបាន កែលម្អគួរឱ្យកាត់សម្គាល់ បន្ទាប់ពីការរៀបចំឡើងវិញរួច ដូចនេះទ្រព្យសកម្មនោះត្រូវបានដកចេញពីដំណាក់កាលទី៣ ឬ ដំណាក់កាលទី២ (ECL ពេញមួយអាយុកាល) មកដំណាក់កាលទី១ (ECL ១២ខែ) វិញ។

តារាងខាងក្រោមរួមបញ្ចូលព័ត៌មានសង្ខេបសម្រាប់ឥណទានដែលមាន ECL ពេញមួយអាយុកាល ដែលលំហូរសាច់ប្រាក់ត្រូវបានកែប្រែក្នុងអំឡុងពេលបរិច្ឆេទ ជាផ្នែកមួយនៃសកម្មភាពរៀបចំឥណទានឡើងវិញរបស់ធនាគារ និងផលប៉ះពាល់របស់វាទៅលើលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ៖

ឥណទាននិងបុរេប្រទាន	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល
វាស់វែងតាមថ្លៃដើមដកលក្ខណៈបុរេប្រទាន	៣៣.២៨០.៣៥៧	១៣៣.៥៥៤.០៧៣
ការកែប្រែសុទ្ធ (ខាត)	(៣.៩៣៦.៩៦១)	(១៥.៧៩១.១៥១)
លម្អៀងពីការផ្ទេរ	-	(៧.៨៧៤)
វាស់វែងតាមថ្លៃដើមដកលក្ខណៈបន្ទាប់ពីកែប្រែ	២៩.៣៤៣.៣៩៦	១១៧.៧៥៥.០៤៨

មិនមានចំណេញ/ខាតជាសាវ័ន្ត ពីការកែប្រែឥណទានក្នុងអំឡុងឆ្នាំ ២០២៤ ទេ ដូច្នេះហើយមិនមានការ ទទួលស្គាល់ចំណេញ/ខាតទេ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ហានិភ័យឥណទានអតិបរមាមុនពេលរឹបអូសវត្ថុបញ្ចាំ ឬមុនពេលកែប្រែឥណទានផ្សេងៗរបស់ធនាគារ មានដូចខាងក្រោម៖

	ហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ហានិភ័យ ឥណទានអតិបរមា ពាន់រៀល
៣១ ធ្នូ ២០២៤		
ខ្ទង់ក្នុងតារាងតុល្យការ		
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៩២.៧៨៩.១១១	៣៧៣.៤៧៦.១៧២
ឥណទាន និងបុរេប្រទានអតិថិជន	៤.៩២៥.៦៣២.៥៨៥	១៩.៨២៥.៦៧១.១៥៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៧៨៨.១៣៤	៧.១៩៧.២៣៩
សរុប	<u>៥.០២០.២០៩.៨៣០</u>	<u>២០.២០៦.៣៨៤.៥៦៥</u>
ខ្ទង់ក្រៅតារាងតុល្យការ		
កិច្ចសន្យាផ្សេងៗ	<u>១.៨៧៥.៧០៦</u>	<u>៧.៥៤៩.៧១៧</u>
៣១ ធ្នូ ២០២៥		
ខ្ទង់ក្នុងតារាងតុល្យការ		
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៩.៣៦៤.៩៥៧	៧៧.៧១១.៥៧២
ឥណទាន និងបុរេប្រទានអតិថិជន	៤.៨៧៤.៩៣១.៣០៨	១៩.៥៦៣.០៩៩.៣៣៩
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.៩២៣.២៦៩	១១.៧៣១.០៧៤
សរុប	<u>៤.៨៩៧.២១៩.៥៣៤</u>	<u>១៩.៦៥២.៥៤១.៩៨៥</u>
ខ្ទង់ក្រៅតារាងតុល្យការ		
កិច្ចសន្យាផ្សេងៗ	<u>១.១៣៩.៧៩៩</u>	<u>៤.៥៧៤.០១៣</u>

តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូដែលអាក្រក់បំផុតនៃហានិភ័យឥណទានរបស់ធនាគារ ដោយមិនបានគិតដល់ទ្រព្យបញ្ចាំដែលបានកាន់កាប់ និង/ឬ ការពង្រីកឥណទានផ្សេងៗទេ។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការ ហានិភ័យខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ។ ដូចបានបង្ហាញខាងលើ ៩៩,៩% (២០២៤ ៖ ៩៩,៩%) នៃហានិភ័យឥណទានអតិបរមាសរុបរបស់ធនាគារ កើតមកពីប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ និងឥណទាន និងបុរេប្រទាន។ នៅពេលដែលប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ មានហានិភ័យឥណទានទាប គណៈគ្រប់គ្រងជឿជាក់លើលទ្ធភាពរបស់ខ្លួនក្នុងការបន្តការគ្រប់គ្រង និងរក្សាហានិភ័យឥណទានដែលកើតមកពីឥណទាន និងបុរេប្រទានរបស់ធនាគារ ឱ្យស្ថិតក្នុងកម្រិតអប្បបរមា តាមវិធីដូចខាងក្រោម៖

- ឥណទាន និងបុរេប្រទានភាគច្រើនបំផុត ត្រូវបានធានាដោយទ្រព្យបញ្ចាំ
- ធនាគារមាននីតិវិធីវាយតម្លៃឥណទានសមស្រប មុនពេលផ្តល់ឥណទាន និងបុរេប្រទាន។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

ឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន

ធនាគារវាយតម្លៃគុណភាពឥណទាននៃឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ដោយប្រើចំណាត់ថ្នាក់របស់ធនាគារកណ្តាល។ ការពណ៌នាអំពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

ចំណាត់ថ្នាក់របស់ ធនាគារកណ្តាល	ចំនួនថ្ងៃផុតកំណត់ (DPD)	គុណភាព ឥណទាន	បរិយាយ
ស្តង់ដារ	រយៈពេលខ្លី ៖ $0 \leq$ ចំនួនថ្ងៃផុតកំណត់ ≤ ១៤ រយៈពេលវែង ៖ $0 \leq$ ចំនួនថ្ងៃផុតកំណត់ < ៣០	ការតាមដាន ស្តង់ដារ	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ បង្ហាញពីសមត្ថភាពរឹងមាំក្នុងការ បំពេញកាតព្វកិច្ចសងប្រាក់។
ឃ្លាំមើល	រយៈពេលខ្លី ៖ $១៥ \leq$ ចំនួនថ្ងៃផុតកំណត់ ≤ ៣០ រយៈពេលវែង ៖ $៣០ \leq$ ចំនួនថ្ងៃផុតកំណត់ < ៩០	ការតាមដាន ពិសេស	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យមក្នុងការ បំពេញកាតព្វកិច្ចសងប្រាក់។
ក្រោមស្តង់ដារ	រយៈពេលខ្លី ៖ $៣១ \leq$ ចំនួនថ្ងៃផុតកំណត់ ≤ ៦០ រយៈពេលវែង ៖ $៩០ \leq$ ចំនួនថ្ងៃផុតកំណត់ < ១៨០	ការមិនសងប្រាក់/ ការថយចុះតម្លៃ ឥណទាន	អ្នកជាប់កាតព្វកិច្ចត្រូវបានវាយ តម្លៃថាមានការថយចុះតម្លៃ។
សង្ស័យ	រយៈពេលខ្លី ៖ $៦១ \leq$ ចំនួនថ្ងៃផុតកំណត់ ≤ ៩០ រយៈពេលវែង ៖ $១៨០ \leq$ ចំនួនថ្ងៃផុតកំណត់ < ៣៦០		
បាត់បង់	រយៈពេលខ្លី ៖ ចំនួនថ្ងៃផុតកំណត់ ≥ ៩១ រយៈពេលវែង ៖ ចំនួនថ្ងៃផុតកំណត់ ≥ ៣៦០		

ទ្រព្យសកម្មហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន

គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ត្រូវបានកំណត់ដោយផ្អែកទៅលើចំណាត់ថ្នាក់របស់ភាគីដៃគូ ដែលត្រូវបានកំណត់ថាមានតម្លៃស្មើនឹងអត្រាបស់ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិផ្សេងៗ ដូចខាងក្រោម៖

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន

គុណភាពឥណទាន	បរិយាយ
អធិបតេយ្យ	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចេញដោយធនាគារកណ្តាល ឬត្រូវបានធានាដោយធនាគារកណ្តាល។
ចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកចេញផ្សាយមានលទ្ធភាពបំពេញ កាតព្វកិច្ចសងបំណុល ហើយអ្នកកាន់កាប់សញ្ញាប័ណ្ណមានហានិភ័យឥណទានទាបចំពោះការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទានកម្រិតទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការប្រឈមខ្ពស់នឹងហានិភ័យនៃការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបច្ចុប្បន្ននេះមិនមានចំណាត់ថ្នាក់ទេ អាស្រ័យដោយមិនមានគំរូចំណាត់ថ្នាក់។
ថយចុះតម្លៃឥណទាន	សំដៅដល់ទ្រព្យសកម្មដែលមានការថយចុះតម្លៃ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានក្រាស់ឥណទាននិងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមគុណភាពឥណទាន និងតាមដំណាក់កាលរួមជាមួយនឹងសំវិធានធន ECL ៖

		ECL ពេញមួយរយៈ កាល-មិនថយចុះ តម្លៃឥណទាន	ECL ពេញមួយរយៈ កាល-ថយចុះ តម្លៃឥណទាន	
	ECL ១២ខែ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២៥				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ				
មានចំណាត់ថ្នាក់វិនិយោគ	១៨.៩០៥.៥៥៤	-	-	១៨.៩០៥.៥៥៤
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-
មិនមានចំណាត់ថ្នាក់	៤៧៥.១៣៣	-	-	៤៧៥.១៣៣
តម្លៃយោងដុល	១៩.៣៨០.៦៨៧	-	-	១៩.៣៨០.៦៨៧
សំវិធានធនសម្រាប់ការខាត (ECL)	(១៥.៧៣០)	-	-	(១៥.៧៣០)
តម្លៃយោងសុទ្ធ	១៩.៣៦៤.៩៥៧	-	-	១៩.៣៦៤.៩៥៧
គិតជាពាន់រៀល	៧៧.៧១១.៥៧២	-	-	៧៧.៧១១.៥៧២

		ECL ពេញមួយរយៈ កាល-មិនថយចុះ តម្លៃឥណទាន	ECL ពេញមួយរយៈ កាល-ថយចុះ តម្លៃឥណទាន	
	ECL ១២ខែ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២៤				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ				
មានចំណាត់ថ្នាក់វិនិយោគ	៨៧.៥៧៧.៩៥១	-	-	៨៧.៥៧៧.៩៥១
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-
មិនមានចំណាត់ថ្នាក់	៥.២៩៦.៥៦៣	-	-	៥.២៩៦.៥៦៣
តម្លៃយោងដុល	៩២.៨៧៤.៥១៤	-	-	៩២.៨៧៤.៥១៤
សំវិធានធនសម្រាប់ការខាត (ECL)	(៨៥.៤០៣)	-	-	(៨៥.៤០៣)
តម្លៃយោងសុទ្ធ	៩២.៧៨៩.១១១	-	-	៩២.៧៨៩.១១១
គិតជាពាន់រៀល	៣៧៣.៤៧៦.១៧២	-	-	៣៧៣.៤៧៦.១៧២

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ឥណទាន និងបុរេប្រទានអតិថិជន

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមគុណភាពឥណទាន និងតាមដំណាក់កាលរួមជាមួយនឹងសំវិធានធន ECL៖

	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២៥				
ឥណទាន និងបុរេប្រទានចាស់រួចតាម				
ផ្ទៃដើមជកលសំ				
ការតាមដានធម្មតា	៤.៧០១.៣២៣.៩៨៥	-	-	៤.៧០១.៣២៣.៩៨៥
ការតាមដានពិសេស	-	១១៩.៤៥៥.៥០៥	-	១១៩.៤៥៥.៥០៥
មិនសងប្រាក់	-	-	៤១៧.៥៤៧.៦៣៩	៤១៧.៥៤៧.៦៣៩
តម្លៃយោងដុល	៤.៧០១.៣២៣.៩៨៥	១១៩.៤៥៥.៥០៥	៤១៧.៥៤៧.៦៣៩	៥.២៣៨.៣២៧.១២៩
សំវិធានធនសម្រាប់ការខាត (ECL)	(២៥.២១៨.៤០៩)	(៣៣.០៩៣.០១៨)	(៣០៥.០៨៤.៣៩៤)	(៦៦៣.៣៩៥.៨២១)
តម្លៃយោងសុទ្ធ	៤.៦៧៦.១០៥.៥៧៦	៨៦.៣៦២.៤៨៧	១១២.៤៦៣.២៤៥	៤.៨៧៤.៩៣១.៣០៨
គិតជាពាន់រៀល	១៨.៧៦៥.២១១.៦៧៦	៣៤៦.៥៧២.៦៦០	៤៥១.៣១៥.០០៣	១៩.៥៦៣.០៩៩.៣៣៩
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២៤				
ឥណទាន និងបុរេប្រទានចាស់រួចតាម				
ផ្ទៃដើមជកលសំ				
ការតាមដានធម្មតា	៤.៨២៤.៧៨៤.១៩៨	-	-	៤.៨២៤.៧៨៤.១៩៨
ការតាមដានពិសេស	-	៣៤.៩៤៥.៩០០	-	៣៤.៩៤៥.៩០០
មិនសងប្រាក់	-	-	៣១៦.៨៣៦.១៧០	៣១៦.៨៣៦.១៧០
តម្លៃយោងដុល	៤.៨២៤.៧៨៤.១៩៨	៣៤.៩៤៥.៩០០	៣១៦.៨៣៦.១៧០	៥.១៧៦.៥៦៦.២៦៨
សំវិធានធនសម្រាប់ការខាត (ECL)	(១៨.៥៩៥.៣១៧)	(៩.០៤២.១៩០)	(២២៣.២៩៦.១៧៦)	(២៥០.៩៣៣.៦៨៣)
តម្លៃយោងសុទ្ធ	៤.៨០៦.១៨៨.៨៨១	២៥.៩០៣.៧១០	៩៣.៥៣៩.៩៩៤	៤.៩២៥.៦៣២.៥៨៥
គិតជាពាន់រៀល	១៩.៣៤៤.៩១០.២៤៦	១០៤.២៦២.៤៣៣	៣៧៦.៤៩៨.៤៧៥	១៩.៨២៥.៦៧១.១៥៤

ធនាគារ ខេប៊ីប្រាសាក់ ប.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(២) សំវិធានធនសម្រាប់ការខាត

ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទានអតិថិជន

	ECL ១២ខែ ដុល្លារអាមេរិក	ECL ពេញមួយរយៈ កាល-មិនថយចុះ តម្លៃឥណទាន ដុល្លារអាមេរិក	ECL ពេញមួយរយៈ កាល-ថយចុះតម្លៃ ឥណទាន ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ខាតឥណទានរំពឹងទុក				
សំវិធានធនសម្រាប់ការខាត គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	១៨.៥៩៥.៣១៨	៩.០៨២.១៨៩	២២៣.២៩៦.១៧៦	២៥០.៩៧៣.៦៨៣
<i>បម្រែបម្រួលដោយសារហានិភ័យ៖</i>				
ធ្វើទៅដំណាក់កាលទី១	៦.០៦៦.២៤៣	(១.៨៧២.០២៩)	(៤.១៩៤.២១៤)	-
ធ្វើទៅដំណាក់កាលទី២	(១.១៨១.៦៦៤)	២.២៥៥.៣៩៨	(១.០៧៣.៧៣៤)	-
ធ្វើទៅដំណាក់កាលទី៣	(២.៧៩៨.៦៦០)	(៥.៥៤០.៨៧៥)	៨.៣៣៩.៥៣៥	-
ការវាស់វែងឡើងវិញនៃសំវិធានធនសម្រាប់ការខាតសុទ្ធ	៨៦១.៤៤០	២៧.៧២៣.២៣៦	១៣៩.៧៩១.៣៧៦	១៦៨.៧៧៦.០៥២
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	៧.២១០.៧៤២	១.៨៤០.៤៤៣	៦.៥១៨.៣០០	១៥.៥៦៩.៤៨៥
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានប្រមូលបានក្នុងអំឡុងឆ្នាំ	(៣.៥៣៥.០១០)	(៣៥៥.៣៤៤)	(២.៨៨៤.៩៤២)	(៦.៧៧៥.២៩៦)
ជម្រះចេញពីបញ្ជីក្នុងឆ្នាំ	-	-	(៦៤.៧០៨.១០៣)	(៦៤.៧០៨.១០៣)
សំវិធានធនសម្រាប់ការខាត គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥				
(មុនការបំពេញបន្ថែមរបស់គណៈគ្រប់គ្រង)	២៥.២១៨.៤០៩	៣៣.០៩៣.០១៨	៣០៥.០៨៤.៣៩៤	៣៦៣.៣៩៥.៨២១
គិតជាពាន់រៀល	១០១.២០១.៤៧៥	១៣២.៨០២.២៨១	១.២២៤.៣០៧.៦៧៣	១.៤៥៨.៣១១.៤២៩

(*) នេះគឺជាផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល PDs, LGDs និងចំណាត់ថ្នាក់ឥណទានរបស់អតិថិជនក្នុងឆ្នាំ ដែលកើតឡើងពីការដាក់បញ្ចូលព័ត៌មានថ្មីៗទៅក្នុងគំរូជាប្រចាំ។
តារាងខាងលើនេះសម្រាប់សំវិធានធនសម្រាប់ការខាត បន្ទាប់ពីការបំពេញបន្ថែមរបស់គណៈគ្រប់គ្រង។

	ECL ១២ខែ ដុល្លារអាមេរិក	ECL ពេញមួយរយៈ កាល-មិនថយចុះ តម្លៃឥណទាន ដុល្លារអាមេរិក	ECL ពេញមួយរយៈ កាល-ថយចុះតម្លៃ ឥណទាន ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
តម្លៃយោងដុល				
តម្លៃយោងដុល គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	៤.៨២៤.៧៨៤.១៩៨	៣៤.៩៤៥.៩០០	៣១៦.៨៣៦.១៧០	៥.១៧៦.៥៦៦.២៦៨
<i>បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់៖</i>				
ធ្វើទៅដំណាក់កាលទី១	១៤.២២៤.១៣៦	(៧.២៣០.៤៣២)	(៦.៩៩៣.៧០៤)	-
ធ្វើទៅដំណាក់កាលទី២	(១០៩.៨២៦.៩០៥)	១១១.៦៣៩.៣៧៨	(១.៨១២.៤៧៣)	-
ធ្វើទៅដំណាក់កាលទី៣	(១៤៩.៥២១.១៩៥)	(២១.៣៤៩.២៨៩)	១៧០.៨៧០.៤៨៤	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	១.៣២០.៦៩៥.១៦៥	២.៨៩១.៩៥៣	៧.៧៩៣.៨០២	១.៣៣១.៣១០.៩២០
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានប្រមូលបានក្នុងអំឡុងឆ្នាំ	(១.១៩៩.០៣១.៤១៤)	(១.៤៤២.០០៥)	(៤.៤៣៨.៥៣៧)	(១.២០៤.៩១១.៩៥៦)
ជម្រះចេញពីបញ្ជីក្នុងឆ្នាំ	-	-	(៦៤.៧០៨.១០៣)	(៦៤.៧០៨.១០៣)
តម្លៃយោងដុល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	៤.៧០១.៣៧២.៩៨៩	១១៩.៤៥៩.៥០៥	៤១៧.៤៨៧.៦៣៩	៥.២៣៨.៣២០.១២៩
គិតជាពាន់រៀល	១៨.៨៦៦.៤១៣.១៥២	៤៧៩.៣៧៤.៩៤២	១.៦៧៥.៦១៨.៦៧៤	២១.០២១.៤០៦.៧៦៨

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) សំវិធានធនសម្រាប់ការខាត (ត)

ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទានអតិថិជន (ត)

		ECL ពេញមួយឆ្នាំ កាល-មិនថយចុះ តម្លៃឥណទាន	ECL ពេញមួយឆ្នាំ កាល-ថយចុះតម្លៃ ឥណទាន	សរុប
	ECL ១២ខែ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ខាតឥណទានរំពឹងទុក				
សំវិធានធនសម្រាប់ការខាត គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	១៧.៤១៤.៨៤០	២២.០១២.៦៧១	១២១.០០២.៥៣៥	១៦០.៤៣០.០៤៦
<i>បម្រែបម្រួលដោយសារហានិភ័យ៖</i>				
ធ្វើទៅដំណាក់កាលទី១	៩.២៥៩.៦៨៨	(៧.០២០.០១១)	(២.២៣៩.៦៧៧)	-
ធ្វើទៅដំណាក់កាលទី២	(៤៦៧.៣៧១)	៨៦៦.៥១៨	(៣៩៩.១៤៧)	-
ធ្វើទៅដំណាក់កាលទី៣	(២.៨៣៦.០១៥)	(១២.៤៣៥.៩៩៤)	១៤.៩៧២.០០៩	-
ការវាស់វែងឡើងវិញនៃសំវិធានធនសម្រាប់ការខាតសុទ្ធ	(៧.០៣៥.៩១៤)	៦.៣៣៩.២៧៥	១២៦.៨១៥.៧៤២	១២៥.៥១៩.៥០៣
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	៥.៧២១.០២៨	១.១៨៤.៥៩៨	២.៦៩២.៨៣១	៩.៥៩៨.៤៥៧
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានប្រមូលបានក្នុងអំឡុងឆ្នាំ	(៣.១៦១.៣៣៩)	(១.៩០៤.៨៦៧)	(២.៤១៩.៩៩០)	(៧.៤៨៦.១៩៦)
ជម្រះចេញពីបញ្ជីក្នុងឆ្នាំ	-	-	(៣៧.១២៨.១២៧)	(៣៧.១២៨.១២៧)
សំវិធានធនសម្រាប់ការខាត គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១៨.៥៩៥.៣១៧	៩.០៨២.១៩០	២២៣.២៩៦.១៧៦	២៥០.៩៧៣.៦៨៣
គិតជាពាន់រៀល	៧៤.៨៤៦.១៥១	៣៦.៣៩៤.៨១៥	៨៩៨.៧៦៧.១០៩	១.០១០.០០៨.០៧៥

(*) នេះគឺជាផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល PDs, LGDs និងចំណាត់ថ្នាក់ឥណទានរបស់អតិថិជនក្នុងឆ្នាំ ដែលកើតឡើងពីការដាក់បញ្ចូលព័ត៌មានថ្មីៗទៅក្នុងគំរូជាប្រចាំ។

		ECL ពេញមួយឆ្នាំ កាល-មិនថយចុះ តម្លៃឥណទាន	ECL ពេញមួយឆ្នាំ កាល-ថយចុះតម្លៃ ឥណទាន	សរុប
	ECL ១២ខែ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោងដុល				
តម្លៃយោងដុល គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	៤.៤៣០.៩២៦.២២០	៤៤១.២៤៣.៦១៦	១៩៤.៣០៧.៥២២	៥.០៦៦.៤៧៧.៣៥៨
<i>បម្រែបម្រួលដោយសារឧបការណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់៖</i>				
ធ្វើទៅដំណាក់កាលទី១	២៨១.២៨១.២៥០	(២៧៧.១១៦.៩៧៩)	(៤.១៦៤.២៧១)	-
ធ្វើទៅដំណាក់កាលទី២	(២៥.៨២៦.៧២៩)	២៦.៥៥៤.៨០៧	(៧២៨.០៧៨)	-
ធ្វើទៅដំណាក់កាលទី៣	(១០២.៤៦១.៣២៩)	(៦៥.៣៩៨.០៦៤)	១៦៧.៨៥៩.៣៩៣	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	១.៤៣៣.៣៨២.០៣២	២.១៩៧.៧៦៨	៨៧៣.៨១១	១.៤៣៦.៤៥៣.៦១១
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានប្រមូលបានក្នុងអំឡុងឆ្នាំ	(១.១៩២.៥១៧.២៤៦)	(៩២.៥៣៥.២៤៨)	(៤.១៨៤.០៨០)	(១.២៨៩.២៣៧.៥៧៤)
ជម្រះចេញពីបញ្ជីក្នុងឆ្នាំ	-	-	(៣៧.១២៨.១២៧)	(៣៧.១២៨.១២៧)
តម្លៃយោងដុល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៤.៨២៦.៧៨៨.១៥៨	៣៤.៩៤៥.៩០០	៣១៦.៨៣៦.១៧០	៥.១៧៨.៥៦៩.២២៨
គិតជាពាន់រៀល	១៩.៤១៩.៧៥៦.៣៩៧	១៤០.៦៥៧.២៤៨	១.២៧៥.២៦៥.៥៨៤	២០.៨៣៥.៦៧៩.២២៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរូបសំវា ដោយចាត់ថ្នាក់តាមប្រភេទអាជីវកម្ម។

	ប្រាក់បញ្ញើ និងការ ដាក់ប្រាក់នៅ ធនាគារផ្សេងៗ ដុល្លារអាមេរិក	ឥណទាន និង បុរេប្រទាន អតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២៥				
អន្តរការីផ្នែកហិរញ្ញវត្ថុ	១៩.៣៨០.៦៨៧	២៦.២០៩.៧៨០	-	៤៥.៥៩០.៤៦៧
ជំនួញ និងពាណិជ្ជកម្ម	-	១.១០១.១៥៧.៩៥០	-	១.១០១.១៥៧.៩៥០
សេវាកម្ម	-	៦៧៧.៩៩១.៨៨៨	-	៦៧៧.៩៩១.៨៨៨
ឥណទានអចលនទ្រព្យ	-	៨០៣.៣៨៥.៥២៨	-	៨០៣.៣៨៥.៥២៨
ការកែលម្អគេហដ្ឋាន	-	៩៥៦.៣៣៧.៣៤៨	-	៩៥៦.៣៣៧.៣៤៨
កសិកម្ម	-	៣៣៦.៥២៣.៤៨៧	-	៣៣៦.៥២៣.៤៨៧
ឥណទានរថយន្ត	-	៣៧៥.៩៨៩.៧៩១	-	៣៧៥.៩៨៩.៧៩១
ដឹកជញ្ជូន	-	២២៨.០៨០.៦៦៧	-	២២៨.០៨០.៦៦៧
សំណង់	-	៤៥.០៤៤.៦៩៥	-	៤៥.០៤៤.៦៩៥
ឥណទានបុគ្គល	-	៦៤០.៨៩៨.៣០២	-	៦៤០.៨៩៨.៣០២
ផលិតកម្ម	-	៤៦.៧០៧.៦៩៣	-	៤៦.៧០៧.៦៩៣
ផ្សេងៗ	-	-	២.៩៩២.០៣៩	២.៩៩២.០៣៩
សរុប	១៩.៣៨០.៦៨៧	៥.២៣៨.៣២៧.១២៩	២.៩៩២.០៣៩	៥.២៦០.៦៩៩.៨៥៥
ដក៖ ខាតឥណទានរំពឹងទុក	(១៥.៧៣០)	(៣៦៣.៣៩៥.៨២១)	(៦៨.៧៧០)	(៣៦៣.៤៨០.៣២១)
តម្លៃយោងសុទ្ធ	១៩.៣៦៤.៩៥៧	៤.៨៧៤.៩៣១.៣០៨	២.៩២៣.២៦៩	៤.៨៩៣.២១៥.៥៣៤
គិតជាពាន់រៀល	៧៧.៧១១.៥៧២	១៩.៥៦៣.០៩៩.៣៣៩	១១.៧៣១.០៧៨	១៩.៦៥២.៥៤១.៩៨៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

- (ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន (ត)
- (i) វិភាគតាមប្រភេទអាជីវកម្ម (ត)

	ប្រាក់បញ្ញើ និងការ ដាក់ប្រាក់នៅ ធនាគារផ្សេងៗ ដុល្លារអាមេរិក	ឥណទាន និង បុរេប្រទាន អតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២៤				
អន្តរការីផ្នែកហិរញ្ញវត្ថុ	៩២.៨៧៤.៥១៤	-	-	៩២.៨៧៤.៥១៤
ជំនួញ និងពាណិជ្ជកម្ម	-	១.២៧២.០៧១.៥៦០	-	១.២៧២.០៧១.៥៦០
សេវាកម្ម	-	៦៩៨.១៩៣.៣១៣	-	៦៩៨.១៩៣.៣១៣
ឥណទានអចលនទ្រព្យ	-	៧៧១.២៤០.៦២១	-	៧៧១.២៤០.៦២១
ការកែលម្អគេហដ្ឋាន	-	៨៦៣.៣២៥.០៧០	-	៨៦៣.៣២៥.០៧០
កសិកម្ម	-	៤៤៦.៣២៩.៥៤៦	-	៤៤៦.៣២៩.៥៤៦
ឥណទានថយន្ត	-	៣៥០.៤៦៨.៦៣០	-	៣៥០.៤៦៨.៦៣០
ដឹកជញ្ជូន	-	២៣៤.៧៧០.៨៨៩	-	២៣៤.៧៧០.៨៨៩
សំណង់	-	៤៨.១៣៦.១៨០	-	៤៨.១៣៦.១៨០
ឥណទានបុគ្គល	-	៤៤១.២៨៨.៥៣១	-	៤៤១.២៨៨.៥៣១
ផលិតកម្ម	-	៥០.៧៤១.៩២៨	-	៥០.៧៤១.៩២៨
ផ្សេងៗ	-	-	១.៧៨៨.១៣៤	១.៧៨៨.១៣៤
សរុប	៩២.៨៧៤.៥១៤	៥.១៧៦.៥៦៦.២៦៨	១.៧៨៨.១៣៤	៥.២៧១.២២៩.៩១៦
ដក៖ ខាតឥណទានរំពឹងទុក	(៨៥.៤០៣)	(២៥០.៩៣៣.៦៨៣)	-	(២៦៦.៣៣៦.០៨៦)
តម្លៃយោងសុទ្ធ	៩២.៧៨៩.១១១	៤.៩២៥.៦៣២.៥៨៥	១.៧៨៨.១៣៤	៥.០១០.២០៩.៨៣០
គិតជាពាន់រៀល	៣៧៣.៤៧៦.១៧២	១៩.៨២៥.៦៧១.១៥៤	៧.១៩៧.២៣៩	២០.២០៦.៣៨៤.៥៦៥

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាពបើកចំហនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារជាក់លាក់និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ ការពង្រីកឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុសិទ្ធិ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយប្រើរូបិយប័ណ្ណច្រើនប្រភេទ ដែលបណ្តាលឱ្យមានហានិភ័យរូបិយប័ណ្ណ ដែលភាគច្រើនគឺទាក់ទងនឹងប្រាក់រៀល និងប្រាក់បាត។

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបានកត់ត្រាជារូបិយប័ណ្ណមួយ ដែលមិនមែនជារូបិយប័ណ្ណគោលរបស់ធនាគារ។

គណៈគ្រប់គ្រងតាមដានហានិភ័យការប្តូររូបិយប័ណ្ណ ដោយធៀបនឹងរូបិយប័ណ្ណគោលរបស់ធនាគារ ប៉ុន្តែធនាគារមិនត្រូវបានតម្រូវឱ្យការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុល ដែលបានទទួលស្គាល់ដោយប្រើកិច្ចសន្យានាពេលអនាគតទេ។

គោលការណ៍របស់ធនាគារគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និងស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ។ ក្នុងតារាងខាងក្រោមនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ តាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (ក)

	សមមូលជាប្រាក់ដុល្លារអាមេរិក				
	ដុល្លារអាមេរិក	រៀល	ដៃគាត	ផ្សេងៗ	សរុប
៣១ ធ្នូ ២០២៥					
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	៩២.៦១៦.២៤២	៣០.៧០៥.៦០០	៦.៦៦២	-	១២៩.៩៨៤.៥០៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា	១៦០.០៨៩.៤៩០	៤៤.៦៥៨.៣០១	-	-	២០៤.៧៤៧.៧៩១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៨.០៦៩.០១៨	១.១១៧.៧១៥	៥១.០៣២	១២៧.១៩២	១៩.៣២៤.៩៥៧
ឥណទាន និងបុព្វប្រទានអតិថិជន	៤.១៨៥.៨៣២.០០៧	៦៨៩.០៣៥.៤៩៤	៦៣.៨០៧	-	៤.៨៧៨.៩៣១.៣០៨
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រង FVOCI	៥៣.៧៥៥	-	-	-	៥៣.៧៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.៧៩៦.៤៥៨	១២៦.៨១១	-	-	២.៩២៣.២៦៩
	<u>៤.៤៥៩.៤៥៦.៩៧០</u>	<u>៧៦៥.៦៤៣.៩២១</u>	<u>១២១.៥០១</u>	<u>១២៧.១៩២</u>	<u>៥.២២៥.៣៨៩.៥៨៤</u>
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៨៣.២៣៦.៤១១	៦៣៩.៧៨០	-	-	១៨៣.៨៧៦.១៩១
ប្រាក់បញ្ញើរបស់អតិថិជន	៣.៤៥៧.១០១.០៨៨	៣៧៦.១២៨.៥៨៣	៤.២៥៣	-	៣.៨៣៣.២៣៣.៩២៤
ប្រាក់កម្ចី	១១៤.៩៩៦.៣៨៤	១៧៦.៩៩៥.៨៥៩	-	-	២៩១.៩៩២.២៤៣
បំណុលកកស្ទះ	២១.៧៤០.៣២៦	-	-	-	២១.៧៤០.៣២៦
បំណុលបន្ទាប់បន្សំ	១០.៩៧៨.៧១១	៣១៨.៥៦២	-	-	១១.២៩៧.២៧៣
បំណុលផ្សេងៗ	២០.១៥៨.២៩៨	-	-	-	២០.១៥៨.២៩៨
	<u>៣.៨០៨.១៧១.២១៨</u>	<u>៥៥៥.០៨២.៧៨៤</u>	<u>៤.២៥៣</u>	<u>-</u>	<u>៤.៣៦២.២៥៨.២៥៥</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ	<u>៦៥១.២៨៥.៧៥២</u>	<u>២១១.៥៦១.១៣៧</u>	<u>១១៧.២៤៨</u>	<u>១២៧.១៩២</u>	<u>៨០១.០៨៤.៣២៩</u>
គិតជាពាន់រៀល	<u>២.៦១៣.៦០៩.៧២៣</u>	<u>៨៤៨.៩៩៤.៨៤៣</u>	<u>៤៧០.៥១៦</u>	<u>៥១០.៤២១</u>	<u>៣.៤៦៣.៥៨៤.៥០៣</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

	សមមូលជាប្រាក់ដុល្លារអាមេរិក				
	ដុល្លារអាមេរិក	រៀល	ដៃគាត	ផ្សេងៗ	សរុប
៣១ ធ្នូ ២០២៤					
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	៧៧.៣៧៧.៩១៣	២៣.៤១៨.០២០	២៣១.០១១	-	១០១.០២៦.៩៤៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា	៧៣.៩២២.៤២៤	១៤.៤៨៦.៥៩៨	-	-	៨៨.៤០៩.០២២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៩២.១៩២.២៩៨	៤៩៧.២៣៤	៤៧.១៩៩	១៣២.៤២០	៩២.៧៨៩.១១១
គណនី និងបុព្វបទអតិថិជន	៤.២៩៧.០៧៥.៣៩៨	៦៦៨.៣០០.២៣៤	២៥៦.៩៩៣	-	៤.៩៦២.៦៣២.៥៨៥
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាម FVOCI	៥៣.៧៥៥	-	-	-	៥៣.៧៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៧៨១.៤៥៨	៦.៦៧៦	-	-	១.៧៨៨.១៣៤
	<u>៤.៥០២.៣៦៣.២៤៦</u>	<u>៧០៦.៦៦៨.៧៦២</u>	<u>៥៣៥.១២៣</u>	<u>១៣២.៤២០</u>	<u>៥.២០៩.៦៩៩.៥៥១</u>
ចំណុះហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១០៦.៧៧៣.០១៧	៣០៥.៦៥៣	-	-	១០៧.០៧៨.៦៧០
ប្រាក់បញ្ញើរបស់អតិថិជន	៣.១៤០.៨៤៤.៦៦០	២៨២.១៨៣.៤២០	១០.០៤០	-	៣.៤២៣.០៣៨.១២០
ប្រាក់កម្ចី	៦៥៩.៧៣៦.១០៧	២៣២.៥៧៨.៧៩៦	-	-	៨៩២.៣១៤.៩០៣
បំណុលកតិសន្យា	២០.៥០៥.៩៧៥	-	-	-	២០.៥០៥.៩៧៥
បំណុលបន្ទាប់បន្សំ	៨.២៤៩.៧១៧	២០៧.០២៩	៥១០	-	៨.៤៥៧.២៥៦
បំណុលផ្សេងៗ	៣០.២១៤.៦៥៣	-	-	-	៣០.២១៤.៦៥៣
	<u>៣.៩៦៦.៣២៤.១២៩</u>	<u>៥១៥.២៧៤.៨៩៨</u>	<u>១០.៥៥០</u>	<u>-</u>	<u>៤.៤៨១.៦០៩.៥៧៧</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ	<u>៥៣៦.០៣៩.១១៧</u>	<u>១៩១.៣៩៣.៨៦៤</u>	<u>៥២៤.៥៧៣</u>	<u>១៣២.៤២០</u>	<u>៧២៨.០៨៩.៩៧៤</u>
គិតជាពាន់រៀល	<u>២.១៥៧.៥៥៧.៤៤៦</u>	<u>៧៧០.៣៦០.៣០៣</u>	<u>២.១១១.៤០៦</u>	<u>៥៣២.៩៩១</u>	<u>២.៩៣០.៥៦២.១៤៦</u>

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

ដូចបានបង្ហាញក្នុងតារាងខាងលើ ធនាគារមានហានិភ័យជាចម្បងបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល។ ភាពប្រែប្រួលនៃចំណេញ-ខាត ចំពោះបម្រែបម្រួលអត្រាប្តូរប្រាក់ ភាគច្រើនកើតមកពីឧបករណ៍ហិរញ្ញវត្ថុជាប្រាក់ដុល្លារអាមេរិក។

ការវិភាគខាងក្រោមនេះគឺផ្អែកទៅលើការសន្មតថា អត្រាប្តូរប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់រៀល និងអត្រាប្តូរប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់បាត មិនមានការកើនឡើង ឬ ថយចុះ លើស/ក្រោម ២% ឬ -២% ទេ ដែលត្រូវបានកំណត់ដោយផ្អែកទៅលើការប្រែប្រួលជាមធ្យមនៃអត្រាប្តូរប្រាក់ ក្នុងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។

	៣១ ធ្នូ ២០២៥		៣១ ធ្នូ ២០២៤	
	-២%	+២%	-២%	+២%
	ថយចុះ ដុល្លារអាមេរិក	កើនឡើង ដុល្លារអាមេរិក	ថយចុះ ដុល្លារអាមេរិក	កើនឡើង ដុល្លារអាមេរិក
ប្រាក់រៀល	(៤.១៤៨.២៥៨)	៤.៣១៧.៥៧៥	(៣.៧៥២.៨២១)	៣.៩០៥.៩៩៧
ប្រាក់បាត	(២.៣០០)	២.៣៩២	(១០.២៨៦)	១០.៧០៦
	<u>(៤.១៥០.៥៥៨)</u>	<u>៤.៣១៩.៩៦៧</u>	<u>(៣.៧៦៣.១០៧)</u>	<u>៣.៩១៦.៧០៣</u>
គិតជាពាន់រៀល	<u>(១៦.៦៥៦.១៨៩)</u>	<u>១៧.៣៣៦.០២៨</u>	<u>(១៥.១៤៦.៥០៦)</u>	<u>១៥.៧៦៤.៧៣០</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(ខ) ហានិភ័យតម្លៃមូលបត្រ

ហានិភ័យតម្លៃមូលបត្រគឺជាហានិភ័យដែលការប្រែប្រួលតម្លៃមូលបត្រលើទីផ្សារ នឹងធ្វើឱ្យមានការប្រែប្រួលដល់ប្រាក់ចំណូល ឬ តម្លៃទ្រព្យសកម្មហិរញ្ញវត្ថុ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមិនមានការវិនិយោគមូលបត្រ ដែលត្រូវប្រែប្រួលតាមការផ្លាស់ប្តូរតម្លៃលើទីផ្សារទេ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលលំហូរសាច់ប្រាក់នាពេលអនាគត នៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើងដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។

ហានិភ័យអត្រាការប្រាក់របស់ធនាគារ ភាគច្រើនកើតឡើងពីកម្ចីដែលមានអត្រាអថេរ ប្រសិនបើមាន ដែលធ្វើឱ្យធនាគារ ប្រឈមនឹងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់។ ភាគច្រើននៃប្រាក់កម្ចីរបស់ធនាគារមានអត្រាអថេរប្រមាណ ៧៥,៩២% នៃប្រាក់កម្ចីសរុបរបស់ធនាគារ (២០២៤ ៖ ភាគច្រើននៃប្រាក់កម្ចីរបស់ធនាគារមានអត្រាអថេរប្រមាណ ៣៦,១១% នៃប្រាក់កម្ចីសរុបរបស់ធនាគារ)។ ធនាគារមិនមានហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្របទេ ដោយសារអត្រាការប្រាក់នៃឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ គឺប្រហាក់ប្រហែលនឹងអត្រាទីផ្សារដែរ។

ធនាគារមានគោលការណ៍កំណត់កម្រិតនៃភាពមិនស្មើគ្នានៃការកំណត់អត្រាការប្រាក់ ដែលត្រូវបានអនុវត្ត ហើយអ្នកគ្រប់គ្រងតែងតែត្រួតពិនិត្យភាពមិនស្មើគ្នានោះ។ លើសពីនេះអ្នកគ្រប់គ្រងតែងតែវិភាគនិងព្យាករណ៍ពីការផ្លាស់ប្តូរដែលរំពឹងទុកនៃអត្រាការប្រាក់ និងគ្រប់គ្រងហានិភ័យអត្រាការប្រាក់ លំហូរសាច់ប្រាក់ដោយវាយតម្លៃទៅលើផលប៉ះពាល់ និងសកម្មភាពដែលបានកើតឡើងដើម្បីឆ្លើយតបទៅនឹងហានិភ័យអត្រាការប្រាក់។

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ ទ្រព្យសកម្ម និងបំណុលតាមតម្លៃយោងត្រូវបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមកាលបរិច្ឆេទផុតកំណត់សង ដោយផ្អែកលើមូលដ្ឋានមួយណាដែលកើតឡើងមុន។

បណ្ឌិត ខេង ប្រសាត់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់បំណាច់ឆ្នាំថ្មីទី៣១ ខែធ្នូ ឆ្នាំ២០២៥

៣៥. ការគ្រប់គ្រងហានិភ័យបរិស្ថាន (ត)

ကဏ္ဍ ၁၂။ အခြေခံဥပဒေ (၁၈)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

[illegible]

ធនាគារ ខេប៊ីប្រាសាក់ ម.ក

អំណាចសម្គាល់ឈ្មោះការនាំចេញវត្ថុ
សម្រាប់ដំណាច់នូវថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)
- ៣៥.២ ហានិភ័យធីផ្សះ (ត)
- (គ) ហានិភ័យអត្រាការប្រាក់ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

ឥណទាន និងរូបប្រធានអតិថិជន

ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមតម្លៃសមស្របក្នុងចំណូលផ្គត់ផ្គង់

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ

ចំណូលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់កម្ចី

បំណុលកតិកសន្យា

បំណុលបន្ទាប់បន្សំ

បំណុលផ្សេងៗ

គម្លាតការប្រែប្រួលអត្រាការប្រាក់

គិតជាពាន់រៀល

១រំខ	១រំខ រំខ	១រំខ រំខ	១រំខ រំខ	១រំខ រំខ	១រំខ រំខ	១រំខ រំខ	១រំខ រំខ	១រំខ រំខ	១រំខ រំខ
រំខ	រំខ	រំខ	រំខ	រំខ	រំខ	រំខ	រំខ	រំខ	រំខ
១០១.០២២.៩៤៤	-	-	-	-	-	-	-	-	១០១.០២២.៩៤៤
៨៩.៦២២.៦៥៨	២.៦៤៦.៥៣៥	២.៦៤៦.៥៣៥	២.៦៤៦.៥៣៥	២.៦៤៦.៥៣៥	២.៦៤៦.៥៣៥	២.៦៤៦.៥៣៥	២.៦៤៦.៥៣៥	២.៦៤៦.៥៣៥	៨៩.៦២២.៦៥៨
៤.៥៩៦.៤១៥	១០.៩០៨.៣២៣	១០.៩០៨.៣២៣	១០.៩០៨.៣២៣	១០.៩០៨.៣២៣	១០.៩០៨.៣២៣	១០.៩០៨.៣២៣	១០.៩០៨.៣២៣	១០.៩០៨.៣២៣	៤.៥៩៦.៤១៥
-	-	-	-	-	-	-	-	-	៤.៥៩៦.៤១៥
៩៤.២២៣.០៧៣	១៣.៥៥៤.៨៥៨	១៣.៥៥៤.៨៥៨	១៣.៥៥៤.៨៥៨	១៣.៥៥៤.៨៥៨	១៣.៥៥៤.៨៥៨	១៣.៥៥៤.៨៥៨	១៣.៥៥៤.៨៥៨	១៣.៥៥៤.៨៥៨	៩៤.២២៣.០៧៣
២៩.៥៨៨.៥៣៧	១៤.៨២៤.៥៨២	១៤.៨២៤.៥៨២	១៤.៨២៤.៥៨២	១៤.៨២៤.៥៨២	១៤.៨២៤.៥៨២	១៤.៨២៤.៥៨២	១៤.៨២៤.៥៨២	១៤.៨២៤.៥៨២	២៩.៥៨៨.៥៣៧
៦៧៧.០៥៣.១៤២	៦៥៦.៣០០.៧២៩	៦៥៦.៣០០.៧២៩	៦៥៦.៣០០.៧២៩	៦៥៦.៣០០.៧២៩	៦៥៦.៣០០.៧២៩	៦៥៦.៣០០.៧២៩	៦៥៦.៣០០.៧២៩	៦៥៦.៣០០.៧២៩	៦៧៧.០៥៣.១៤២
៣៨.០២២.៦៥៧	៩៣.៩៨៨.៨៥៩	៩៣.៩៨៨.៨៥៩	៩៣.៩៨៨.៨៥៩	៩៣.៩៨៨.៨៥៩	៩៣.៩៨៨.៨៥៩	៩៣.៩៨៨.៨៥៩	៩៣.៩៨៨.៨៥៩	៩៣.៩៨៨.៨៥៩	៣៨.០២២.៦៥៧
៤៥៦.៦១៨	៤៥៦.៦១៨	៤៥៦.៦១៨	៤៥៦.៦១៨	៤៥៦.៦១៨	៤៥៦.៦១៨	៤៥៦.៦១៨	៤៥៦.៦១៨	៤៥៦.៦១៨	៤៥៦.៦១៨
-	-	-	-	-	-	-	-	-	-
-	-	-	-	-	-	-	-	-	-
៧៤១.១២០.៩៥៨	៧៦៥.៩៥៥.២៧០	៧៦៥.៩៥៥.២៧០	៧៦៥.៩៥៥.២៧០	៧៦៥.៩៥៥.២៧០	៧៦៥.៩៥៥.២៧០	៧៦៥.៩៥៥.២៧០	៧៦៥.៩៥៥.២៧០	៧៦៥.៩៥៥.២៧០	៧៤១.១២០.៩៥៨
៦៤៦.៨៥៧.៨៨១	(៧៥២.៤៤០.៤១២)	(៧៥២.៤៤០.៤១២)	(៧៥២.៤៤០.៤១២)	(៧៥២.៤៤០.៤១២)	(៧៥២.៤៤០.៤១២)	(៧៥២.៤៤០.៤១២)	(៧៥២.៤៤០.៤១២)	(៧៥២.៤៤០.៤១២)	៦៤៦.៨៥៧.៨៨១
(២.៦០៣.៧៦៣.៩៧២)	(៣.០២៤.៥៧២.៦៥៨)	(៣.០២៤.៥៧២.៦៥៨)	(៣.០២៤.៥៧២.៦៥៨)	(៣.០២៤.៥៧២.៦៥៨)	(៣.០២៤.៥៧២.៦៥៨)	(៣.០២៤.៥៧២.៦៥៨)	(៣.០២៤.៥៧២.៦៥៨)	(៣.០២៤.៥៧២.៦៥៨)	(២.៦០៣.៧៦៣.៩៧២)

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

ចំណេញ-ខាតមិនប្រែប្រួលទៅតាមចំណូលការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលខ្ពស់ជាង ឬទាបជាង ដែលជាលទ្ធផលនៃការប្រែប្រួលអត្រាការប្រាក់ទេ។ មិនមានសមាសធាតុមូលធនផ្សេងទៀត ដែលងាយនឹងប្រែប្រួលទៅតាមចំណូលការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលខ្ពស់ជាង ឬទាបជាង ដែលជាលទ្ធផលនៃការប្រែប្រួលអត្រាការប្រាក់ទេ។

តារាងខាងក្រោមនេះសង្ខេបអំពីផលប៉ះពាល់នៃចំណេញក្រោយពន្ធរបស់ធនាគារ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៤។

	ផលប៉ះពាល់លើ ប្រាក់ចំណេញក្រោយពន្ធ	
	ដុល្លារអាមេរិក	ពាន់រៀល
២០២៥		
អត្រាការប្រាក់កើនឡើង២០០អត្រាគោលមូលដ្ឋាន	១.១២៤.៧១៥	៤.៥១៣.៤៨១
អត្រាការប្រាក់ថយចុះ២០០អត្រាគោលមូលដ្ឋាន	(១.១២៤.៧១៥)	(៤.៥១៣.៤៨១)
២០២៤		
អត្រាការប្រាក់កើនឡើង២០០អត្រាគោលមូលដ្ឋាន	៩.៤២៩.៧៩៧	៣៧.៩៥៤.៩៣៣
អត្រាការប្រាក់ថយចុះ២០០អត្រាគោលមូលដ្ឋាន	(៩.៤២៩.៧៩៧)	(៣៧.៩៥៤.៩៣៣)

៣៥.៣ ហានិភ័យសាច់ប្រាក់ចាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារ មិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់តាមកាលកំណត់សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញ្ញាបននៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះ អាចបណ្តាលឱ្យធនាគារមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ទៅអ្នកផ្ញើប្រាក់ និងកង្វះសាច់ប្រាក់ដើម្បីឱ្យអតិថិជនខ្ចី។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

គណៈគ្រប់គ្រងតាមដានសាច់ប្រាក់ងាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុលដែលមានកាលកំណត់។ ការត្រួតពិនិត្យនិងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាការត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាលំដាប់ ដែលជារយៈពេលគន្លឹះក្នុងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ ជាងនេះទៅទៀត គណៈគ្រប់គ្រងតាមដានអំពីបម្រែបម្រួលនៃអ្នកផ្ញើប្រាក់សំខាន់ៗ និងគម្រោងនៃការដកសាច់ប្រាក់របស់ពួកគេ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសាច់ប្រាក់នាយស្រួល (ត)

(ខ) ដំណើរការកប្រកបទុន

ប្រភពសាច់ប្រាក់ងាយស្រួលចម្បងរបស់ធនាគារ បានមកពីការដាក់ដើមទុនរបស់ភាគទុនិក ប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចី។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រភពសាច់ប្រាក់ងាយស្រួលយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យលើកាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់ និងអ្នកធ្វើប្រាក់សំខាន់ៗ។

(គ) លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow)

តារាងខាងក្រោមនេះបង្ហាញពីលំហូរសាច់ប្រាក់នៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ ទៅតាមកាលកំណត់លើកិច្ចសន្យាដែលនៅសល់ នាការបរិច្ឆេទតារាងតុល្យការ។ ចំនួនដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអប្បបរមា ដោយឡែកធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុកដែលមិនធ្វើអប្បបរមា។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)
៣៥.៣ ហានិភ័យសាច់ប្រាក់ចាយត្រូវ (ត)

(គ) លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow) (ក)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់រដ្ឋ
ប្រាក់បញ្ញើ នឹងការដាក់ប្រាក់នៅធនាគារកណ្តាល
ប្រាក់បញ្ញើ នឹងការដាក់ប្រាក់នៅធនាគារផ្សេងៗ
ឥណទាន និងប្រេមទានអតិថិជន

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ផ្គត់ផ្គង់សម្របតាមតម្រូវការផ្ទុកផ្សេងៗ
ទ្រព្យសកម្មផ្សេងៗ

ទំរង់ ឥណទាន	១ខែ ឥណទាន	១ខែ ទៅ ៣ខែ ឥណទាន	៣ខែ ទៅ ១២ខែ ឥណទាន	លើសពី ១២ខែ ឥណទាន	សរុប ឥណទាន
១០១.០២៦.៩៤៤	-	-	-	-	១០១.០២៦.៩៤៤
៧៩.៦០៣.៦៤៨	២.៦៤៤.១៩៤	-	៦.២១៨.៥២៦	-	៨៨.៤៧៦.៣៧៨
៩២.៨៤៩.៦០២	-	-	-	-	៩២.៨៤៩.៦០២
១០២.២៤៥.០២៣	១២០.៦៣០.៥៤៥	-	៥៣៦.៦៣៩.៦៤៤	៣.៤២៤.៧៣៨.៤៣៧	៣.៤២៥.៧៣៩.៦៤២
៥៣.៧៩៥	-	-	-	-	៥៣.៧៩៥
១.៧៨៤.១៣៤	-	-	-	-	១.៧៨៤.១៣៤
៣៧៧.៥៧៧.១០៦	១២៣.២៤៤.៧៧៩	-	៤៤២.៨៤៤.២១០	៣.៤២៤.៧៣៨.៤៣៧	៧.៧០៩.៥៣៤.០៥៥

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់កម្ចី

បំណុលតភ្ជាប់សន្យា

បំណុលបន្ទាប់បន្សំ

បំណុលផ្សេងៗ

២៩.៦០៨.០៣២	១៥.០១២.២៩៣	-	៥.៩២២.៣៧៧	-	១១០.០២៥.៧០២
៦៧៧.៩២០.១៤៥	៦៦៣.៧៧១.៤៥០	១.៩៩០.៩៧៣.៥២៩	១៩៥.៩៥៣.០០៣	១.៦៥២.០៦៧	៣.៥៣០.៣១០.៤៩៤
៣៤.៧៧៣.១៤៣	១០១.៤៤៩.២៦៧	៥៧១.៦៧៦.៩៤៥	២៣៧.២៥៧.៣០០	-	៩៤៥.១៩៦.៦៥៥
៥៩៤.៩៣២	១.០៩៦.០៣២	៤.៧៣៧.០០០	១៥.២០៤.២២៥	៣.៤២៤.៥០៦	២៥.០៦០.៦៩៥
៤.៤៧៧.២៥៦	-	-	-	-	៤.៤៧៧.២៥៦
-	-	១២.៣៣៥.៦៦៧	២២.៣៤២.០៨៣	-	៣៤.៦៧៧.៧៥០
៧៥១.៣៤៣.៥០៨	៧៨១.៣៦៩.៤៤២	២.៦៣៩.២០៦.៦២៨	៤៧៦.៦៧៤.៩៦៨	៥.១២០.៥៧៣	៤.៦៥៣.៧២៩.១៩៩

គម្លាតសាច់ប្រាក់ងាយស្រួល

គិតជាពាន់រៀល

(៣៧៣.៧៧៦.៤០២)	(៦៥៨.០៨៤.៦៦៣)	២.៧២៤.៧៩៦.១៥៥	៣.៤១៩.៦១៤.២៦៤	-	៣.០៥៦.២០៤.៩៣៦
(១.៤០៤.៤៤០.០១៨)	(២.៦៤៤.៧៩០.៧៦៩)	(៥.៤៣៧.៤០២.៣៨២)	១១.១២៤.៣០៤.៥២៤	១២.៣៦៣.៩៦៣.៩២៧	១២.៣០១.២២៤.៨៦៧

ខ្ទង់ប្រាក់សាច់ប្រាក់

ហ្វាស៊ីលីតេមានដំណើរការអនុវត្ត តែមិនបានប្រើ - ឥណទានមានកាលកំណត់

ឥណទានប្រាក់ និងឥណទាន

គិតជាពាន់រៀល

១.៤៧៤.៧០៦	-	-	-	-	១.៤៧៤.៧០៦
៧.៥៤៩.៧១៧	-	-	-	-	៧.៥៤៩.៧១៧

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

(ក) កម្រិតតម្លៃសមស្រប

ដើម្បីផ្តល់នូវសញ្ញាណអំពីភាពអាចទុកចិត្តបាននៃធាតុចូល ដែលបានប្រើក្នុងការកំណត់តម្លៃសមស្រប ធនាគារចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួនជាប្រភេទ ដូចបានពណ៌នានៅក្នុងស្តង់ដារគណនេយ្យ។ ការពន្យល់អំពី កម្រិតនីមួយៗ ត្រូវបានបង្ហាញនៅក្នុងតារាងខាងក្រោម។

តារាងខាងក្រោមបង្ហាញអំពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ ដែលវាស់វែងនិងទទួលស្គាល់តាមតម្លៃ សមស្រប គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ តាមមូលដ្ឋានដែលបានកើតឡើង។

	កម្រិត១	កម្រិត២	កម្រិត៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI				
មូលបត្រកម្មសិទ្ធិ	-	-	៥៣.៧៥៥	៥៣.៧៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	៥៣.៧៥៥	៥៣.៧៥៥
គិតជាពាន់រៀល	-	-	២១៥.៧១៩	២១៥.៧១៩
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI				
មូលបត្រកម្មសិទ្ធិ	-	-	៥៣.៧៥៥	៥៣.៧៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	៥៣.៧៥៥	៥៣.៧៥៥
គិតជាពាន់រៀល	-	-	២១៦.៣៦៤	២១៦.៣៦៤

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(ក) កម្រិតតម្លៃសមស្រប (ត)

កម្រិត ១ ៖ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលបានជួញដូរនៅលើទីផ្សារសកម្ម (ដូចជា ឧបករណ៍និស្សន្ទដែលជួញដូរជាសាធារណៈ និងមូលបត្រកម្មសិទ្ធិ) គឺផ្អែកទៅលើតម្លៃដាក់លក់លើទីផ្សារ នាដំណាច់ការិយបរិច្ឆេទរាយការណ៍។ តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលធនាគារកាន់កាប់ គឺជាតម្លៃដាក់លក់បច្ចុប្បន្ន។ ឧបករណ៍ទាំងនេះត្រូវបានរួមបញ្ចូលនៅក្នុងកម្រិត១។

កម្រិត ២ ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ដូចជា ឧបករណ៍និស្សន្ទ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ទិន្នន័យលើទីផ្សារដែលអាចសង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានចំពោះអង្គភាពជាក់លាក់។ ប្រសិនបើទិន្នន័យជាក់លាក់ទាំងអស់ដែលតម្រូវសម្រាប់ឧបករណ៍មួយ អាចសង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ២ ។

កម្រិត ៣ ៖ ប្រសិនបើទិន្នន័យជាក់លាក់មួយឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចសង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ៣ ។ វាគឺជាករណីសម្រាប់មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី។

(ខ) ការវាស់វែងតម្លៃសមស្របដោយប្រើធាតុចូលសំខាន់ៗមិនអាចសង្កេតបាន (កម្រិត៣)

មូលបត្រកម្មសិទ្ធិមិនបានចុះបញ្ជីគឺជាការវិនិយោគក្នុង ការិយាល័យឥណទានកម្ពុជា (CBC) ដែលវាស់វែងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ ដោយសារវាមិនត្រូវបានកាន់កាប់សម្រាប់ការជួញដូរទេ ហើយធនាគារបានជ្រើសរើសទទួលស្គាល់លើកដំបូងជាទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាម FVOCI ។ ទាំងនេះគឺជាវិធីសាស្ត្រក្នុងការវិនិយោគ ហើយធនាគារយល់ឃើញថា ការចាត់ថ្នាក់បែបនេះមានភាពសមស្របជាង។

តម្លៃសមស្របនៃ FVOCI ត្រូវបានកំណត់ផ្អែកទៅតាមតម្លៃបច្ចុប្បន្ន និងអត្រាអប្បបរមាដែលបានប្រើ ដោយកែតម្រូវទៅតាមភាគីដៃគូ ឬ ហានិភ័យឥណទានរបស់ធនាគារផ្ទាល់។

មិនមានចំណេញ/ខាតត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗទេ ដោយសារតម្លៃសមស្របមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(គ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i) ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ

តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

(ii) ឥណទាន និង បុរេប្រទានអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទានមានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាន និងបុរេប្រទានអតិថិជនរយៈពេលវែង មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរាយការណ៍។

(iii) ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាងមួយឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេលខ្លី។ ប្រាក់បញ្ញើរបស់អតិថិជនដែលមានរយៈពេលនៅសល់មួយឆ្នាំ ឬលើស ត្រូវបានរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលនឹងឧបករណ៍ដែលមាន កាលកំណត់ និងរយៈពេលស្រដៀងគ្នា។

(iv) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាការប្រាក់ទីផ្សារទេ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(គ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប (ត)

(v) ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ

ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំដែលមានអត្រាការប្រាក់ថេរ មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំដែលមានអត្រាការប្រាក់អថេរ ត្រូវបានកំណត់តម្លៃឡើងវិញតាមការិយបរិច្ឆេទ ហើយតម្លៃសមស្របរបស់វា ប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារអត្រាការប្រាក់របស់វាប្រហាក់ប្រហែលនឹងអត្រាទីផ្សារនៃប្រាក់កម្ចីដែលមានលក្ខខណ្ឌ និងកាលផុតកំណត់ស្រដៀងគ្នា។

(vi) មូលបត្របំណុល

ជាទូទៅតម្លៃសមស្របប៉ាន់ស្មាននៃមូលបត្របំណុល គឺផ្អែកទៅតាមតម្លៃជាក់លាក់ និងតម្លៃទីផ្សារដែលអាចសង្កេតបាន នាកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ បច្ចុប្បន្ននេះ វាមិនត្រូវបានជួញដូរទេ។ តម្លៃសមស្របប៉ាន់ស្មាននៃមូលបត្របំណុល មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដែលផ្អែកទៅតាមលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារ។

៣៥.៥ ការគ្រប់គ្រងដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង មូលធន នៅលើតារាងតុល្យការ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងដល់ភាគីផ្សេងៗដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនវែងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារកណ្តាលតម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវគោរពតាម តម្រូវការដើមទុនបទប្បញ្ញត្តិ អនុបាតភាពគ្រប់គ្រាន់នៃដើមទុន អនុបាតសន្ទនីយភាព និងអនុបាតសំខាន់ៗផ្សេងទៀត។

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ធនាគារបានអនុវត្តក្របខ័ណ្ឌភាពគ្រប់គ្រាន់នៃដើមទុនថ្មី ស្របតាមប្រកាសលេខ ៨៧-០២៤-៧៤៥ប្រ.ក ស្តីពីអនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលចេញដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ តម្រូវការភាពគ្រប់គ្រាន់នៃដើមទុនថ្មីរបស់ធនាគារជាតិនៃកម្ពុជា អនុវត្តចាប់ពីឆ្នាំហិរញ្ញវត្ថុ២០២៥ តទៅ ដោយឡែកសម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២៤ ធនាគារបានអនុវត្តតាមក្របខ័ណ្ឌបទប្បញ្ញត្តិមុន ដោយផ្អែកលើមូលនិធិផ្ទាល់សុទ្ធ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៥ ការគ្រប់គ្រងដើមទុន (ត)

តារាងខាងក្រោមនេះសង្ខេបអំពីសមាសធាតុនៃដើមទុនបទប្បញ្ញត្តិ ដែលត្រូវអនុវត្តគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល
ដើមទុនថ្នាក់ទី១		
ដើមទុនថ្នាក់ទី១ទូទៅ (CET1)		
ដើមទុនដែលបានបង់ជម្រះ ឬទាយជួរទាន និងភាគហ៊ុនទូទៅដែលបំពេញបានតាមលក្ខខណ្ឌ	៦០០.០០០.០០០	២.៤០៧.៨០០.០០០
ប្រាក់ចំណេញរក្សាទុក	៥៣០.៣០៦.៤៨៨	២.១២៨.១១៩.៩៣៦
ទុនបម្រុងលាតត្រដាង	៩១.៩៤៤.៧៩៦	៣៦៨.៩៧៤.៤៦៦
សរុបដើមទុនថ្នាក់ទី១ទូទៅ មុនដកខ្ទង់កែតម្រូវផ្នែកបទប្បញ្ញត្តិ	១.២២២.២៥១.២៨៤	៤.៩០៤.៨៩៤.៤០២
ការកែតម្រូវផ្នែកបទប្បញ្ញត្តិ ចំពោះដើមទុនថ្នាក់ទី១ទូទៅ		
ទ្រព្យសកម្មអរូបីផ្សេងទៀត (ដកចេញនូវទ្រព្យសកម្មពន្ធពន្យារពាក់ព័ន្ធនឹងលំដាប់) លើកលែងកម្មវិធីប្រព័ន្ធធនាគារស្នូល	៦.៨៤៧.៨៣៦	២៧.៤៨០.៣៦៧
ទ្រព្យសកម្មពន្ធពន្យារ (ដកចេញនូវទ្រព្យសកម្មពន្ធពន្យារពាក់ព័ន្ធ)	២៦.១១៧.០៣០	១០៤.៨០៧.៦៤១
ប្រតិបត្តិការសម្ព័ន្ធយោគ	១.៤៦៧.២៣៦	៥.៨៨៨.០១៩
សរុបខ្ទង់កែតម្រូវផ្នែកបទប្បញ្ញត្តិ ចំពោះដើមទុនថ្នាក់ទី១ទូទៅ	៣៤.៤៣២.១០២	១៣៨.១៧៦.០២៧
សរុបដើមទុនថ្នាក់ទី១ទូទៅ ក្រោយដកខ្ទង់កែតម្រូវផ្នែកបទប្បញ្ញត្តិ	១.១៨៧.៨១៩.១៨២	៤.៧៦៦.៧១៨.៣៧៥
ដើមទុនថ្នាក់ទី១បន្ថែម (AT1) - គ្មាន		
សរុបដើមទុនថ្នាក់ទី១	១.១៨៧.៨១៩.១៨២	៤.៧៦៦.៧១៨.៣៧៥
ដើមទុនថ្នាក់ទី២		
ឧបករណ៍ដើមទុនថ្នាក់ទី២ ដែលបំពេញបានតាមលក្ខខណ្ឌ រួមទាំងបំណុលបន្ទាប់បន្សំសំវិធានធនលើអ៊ីមហ្វែរមិន	២០.០០០.០០០	៨០.២៦០.០០០
	៥៨.៣៩៨.៣៤២	២៣៤.៣៥២.៥៤៥
សរុបដើមទុនថ្នាក់ទី២ មុនដកខ្ទង់កែតម្រូវផ្នែកបទប្បញ្ញត្តិ	៧៨.៣៩៨.៣៤២	៣១៤.៦១២.៥៤៥
ការកែតម្រូវផ្នែកបទប្បញ្ញត្តិ ចំពោះដើមទុនថ្នាក់ទី២ – គ្មាន		
សរុបខ្ទង់កែតម្រូវផ្នែកបទប្បញ្ញត្តិ ចំពោះដើមទុនថ្នាក់ទី២	៧៨.៣៩៨.៣៤២	៣១៤.៦១២.៥៤៥
សរុបដើមទុនបទប្បញ្ញត្តិ	១.២៦៦.២១៧.៥២៤	៥.០៨១.៣៣០.៩២០

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៥ ការគ្រប់គ្រងដើមទុន (ត)

តារាងខាងក្រោមនេះ សង្ខេបអំពីសមាសធាតុមូលនិធិផ្ទាល់សុទ្ធ ដែលត្រូវអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល
ដើមទុនថ្នាក់ទី១		
ដើមទុន	៦០០.០០០.០០០	២.៤១៥.០០០.០០០
ទុនបម្រុង	៩១.៩៤៤.៧៩៦	៣៧០.០៧៧.៨០៤
ប្រាក់ចំណេញរក្សាទុក (*)	១៩៦.៩២៧.៣៨៩	៧៩២.៦៣២.៧៤២
ចំណេញសុទ្ធក្នុងឆ្នាំហិរញ្ញវត្ថុមុន	៩៥.៧៦៤.៧៦១	៣៨៥.៤៥៣.១៦៣
ដក៖ ទ្រព្យសកម្មអរូបី និងកេរ្តិ៍ឈ្មោះអាជីវកម្ម	(៣០.៨០២.១៥៥)	(១២៣.៩៧៨.៦៧៤)
ដក៖ ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	(១.៧០៥.៥១៥)	(៦.៨៦៤.៦៩៨)
	<u>៩៥២.១២៩.២៧៦</u>	<u>៣.៨៣២.៣២០.៣៣៧</u>
ដើមទុនថ្នាក់ទី២ - ដើមទុនបន្ថែម		
សំវិធានធនទូទៅ (**)	៥៨.៨០៤.៩៦១	២៣៦.៦៨៩.៩៦៨
បំណុលបន្ទាប់បន្សំអនុម័តដោយធនាគារជាតិនៃកម្ពុជា	៣០.០០០.០០០	១២០.៧៥០.០០០
	<u>៨៨.៨០៤.៩៦១</u>	<u>៣៥៧.៤៣៩.៩៦៨</u>
មូលនិធិផ្ទាល់សុទ្ធសរុប	<u>១.០៤០.៩៣៤.២៣៧</u>	<u>៤.១៨៩.៧៦០.៣០៥</u>

(*) សម្រាប់ការគណនាមូលនិធិផ្ទាល់សុទ្ធ ប្រាក់ចំណេញរក្សាទុកត្រូវបានកំណត់ដើម្បីធានាបាននូវការអនុលោមតាមតម្រូវការប្រាក់ចំណេញរក្សាទុកអតិបរមា ២០%។

(**) សំវិធានធននេះរួមបញ្ចូលនូវផលប៉ះពាល់នៃទុនបម្រុងបទប្បញ្ញត្តិ ទាក់ទងនឹងសំវិធានធនបទប្បញ្ញត្តិនៃបង្ការប្រាក់ត្រូវទទួលបានចំនួន ៩.៨៦៧.៧៣៥ ដុល្លារអាមេរិក ដែលត្រូវបានអនុញ្ញាតឱ្យកាត់ប្រាក់បន្ថែមត្រឡប់ទៅខ្ទង់ 'សំវិធានធនទូទៅ' នៅក្នុងដើមទុនថ្នាក់ទី ២ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

បើក គណនីឌីជីថល

តាម

KB PRASAC Mobile

អត្រាការប្រាក់ខ្ពស់
រហូតដល់

4

%

ក្នុង 1 ឆ្នាំ



- * ទំហំទឹកប្រាក់ក្នុងគណនី >40 លានរៀល
សម្រាប់អតិថិជនពេញលេញ (Full KYC)
- * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

